

ក្រុមហ៊ុន ខេម ជ័យសម្រេច ម.ក

របាយការណ៍

ប្រចាំឆ្នាំ 2024



**របាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក និងរួមបញ្ចូលទាំង  
របាយការណ៍ប្រចាំឆ្នាំ របស់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង  
និងការបោះផ្សាយសញ្ញាប័ណ្ណនិរន្តរភាព**

សម្រាប់ព័ត៌មានទាក់ទងនឹង របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ សូមពិនិត្យលើ ឧបសម្ព័ន្ធ ក  
និងព័ត៌មានទាក់ទងនឹង ការបោះផ្សាយសញ្ញាប័ណ្ណនិរន្តរភាពរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក សូមពិនិត្យលើ  
ឧបសម្ព័ន្ធ ខ

## **ទស្សនវិស័យ**

ក្លាយជាប្រតិបត្តិករទូរគមនាគមន៍នាំមុខរបស់កម្ពុជា ក្នុងការដឹកនាំសហគមន៍ឌីជីថល និងបញ្ញាសិប្បនិម្មិត ជាមួយនឹងថ្នាលឌីជីថលដ៏ធំបំផុត នៅឆ្នាំ២០២៩។

## **បេសកកម្ម**

ដើម្បីផ្តល់នូវសេវាកម្មឌីជីថលលឿនទាន់ចិត្ត និងបទបែនតាមចំណូលចិត្តរបស់អតិថិជន។

## **តម្លៃស្នូល**


- អតិថិជនជាស្នូល
- ភាពសាមញ្ញ
- បរិយាប័ន្ន
- សុចរិតភាព
- ជាទីទុកចិត្ត

## ព័ត៌មានហិរញ្ញវត្ថុសង្ខេប

| ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)       |                                         | ឆ្នាំ២០២៤<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២៣<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២២<br>(បានធ្វើសវនកម្ម) |
|------------------------------------|-----------------------------------------|-------------------------------|-------------------------------|-------------------------------|
| ទ្រព្យសកម្មសរុប                    |                                         | ២.៦៥៤.៩៦២                     | ២.៥៦០.៩៩៦                     | ២.៤៨០.១៣៩                     |
| បំណុលសរុប                          |                                         | ១.៤៥៧.០៨១                     | ១.៤៥៧.៥៣៨                     | ១.៧១១.៧៩១                     |
| មូលធនសរុប                          |                                         | ១.១៩៧.៨៨១                     | ១.១០៣.៤៥៨                     | ៧៦៨.៣៤៨                       |
| លទ្ធផលហិរញ្ញវត្ថុ (លានរៀល)         |                                         | ឆ្នាំ២០២៤<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២៣<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២២<br>(បានធ្វើសវនកម្ម) |
| ចំណូលសរុប                          |                                         | ៧០០.៤៨១                       | ៧៤៧.៤៣១                       | ៧៨១.៦១០                       |
| ចំណេញ/(ខាត) មុនពន្ធលើប្រាក់ចំណូល   |                                         | ៩២.៣៦៥                        | ២៤២.២០៦                       | ២១១.៤០៦                       |
| ចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ     |                                         | ១១១.៨៩៤                       | ៣២៩.៨១៧                       | ១៦៥.៨១៥                       |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ |                                         | ១០៣.៣៩៤                       | ៣២៥.៥២៨                       | ១៧៣.០៩៧                       |
| អនុបាតហិរញ្ញវត្ថុ                  |                                         | ឆ្នាំ២០២៤<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២៣<br>(បានធ្វើសវនកម្ម) | ឆ្នាំ២០២២<br>(បានធ្វើសវនកម្ម) |
| អនុបាតសាធារណ (ដង)                  |                                         | ០,៤៥                          | ០,៤៣                          | ០,៣១                          |
| អនុបាតបំណុលធៀបនឹងមូលធន             |                                         | ០,៦៨                          | ០,៦១                          | ០,៨៥                          |
| អនុបាតសន្ទនីយភាព                   | អនុបាតចរន្ត (%)                         | ៣៣៧%                          | ២២%                           | ៤%                            |
|                                    | អនុបាតចរន្តលឿន (%)                      | ៣២%                           | ១៩%                           | ៣%                            |
| អនុបាតចំណេញភាព                     | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (%)        | ៤%                            | ១៣%                           | ៧%                            |
|                                    | អនុបាតចំណេញធៀបនឹងមូលធន (%)              | ៩%                            | ២៩%                           | ២៣%                           |
|                                    | អនុបាតគម្លាតចំណេញដុល (%)                | ៧៤%                           | ៧៤%                           | ៦៧%                           |
|                                    | អនុបាតគម្លាតចំណេញភាព (%)                | ១៥%                           | ៤៤%                           | ២២%                           |
|                                    | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(រៀល) | ៥៧                            | ១៦៨                           | ៣៤.៦១៩.៤០០                    |
| អនុបាតលទ្ធភាពសងការប្រាក់ (ដង)      |                                         | ៤                             | ៤                             | ៣                             |

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

## ស្ថានភាពហិរញ្ញវត្ថុ



### ទ្រព្យសកម្មសរុប៖

ក្នុងឆ្នាំ២០២៤ បានកើនឡើង ចំនួន៤% ឬ ៩៤ ប័រលានរៀល ធៀបនឹងឆ្នាំ២០២៣។


### បំណុលសរុប៖

ក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ០,១% ឬ ១ ប័រលានរៀល ធៀប នឹងឆ្នាំ២០២៣។

### មូលធនសរុប៖

ក្នុងឆ្នាំ២០២៤ បានកើនឡើង ចំនួន ៩% ឬ ៩៥ ប័រលានរៀល ធៀបនឹងឆ្នាំ២០២៣។

**លទ្ធផលចំណូលលម្អិត**  
**ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗ**



**ចំណូលសរុប៖**

ក្នុងឆ្នាំ២០២៤ មានការថយចុះចំនួន ៦% ឬ ៤៧ បីលានរៀល ធៀបនឹងឆ្នាំ២០២៣។

**ចំណេញ/(ខាត) មុនពន្ធលើប្រាក់ចំណូលសរុប៖**

ក្នុងឆ្នាំ២០២៤ មានការថយចុះ ចំនួន ៦២% ឬ ១៥០ បីលានរៀល ធៀបនឹងឆ្នាំ២០២៣។

**ចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទសរុប៖**

ក្នុងឆ្នាំ២០២៤ មានការថយចុះចំនួន ៦៦% ឬ ២១៨ បីលានរៀល ធៀបនឹងឆ្នាំ២០២៣។

**លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទសរុប៖**

ក្នុងឆ្នាំ២០២៤ មានការថយចុះចំនួន ៦៨% ឬ ២២៣ បីលានរៀល ធៀបនឹងឆ្នាំ២០២៣។

**សមាសភាពក្រុមប្រឹក្សាភិបាល**



**អ្នកឧកញ៉ា គីត ម៉េង**  
ប្រធានក្រុមប្រឹក្សាភិបាល



**លោក William Mark Hanna**  
អភិបាលមិនប្រតិបត្តិ



**លោក Paul Carey Clements**  
អភិបាលមិនប្រតិបត្តិ



**លោក Christopher Donald Tiffin**  
អភិបាលមិនប្រតិបត្តិ



**លោកស្រី ហិប សិកា**  
អភិបាលឯករាជ្យ

# សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
ហត្ថលេខា និងត្រា



អ្នកឧកញ៉ា គិត ម៉េង

នៅឆ្នាំ ២០២៤ កន្លងទៅនេះ យើងមានមោទកភាពចំពោះសមិទ្ធផលសំខាន់ៗ ដែលបានធ្វើឱ្យក្រុមហ៊ុន សែលកាតរក្សាបានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅកម្ពុជា។ ឆ្នាំនេះបានកត់សម្គាល់ពីវឌ្ឍនភាពជាយុទ្ធសាស្ត្រមួយចំនួនដូចជា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសំខាន់ៗ សម្រាប់ពង្រីកតំបន់សេវាកម្មឌីជីថលទូទាំងប្រទេសដើម្បីផ្តល់សេវាទូរស័ព្ទ ជូនប្រជាជនកម្ពុជាទាំងអស់។ យើងខ្ញុំមិនត្រឹមតែពង្រឹងខ្លួន ធ្វើជាអ្នកដឹកនាំទីផ្សារទូរគមនាគមន៍ប៉ុណ្ណោះទេ យើងខ្ញុំថែមទាំងតាំងចិត្តខ្ពស់ ចំពោះការបង្កើតវត្ថុវត្ថុនីមួយៗ ដែលជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន នាពេលអនាគតផងដែរ។

ឆ្ពោះទៅឆ្នាំ២០២៥ ខាងមុខ យើងនៅតែបន្តខំប្រឹងប្រែង ពង្រីកតំបន់សេវាទូរស័ព្ទ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត និងត្រៀមខ្លួនសម្រាប់អនាគត ៥G របស់កម្ពុជាផងដែរ។ ដោយមានដៃគូយុទ្ធសាស្ត្រ និងមានការវិនិយោគលើបច្ចេកវិទ្យាពីក្រុមហ៊ុន យើងខ្ញុំនឹងបន្ត ជំរុញបរិក្ខណៈឌីជីថល និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់ៗរូប ទទួលបានអត្ថប្រយោជន៍ ពីសេវាកម្មទូរគមនាគមន៍ដ៏ទំនើបទាំងនេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ ដែលមានការជឿជាក់ លើការប្តេជ្ញាចិត្ត របស់យើងខ្ញុំ។ យើងទាំងអស់គ្នា រួមគ្នា អភិវឌ្ឍន៍ អនាគតបច្ចេកវិទ្យាឌីជីថលកម្ពុជាទាំងអស់គ្នា។

# សេចក្តីថ្លែងរបស់អគ្គនាយកប្រតិបត្តិ



រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ហត្ថលេខា

លោក Simon John Perkins

ឆ្នាំ២០២៤ គឺជាឆ្នាំនៃការធ្វើបរិវត្តកម្ម សម្រាប់ក្រុមហ៊ុន សែលកាត ជាមួយអ្វីដែលជាការកត់សម្គាល់នោះគឺ ក្រុមហ៊ុនទទួលបានសមិទ្ធិផលសំខាន់ៗ មួយចំនួនដូចជា ការពង្រីកបណ្តាញទូរស័ព្ទ ការបង្កើតនវានុវត្តន៍ឌីជីថលថ្មីៗ និងអនុលោមសមិទ្ធិផលនៃបទប្បញ្ញត្តិ។ ក្រុមហ៊ុន ក៏មានផលិតផល សែលកាតហ្វេម៉ាយហ្វាយ (Cellcard Home Wi-Fi) ដែលជាផលិតផលលេចធ្លោ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអតិថិជនរបស់យើង។ ការយកចិត្តទុកដាក់ផ្តោតលើសេវាស្នូលជូនអតិថិជន ក៏ត្រូវបានទទួលស្គាល់ក្នុងវិស័យ ដែលញ៉ាំងឱ្យក្រុមហ៊ុនទទួលបានពានរង្វាន់ ផ្នែកភាពជាអ្នកដឹកនាំ នៃការផ្តល់សេវាស្នូលជូនអតិថិជនពី ក្រុមហ៊ុន Frost & Sullivan ផងដែរ។ ក្រុមហ៊ុនយើងក៏បានជួបប្រជុំសំខាន់ៗ ជាមួយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ ដោយនាំយកអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា បរិវត្តន៍កម្មឌីជីថល អាជីវកម្មសហគ្រាស និងព័ត៌មានវិទ្យា។ ក្រុមការងារ ក៏កំពុងចាប់យកឱកាសនិងកំពុងធ្វើការយ៉ាងជិតស្និទ្ធម៉ត់ចត់ ក្នុងការធ្វើឱ្យឆ្នាំ ២០២៥ ទទួលបានជោគជ័យ។

ឈានចូលដល់ឆ្នាំ ២០២៥ នេះ យើងកំពុងផ្តោតលើ ការពន្លឿនទំនើបកម្មបណ្តាញសេវាទូរស័ព្ទ ដោយមានផែនការដាក់ឱ្យដំណើរការ ស្ថានីយអង់តែនដែលតភ្ជាប់ដោយខ្សែកាប៊ីចំនួនជាង ៥០០ ទីតាំងថ្មី ហើយក្រុមហ៊ុន ក៏នឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាជំនាន់ថ្មីផងដែរ។ កិច្ចប្រឹងប្រែងទាំងនេះ នឹងមិនត្រឹមតែ ពង្រឹងគុណភាពសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ សម្រាប់ការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា ៥G ផងដែរ ដែលនឹងធានាថា ប្រទេសកម្ពុជានៅតែមានសេវាឌីជីថលទំនើបក្នុងការប្រើប្រាស់។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិករបស់យើងសម្រាប់ការលះបង់ឥតឯករេ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ក្នុងការជំរុញការងារទាំងនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ។ យើងប្តេជ្ញានឹងជំរុញព្រំដែន នៃនវានុវត្តន៍ និងផ្តល់សេវាជូនអតិថិជនគ្រប់រូប យ៉ាងរលូន។

# មាតិកា

|                                                                                                        |           |
|--------------------------------------------------------------------------------------------------------|-----------|
| ទស្សនវិស័យ .....                                                                                       | ii        |
| បេសកកម្ម .....                                                                                         | ii        |
| ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....                                                                          | iii       |
| ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....                                                             | iv        |
| សមាសភាពក្រុមប្រឹក្សាភិបាល .....                                                                        | vi        |
| សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល .....                                                         | vii       |
| ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ .....                                                            | 3         |
| ខ. លក្ខណៈនៃធុរកិច្ច .....                                                                              | 3         |
| គ. រចនាសម្ព័ន្ធក្រុមនៃអង្គភាពរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ.....                                         | 5         |
| ឃ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....                                              | 5         |
| ង. ស្ថានភាពទីផ្សារ .....                                                                               | 7         |
| ច. ស្ថានភាពប្រកួតប្រជែង .....                                                                          | 7         |
| ឆ. ផែនការអនាគត.....                                                                                    | 8         |
| ជ. កត្តាហានិភ័យ .....                                                                                  | 8         |
| <b>ផ្នែកទី ២ – ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....</b>                                         | <b>11</b> |
| ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក .....                               | 11        |
| ខ. រចនាសម្ព័ន្ធចំណូល .....                                                                             | 12        |
| <b>ផ្នែកទី ៣ – ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម .....</b>                                               | <b>14</b> |
| ក. រចនាសម្ព័ន្ធក្រុមហ៊ុន.....                                                                          | 14        |
| ខ. ក្រុមប្រឹក្សាភិបាល.....                                                                             | 14        |
| គ. បុគ្គលិកជាន់ខ្ពស់.....                                                                              | 14        |
| <b>ផ្នែកទី ៤ – ព័ត៌មានអំពីការជួញដូរមូលបត្រ និងភាគហ៊ុនិករបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....</b>          | <b>16</b> |
| ក. ព័ត៌មានស្តីពីមូលបត្រ.....                                                                           | 16        |
| ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ.....                                                                    | 17        |
| គ. ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន ( ចាប់ពី ៣០% ឡើងទៅ).....                    | 17        |
| ឃ. ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន ( ចាប់ពី ៥% តិចជាង ៣០%).....                | 17        |
| ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ ( ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)..... | 17        |

|                                                                                                                                               |    |
|-----------------------------------------------------------------------------------------------------------------------------------------------|----|
| ផ្នែកទី ៥ – របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង.....                                                                 | 19 |
| ក. អនុសាសន៍សវនកម្មឆ្នាំចាស់ .....                                                                                                             | 19 |
| ខ. សកម្មភាពសវនកម្មសម្រាប់ឆ្នាំ ២០២៤.....                                                                                                      | 19 |
| គ. ការសន្និដ្ឋាន.....                                                                                                                         | 19 |
| ផ្នែកទី ៦ – របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ.....                                                                            | 20 |
| ផ្នែកទី ៧ – ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាស់ផលប្រយោជន៍.....                                                           | 21 |
| ផ្នែកទី ៨ – ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....                                                                                      | 22 |
| ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ .....                                                                                                          | 22 |
| ខ. កត្តាសំខាន់ៗ ដែលប៉ះពាល់លើផលចំណេញ .....                                                                                                     | 25 |
| គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល .....                                                                                                 | 26 |
| ឃ. ផលប៉ះពាល់ នៃការប្តូររូបិយបណ្ណបរទេស អត្រាការប្រាក់ និងថ្លៃទំនិញ .....                                                                       | 27 |
| ង. ផលប៉ះពាល់នៃអតិផរណា .....                                                                                                                   | 27 |
| ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល.....                                                                          | 27 |
| ផ្នែកទី ៩ – ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន (ប្រសិនបើមាន) .....                                                                  | 29 |
| ឧបសម្ព័ន្ធ ក - របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន ខេម ជ្រីអេសអេម.....                                                 | 31 |
| ឧបសម្ព័ន្ធ ខ - របាយការណ៍ប្រចាំឆ្នាំនៃសញ្ញាប័ណ្ណនិរន្តរភាព .....                                                                               | 63 |
| ផ្នែកទី ១៖ ការបែងចែកសាច់ប្រាក់ដែលបានមកពីការបោះផ្សាយទៅលើគម្រោង ឬទ្រព្យសកម្មដែលបានកំណត់.....                                                    | 63 |
| ផ្នែកទី ២៖ លទ្ធភាពនៃការបំពេញបានតាមលក្ខខណ្ឌតម្រូវជាសញ្ញាប័ណ្ណនិរន្តរភាព ស្របតាមស្តង់ដារក្របខណ្ឌដែលបានអនុវត្ត.....                              | 68 |
| ផ្នែកទី៣៖ ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ពាក់ព័ន្ធនឹងគម្រោងដែលបានអនុវត្ត ឬការប្រើប្រាស់ទ្រព្យសកម្មស្របតាមស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត..... | 69 |

## ផ្នែកទី ១ – ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

### ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

|                                                    |                                                                                                |
|----------------------------------------------------|------------------------------------------------------------------------------------------------|
| ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ                         | ខេម ជ្វីអេសអេម ម.ក                                                                             |
| ជាអក្សរឡាតាំង                                      | CAMGSM PLC.                                                                                    |
| អក្សរកូដ                                           | KH១០០០០២២០០០៩                                                                                  |
| ទីស្នាក់ការ                                        | ផ្ទះលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
| លេខទូរស័ព្ទ                                        | +(៨៥៥) ១២ ៨១២ ៨១២/៨១២                                                                          |
| លេខទូរសារ                                          | គ្មាន                                                                                          |
| គេហទំព័រ                                           | <a href="http://www.cellcard.com.kh">www.cellcard.com.kh</a>                                   |
| អ៊ីម៉ែល                                            | <a href="mailto:investor_relations@cellcard.com.kh">investor_relations@cellcard.com.kh</a>     |
| លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម                 | ០០០១៥២៧៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦<br>ចេញដោយក្រសួងពាណិជ្ជកម្ម                               |
| លេខអាជ្ញាបណ្ណ                                      | គ្មាន                                                                                          |
| សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន | ០៦១/២៣ SERC/SSR ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣<br>ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)               |
| ឈ្មោះបុគ្គលតំណាងក្រុមហ៊ុន                          | លោក Simon John Perkins                                                                         |

### ខ. លក្ខណៈនៃធុរកិច្ច

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលក្រុមហ៊ុនកាន់កាប់ (ត្រូវហៅជាមួយថា “សម្ព័ន្ធ”) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមច្បាប់ស្តីពីការវិនិយោគបរទេស។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ស្ថិតនៅអគារលេខ ២៤៦ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានទទួលលិខិតអនុម័តវិនិយោគលេខ ១០៦៦/៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ក្រុមប្រឹក្សាវិនិយោគកម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលលិខិតយោងលេខ២១៥៩ ព.ណ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៦។ វិញ្ញាបនបត្រចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មលេខ INV ២៣១E/១៩៩៦។

ក្រុមហ៊ុនត្រូវបានកាន់កាប់ភាគច្រើនដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (“RMC”) ដែលមានការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ ២៤៦ H-I មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ RMC គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម រវាង ក្រុមហ៊ុន Three Star Investment Cambodia Ltd., ជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅ Cayman Islands ដែលមានភាគហ៊ុន ៦១,៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ដែលមាន ភាគហ៊ុន ៣៨,៥%។

ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការទូរស័ព្ទចល័ត ឌីជីថល GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានទទួលកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មីនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព ៣០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាប័ណ្ណ និងអាចបន្តជាថ្មីសម្រាប់បីរយៈពេលបន្ថែម ៥ឆ្នាំទៀត។ អាជ្ញាប័ណ្ណមួយសម្រាប់ប្រើប្រព័ន្ធ GSM និងការបែងចែកប្រេកង់ និងមួយទៀតប្រើសម្រាប់បច្ចេកវិទ្យា ៣G និងការបែងចែកប្រេកង់។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការសេវាពិធីការសម្លេងតាមអ៊ិនធឺណិត (VoIP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការ ជាអ្នកផ្តល់សេវាអ៊ិនធឺណិត (ISP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធប្រើប្រាស់ពាក្យ “Cellcard” ជាឈ្មោះយីហោរបស់ខ្លួន សម្រាប់ការតភ្ជាប់ទូរស័ព្ទចល័ត និងអ៊ិនធឺណិត។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណថ្មី ពីនិយ័តករទូរគមនាគមន៍កម្ពុជា សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើ បច្ចេកវិទ្យា 2G 3G និង 4G (LTE) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសុពលភាពរហូតដល់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០៤៣។ អាជ្ញាប័ណ្ណថ្មីនេះ គឺជាការផ្ទេរពីអាជ្ញាប័ណ្ណដែលមានស្រាប់ចំនួនបី រួមមានអាជ្ញាប័ណ្ណចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើបច្ចេកវិទ្យា 2G 3G និង 4G (LTE) ដែលផ្តល់ទៅឲ្យក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត និងអាជ្ញាប័ណ្ណចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៩ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទដោយការប្រើប្រាស់ បច្ចេកវិទ្យា 3G និងអាជ្ញាប័ណ្ណចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើបច្ចេកវិទ្យា GSM ៩០០ & ១៨០០ ដែលបានផ្តល់ជូនក្រុមហ៊ុន។ ក្រោមអាជ្ញាប័ណ្ណថ្មីនេះ ក្រុមហ៊ុនមានសិទ្ធិ ផ្តល់សេវាទូរគមនាគមន៍ចល័តដោយប្រើប្រាស់បច្ចេកវិទ្យា 2G 3G និង 4G (LTE) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ សេវាសម្លេង សេវាទិន្នន័យ សេវាអ៊ិនធឺណិត សេវាទូរស័ព្ទក្នុងស្រុក សេវាទូរស័ព្ទម្ងាយ ឆ្ងាយ និងសេវាទូរស័ព្ទអន្តរជាតិ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចខាងក្រោម៖

- ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៧ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាប័ណ្ណលេខ CO ២៨២៤E/១៩៩៧។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីធីត បានទទួលអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ‘ន.ទ.ក.’ ដើម្បីធ្វើប្រតិបត្តិការបច្ចេកវិទ្យា ‘4G’ ដែលជាបច្ចេកវិទ្យាសម្រាប់ការវិវត្តរយៈពេលវែង។ បច្ចុប្បន្នក្រុមហ៊ុន Mobitel មិនមានប្រតិបត្តិការទេ។

- ក្រុមហ៊ុន Everyday Company Limited ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១ យោងទៅតាមអាជ្ញាប័ណ្ណ CO ៥៥៦១/០១P។ បច្ចុប្បន្ន ក្រុមហ៊ុន Everyday មិនមានប្រតិបត្តិការទេ។
- នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ជីស៊ីស៊ី) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជីស៊ីស៊ី ទទួលបានអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍ ដើម្បីប្រតិបត្តិការសេវាបង្គោលអង់តែនក្នុងព្រះរាជាណាចក្រកម្ពុជា។

**គ. រចនាសម្ព័ន្ធក្រុមនៃអង្គភាពរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ**

| ល.រ | ឈ្មោះក្រុមហ៊ុន                            | ប្រភេទនៃទំនាក់ទំនង     | ភាគរយនៃការកាន់កាប់ភាគហ៊ុន | អាជីវកម្មចម្បង                                             | កាលបរិច្ឆេទ ចុះបញ្ជី ពាណិជ្ជកម្ម | ទីតាំងអាជីវកម្ម                                                           |
|-----|-------------------------------------------|------------------------|---------------------------|------------------------------------------------------------|----------------------------------|---------------------------------------------------------------------------|
| ១.  | រ៉ូយ៉ាល់ មីលីខេម                          | ក្រុមហ៊ុនហូលឌីង        | ៩៨,៥៣%                    | សេវាទូរគមនាគមន៍                                            | ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៦        | ផ្ទះលេខ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ |
| ២.  | មូប៊ីតែល ខេមភេនី លីមីតធីត                 | ក្រុមហ៊ុនបុត្រសម្ព័ន្ធ | ៩៩%                       | សេវាទូរគមនាគមន៍                                            | ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១១        | ផ្ទះលេខ ៣៣ AE0+AE1+AE2 ផ្លូវ២៧៤ សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ  |
| ៣.  | ថេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន (ជីស៊ីស៊ី) | ក្រុមហ៊ុនបុត្រសម្ព័ន្ធ | ១០០%                      | គម្រោងសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ | ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៦      | ផ្ទះលេខ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ |
| ៤.  | អេរីកា ខេមភេនី លីមីតធីត                   | ក្រុមហ៊ុនបុត្រសម្ព័ន្ធ | ៩៩%                       | ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិត                            | ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០១        | ផ្ទះលេខ៣៣ វិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ           |

**ឃ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ**

អស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានដើរតួនាទីជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់សេវាទូរគមនាគមន៍ទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក ១០០% ដែលឈរជើងយូរជាងគេនៅកម្ពុជា។ យើងបានបង្កើតកេរដំណែល នៃការផ្តល់សេវា

ទូរស័ព្ទចល័តល្បឿនលឿនទាន់ចិត្ត ដែលលើសពីការរំពឹងទុក។ ក្រុមហ៊ុន សែលកាត មានវត្តមានរឹងមាំ និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយប្រជាជនកម្ពុជា ដោយសារការបម្រើអតិថិជនជាងបួនលាននាក់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទូរគមនាគមន៍ របស់ប្រទេស។ ក្រុមហ៊ុនបានកំពុងផ្តល់សេវាទូរស័ព្ទគ្រប់គំបន់ និងបណ្តាញអ្នកចែកចាយលក់ទូទាំងប្រទេស។ ទស្សនវិស័យរបស់ក្រុមហ៊ុន គឺចង់ក្លាយជាអ្នកនាំមុខបរិវត្តកម្មឌីជីថល ក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា។

**ប្រវត្តិនៃការធ្វើវានុវត្តន៍**

ក្រុមហ៊ុន សែលកាត មានឈ្មោះដើមជាក្រុមហ៊ុន មូប៊ីតែល មានបណ្តាញ GSM នៅក្នុងឆ្នាំ១៩៩៧ ដែលជាការធ្វើបដិវត្តវិស័យទូរគមនាគមន៍ដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា។ ចំណាយពេលតែមួយឆ្នាំ ក្រុមហ៊ុន សែលកាត បានបើកដំណើរការសេវាកម្ម ឈ្មោះថា បង់ប្រាក់ជាមុន (PREPAID) ដំបូងបង្អស់នៅកម្ពុជា ហើយមានតំបន់សេវាទូរស័ព្ទទូទាំងប្រទេស។

ការធ្វើវានុវត្តន៍ គឺជាបេះដូងរបស់ក្រុមហ៊ុន យើងបាននាំយកមកនូវ សេវាកម្ម ធ្វើសារជាអក្សរ SMS និងសេវាកម្មរ៉ឺម៉ង់ដំបូងគេនៅឆ្នាំ ១៩៩៨ បន្ទាប់មក យើងបាននាំយកមកនូវ សេវាកម្ម បណ្តាញ 3G និងកញ្ចប់សេវាកម្មបន្ថែមក្នុងឆ្នាំ ២០០៥។ ក្រុមហ៊ុនបានផ្លាស់ប្តូរទៅប្រើម៉ាកយីហោឈ្មោះ សែលកាត ក្នុងឆ្នាំ ២០០៧ នៅពេលនោះ ក្រុមហ៊ុន បានវិនិយោគជាទឹកប្រាក់ចំនួន ២០០ លានដុល្លារអាមេរិក លើសេវាកម្មបណ្តាញ (NGN) ដើម្បីឱ្យសម្រេចបាននូវបច្ចេកវិទ្យាទំនើប។

នៅឆ្នាំ ២០០៩ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញភាគហ៊ុន ពីក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខេម (Royal Millicom Co., Ltd ) ដែលបានធ្វើឱ្យក្រុមហ៊ុន សែលកាត បានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ ១០០% ក្នុងស្រុកតែមួយគត់ នៅកម្ពុជា។ កេរ្តិ៍ឈ្មោះនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃម៉ាកយីហោ ដែលសព្វថ្ងៃនៅតែបន្តពាក្យស្លោកថា “មោទនភាពជាខ្មែរ”។ យើងបានបន្តនាំមុខគេ ក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទដំបូងគេក្នុងឆ្នាំ ២០១០ មានកម្មវិធីភក្តីភាពជាមួយក្រុមហ៊ុន (loyalty program ) លើកដំបូងក្នុងឆ្នាំ ២០១៣ និងនាំយកមកនូវ អង់តែនខ្នាតតូច សម្រាប់ការពង្រឹងសេវាគ្របដណ្តប់នៅក្នុងអាគារ។ ការបើកឱ្យដំណើរការសេវាកម្ម បណ្តាញ 4G LTE នៅក្នុងឆ្នាំ ២០១៥ របស់យើង ធ្វើឱ្យសេវាកាន់តែមានលឿនលឿនថែមទៀត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបនៅកម្ពុជា។

**ការនាំមុខក្នុងយុគសម័យឌីជីថល**

នៅឆ្នាំ២០២៣ ក្រុមហ៊ុន សែលកាត បានសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដែលក្នុងនោះក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា ក្រុមហ៊ុនចុះបញ្ជីក្នុងចំណាត់ថ្នាក់ “Class A” នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) និងជាក្រុមហ៊ុនដំបូងគេ ដែលទទួលបានសញ្ញាប័ណ្ណនិរន្តរភាពចំនួន ២០លានដុល្លារអាមេរិក។ ប្រាក់ដែលទទួលបានពីសញ្ញាប័ណ្ណនិរន្តរភាពនេះ ត្រូវយកទៅបណ្តាក់ទុនបន្ថែម ក្នុងការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្ម លើស្ថានីយ៍អង់តែនដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន ដើម្បីឱ្យមានសេវាគ្របដណ្តប់ជូន ដល់សហគមន៍គ្រប់គ្រប់ៗគ្នា។ ក្រុមហ៊ុន សែលកាត នៅតែខិតខំប្រឹងប្រែងបន្តផ្តល់សេវាលឿនទាន់ចិត្ត ពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្ម លើស្ថានីយ៍អង់តែន ក្នុងយុគសម័យឌីជីថលនេះ។

**ង. ស្ថានភាពទីផ្សារ**

**ការវិភាគក្នុងវិស័យ៖**

ការពង្រីកយ៉ាងសំខាន់ក្នុងការជ្រៀតចូលតាមទូរស័ព្ទ ការរីករាលដាលនៃការប្រើប្រាស់ស្មាតហ្វូន និងតម្លៃទិន្នន័យទាប បានរួមចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់អ៊ីនធឺណិត។ កំណើននេះត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយប្រតិបត្តិករទូរគមនាគមន៍ធំៗ ដែលផ្តល់អាទិភាពដល់ការពង្រីកបណ្តាញ និងការពង្រឹងសមត្ថភាពនៅទូទាំងប្រទេស។

**ជំហរនៃការប្រកួតប្រជែង៖**

នៅឆ្នាំ២០២៤ ក្រុមហ៊ុន បានរក្សាវត្តមានទីផ្សាររបស់ខ្លួនជាមួយនឹងចំណែកប្រហែល១៩%។ ក្រុមហ៊ុនបានបន្តពង្រីកបណ្តាញគ្របដណ្តប់ និងសមត្ថភាពរបស់ខ្លួនទូទាំងប្រទេស ដោយផ្ដោតលើតំបន់សំខាន់ៗដូចជា បុរី និងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សផ្សេងទៀត ជាមួយនឹងចំនួនប្រជាជនដែលកំពុងកើនឡើង។

**បទបញ្ញត្តិ៖**

នៅពាក់កណ្តាលឆ្នាំ ២០២៣ ក្រោមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ការកំណត់តម្លៃ និងការផ្តល់ជូនផលិតផលទាំងអស់ ត្រូវបានធ្វើឱ្យមានស្តង់ដារ និងមានភាពស្មើគ្នា។

**ការបែងចែកទីផ្សារ៖**

ក្នុងនាមជាអ្នកកាន់តំណែងយូរអង្វែងលើទីផ្សារ ក្រុមហ៊ុន ខេម ជ្វីអេសអេម កាន់កាប់ចំណែកដ៏ធំ នៃប្រាក់ចំណូលជាមធ្យមក្នុងមួយអ្នកប្រើប្រាស់ (ARPU) - រួមទាំងអ្នកប្រើប្រាស់ទូរស័ព្ទ ដៃដំបូង - អ្នកជំនួញ មន្ត្រីជាន់ខ្ពស់ ស្ថានទូតជាដើម។ ជាលទ្ធផល ម៉ាក ក្រុមហ៊ុន ខេម ជ្វីអេសអេម តែងតែត្រូវបានភ្ជាប់ជាមួយសេវាមានគុណភាពខ្ពស់។

**ច. ស្ថានភាពប្រកួតប្រជែង**

វិស័យទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា មានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយប្រតិបត្តិករឈានមុខគេធំៗប្រកួតប្រជែងសម្រាប់វត្តមានក្នុងទីផ្សារ។ ក្រុមហ៊ុនទាំងនេះប្រើយុទ្ធសាស្ត្រកំណត់តម្លៃមានលក្ខណៈប្រកួតប្រជែង បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយ និងការផ្តល់ជូនទិន្នន័យចល័តប្រសើរឡើង ដើម្បីចាប់យកចំណែកទីផ្សារ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃតម្រូវការ សម្រាប់ការតភ្ជាប់ទូរស័ព្ទចល័ត និងសេវាកម្មអ៊ីនធឺណិត។ ទីផ្សារមានភាពប្រកួតប្រជែងចំពោះតម្លៃ ជាពិសេសនៅតំបន់ទីប្រជុំជន ខណៈពេលដែលតំបន់ជនបទបង្ហាញពី ឱកាសនៃភាពរីកចម្រើន បើទោះបីជាការពង្រីកបណ្តាញនៅទីនោះ នៅតែមានបញ្ហាប្រឈមក៏ដោយ។ ក្របខណ្ឌបទប្បញ្ញត្តិ ជំរុញឱ្យមានការប្រកួតប្រជែង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ដោតលើការកែលម្អគុណភាពបណ្តាញ ពង្រីកការគ្របដណ្តប់ 4G និងការរៀបចំសម្រាប់ការដាក់ឱ្យដំណើរការ 5G។ ទោះបីយ៉ាងណាក៏ដោយ បញ្ហាប្រឈមសំខាន់ៗនៅតែមាន ចន្លោះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ និងតម្រូវការកើនឡើងសម្រាប់សេវាកម្ម ដែលផ្ដោតលើអតិថិជន។

**ធ. ផែនការអនាគត**

**យុទ្ធសាស្ត្រ និងផែនការឆ្នាំ ២០២៥**

ក្រុមហ៊ុន បាននឹងកំពុងតែពន្លឿនការផ្លាស់ប្តូរបស់យើង ឆ្ពោះទៅរកកំណើនឌីជីថលដំបូងគេ បង្កើត និងគ្រប់គ្រងលំហឌីជីថលនៅក្នុងឆ្នាំ២០២៥ ឱ្យស្របតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤។ អាទិភាពស្នូលរបស់យើងរួមមាន ការលើកកម្ពស់ការចូលរួមរបស់អតិថិជនឌីជីថល ការពង្រីកបណ្តាញគ្របដណ្តប់ ការពង្រឹងភាពជាដៃគូ នៃប្រព័ន្ធអេកូ និងការដោះសោរចរន្តចំណូលឌីជីថលថ្មីៗ

**ការបង្កើនតម្លៃអតិថិជន និងលំហូរប្រាក់ចំណូល**

យើងកំពុងជំរុញលំហូរចំណូលថ្មី ដោយពង្រីកទៅក្នុងគម្រោង Data Monetization ឆ្ពោះទៅរកអតិថិជន ៣៦០ និងប្រើប្រាស់ Big Data, AI និង Machine Learning ដើម្បីផ្តល់សេវាកម្ម ដែលកំណត់គោលដៅផ្ទាល់ខ្លួន។ ការបង្កើនរយៈពេលប្រើប្រាស់របស់អតិថិជន (Customer Life Cycle) ក្នុងពេលដំណាលគ្នាដោយការផ្តល់ឱ្យអ្នកប្រើប្រាស់ ទៅកាន់គម្រោងពិសេសៗ រួមទាំងការផ្តល់ជូនជាកញ្ចប់សេវាកម្មទូរស័ព្ទចល័ត ដែលរួមបញ្ចូលកញ្ចប់សេវាអ៊ីនធឺណិតឥតខ្សែ និងអត្ថប្រយោជន៍ផ្នែកនៅលើកម្មវិធី។ តាមរយៈការគ្រប់គ្រងវដ្តជីវិតអតិថិជន យើងនឹងកែសម្រួលសេវាកម្មបន្ថែមទៀតដោយផ្អែកលើតំរូវការនៃការប្រើប្រាស់របស់បុគ្គល ដោយធានានូវបទពិសោធអតិថិជនដែលមានលក្ខណៈបទបែនតាមតម្រូវការ និងទាក់ទាញជាងមុន។

**ការពង្រីកសេវាគ្របដណ្តប់នៃបណ្តាញ និងផ្នែកឌីជីថល**

ដើម្បីគាំទ្របទពិសោធឌីជីថលទាន់ចិត្ត យើងកំពុងដាក់ពង្រាយបណ្តាញថ្មីប្រមាណជាង ៥០០ ទីតាំង បង្កើនសមត្ថភាព និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ សម្រាប់ការតភ្ជាប់ល្បឿនលឿន។ ការវិនិយោគលើបណ្តាញ ដែលកំពុងដំណើរការរបស់យើង នឹងពង្រឹងលទ្ធភាពប្រើប្រាស់ឌីជីថល ធានាបាននូវការផ្តល់សេវាដ៏ប្រសើរ។

**ការធ្វើមាត្រដ្ឋានកំណើនតាមរយៈប្រព័ន្ធឌីជីថល និងសេវាកម្មអ៊ីនធឺណិតឥតខ្សែ**

នៅឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ័យសេអេម បានចាប់ផ្តើមការផ្តល់ជូនសេវាកម្ម Fixed Mobile Convergence ដំបូងបង្អស់របស់ប្រទេសកម្ពុជា ដោយរួមបញ្ចូលការភ្ជាប់អ៊ីនធឺណិត និងបណ្តាញទូរស័ព្ទចល័ត។ លើសពីនេះ យើងកំពុងប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីបង្កើនផលបត្រផលិតផលរបស់យើង ពង្រីកដល់សេវាកម្មហិរញ្ញវត្ថុ ការកម្សាន្ត ការដឹកជញ្ជូន និងបដិសណ្ឋារកិច្ច។ ភាពជាដៃគូទាំងនេះ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការក្លាយជាអ្នកផ្តល់សេវាបែបឌីជីថលដ៏ទូលំទូលាយ ដោយផ្តល់នូវបទពិសោធផលទាន់ចិត្តសម្រាប់អ្នកប្រើប្រាស់។

វិធីសាស្ត្រ ឌីជីថលជាចម្បង នេះ នឹងធ្វើឱ្យក្រុមហ៊ុនក្លាយជា ការវិវឌ្ឍទូរគមនាគមន៍ឈានមុខរបស់កម្ពុជា ដោយផ្តល់នូវបទពិសោធផលទាន់ចិត្ត ដំណើរការដោយទិន្នន័យ និងផ្តោតលើអតិថិជន។

**ជ. កត្តាហានិភ័យ**

**១. អ្នកវិភាគ**

**១.១ ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ និងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប**

ហានិភ័យនៃអត្រាការប្រាក់របស់ ក្រុមហ៊ុន ខេម ជ័យអេសអេម កើតចេញពីការខ្ចីប្រាក់។ ប្រាក់កម្ចី ដែលបានផ្តល់តាមអត្រាអថេរជាកត្តា ដែលបណ្តាលឱ្យក្រុមហ៊ុនជួបហានិភ័យនៃលំហូរសាច់ប្រាក់។

**១.២ ហានិភ័យរូបិយប័ណ្ណបរទេស**

ក្រុមហ៊ុន ខេម ជ័យអេសអេម មិនត្រូវបានប៉ះពាល់ជាសារវន្ត ទៅនឹងហានិភ័យរូបិយប័ណ្ណបរទេសទេ ដោយសារមានតែផ្នែកប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់តែមួយផ្នែកតូចប៉ុណ្ណោះ ដែលបានប្រើប្រាស់រូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិកជារូបិយប័ណ្ណគោល។

**១.៣ ហានិភ័យឥណទាន**

ហានិភ័យឥណទាន កើតឡើងពីសាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទាន ផ្តល់ឱ្យភាគីពាក់ព័ន្ធ។

**១.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល ត្រូវបានកំណត់ថាជាហានិភ័យ ដែលជួបប្រទះក្នុងការបំពេញកាតព្វកិច្ច ដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុ។ ក្រុមហ៊ុនវាយតម្លៃពីលទ្ធភាពរបស់ខ្លួន ក្នុងការបំពេញកាតព្វកិច្ច ផ្អែកទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម ដោយប្រើឧបករណ៍ផែនការសាច់ប្រាក់ងាយស្រួល។ ឧបករណ៍នេះពិចារណាអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការសុទ្ធ ដែលចេញពីប្រតិបត្តិការរបស់សម្ព័ន្ធតម្រូវការសាច់ប្រាក់នាពេលអនាគតសម្រាប់ប្រាក់កម្ចី និងការទូទាត់សងការប្រាក់ និងការចំណាយប្រាក់ ចំពោះការទិញទ្រព្យសកម្ម ដែលត្រូវបានតម្រូវឱ្យរក្សាទុក និងដើម្បីអភិវឌ្ឍអាជីវកម្ម។

**២. ទស្សនៈអ្នកគ្រប់គ្រង និងវិធានការទប់ស្កាត់**

ក្រុមហ៊ុន ខេម ជ័យអេសអេម ជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយកត្តាហានិភ័យ ដែលបានរកឃើញ ដើម្បីបន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើប្រតិបត្តិការរបស់ក្រុមហ៊ុន។

**២.១ ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ និងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប**

ក្រុមហ៊ុនតែងតែវាយតម្លៃអំពីហានិភ័យអត្រាការប្រាក់ និងបានផ្តល់វាជាមួយនឹង ចំណាយប្រតិបត្តិការ នៅពេលចរចាឥណទាននីមួយៗ។ ការវាយតម្លៃហានិភ័យអត្រាការប្រាក់តាមមូលដ្ឋាន កំពុងបន្ត និងបានបង្កើតយុទ្ធសាស្ត្រនានា ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន សម្ព័ន្ធតាមដានយ៉ាងខ្ជាប់ខ្ជួន អំពីអត្រាការប្រាក់ និងបានប្រើប្រាស់ការព្យាករណ៍លំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ

នៅលើទីផ្សារ។ លើសពីនេះ ការបង់ប្រាក់ជាមុនដោយស្ម័គ្រចិត្ត ត្រូវបានធ្វើឡើងលើប្រាក់កម្ចីមួយ ចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។

**២.២ វិធានការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស**

នៅដំណាក់កាលនេះ អ្នកគ្រប់គ្រងមិនទាន់បានបង្កើតគោលការណ៍ជាក់លាក់ណាមួយ ដើម្បីគ្រប់គ្រង ហានិភ័យរូបិយប័ណ្ណបរទេស ធៀបនឹងរូបិយប័ណ្ណគោលទេ ដោយសារភាគច្រើនក្រុមហ៊ុន ធ្វើប្រតិបត្តិ ការជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល។

**២.៣ វិធានការគ្រប់គ្រងហានិភ័យឥណទាន**

គណនីអតិថិជន កើតឡើងមកពីការផ្តល់សេវាទូរគមនាគមន៍ ឱ្យអតិថិជនមួយចំនួនធំ រាប់ចាប់ពី គ្រឹះស្ថានអាជីវកម្ម និងបុគ្គល រហូតដល់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក។ អាស្រ័យហេតុនេះ ហានិភ័យ ឥណទានជារួម ត្រូវបានចាត់ទុកថាមានកម្រិត។ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ ឱ្យភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថាមានហានិភ័យទាប ដោយសារភាគីពាក់ព័ន្ធទាំងនោះស្ថិតនៅ ក្រោមភាគហ៊ុនិកររួមតែមួយ។ អ្នកគ្រប់គ្រងជឿជាក់ថាទឹកប្រាក់ ត្រូវទទួលពីភាគីពាក់ព័ន្ធអាចកាត់កង ជាមួយនឹង ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ។

**២.៤ វិធានការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

ក្រុមហ៊ុនគ្រប់គ្រងសាច់ប្រាក់ងាយស្រួល របស់ខ្លួនតាមរយៈឥណទានធនាគារ។ អ្នកគ្រប់គ្រងជឿជាក់ ថា មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់នៅលើទីផ្សារ ដើម្បីបំពេញតាមតម្រូវការ សាច់ប្រាក់ងាយ ស្រួលបាន។ លើសពីនេះ ក្រុមហ៊ុនក៏អាចរៀបចំហិរញ្ញវត្ថុពីក្រៅប្រទេសបាន។

**ផ្នែកទី ២ – ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច**

**ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក**

ក្រុមហ៊ុន សែលកាត ធ្វើការយ៉ាងសកម្មក្នុងការជម្រុញនូវយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់ខ្លួនតាមរយៈ ដំណោះស្រាយឌីជីថល ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ភាពជឿជាក់នៃសេវាកម្ម ការយល់ដឹងពីតម្រូវការ និងទម្លាប់របស់អតិថិជន និងការវិវឌ្ឍនៃអាជីវកម្មទាំងមូល។ គំនិតផ្តួចផ្តើមនេះ រួមបញ្ចូលប្រព័ន្ធគ្រប់គ្រងសំខាន់ៗ នៅទូទាំងដែនប្រតិបត្តិការជាច្រើន ការទទួលយកការរៀនម៉ាស៊ីន និងការធានាបានធ្វើឱ្យប្រសើរឡើងនូវស្វ័យប្រវត្តិកម្មភាពត្រឹមត្រូវនៃទិន្នន័យ និងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ សម្លឹងឆ្ពោះទៅមុខឆ្នាំ២០២៥ ក្រុមហ៊ុន សែលកាត នៅតែប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀត នូវគំនិតផ្តួចផ្តើមទាំងនេះ ដោយពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងវិស័យទូរគមនាគមន៍របស់កម្ពុជា។

**បណ្តាញ និងវឌ្ឍនភាពបច្ចេកទេសក្នុងឆ្នាំ២០២៤៖**

**លទ្ធផលធ្វើតេស្តគុណភាពសេវា៖ បណ្តាញគ្របដណ្តប់ និងដំណើរការលឿន**

ដើម្បីធានាបាននូវតម្លាភាព និងការកែលម្អសេវាកម្មជាបន្តបន្ទាប់ ក្រុមហ៊ុន សែលកាត បានធ្វើការសាកល្បងបើកបរយ៉ាងទូលំទូលាយ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីវាស់ស្ទង់ដំណើរការបណ្តាញជាក់ស្តែង។ លទ្ធផលបានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើង ក្នុងការផ្តល់នូវការភ្ជាប់ទូរស័ព្ទចល័តដែលអាចជឿទុកចិត្តបាន និងលឿនលឿនដល់អតិថិជន។

- ៩៦,១៤% នៃទីក្រុងភ្នំពេញ មានកម្រិត RSRP ខ្លាំងជាង -៩៥ dBm ដែលធានាបាននូវការគ្របដណ្តប់ដ៏ល្អឥតខ្ចោះ និងការតភ្ជាប់មានស្ថេរភាព។
- ៨៤,៦៧% នៃទីតាំងដែលបានចតមានល្បឿនលើសពី ១០ Mbps ដែលអាចឱ្យប្រើប្រាស់សេវាដោយរលូន និងការទស្សនាមានកម្រិត HD។
- ៩៤,៥៥% នៃទីតាំងកត់ត្រាល្បឿនលើសពី ៣ Mbps ដែលធានាបាននូវបទពិសោធន៍ ដែលមានស្ថេរភាពសម្រាប់កម្មវិធីទូរស័ព្ទសំខាន់ៗ។
- មធ្យមភាគ DL ឆ្លងកាត់: ៣៦,១៧ Mbps។

**ការបិទបណ្តាញបច្ចេកវិទ្យា 3G និងការផ្លាស់ប្តូរទីតាំងវិសាលភាព 4G/5G**

នៅចុងឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត បានជួសជុលឡើងវិញដោយជោគជ័យ៧០% នៃវិសាលភាព 3G របស់ខ្លួន ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាព 4G និងការដាក់ឱ្យប្រើប្រាស់ 5G នាពេលអនាគត។ ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យ៖

- ប្រសិទ្ធភាពបណ្តាញកាន់តែខ្ពស់ ជាមួយនឹងការកាត់បន្ថយការកកស្ទះ។
- ការតភ្ជាប់កាន់តែរឹងមាំ និងលឿនលឿនជាងនៅទូទាំងប្រទេសកម្ពុជា។
- បទពិសោធន៍សេវាកម្មប្រសើរឡើង សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាពិសេសនៅកណ្តាលទីក្រុង។

**ការពង្រីកបណ្តាញ និងការដាក់ពង្រាយខ្សែកាប៊ី**

- ទីតាំងអង់តែន 4G ថ្មីបានបើកដំណើរការនៅទូទាំងប្រទេសកម្ពុជា ដើម្បីពង្រឹងការគ្របដណ្តប់ និងគាំទ្រតម្រូវការដែលកំពុងកើនឡើង។
- ទីតាំងអង់តែនដែលមានស្រាប់ ត្រូវបានតម្លើងទៅជាសមត្ថភាពកម្រិតបញ្ជូនខ្ពស់ សម្រាប់ល្បឿនកាន់តែលឿន ភាពយឺតយ៉ាវទាប និងការតភ្ជាប់ឥតទាក់។
- ខ្សែកាប្រឹក្សាបណ្តាញ ១.៥០០ គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅទូទាំង ១៨ ខេត្ត ធ្វើឱ្យប្រសើរឡើងនូវភាពជឿជាក់ និងរៀបចំសម្រាប់ការពង្រីក 5G។

### **គំនិតផ្តួចផ្តើម នៃការសន្សំថាមពល និងនិរន្តរភាព**

- មុខងារសន្សំថាមពល ត្រូវបានធ្វើឱ្យសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល។
- ការផ្លាស់ប្តូរពីម៉ាស៊ីនភ្លើងម៉ាស៊ីត ទៅការតភ្ជាប់ EDC កាត់បន្ថយការបញ្ចេញកាបូន។
- ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនត្រជាក់ បានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ខណៈពេលដែលរក្សាបាននូវដំណើរការខ្ពស់បំផុត។

### **ម៉ូឌុលឌីជីថលសំខាន់ៗ និងអត្ថប្រយោជន៍**

- ប្រព័ន្ធគ្រប់គ្រងឧបត្ថម្ភហេតុ៖ ការរកឃើញបញ្ហាដោយស្វ័យប្រវត្តិ និងការដោះស្រាយដើម្បីកាត់បន្ថយពេលវេលារង់ចាំ។
- ការរួមបញ្ចូលការជូនដំណឹង NMS៖ ការជូនដំណឹងតាមពេលវេលាជាក់ស្តែង ដើម្បីកែលម្អ ការថែទាំសកម្ម និងភាពជឿជាក់នៃបណ្តាញ។
- ប្រព័ន្ធគ្រប់គ្រងកម្លាំងពលកម្ម៖ ការបែងចែកធនធានបានល្អប្រសើរ និងការសម្របសម្រួលពីចម្ងាយ។
- NOC Network Observability Enhancement៖ ការត្រួតពិនិត្យកម្រិតខ្ពស់ សម្រាប់ការថែទាំការព្យាករណ៍ និងប្រសិទ្ធភាពប្រតិបត្តិការ។

### **គោលដៅសម្រាប់ឆ្នាំ២០២៥**

ជាមួយនឹងការងារមូលដ្ឋាននៅឆ្នាំ ២០២៤ ក្រុមហ៊ុន សែលកាត ត្រូវបានកំណត់សម្រាប់គំនិតផ្តួចផ្តើមពណ៌បៃតង ក្នុងការដាក់ឱ្យដំណើរការទីតាំងថ្មី ភាពជឿនលឿនកាន់តែច្រើន នៅក្នុងការដាក់ពង្រាយ 5G ការធ្វើឱ្យប្រសើរដែលជំរុញដោយបញ្ហាសិប្បនិម្មិត និងការពង្រីកខ្សែកាប្រឹក្សាបណ្តាញបន្ថែមទៀត។ ក្រុមហ៊ុននៅតែផ្តោតលើ ការផ្តល់នូវការតភ្ជាប់ឈានមុខក្នុងវិស័យទូរគមនាគមន៍ និងគុណភាពសេវាកម្មដល់អតិថិជនរបស់ខ្លួន។


### **ខ. រចនាសម្ព័ន្ធចំណូល**

សូមមើលរចនាសម្ព័ន្ធសង្ខេប នៃចំណូលនៅក្នុងតារាងខាងក្រោម។ សូមមើលព័ត៌មានលម្អិត និងការបញ្ជាក់បន្ថែមនៅក្នុងផ្នែកទី៨ នៃរបាយការណ៍នេះ។

| ល.រ       | ប្រភពចំណូល (លានរៀល)                | ២០២៤<br>បានធ្វើសវនកម្ម |      | ២០២៣<br>បានធ្វើសវនកម្ម |      | ២០២២<br>បានធ្វើសវនកម្ម |      |
|-----------|------------------------------------|------------------------|------|------------------------|------|------------------------|------|
|           |                                    | ចំនួន                  | %    | ចំនួន                  | %    | ចំនួន                  | %    |
| ១         | ចំណូលពីការផ្តល់សេវា<br>ទូរគមនាគមន៍ | ៦៧៧.១២០                | ៩៧%  | ៧២៥.៤១៥                | ៩៧%  | ៧៦២.៤៣៤                | ៩៧%  |
| ២         | ចំណូលពីការភ្ជាប់ និងការទិញ<br>សេវា | ១៧.៩៣៨                 | ២%   | ១៥.៣៩៩                 | ២%   | ១១.៩៤៥                 | ២%   |
| ៣         | ចំណូលភតិសន្យា                      | ១.៤៣៤                  | ០%   | ៨៦៧                    | ០%   | -                      | ០%   |
| ៤         | ចំណូលផ្សេងៗ                        | ៣.៩៨៩                  | ១%   | ៥.៧៥០                  | ១%   | ៧.២៣១                  | ១%   |
| ចំណូលសរុប |                                    | ៧០០.៤៨១                | ១០០% | ៧៤៧.៤៣១                | ១០០% | ៧៨១.៦១០                | ១០០% |

## ផ្នែកទី ៣ – ព័ត៌មានអំពីអគ្គនាយកក្រុមហ៊ុន

### ក. រចនាសម្ព័ន្ធក្រុមហ៊ុន



កញ្ញា ឃី អាំវ៉ា ជាលេខាធិការរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម។

### ខ. ក្រុមប្រឹក្សាភិបាល

| ល.រ | ឈ្មោះអភិបាល               | តំណែង                    | កាលបរិច្ឆេទ<br>ក្លាយជាអភិបាល | កាលបរិច្ឆេទ<br>បញ្ចប់អាណត្តិ |
|-----|---------------------------|--------------------------|------------------------------|------------------------------|
| ១.  | អ្នកឧកញ៉ា គិត ម៉េង        | ប្រធានក្រុមប្រឹក្សាភិបាល | ០១-កុម្ភៈ-២០២៣               | ០១-មករា-២០២៦                 |
| ២.  | William Mark Hanna        | អភិបាលមិនប្រតិបត្តិ      | ០១-កុម្ភៈ-២០២៣               | ០១-មករា-២០២៦                 |
| ៣.  | Paul Carey Clements       | អភិបាលមិនប្រតិបត្តិ      | ០១-កុម្ភៈ-២០២៣               | ០១-មករា-២០២៦                 |
| ៤.  | Christopher Donald Tiffin | អភិបាលមិនប្រតិបត្តិ      | ០១-កុម្ភៈ-២០២៣               | ០១-មករា-២០២៦                 |
| ៥.  | ហិប សិកា                  | អភិបាលឯករាជ្យ            | ០១-កុម្ភៈ-២០២៣               | ០១-មករា-២០២៦                 |

### គ. បុគ្គលិកជាន់ខ្ពស់

| ល.រ | ឈ្មោះ                          | ភេទ   | មុខតំណែង                                      |
|-----|--------------------------------|-------|-----------------------------------------------|
| ១.  | លោក Simon John Perkins         | ប្រុស | អគ្គនាយកប្រតិបត្តិ                            |
| ២.  | លោកស្រី Lynnette Gan Siau Ling | ស្រី  | នាយកប្រតិបត្តិនាយកដ្ឋានហិរញ្ញវត្ថុ            |
| ៣.  | លោក Kok Leong Yap              | ប្រុស | នាយកប្រតិបត្តិនាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ |
| ៤.  | លោក Andrey Kuzin               | ប្រុស | នាយកប្រតិបត្តិនាយកដ្ឋានបច្ចេកទេស              |
| ៥.  | លោក ជា ស៊ិនតុលា                | ប្រុស | នាយកប្រតិបត្តិនាយកដ្ឋានធុរកិច្ចសហគ្រាស        |

|    |                         |       |                                                                        |
|----|-------------------------|-------|------------------------------------------------------------------------|
| ៦  | លោក Asitha De Costa     | ប្រុស | នាយកប្រតិបត្តិនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន                             |
| ៧  | លោកស្រី Marina Pykhteva | ស្រី  | នាយកប្រតិបត្តិនាយកដ្ឋានប្រតិបត្តិការ                                   |
| ៨  | លោក Andrew Mittell      | ប្រុស | នាយកប្រតិបត្តិនាយកដ្ឋានសេវាអតិថិជន                                     |
| ៩  | លោកស្រី តៀត សុខលីន      | ស្រី  | ប្រធាននាយកដ្ឋានធនធានមនុស្ស                                             |
| ១០ | លោក ភូក រ៉ាដេត          | ប្រុស | សវនករផ្ទៃក្នុង និងអ្នកគ្រប់គ្រងការធានាប្រាក់<br>ចំណូល និងការក្លែងបន្លំ |

សម្គាល់៖ ព័ត៌មានលម្អិតពាក់ព័ន្ធអភិបាលកិច្ចសាជីវកម្មមានភ្ជាប់ជាឧបសម្ព័ន្ធ។

**ផ្នែកទី ៤ – ព័ត៌មានអំពីការដេញដូរមូលបត្រ និងភាគហ៊ុនិករបស់បុគ្គលចុះបញ្ជីលក់មូលបត្រ**

ក. ព័ត៌មានស្តីពីមូលបត្រ

១. ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ

|                                                              |   |                                |
|--------------------------------------------------------------|---|--------------------------------|
| ឈ្មោះមូលបត្រកម្មសិទ្ធិ                                       | ៖ | ខេម ដ្ឋីអេសអេម ម.ក             |
| និមិត្តសញ្ញាមូលបត្រកម្មសិទ្ធិ                                | ៖ | CGSM                           |
| ចំណាត់ថ្នាក់នៃមូលបត្រកម្មសិទ្ធិ                              | ៖ | ភាគហ៊ុន ប្រភេទ “ក”             |
| តម្លៃចារឹកក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ                      | ៖ | ៣០០ រៀល ឬ ០,០៧៥ ដុល្លារអាមេរិក |
| ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (IPO Price)             | ៖ | ២.២៧០ រៀល                      |
| បរិមាណមូលបត្រកម្មសិទ្ធិសរុបទាំងអស់ដែលកំពុងធ្វើចរាចរលើទីផ្សារ | ៖ | ១.៩៥៩.២៧១.២០៦                  |
| មូលធនបន្ថែមកម្មទីផ្សារ                                       | ៖ | ៥.១៥២.៨៨៣.២៧១.៧៨០ រៀល          |
| ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ                                | ៖ | ផ្សារមូលបត្រកម្ពុជា            |
| កាលបរិច្ឆេទនៃការចុះបញ្ជីលក់មូលបត្រ                           | ៖ | ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣    |

២. ព័ត៌មានអំពីមូលបត្របំណុល

| ព័ត៌មាន                              | បរិយាយ                        |
|--------------------------------------|-------------------------------|
| ប្រភេទមូលបត្របំណុល                   | សញ្ញាប័ណ្ណនិរន្តរភាព          |
| និមិត្តសញ្ញាមូលបត្របំណុល             | CGSM33A                       |
| កាលបរិច្ឆេទនៃការបោះផ្សាយ             | ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ |
| តម្លៃសរុបនៃមូលបត្របំណុល              | ៨២៥.០០០                       |
| តម្លៃសរុបនៃមូលបត្របំណុលដែលកំពុងចរាចរ | ៨២៥.០០០                       |
| ឥណប្រតិទាន                           | ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ |

|                                        |                                                                |
|----------------------------------------|----------------------------------------------------------------|
| ការវិភាគទូទាត់គូប៉ុង                   | ថ្ងៃទី១៥ ខែឧសភា និងថ្ងៃទី១៥ ខែវិច្ឆិកា                         |
| អត្រាគូប៉ុង (%)                        | អត្រា SOFR បូក ៣% ឬ ៥,៥% ក្នុងមួយឆ្នាំ<br>(យកមួយណាដែលខ្ពស់ជាង) |
| តម្លៃសរុបនៃការទូទាត់គូប៉ុង             | ១.៦៥០.៩៧៦,៤៩ ដុល្លារអាមេរិក                                    |
| ចំណាត់ថ្នាក់លទ្ធភាពសង<br>(ប្រសិនបើមាន) | KhAAA                                                          |

## ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ

| មូលបត្រ                       | មករា     | កម្ពុជា | មីនា     | មេសា   | ឧសភា    | មិថុនា | កក្កដា | សីហា     | កញ្ញា  | តុលា   | វិច្ឆិកា | ធ្នូ     |
|-------------------------------|----------|---------|----------|--------|---------|--------|--------|----------|--------|--------|----------|----------|
| ថ្លៃជួញដូរ<br>(គិតជាភ្ជែល)    | អតិបរមា  | ២.៦៤០   | ២.៥៧០    | ២.៦០០  | ២.៥៤០   | ២.៤៤០  | ២.៤៥០  | ២.៤៦០    | ២.៤៤០  | ២.៤៣០  | ២.៤៥០    | ២.៤៤០    |
|                               | មធ្យម    | ២.៥៩៦   | ២.៥៦០    | ២.៥៦៩  | ២.៤៧០   | ២.៤១១  | ២.៤០៥  | ២.៤២៩    | ២.៤២១  | ២.៤៣៤  | ២.៤៣៦    | ២.៤៣០    |
|                               | អប្បបរមា | ២.៥៤០   | ២.៥៤០    | ២.៥៤០  | ២.៣៧០   | ២.៤៤០  | ២.៣៩០  | ២.៤០០    | ២.៤១០  | ២.៤២០  | ២.៤២០    | ២.៤១០    |
| បរិមាណ ជួញដូរ<br>(គិតជាភ្ជែល) | អតិបរមា  | ៤៣.២២៣  | ១៨.២២១   | ៥១.៣៩៦ | ១៧០.៥២៨ | ៣៣.៣៧០ | ៤៨.៦៥៦ | ៤២.៧២០   | ៣១.៥០៧ | ១៣.១៦៤ | ១១.៤៤៦   | ១៩.៥៤៧   |
|                               | មធ្យម    | ១២.២៤៦  | ៧.៣២២,០៤ | ១១.៣៤០ | ២០.២០៤  | ១៥.០៦៦ | ១៤.៣២១ | ៧.៤៤៩,៤១ | ៥.៩៩៧  | ៤.១៧៦  | ២.៩១៤    | ៨.១៤២,៩៥ |
|                               | អប្បបរមា | -       | -        | -      | -       | -      | -      | -        | -      | -      | -        | -        |

## គ. ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៣០% ឡើងទៅ)

| ល.រ  | ឈ្មោះ           | សញ្ជាតិ | ចំនួនមូលបត្រ  | ភាគរយ  |
|------|-----------------|---------|---------------|--------|
| ១.   | រ៉ូយ៉ាល់ មីលីខម | ខ្មែរ   | ១.៩៣០.៥០០.០០០ | ៩៨,៥៣% |
| សរុប |                 |         | ១.៩៣០.៥០០.០០០ | ៩៨,៥៣% |

## ឃ. ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៥% តិចជាង ៣០%)

គ្មាន។

## ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)

| ព័ត៌មានអំពី<br>ការបែងចែកភាគលាភ | ២០២២                   | ២០២៣                   | ២០២៤              | ចំណាំ |
|--------------------------------|------------------------|------------------------|-------------------|-------|
| ចំណេញសុទ្ធ                     | ១៧៣.០៩៧.០០០.០០០<br>រៀល | ៣២៥.៥២៨.០០០.០០០<br>រៀល | ១០៣.៣៩៤.០០០ រៀល   |       |
| ភាគលាភជាសាច់<br>ប្រាក់សរុប     | គ្មាន                  | ៧៣៦.៥៩៧.៣១៦ រៀល        | ១.៥០៦.០០០.០០០ រៀល |       |

|                                         |       |                                                            |            |  |
|-----------------------------------------|-------|------------------------------------------------------------|------------|--|
| ភាគលាភជាមូលបត្រ<br>កម្មសិទ្ធិសរុប       | គ្មាន | គ្មាន                                                      | គ្មាន      |  |
| ភាគលាភផ្សេងទៀត                          | គ្មាន | គ្មាន                                                      | គ្មាន      |  |
| អនុបាតនៃការបែង<br>ចែក ភាគលាភ (%)        | គ្មាន | ០,២៣%                                                      | ១,៤៦%      |  |
| ទិន្នផលភាគលាភ<br>(%)                    | គ្មាន | - ត្រីមាសទី៣៖ ១,៥៤%<br>- ត្រីមាសទី៤៖ ១,៥៤%                 | ៦,៥៤%      |  |
| ភាគលាភក្នុងមួយឯក<br>តាមូលបត្រកម្មសិទ្ធិ | គ្មាន | - ត្រីមាសទី៣៖ ៣៩,៧២៥<br>រៀល<br>- ត្រីមាសទី៤៖ ៣៩,៧២៥<br>រៀល | ១៥៨,៩០ រៀល |  |

**ផ្នែកទី ៥ – របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង**

យោងតាមផែនការសវនកម្មប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៤ ក្រុមការងារសវនកម្មផ្ទៃក្នុង បានធ្វើការត្រួតពិនិត្យអនុសាសន៍ សវនកម្មចាស់ និងសវនកម្មលើប្រតិបត្តិការអាជីវកម្មមួយចំនួន ដូចមានចែងក្នុងផែនការសវនកម្មពីមុន។

**ក. អនុសាសន៍សវនកម្មឆ្នាំចាស់**

នៅពេលធ្វើការពិនិត្យឡើងវិញនូវអនុសាសន៍សវនកម្មឆ្នាំចាស់ អនុសាសន៍ទាំងអស់ដែលបានកំណត់ក្នុងឆ្នាំ ២០២៣ ត្រូវបានអនុវត្តយ៉ាងពេញលេញ។

**ខ. សកម្មភាពសវនកម្មសម្រាប់ឆ្នាំ ២០២៤**


ផែនការសវនកម្មប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំ និងអនុម័តដោយយោងតាមការវាយតម្លៃហានិភ័យ និងអាទិភាពដើម្បីធ្វើសវនកម្ម ក្នុងប្រតិបត្តិការអាជីវកម្មជាច្រើន។ គោលបំណង វិសាលភាព និងនីតិវិធីសវនកម្ម ត្រូវបានបង្កើតឡើងយ៉ាងទូលំទូលាយ ដើម្បីវាយតម្លៃ និងបញ្ជាក់លើការត្រួតពិនិត្យ នៃប្រតិបត្តិការអាជីវកម្ម ដែលបានជ្រើសរើសដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្ទៃក្នុង។ សវនកម្មសម្រាប់ឆ្នាំ ២០២៤ នឹងមានផ្ដោតទៅលើការក្លែងបន្លំ និងការធានាប្រាក់ចំណូល ការគ្រប់គ្រងសារពើភ័ណ្ឌ ការគ្រប់គ្រងរយៈពេលនៃការប្រើប្រាស់របស់អតិថិជន ការគ្រប់គ្រងការទូទាត់ប្រាក់កម្រៃជើងសារ សុពលភាពទិន្នន័យ ការគ្រប់គ្រងសមតុល្យគណនីអ្នកលក់បន្ត ការគ្រប់គ្រងលេខពិសេស ការត្រួតពិនិត្យហានិភ័យប្រតិបត្តិការ និងការត្រួតពិនិត្យផ្សេងទៀតសម្រាប់ប្រតិបត្តិការអាជីវកម្មសំខាន់ៗ។

ជាលទ្ធផលនៃការអនុវត្តការងារ ការរកឃើញសវនកម្មជាច្រើនត្រូវបានកំណត់ និងរាយការណ៍ភ្លាមៗទៅភាគី ដែលទទួលខុសត្រូវសម្រាប់សកម្មភាពកែតម្រូវ។ សវនករបានទទួលយកអនុសាសន៍ ហើយនឹងចាត់វិធានការកែតម្រូវ ទៅតាមពេលវេលាដែលត្រូវ ដូចមានចែងក្នុងផែនការសកម្មភាព។

**គ. ការសន្និដ្ឋាន**


ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យរបស់យើង ការត្រួតពិនិត្យការគ្រប់គ្រងផ្ទៃក្នុង និងប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៤ ជាទូទៅ គឺមានភាពល្អប្រសើរ បញ្ហាដែលបានកំណត់ទាំងអស់ ត្រូវបានរាយការណ៍ភ្លាមៗ ទៅកាន់ផ្នែកជំនាញសម្រាប់ការកែតម្រូវភ្លាមៗទាន់ពេលវេលា។

បានអាន និងឯកភាព  
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
ហត្ថលេខា



**លោកស្រី ហិប សិកា**

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
ហត្ថលេខា



**លោក ក្កក រ៉ាដេត**

**ផ្នែកទី ៦ – របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ**

របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ នឹងត្រូវដាក់ភ្ជាប់ជាមួយរបាយការណ៍នេះ។

**ផ្នែកទី ៧ – ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាក់ទំនងប្រយោជន៍**

ព័ត៌មានប្រតិបត្តិការសំខាន់ៗ ជាមួយភាគីជាប់ពាក់ព័ន្ធនៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយត្រូវបានរៀបរាប់ដូចខាងក្រោម៖

- ក. ប្រតិបត្តិការសំខាន់ៗ ជាមួយភាគីហ៊ុន ដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយ ឡើងទៅ នៃមូលបត្រកម្មសិទ្ធិកំពុងធ្វើចរាចរលើទីផ្សារ  
គ្មាន
- ខ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាល និងបុគ្គលិកជាន់ខ្ពស់  
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានត្រួតពិនិត្យដោយសវនករខាងក្រៅ។
- គ. ប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុន ពាក់ព័ន្ធនឹងការទិញ-លក់ទ្រព្យសកម្ម និងសេវាកម្ម  
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានត្រួតពិនិត្យ ដោយសវនករខាងក្រៅ។
- ឃ. ប្រតិបត្តិការសំខាន់ៗ ជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុន ដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ  
គ្មាន
- ង. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គល ដែលមានទំនាក់ទំនងជាមួយអភិបាល របស់បុគ្គលចុះបញ្ជីលក់មូលបត្រក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីង របស់បុគ្គលចុះបញ្ជីលក់មូលបត្រ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះ កើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយ ដែលបានធ្វើឡើងដោយបុគ្គលចុះបញ្ជីលក់មូលបត្រ  
សូមពិនិត្យមើលចំណាំលេខ ២៦ នៃ "ប្រតិបត្តិការភាគីពាក់ព័ន្ធ" នៅក្នុងផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យដោយសវនករខាងក្រៅ។
- ច. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាល  
គ្មាន
- ឆ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលកាន់មុខតំណែងណាមួយ នៅក្នុងសមាគម ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីបុគ្គលចុះបញ្ជីលក់មូលបត្រ  
គ្មាន
- ជ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលទទួលប្រយោជន៍ពីបុគ្គលចុះបញ្ជីលក់មូលបត្រ ទោះជាមានហិរញ្ញវត្ថុ ឬមិនមែនជាហិរញ្ញវត្ថុ  
គ្មាន

## ផ្នែកទី ៨ – ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះ ផ្ដោតលើលទ្ធផលនៃប្រតិបត្តិការ និងហិរញ្ញវត្ថុដោយផ្អែកលើ របាយការណ៍ហិរញ្ញវត្ថុបូកសរុប ដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុបូកសរុប ដែលបានធ្វើសវនកម្ម ត្រូវបានរៀបចំឡើងតាមស្តង់ដាររបាយការណ៍ “CIFRS”។ មានតែសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន និងកត្តាសំខាន់ៗ ដែលបានដោះស្រាយទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ខេម ជ្លីអេសអេម តែប៉ុណ្ណោះ ដែលបានយកមកពិភាក្សា។

### ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១. ការវិភាគចំណូល

ចំណូលចម្បងទាំងបួន របស់ក្រុមហ៊ុន ខេម ជ្លីអេសអេម គឺបានមកពីការផ្តល់សេវាទូរគមនាគមន៍ ការតភ្ជាប់ និងទិញសេវា ចំណូលបានពីបរិក្ខារ និងចំណូលផ្សេងៗ ។

- i. ចំណូលពីការផ្តល់សេវាទូរគមនាគមន៍៖ គឺបានពីកម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាទូរស័ព្ទក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជាសេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែមផ្សេងៗ។
- ii. ចំណូលពីការភ្ជាប់ និងការទិញសេវា៖ គឺមានកម្រៃទិញសេវា ការតភ្ជាប់ និងថិរវេលាប្រើប្រាស់ដែលបានផ្ទុកជាមុន។
- iii. ចំណូលភតិសន្យា៖ បានពីការជួលទីតាំងសម្រាប់បំពាក់សម្ភារៈនៅលើអង្គតែនទូរគមនាគមន៍ ដែលអតិថិជននីមួយៗដំឡើង និងរក្សាទុកឧបករណ៍បណ្តាញទំនាក់ទំនង។
- iv. ចំណូលផ្សេងទៀត៖ រួមមានប្រាក់ចំណូលពីការលក់សេវាកម្ម សែលកាត ហូម៉ាយហ្វាយ ការលក់ឧបករណ៍ និងចំណូលមិនមែនទូរគមនាគមន៍។

#### ២. ការវិភាគចំណូលតាមផ្នែក

| ល.រ | ប្រភពចំណូល (លានរៀល)            | ២០២៤<br>បានធ្វើសវនកម្ម |     | ២០២៣<br>បានធ្វើសវនកម្ម |     | ២០២២<br>បានធ្វើសវនកម្ម |     |
|-----|--------------------------------|------------------------|-----|------------------------|-----|------------------------|-----|
|     |                                | ចំនួន                  | %   | ចំនួន                  | %   | ចំនួន                  | %   |
| ១   | ចំណូលពីការផ្តល់សេវាទូរគមនាគមន៍ | ៦៧៧.១២០                | ៩៧% | ៧២៥.៤១៥                | ៩៧% | ៧៦២.៤៣៤                | ៩៧% |
| ២   | ចំណូលពីការភ្ជាប់ និងការទិញសេវា | ១៧.៩៣៨                 | ២%  | ១៥.៣៩៩                 | ២%  | ១១.៩៤៥                 | ២%  |
| ៣   | ចំណូលភតិសន្យា                  | ១.៤៣៤                  | ០%  | ៨៦៧                    | ០%  | -                      | ០%  |
| ៤   | ចំណូលផ្សេងៗ                    | ៣.៩៨៩                  | ១%  | ៥.៧៥០                  | ១%  | ៧.២៣១                  | ១%  |

|           |         |      |         |      |         |      |
|-----------|---------|------|---------|------|---------|------|
| ចំណូលសរុប | ៧០០.៤៨១ | ១០០% | ៧៤៧.៤៣១ | ១០០% | ៧៨១.៦១០ | ១០០% |
|-----------|---------|------|---------|------|---------|------|

ក្នុងឆ្នាំ២០២៤ ចំណូលសរុបថយចុះចំនួន ៤៦.៩៥០ លានរៀល ឬ ៦% បើធៀបនឹងឆ្នាំ២០២៣ ដែលបណ្តាលមកពីការថយចុះនៃចំណូល ពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៤៨.២៩៥ លានរៀល ឬ ៧%។

### ៣. ការវិភាគគម្លាតចំណេញដុល

គម្លាតចំណេញដុល បន្តរក្សាស្ថិរភាពជាមួយអត្រា៧៤% នៅក្នុងឆ្នាំ២០២៤ ។

### ៤. ការវិភាគចំណេញ/(ខាត) មុនពន្ធលើប្រាក់ចំណូល

| របាយការណ៍ចំណេញ ឬខាត<br>(លានរៀល)      | ២០២៤<br>បានធ្វើសវនកម្ម | ២០២៣<br>បានធ្វើសវនកម្ម | បម្រែបម្រួល    |        |
|--------------------------------------|------------------------|------------------------|----------------|--------|
|                                      |                        |                        | ចំនួនទឹកប្រាក់ | %      |
| ចំណូល                                | ៧០០.៤៨១                | ៧៤៧.៤៣១                | (៤៦.៩៥០)       | (៦%)   |
| ចំណាយប្រតិបត្តិការ                   |                        |                        |                |        |
| ចំណាយរំលស់លើទ្រព្យសកម្មរូបី និងអរូបី | (១៤៤.០៥៨)              | (១៤៨.៧៦៩)              | ៤.៧១១          | ៣%     |
| ចំណាយភ្ជាប់បណ្តាញ                    | (១១.៨១០)               | (១២.២៣៨)               | ៤២៨            | ៣%     |
| ចំណាយបុគ្គលិក                        | (៥៤.០៥៤)               | (៥៩.៤៩៦)               | ៥.៤៤២          | ៩%     |
| ចំណាយប្រតិបត្តិការផ្សេងៗ             | (៣២៦.៥១៦)              | (៣២៨.២៧៩)              | ១.៧៦៣          | ១%     |
| ចំណេញ (ខាត) សុទ្ធ                    | ២៣.៥៨៥                 | ៣៨៥                    | ២៣.២០០         | ៦.០២៦% |
| ចំណេញប្រតិបត្តិការ                   | ១៨៧.៦២៨                | ១៩៩.០៣៤                | (១១.៤០៦)       | (៦%)   |
| ចំណូលហិរញ្ញវត្ថុ                     | ៣.៣១៨                  | ៩០.៤៦៦                 | (៨៧.១៤៨)       | (៩៦%)  |
| ចំណាយហិរញ្ញវត្ថុ                     | (៩៨.៥៨១)               | (៤៧.២៩៤)               | (៥១.២៨៧)       | (១០៨%) |
| ចំណេញមុនពន្ធលើប្រាក់ចំណូល            | ៩២.៣៦៥                 | ២៤២.២០៦                | (១៤៩.៨៤១)      | (៦២%)  |

នៅក្នុងឆ្នាំ២០២៤ ចំណេញប្រតិបត្តិការ មានការថយចុះចំនួន ១១.៤០៦ លានរៀល ឬ ៦% ធៀបនឹង ឆ្នាំ ២០២៣ ដោយសារការថយចុះនៃចំណូលពីការផ្តល់សេវាទូរគមនាគមន៍។ ចំណេញមុនពន្ធលើប្រាក់ចំណូល ថយចុះ ចំនួន ១៤៩.៨៤១ លាន រៀល ឬ ៦២% បើធៀបនឹងឆ្នាំ ២០២៣ ដោយសារការថយចុះនៃចំណូល ហិរញ្ញវត្ថុ និងការកើនឡើងចំណាយហិរញ្ញវត្ថុ សម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៍។

### ៥. ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

| របាយការណ៍ចំណេញ ឬខាត<br>(លានរៀល) | ២០២៤<br>បានធ្វើសវនកម្ម | ២០២៣<br>បានធ្វើសវនកម្ម | បម្រែបម្រួល    |       |
|---------------------------------|------------------------|------------------------|----------------|-------|
|                                 |                        |                        | ចំនួនទឹកប្រាក់ | %     |
| ចំណេញមុនពន្ធលើប្រាក់ចំណូល       | ៩២.៣៦៥                 | ២៤២.២០៦                | (១៤៩.៨៤១)      | (៦២%) |

|                                |                |                |                  |              |
|--------------------------------|----------------|----------------|------------------|--------------|
| (ចំណាយ)/ឥណទានពន្ធលើប្រាក់ចំណូល | ១៩.៥២៩         | ៨៧.៦១១         | (៦៨.០៨២)         | ៧៨%          |
| <b>ចំណេញក្នុងការិយបរិច្ឆេទ</b> | <b>១១១.៨៩៤</b> | <b>៣២៩.៨១៧</b> | <b>(២១៧.៩២៣)</b> | <b>(៦៦%)</b> |

ក្រុមហ៊ុន ខេម ជ័យអេសអេម មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ក្នុងអត្រា ២០% លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% នៃផលរបរស្របតាមច្បាប់ស្តីពីពន្ធដារ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ័យអេសអេម បានទទួលលិខិតលេខ ៩៧២៦ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលអនុញ្ញាតចំពោះការអនុគ្រោះពន្ធ លើប្រាក់ចំណូលចំនួន ៣ឆ្នាំ សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ការអនុគ្រោះនេះ យកវិធីគណនានៃការអនុគ្រោះពន្ធលើប្រាក់ចំណូល ដែលមានប្រភេទថយចុះស្របតាមតារាង ដែលមានក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ លេខ៤២ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអនុញ្ញាតការផ្អាកជាបណ្តោះអាសន្ន ចំពោះការបង់ពន្ធប្រាក់ចំណូលប្រចាំខែជាមុន សម្រាប់រយៈពេលនៃការអនុគ្រោះពន្ធលើប្រាក់ចំណូល។

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ័យអេសអេម បានរាយការណ៍ពីចំណេញក្នុងការិយបរិច្ឆេទ មានចំនួន ១១១.៨៩៤ លានរៀល ថយចុះចំនួន ២១៧.៩២៣ លានរៀល ស្មើនឹង ៦៦% បើធៀបនឹង ឆ្នាំ២០២៣។ ការថយចុះនៃប្រាក់ចំណេញក្នុងការិយបរិច្ឆេទ បណ្តាលមកពីការត្រលប់បង្គរចំណូលពន្ធ ក្នុងឆ្នាំ២០២៣។

## ៦. ការវិភាគចំណូលលម្អិតសរុប(ខាត)

| លទ្ធផលលម្អិតសរុប<br>(លានរៀល)              | ២០២៤<br>បានធ្វើសវនកម្ម | ២០២៣<br>បានធ្វើសវនកម្ម | បម្រែបម្រួល      |              |
|-------------------------------------------|------------------------|------------------------|------------------|--------------|
|                                           |                        |                        | ចំនួនទឹកប្រាក់   | %            |
| <b>ចំណេញក្នុងការិយបរិច្ឆេទ</b>            | <b>១១១.៨៩៤</b>         | <b>៣២៩.៨១៧</b>         | <b>(២១៧.៩២៣)</b> | <b>(៦៦%)</b> |
| <b>លទ្ធផលលម្អិតផ្សេងៗ៖</b>                |                        |                        |                  |              |
| ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញ          |                        |                        |                  |              |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                | (៨.៥០០)                | (៤.២៨៩)                | (៤.២១១)          | ៩៨%          |
| <b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b> | <b>១០៣.៣៩៤</b>         | <b>៣២៥.៥២៨</b>         | <b>(២២២.១៣៤)</b> | <b>(៦៨%)</b> |

នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន ខេម ជ័យអេសអេម បានប្រកាសលទ្ធផលលម្អិតសរុប ក្នុងការិយបរិច្ឆេទចំនួន ១០៣.៣៩៤ លានរៀល ដែលថយចុះចំនួន ២២២.១៣៤ លានរៀល ស្មើនឹង ៦៨% បើធៀបនឹងឆ្នាំ ២០២៣។ ការថយចុះនេះ បណ្តាល មកពីការត្រលប់បង្គរចំណូលពន្ធ ក្នុងឆ្នាំ២០២៣។

## ៧. ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានប៉ះពាល់ដោយការរួមបញ្ចូលគ្នានៃច្បាប់ និងបទប្បញ្ញត្តិថ្មីដោយនិយ័តករ ការប្រកួតប្រជែង កត្តាបរិស្ថាន សារពើពន្ធ និងអង្គការ។ វិស័យទេសចរណ៍ មិនទាន់បានត្រលប់ទៅស្ថានភាពដូចមុនកូវីដ១៩

ហេតុដូច្នេះហើយ ក្រុមហ៊ុន ខេម ជ័យអេសអេម មិនទទួលបានមកវិញទាំងស្រុង នូវមុខតំណែងអាជីវកម្មអន្តរជាតិ របស់យើងទេ។ ប្រាក់ចំណូលក៏រងផលប៉ះពាល់ផងដែរ ដោយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ច្បាប់ និងបទប្បញ្ញត្តិថ្មី ស្តីពីការផ្តល់ផលិតផល។ យ៉ាងណាក៏ដោយ ជាមួយនឹងឈុតសេវាកម្មតភ្ជាប់ពេញលេញ សម្រាប់តម្រូវការផ្ទាល់ខ្លួន និងសាជីវកម្ម ក្រុមហ៊ុន ខេម ជ័យអេសអេម នៅតែបន្ត ជម្រុញកំណើនហិរញ្ញវត្ថុតាមរយៈ សេវាកម្មរបៀបរបស់នៅតាមទូរស័ព្ទ និងឌីជីថល និងបន្តពង្រឹងបណ្តាញគ្របដណ្តប់ និងគុណភាពដើម្បីបម្រើ អតិថិជនកាន់តែប្រសើរឡើង។

**ខ. កត្តាសំខាន់ៗ ដែលប៉ះពាល់លើផលចំណេញ**

**១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់**

វិស័យទូរគមនាគមន៍នៅកម្ពុជា បាននឹងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលជំរុញដោយការកើនឡើងនៃការ ប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ដែលជំរុញដោយសន្ទុះ នៃការប្រើប្រាស់ស្មាតហ្វូន និងការពង្រីកសេវាកម្មឌីជីថល។

- **ផ្នែកតម្រូវការ៖** បណ្តាញសេវាទូរស័ព្ទ នៅតែត្រូវបានស្វែងរកយ៉ាងខ្លាំងដោយទាំងបុគ្គល និងអាជីវកម្ម ដោយសារការពឹងផ្អែកលើទំនាក់ទំនង ការកម្សាន្ត និងប្រតិបត្តិការអនឡាញដែលបន្តកើនឡើង។
- **ផ្នែកផ្គត់ផ្គង់៖** ទីផ្សារមានការប្រកួតប្រជែងខ្ពស់ ដោយប្រតិបត្តិករធំៗព្យាយាម ធ្វើឱ្យមានភាពខុសប្លែកគ្នា តាមរយៈគុណភាពសេវាកម្ម និងការវិនិយោគសំខាន់ៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ។ កម្មវិធីផ្លាស់ប្តូរ ដែលកំពុងដំណើរការដូចការគ្រោងទុក រួមទាំងការអាប់ដេតប្រព័ន្ធ BSS ពេញលេញ ការបិទបណ្តាញ 3G និងការពង្រឹងសមត្ថភាពបណ្តាញ ដែលនាំទៅដល់ការគ្របដណ្តប់កាន់តែទូលំទូលាយ និងធ្វើឱ្យប្រសើរឡើង នូវស្ថេរភាពដើម្បីបំពេញតម្រូវការទិន្នន័យកើនឡើង។

ទោះបីជាមានការរីកគួរតែក្នុងទីផ្សារក៏ដោយ តម្រូវការនៅតែលើសពីការផ្គត់ផ្គង់នៅក្នុងតំបន់មួយចំនួន ដោយ បង្កើតឱកាសពង្រីក និងសក្តានុពល សម្រាប់កំណើនចំណែកទីផ្សារ ខណៈពេលដែលរក្សាតុល្យភាព រវាងតម្លៃ សមរម្យ ការពង្រីកបណ្តាញ និងគុណភាពសេវាកម្ម។

**២. ការវិភាគពីការឡើងចុះ នៃថ្លៃវត្ថុធាតុដើម**

ពុំមានវត្ថុធាតុដើមណាមួយ ដែលក្រុមហ៊ុន ខេម ជ័យអេសអេម ប្រើប្រាស់ក្នុងផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន នោះទេ។

**៣. ការវិភាគលើពន្ធ**

ក្រុមហ៊ុន ខេម ជ័យអេសអេម មានកាតព្វកិច្ចក្នុងការបង់ពន្ធ ជូនរាជរដ្ឋាភិបាល ស្របតាមច្បាប់ នៃព្រះរាជាណាចក្រ កម្ពុជា។ ក្រុមហ៊ុន ខេម ជ័យអេសអេម ជាប់ជាអ្នកបង់ពន្ធដំ និងតម្រូវឱ្យបង់ពន្ធ ស្របតាមប្រព័ន្ធរបបពិត ដូចដែល បានកំណត់ដោយ អគ្គនាយកដ្ឋានពន្ធដារ។ ចំណាយពន្ធរួមមាន ពន្ធដែលបានបង់ក្នុងអំឡុងឆ្នាំសារពើពន្ធ និង ពន្ធពន្យារពេល។ ការចំណាយលើពន្ធប្រាក់ចំណូល ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ/(ខាត)។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ផ្លីអេសអេម បានទទួលលិខិតលេខ ៩៧២៦ ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលអនុម័តលើការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ ការលើកទឹកចិត្តនេះ ធ្វើឡើងតាមវិធីសាស្ត្រគណនា នៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ដែលកាត់បន្ថយសមាមាត្រ តាមតារាងក្នុងឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានយល់ព្រមលើការពន្យារពេល នៃការបង់ពន្ធលើប្រាក់ចំណូលប្រចាំខែ ដែលត្រូវអនុវត្តដូចគ្នាក្នុង កំឡុងពេលនៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល។

#### ៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ក្រុមហ៊ុនមិនមានធាតុដែលខុសពីធម្មតា និងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនោះទេ។

#### គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ប្រាក់ចំណូលសរុប បានជួបប្រទះនឹងការធ្លាក់ចុះជាមធ្យម ៥,៦% នៅក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ទល់នឹងឆ្នាំ ២០២៣ ទោះបីយ៉ាងណាក៏ដោយ ប្រតិបត្តិការបានប្រសើរឡើង នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ខណៈពេលដែលធុរកិច្ចអន្តរជាតិ បានបង្ហាញពីកំណើនជាវិជ្ជមាន ការធ្លាក់ចុះនៃប្រាក់កក់មុន និងអាជីវកម្មមិនមែនទូរគមនាគមន៍ផ្សេងទៀត បានរួមចំណែកយ៉ាងសំខាន់ ដល់ការធ្លាក់ចុះជាមធ្យម។ ការធ្លាក់ចុះនេះជាចម្បង ដោយការផ្លាស់ប្តូរសេវាទូរស័ព្ទចល័ត និងការបញ្ចប់សេវាកម្មមិនមែនទូរគមនាគមន៍សំខាន់ៗ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវការច្បាប់។ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណូលក៏ដោយ មូលដ្ឋានអតិថិជនបង់ប្រាក់ជាមុន បានកើនឡើងដែលបង្ហាញពី ឱកាសដ៏មានសក្តានុពលសម្រាប់ការងើបឡើងវិញ នៃប្រាក់ចំណូលតាមរយៈការចូលរួមរបស់អតិថិជនជាយុទ្ធសាស្ត្រ។

- **អតិថិជន៖** មូលដ្ឋានអតិថិជន ប្រើប្រាស់បានកើនឡើង ១៦% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ប្រៀបនឹង ត្រីមាសទី៤ ឆ្នាំ២០២៣ ឈានដល់ ៤,៦ លានដុល្លារអាមេរិក ដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងរក្សាទុកជាបន្តបន្ទាប់ និងការផ្តួចផ្តើមទីផ្សារ ដែលជួយជំរុញទាំងការទិញ និងការចូលរួមថ្មី ក្នុងចំណោមអ្នកប្រើប្រាស់សកម្ម។
- **កំណើននៃការប្រើប្រាស់៖** អ្នកជាទិន្នន័យប្រចាំខែបានកើនឡើង ៦% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ខណៈពេលដែលការប្រើប្រាស់ទិន្នន័យកើនឡើង ២%។ នេះត្រូវបានជំរុញដោយការផ្សព្វផ្សាយទីផ្សារ ការធ្វើឱ្យប្រសើរប្រព័ន្ធ BSS ដែលកំពុងដំណើរការ និងការពង្រឹងបណ្តាញ រួមទាំងការបិទ 3G និងការពង្រីកសមត្ថភាពបណ្តាញ ដែលនាំទៅដល់ការធ្វើឱ្យប្រសើរឡើងនូវការគ្របដណ្តប់ និងស្ថេរភាព។
- **អ៊ីនធឺណិតតាមផ្ទះតាមប្រព័ន្ធខ្សែកាប្រឹក្សាប្រចាំខែ៖** សែលកាត ហូម វ៉ាយហ្វាយ បានឃើញការកើនឡើងនៃចំនួនអតិថិជន និងប្រាក់ចំណូល បន្ទាប់ពីការបើកដំណើរការឡើងវិញ នៃយុទ្ធនាការផលិតផល សែលកាតអ៊ីនធឺណិតតាមផ្ទះ តាមប្រព័ន្ធខ្សែកាប្រឹក្សាប្រចាំខែ ដែលរួមចំណែកជាវិជ្ជមាន ដល់ដំណើរការប្រាក់ចំណូលសរុប។
- **សេវាកម្មឌីជីថល៖** សន្ទុះនៃការផ្លាស់ប្តូរឆ្ពោះទៅកាន់ប៉ុស្តិ៍ឌីជីថល បានបណ្តាលឱ្យមានការកើនឡើងនៃសេវាកម្មបញ្ចូលទឹកប្រាក់ តាមអេឡិចត្រូនិកនៅឆ្នាំ២០២៤ ដោយត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ ដែលជាចំនួនភាគច្រើននៃការបញ្ចូលទឹកប្រាក់សរុប។ កំណើននេះត្រូវបានជំរុញជាចម្បង ដោយការទទួលយកកម្មវិធីធនាគារ និងកាបូបចល័ត។

- **ឧបករណ៍៖** ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយក្រុមហ៊ុន Apple ក្រុមហ៊ុន សែលកាត បានបើកដំណើរការ iPhone 16 ដោយធានានូវបទពិសោធដ៏ប្រសើរ នៅលើបណ្តាញ 4G កម្រិតខ្ពស់របស់ខ្លួន។ ដើម្បីគាំទ្រដល់ការបើកដំណើរការនេះ ការផ្តល់ជូនផ្តាច់មុខមួយ ត្រូវបានណែនាំ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សែលកាត ចំពោះការតភ្ជាប់កម្រិតខ្ពស់ និងជម្រើសឧបករណ៍គុណភាពខ្ពស់។

**ឃ. ផលប៉ះពាល់ នៃការប្តូររូបិយប័ណ្ណបរទេស អត្រាការប្រាក់ និងថ្លៃទំនិញ**

វិស័យទូរគមនាគមន៍ ត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងដោយអត្រាការប្រាក់ និងតម្លៃទំនិញ ដែលទំនិញទាំងអស់ ប៉ះពាល់ដល់ការចំណាយប្រតិបត្តិការ ប្រាក់ចំណេញ និងផែនការកំណើន។ អត្រាការប្រាក់ខ្ពស់ អាចបង្កើនការចំណាយលើការខ្ចីប្រាក់ សម្រាប់គម្រោងដែលពឹងផ្អែកខ្លាំងលើដើមទុន ដែលអាចធ្វើឱ្យថយចុះការអភិវឌ្ឍបណ្តាញ និងដាក់ដំណើរការបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ ការឡើងចុះនៃតម្លៃទំនិញ ជាពិសេសសម្រាប់ថាមពល និងសម្ភារៈដូចជាសំណង់ដែក និង អង្គធាតុចម្លង ដែលអាចបង្កើនការចំណាយប្រតិបត្តិការ និងប៉ះពាល់ដល់តម្លៃ នៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងឧបករណ៍។ សរុបមក កត្តាទាំងនេះអាចជំរុញ ការចំណាយសម្រាប់ប្រតិបត្តិការទូរគមនាគមន៍ ដែលជះឥទ្ធិពល ដល់យុទ្ធសាស្ត្រកំណត់តម្លៃ ប្រាក់ចំណេញ និងលទ្ធភាពក្នុងការវិនិយោគលើការច្នៃប្រឌិត ដោយហេតុនេះកំណត់តម្រូវការអ្នកប្រើប្រាស់ និងការប្រកួតប្រជែងទីផ្សារ។

ក្រុមហ៊ុន ខេម ជ្វីអេសអេម មិនត្រូវបានប៉ះពាល់យ៉ាងខ្លាំង ចំពោះហានិភ័យរូបិយប័ណ្ណបរទេសទេ ព្រោះប្រតិបត្តិការរបស់ក្រុមហ៊ុន ជារូបិយប័ណ្ណផ្សេងក្រៅពី ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ។

**ង. ផលប៉ះពាល់នៃអតិផរណា**

នៅឆ្នាំ២០២៤ អតិផរណាបង្កបញ្ហាប្រឈមយ៉ាងសំខាន់ សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ ដោយការជំរុញការចំណាយលើផ្នែកប្រតិបត្តិការផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ថាមពល និងឧបករណ៍។ ការកើនឡើងតម្លៃនៃវត្ថុធាតុដើមដូចជា អង្គធាតុចម្លង និងសំណង់ដែក បានបង្កើនតម្លៃនៃការពង្រីកបណ្តាញ និងការថែទាំ ខណៈដែលតម្លៃថាមពលខ្ពស់ប៉ះពាល់ ដល់ប្រតិបត្តិការ នៃមជ្ឈមណ្ឌលទិន្នន័យ និងប៉មកោសិកា។ លើសពីនេះ អតិផរណាបំផ្លាញអំណាចទិញរបស់អតិថិជន ដែលអាចនាំឱ្យមានការថយចុះ នៃតម្រូវការសម្រាប់សេវាកម្ម ឬឧបករណ៍ និងបង្ខំឱ្យក្រុមហ៊ុនទូរគមនាគមន៍ ធ្វើឱ្យមានតុល្យភាពនៃការដំឡើងតម្លៃ ជាមួយនឹងការរក្សាអតិថិជន។ អត្រាការប្រាក់ខ្ពស់ជាងនេះជារឿយៗ ទាក់ទងនឹងអតិផរណាបង្កើនការចំណាយលើការខ្ចី ដែលអាចពន្យារពេលការវិនិយោគ លើបច្ចេកវិទ្យាថ្មីដូចជា 5G ជាដើម។ ជាងនេះទៅទៀត អតិផរណាប្រាក់ឈ្នួលអាចតម្រូវឱ្យក្រុមហ៊ុនទូរគមនាគមន៍ដំឡើងប្រាក់បៀវត្សរ៍ ដើម្បីរក្សាភាពប្រកួតប្រជែង និងធ្វើឱ្យប្រាក់ចំណេញកាន់តែច្របូកច្របល់។ សរុបមក ប្រតិបត្តិការទូរគមនាគមន៍នឹងត្រូវរំខានយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីស្វែងរកសម្ភាធលើការចំណាយទាំងនេះ ខណៈពេលដែលរក្សាបាននូវគុណភាពសេវាកម្ម និងការវិនិយោគផ្នែកបច្ចេកវិទ្យា។

**ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល**

នៅឆ្នាំ២០២៤ គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងផ្ដោតលើស្ថិរភាពសេដ្ឋកិច្ចចំពេលមានភាពមិនប្រាកដប្រជាជាសកល ការគ្រប់គ្រងអតិផរណា និងការលើកកម្ពស់កំណើនប្រកបដោយចីរភាព។ រដ្ឋាភិបាលអាចនឹងបន្តអនុវត្តគោលនយោបាយសារពើពន្ធក្នុងគោលបំណងជំរុញផ្នែកសំខាន់ៗដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម ខណៈពេលដែលធានានូវវិន័យសារពើពន្ធដើម្បីជៀសវាងការខ្ចីបំណុលហួសហេតុ។ គោលនយោបាយរូបិយវត្ថុ ក្រោមការណែនាំរបស់ធនាគារកណ្តាល ទំនងជានឹងផ្ដោតលើការទប់ស្កាត់អតិផរណា និងស្ថិរភាពរូបិយប័ណ្ណតាមរយៈការកែសម្រួលអត្រាការប្រាក់ និងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ កិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តការវិនិយោគពីបរទេស និងធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសផ្នែកបច្ចេកវិទ្យា និងថាមពលដែលអាចកើតឡើងវិញ អាចជាអាទិភាពដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណី។ ការរួមបញ្ចូលគ្នានៃគោលនយោបាយទាំងមូលនឹងមានបំណងធ្វើឱ្យមានតុល្យភាពនៃការគាំទ្រសេដ្ឋកិច្ចរយៈពេលខ្លីជាមួយនឹងនិរន្តរភាពហិរញ្ញវត្ថុរយៈពេលវែង ជំរុញភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងការបង្កើតការងារ ខណៈពេលដែលរក្សាបាននូវស្ថិរភាពតម្លៃ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ។

**ផ្នែកទី ៩ – ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារនិយោគន (ប្រសិនបើមាន)**

ក្រុមហ៊ុន ខេម ជ្រីអេសអេម បានអនុវត្តយន្តការការពារសិទ្ធិរបស់ភាគហ៊ុនិកភាគតិច ស្របតាមមាត្រា៨ នៃប្រកាសលេខ ០១១/ ១៨ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីអភិបាលកិច្ចសាជីវកម្ម សម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ដូចមានខាងក្រោម៖

- ភាគហ៊ុនិកទាំងអស់ ជាពិសេសភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនភាគតិច ត្រូវទទួលបានការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោយក្រុមប្រឹក្សាភិបាល។
- ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច មានសិទ្ធិស្នើសុំដំណោះស្រាយ ឬសំណងពីក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងករណីមានការរំលោភបំពានសិទ្ធិរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោលពីភាគហ៊ុនិក ដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួន ច្រើន និង/ឬ ភាគហ៊ុនិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬភាគហ៊ុនិកដែលមាន សិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។
- ក្រុមប្រឹក្សាភិបាល ត្រូវធានាឱ្យមានទំនាក់ទំនងល្អ និងអន្តរកម្មសមស្របរវាងភាគហ៊ុនិកភាគតិច មន្ត្រីជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល។

ហត្ថលេខាអភិបាលនៃក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
បានអាន និងឯកភាពដោយ៖



អ្នកឧកញ៉ា គិត ម៉េង  
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
បានអាន និងឯកភាពដោយ៖




លោក William Mark Hanna  
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
បានអាន និងឯកភាពដោយ៖



លោក Paul Carey Clements  
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
បានអាន និងឯកភាពដោយ៖



លោក Christopher Donald Tiffin  
អភិបាលមិនប្រតិបត្តិ

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥  
បានអាន និងឯកភាពដោយ៖



លោកស្រី ហិប សិកា  
អភិបាលឯករាជ្យ

**ឧបសម្ព័ន្ធ ក - របាយការណ៍អភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ២០២៣**  
**របស់ក្រុមហ៊ុន ខេម ជ្វីអេសអេម**

**ផ្នែកទី១៖ ភាគហ៊ុនិក**

**ក. របាយសម្ព័ន្ធភាគហ៊ុនិក គតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១. ព័ត៌មានភាគហ៊ុនិក**

| ភាគហ៊ុនិក              | សញ្ញាតិ            | ប្រភេទភាគហ៊ុនិក | ចំនួនភាគហ៊ុនិក | ចំនួនភាគហ៊ុន  | ភាគរយ  |
|------------------------|--------------------|-----------------|----------------|---------------|--------|
| តិចជាង ៥%              | ខ្មែរ              | រូបវន្តបុគ្គល   | ៤.២១៤          | ២៧.៥៥៦.៦៤៨    | ១,៤១%  |
|                        |                    | នីតិបុគ្គល      | ២              | ៧៥៦.៦៦៩       | ០,០៤%  |
|                        | មិនមែនសញ្ញាតិខ្មែរ | រូបវន្តបុគ្គល   | ២០៨            | ៤៥៧.៨៨៩       | ០,០២%  |
|                        |                    | នីតិបុគ្គល      | គ្មាន          | គ្មាន         | គ្មាន  |
| ចាប់ពី ៥% ទៅតិចជាង ៣០% | ខ្មែរ              | រូបវន្តបុគ្គល   | គ្មាន          | គ្មាន         | គ្មាន  |
|                        |                    | នីតិបុគ្គល      | គ្មាន          | គ្មាន         | គ្មាន  |
| ចាប់ពី ៣០%             | ខ្មែរ              | រូបវន្តបុគ្គល   | គ្មាន          | គ្មាន         | គ្មាន  |
|                        |                    | នីតិបុគ្គល      | ១              | ១.៩៣០.៥០០.០០០ | ៩៨,៥៣% |

**២. ភាគហ៊ុនិកដែលជាអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិករបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម**

| ភាគហ៊ុនិក         | ចំនួនភាគហ៊ុនិក | ចំនួនមូលបត្រ | ភាគរយ    |
|-------------------|----------------|--------------|----------|
| អភិបាល            | ១              | ១៩.៥០០.០០០   | ០,៩៩៥២៧% |
| បុគ្គលិកជាន់ខ្ពស់ | ២              | ១.៧៦០        | ០,០០០០៩% |
| និយោជិក           | ២១៩            | ៩០.០៩១       | ០,០០៤៦០% |
| សរុប              | ២២២            | ១៩.៥៩១.៨៥១   | ១,០០០០០% |

**ខ. សិទ្ធិ និងការការពារសិទ្ធិរបស់ភាគហ៊ុនិក**

**១. សិទ្ធិរបស់ភាគហ៊ុនិក**

យោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ លុះត្រាតែមានការកំណត់ផ្ទុយពីនេះនៅក្នុងលក្ខន្តិកៈ ឬសេចក្តីសម្រេចពិសេសផ្សេងពីនេះ របស់ភាគហ៊ុនិក អ្នកកាន់កាប់ភាគហ៊ុនត្រូវមានសិទ្ធិដូចខាងក្រោម៖

- ១.១ សិទ្ធិចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក រួមទាំងសិទ្ធិបោះឆ្នោតដោយផ្ទាល់ ឬតាមរយៈអ្នកតំណាង ដោយអាណត្តិ ក្នុងកិច្ចប្រជុំណាមួយរបស់ភាគហ៊ុនិក។ ភាគហ៊ុនិកធម្មតាមួយៗរបស់ក្រុមហ៊ុន ផ្តល់ដល់ អ្នកកាន់កាប់នូវសិទ្ធិបោះឆ្នោត ១ (មួយ) សំឡេងក្នុងមហាសន្និបាតភាគហ៊ុនិក។
- ១.២ សិទ្ធិទទួលបានកាតលាក ឬផលប្រយោជន៍ ដែលបានប្រកាសដោយក្រុមហ៊ុន។
- ១.៣ សិទ្ធិទទួលបានទ្រព្យសម្បត្តិ ដែលនៅសល់របស់ក្រុមហ៊ុនបន្ទាប់ពីការរំលាយនិងជម្រះបញ្ជី។
- ១.៤ សិទ្ធិទទួលបានព័ត៌មានគ្រប់ប្រភេទ រួមទាំងព័ត៌មានអំពីអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងសៀវភៅនិង កំណត់ត្រាគណនេយ្យរបស់ក្រុមហ៊ុន ព្រមទាំងអាចពិនិត្យបញ្ជីឈ្មោះភាគហ៊ុនិកបាននៅទីស្នាក់ការ កណ្តាល របស់ក្រុមហ៊ុននៅក្នុងម៉ោងធ្វើការ ឬនៅពេលប្រជុំមហាសន្និបាតភាគហ៊ុនិក។

**២. ការការពារសិទ្ធិរបស់ភាគហ៊ុនិក និងការអនុវត្ត ការការពារសិទ្ធិរបស់ភាគហ៊ុនិក**

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ័យអេសអេម បានធ្វើការអនុវត្តនូវយន្តការដូចជា ការរៀបចំមហាសន្និបាតភាគហ៊ុនិក ប្រចាំឆ្នាំ (AGM) និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ (EGM) អោយបានទៀតទាត់ ការសម្របសម្រួលអ្នក តំណាង ការបោះឆ្នោតដោយការណ៍ហិរញ្ញវត្ថុលម្អិត ការធានាការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាភិបាល និងការ ជម្រុញអោយមានតម្លាភាព ក្នុងការទំនាក់ទំនងជាមួយភាគហ៊ុនិក។ ការអនុវត្តនូវយន្តការខាងលើនេះ អោយបាន ខ្ជាប់ខ្ជួន គឺជាការរួមចំណែកក្នុងការការពារសិទ្ធិរបស់ភាគហ៊ុនិក និងជម្រុញភាពទំនុកចិត្តចំពោះគណៈគ្រប់គ្រង របស់ក្រុមហ៊ុន។

**៣. ការការពារសិទ្ធិរបស់ភាគហ៊ុនិកភាគតិច និងការអនុវត្ត**

ក្រុមហ៊ុន ខេម ជ័យអេសអេម បានអនុវត្តយន្តការការពារសិទ្ធិរបស់ភាគហ៊ុនិកភាគតិច ស្របតាមមាត្រា៨ នៃ ប្រកាសលេខ ០១១/១៨ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីអភិបាលកិច្ចសាជីវកម្ម សម្រាប់ក្រុមហ៊ុនបោះផ្សាយ លក់មូលបត្រជាសាធារណៈដូចមានខាងក្រោម៖

- ភាគហ៊ុនិកទាំងអស់ ជាពិសេសភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច ត្រូវទទួលបានការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោយក្រុមប្រឹក្សាភិបាល។
- ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច មានសិទ្ធិស្នើសុំដំណោះស្រាយ ឬសំណងពីក្រុមហ៊ុនបោះផ្សាយ មូលបត្រ ក្នុងករណីមានការរំលោភបំពានសិទ្ធិរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោលពីភាគហ៊ុនិក ដែល មានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬ ភាគហ៊ុនិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួនច្រើន និង/ឬ ភាគហ៊ុនិកដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។
- ក្រុមប្រឹក្សាភិបាលត្រូវធានាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងអន្តរកម្មរវាងភាគហ៊ុនិក ដែលកាន់កាប់ ភាគហ៊ុនភាគតិច បុគ្គលិកជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល។

**គ. មហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ**

**១. នីតិវិធីនៃការរៀបចំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ**

យោងតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម កិច្ចប្រជុំរបស់ភាគហ៊ុនិកមានដូចខាងក្រោម៖

- មហាសន្និបាត ភាគហ៊ុនិកប្រចាំឆ្នាំ និង
- មហាសន្និបាត ភាគហ៊ុនិកវិសាមញ្ញ។

តារាងខាងក្រោមបញ្ជាក់ពីនីតិវិធីនៃការរៀបចំកិច្ចប្រជុំរបស់ភាគហ៊ុនិក និងការបោះឆ្នោត៖

|                                      |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          |
|--------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <p><b>លក្ខខណ្ឌ</b></p>               | <ul style="list-style-type: none"> <li>- មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ត្រូវរៀបចំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ តែមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ។</li> <li>- រាល់មហាសន្និបាតភាគហ៊ុនិក ត្រូវប្រព្រឹត្តធ្វើឡើងនៅទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន ឬនៅទីកន្លែងដទៃផ្សេងទៀត នៅក្នុង ឬនៅក្រៅប្រទេសកម្ពុជា ដូចដែលបានកំណត់ដោយប្រធានក្រុមប្រឹក្សាភិបាល ល្អិតណាភាគហ៊ុនិក នីមួយៗមិនអាចចូលរួមក្នុងមហាសន្និបាត តែតាមរយៈសន្និសីទដែលអាចមើលឃើញតាមវីដេអូ/ស្តាប់សំឡេងបាន ដោយពុំតម្រូវឱ្យភាគហ៊ុនិកបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំឡើយ ហើយការចូលរួមរបស់ភាគហ៊ុនិកក្នុងមហាសន្និបាតតាមរយៈមធ្យោបាយនេះ ក៏ត្រូវបានចាត់ទុកថាបានចូលរួមដោយផ្ទាល់ដែរ។</li> <li>- មហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ អាចត្រូវបានស្នើឡើងនៅក្នុងពេលណាមួយ ដោយសេចក្តីសម្រេច១/៣ នៃសមាជិកក្រុមប្រឹក្សាភិបាល ឬតាមសំណើរបស់ភាគហ៊ុនិកដែលកាន់កាប់យ៉ាងហោច ៥១% នៃសិទ្ធិបោះឆ្នោត។</li> </ul> |
| <p><b>សេចក្តីជូនដំណឹង</b></p>        | <ul style="list-style-type: none"> <li>- យ៉ាងហោច ២០ ថ្ងៃមុនមហាសន្និបាតភាគហ៊ុនិក ត្រូវផ្តល់ជាលាយលក្ខណ៍អក្សរជូនម្ចាស់ភាគហ៊ុនិក និងអភិបាលទាំងអស់ និងសវនករ។</li> <li>- សេចក្តីជូនដំណឹងត្រូវបញ្ជាក់ពីកាលបរិច្ឆេទ ទីកន្លែង និងរបៀបវារៈរបស់មហាសន្និបាត។ ការចូលរួមប្រជុំរបស់ភាគហ៊ុនិក (ដោយផ្ទាល់ ឬដោយតំណាង) ក្នុងមហាសន្និបាត ត្រូវចាត់ទុកថាជាការបោះបង់សិទ្ធិចំពោះសេចក្តីជូនដំណឹង។</li> </ul>                                                                                                                                                                                                                                                                                                                                                                                                                                                                     |
| <p><b>ការធ្វើសេចក្តីជូនដំណឹង</b></p> | <p>សេចក្តីជូនដំណឹងអាចធ្វើជូនទៅភាគហ៊ុនិក តាមការប្រគល់ដល់ដៃ ដែលមានកត់ត្រាទុក តាមប៊ុស្តី តាមទូរសារ ឬ តាមអ៊ីម៉ែល តាមដែលសមស្រប។</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |
| <p><b>ការកែប្រែរបៀបវារៈ</b></p>      | <p>មានតែភាគហ៊ុនិកចូលរួមសន្និបាតដោយផ្ទាល់ ឬដោយអ្នកតំណាងដោយអាណត្តិរបស់ខ្លួន ដែលកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត ទើបអាចកែប្រែរបៀបវារៈនៃមហា</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  |

|                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     |
|-------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                   | សន្និបាតភាគហ៊ុននិកបាន ទោះបីជាមុនពេលមហាសន្និបាត ឬក្នុងពេលមហាសន្និបាតក៏ដោយ។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |
| <b>ចំនួនក្រុម</b> | <ul style="list-style-type: none"> <li>- ក្រុមនៃមហាសន្និបាតភាគហ៊ុននិក ត្រូវតែជា ភាគហ៊ុននិក ដែលចូលរួមមហាសន្និបាតដោយផ្ទាល់ ឬដោយអ្នកតំណាងដោយអាណត្តិ ដែលកាន់កាប់ភាគហ៊ុនយ៉ាងតិចចំនួន ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត។</li> <li>- ភាគហ៊ុននិក ដែលឲ្យអ្នកតំណាងមកនឹងត្រូវបានបញ្ចូលដើម្បីកំណត់ចំនួនក្រុម។</li> <li>- ប្រសិនបើក្រុមមិនគ្រប់ចំនួន សម្រាប់ធ្វើមហាសន្និបាតណាមួយ នោះមហាសន្និបាតនោះនឹងត្រូវផ្អាករយៈពេល ៣០ (សាមសិប) ថ្ងៃ។</li> <li>- ការជូនដំណឹងអំពីការផ្អាកមហាសន្និបាត ត្រូវធ្វើជូនគ្រប់ ភាគហ៊ុននិកទាំងអស់។ នៅពេលចាប់ផ្តើមមហាសន្និបាតបន្ទាប់ពីការផ្អាកនោះ ភាគហ៊ុននិកទាំងអស់ដែលមានវត្តមានក្នុងមហាសន្និបាតក្រោយនោះ ជាក្រុមដែលអាចធ្វើមហាសន្និបាតបាន។</li> <li>- ភាគហ៊ុននិក ឬអ្នកតំណាងដោយអាណត្តិ ដែលចូលរួមក្នុងកិច្ចប្រជុំតាមរយៈមធ្យោបាយអេឡិចត្រូនិច ដែលត្រូវបានស្នើដោយក្រុមប្រឹក្សាភិបាល ឬដោយភាគហ៊ុននិក ដែលកាន់កាប់មិនតិចជាង ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតសរុប ដោយអនុលោមតាមលក្ខន្តិកៈនេះ និងច្បាប់ជាធរមាន គឺត្រូវចាត់ទុកថាមានវត្តមាននៅក្នុងការប្រជុំ។</li> </ul> |
| <b>អ្នកតំណាង</b>  | <ul style="list-style-type: none"> <li>- ភាគហ៊ុននិកនីមួយៗ ត្រូវផ្តល់អ្នកតំណាង ជាលាយលក្ខណ៍អក្សរ និងការផ្តល់សិទ្ធិអំណាចទៅកាន់បុគ្គលនោះ ដែលអាចបោះឆ្នោតក្នុងកិច្ចប្រជុំទូទៅ។</li> <li>- បុគ្គលម្នាក់អាចធ្វើជាអ្នកតំណាង ឱ្យ ភាគហ៊ុននិកម្នាក់នៅក្នុងកិច្ចប្រជុំទូទៅនេះ។ ការតំណាងដោយ នឹងមានសុពលភាពសម្រាប់តែ មហាសន្និបាត ភាគហ៊ុននិកមួយលើកប៉ុណ្ណោះ (ចំពោះមហាសន្និបាត ភាគហ៊ុននិកដែលបានផ្អាកនោះ ក៏ចាត់ទុកថាជាផ្នែកដូចគ្នាមួយនៃមហាសន្និបាត ភាគហ៊ុននិកនោះផងដែរ)។</li> <li>- ការតំណាង អាចដកហូតមកវិញបានគ្រប់ពេល ហើយត្រូវបានដកដោយស្វ័យប្រវត្តិ ប្រសិនបើភាគហ៊ុននិក ដែលបានប្រគល់សិទ្ធិតំណាងដោយអាណត្តិនោះ បានចូលរួមមហាសន្និបាតម្ចាស់ភាគហ៊ុនដោយផ្ទាល់។</li> <li>- ករណីអ្នកតំណាង ចូលរួមបោះឆ្នោតនៅក្នុងមហាសន្និបាត ភាគហ៊ុននិក លិខិតប្រគល់សិទ្ធិតំណាង ត្រូវដាក់ជូនប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុង ឬមុនពេលចាប់ផ្តើមកិច្ចប្រជុំ។ ឯកសារតែងតាំងអ្នកតំណាងត្រូវចុះកាលបរិច្ឆេទ និង</li> </ul>                                                                                                                                |

|                       |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |
|-----------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                       | <p>ចុះហត្ថលេខា ដោយ ភាគហ៊ុននិកនោះហើយត្រូវមានព័ត៌មានដូចខាងក្រោមទាំងនេះ៖</p> <ul style="list-style-type: none"> <li>• ចំនួនហ៊ុនកាន់កាប់ដោយ ភាគហ៊ុននិកនោះ។</li> <li>• ឈ្មោះ និងអាស័យដ្ឋានពេញលេញរបស់អ្នកតំណាង។ និង</li> <li>• កិច្ចប្រជុំមួយ ឬច្រើន ឬរយៈពេលដែលអ្នកតំណាងនោះបានត្រូវតែងតាំង។</li> </ul> <p>- ករណីអ្នកតំណាងម្នាក់ ស្នើសុំបោះឆ្នោត នៅក្នុងមហាសន្និបាតមួយ ឯកសារតែងតាំងការតំណាងនោះ ត្រូវដាក់ជូនប្រធាន នៅពេល ឬមុនពេលចាប់ផ្តើមមហាសន្និបាត។</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              |
| <b>សិទ្ធិបោះឆ្នោត</b> | <p>- ភាគហ៊ុននិក ត្រូវមានសំលេងឆ្នោតមួយ (១) សំរាប់ភាគហ៊ុននីមួយៗដែលខ្លួនកាន់កាប់។ មានតែភាគហ៊ុននិក ដែលបានចុះបញ្ជីត្រឹមត្រូវ និងបានបង់ប្រាក់គ្រប់ចំនួនដែលត្រូវបង់អោយទៅក្រុមហ៊ុន សំរាប់ចំនួនភាគហ៊ុនរបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោតលើសេចក្តីសម្រេចណាមួយដោយខ្លួនឯង ឬដោយតំណាងក្នុងមហាសន្និបាតណាមួយ។</p> <p>- ការបោះឆ្នោតក្នុងមហាសន្និបាត ភាគហ៊ុននិក ត្រូវធ្វើឡើងដោយការលើកដៃ ឬដោយសន្លឹកឆ្នោត លើកលែងតែមានការណែនាំផ្សេង ដោយប្រធានក្រុមប្រឹក្សាភិបាល ឬប្រធានមហាសន្និបាត។ រាល់សេចក្តីសម្រេចរបស់ភាគហ៊ុននិកតម្រូវឱ្យមានសម្លេងគាំទ្រភាគច្រើន នៃអ្នកចូលរួមដែលមានសិទ្ធិបោះឆ្នោតទាំងអស់។</p> <p>- ភាគហ៊ុននិកអាចរៀបចំ និងធ្វើការបោះឆ្នោតក្នុងមហាសន្និបាត ភាគហ៊ុននិកវិសាមញ្ញ ដោយមកផ្ទាល់ ឬតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច ដែលរួមមានការនិយាយដោយមានទាំងសំឡេងនិង វីដេអូ ការផ្ញើសារតាមទូរស័ព្ទ ឬតាមរយៈមធ្យោបាយអេឡិចត្រូនិចផ្សេងទៀត ទៅតាមការស្នើសុំដោយប្រធានក្រុមប្រឹក្សាភិបាល ឬដោយ ភាគហ៊ុននិកដែលដែលកាន់កាប់ភាគហ៊ុនមិនតិចជាង ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនិងនីតិវិធីដែលបានកំណត់នៅក្នុងលក្ខន្តិកៈនេះ និងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។</p> |

## ២. ព័ត៌មានមហាសន្និបាតភាគហ៊ុននិក

| ល.រ | កាលបរិច្ឆេទ | ប្រភេទកិច្ចប្រជុំ | កូដ | របៀបវារៈ | សេចក្តីសម្រេច |
|-----|-------------|-------------------|-----|----------|---------------|
|-----|-------------|-------------------|-----|----------|---------------|

|    |                   |                                         |        |                                                                                                                                                                                                                                                                                                                      |       |
|----|-------------------|-----------------------------------------|--------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------|
| ១. | ២៨ មិថុនា<br>២០២៤ | មហាសន្និបាត<br>ភាគហ៊ុនិកប្រ<br>ចាំឆ្នាំ | ៩៩,៥៣% | <ul style="list-style-type: none"> <li>- ការបែងចែកភាគលាភ</li> <li>- ការចុះបញ្ជីបោះផ្សាយមូលបត្រ<br/>សាធារណៈនៅព្រះរាជាណា<br/>ចក្រថៃឡង់</li> <li>- ការកែប្រែលក្ខន្តិកៈក្រុមហ៊ុនចុះ<br/>ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣</li> <li>- ការរាយការណ៍ពីព័ត៌មានលើ<br/>របាយការណ៍ហិរញ្ញវត្ថុដែល<br/>បានធ្វើសវនកម្មប្រចាំឆ្នាំ</li> </ul> | ឯកភាព |
|----|-------------------|-----------------------------------------|--------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------|

## ឃ. ការបែងចែកភាគលាភ

### ១. គោលនយោបាយភាគលាភ

គោលនយោបាយត្រូវបានរៀបចំដោយក្រុមហ៊ុន ខេម ជ័យអេសអេម ដើម្បី៖

- រៀបចំនូវគោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការគណនា ប្រកាស និងទូទាត់នូវភាគលាភ និងការកំណត់  
នូវទម្រង់ និងពេលវេលាដែលភាគលាភត្រូវប្រកាស និងទូទាត់។
- ធានាអោយបានថាក្រុមហ៊ុនមានចំណូល /ឬប្រាក់បម្រុងគ្រប់គ្រាន់ ដែលអាចបែងចែកបាន សម្រាប់ការ  
អភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុន ដែលរាល់ការបែងចែក និង/ឬការទូទាត់នៃភាគលាភ ត្រូវធ្វើការត្រួត  
ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ និង
- ធានាអោយបានថាភាគលាភត្រូវបែងចែកទៅតាមថ្នាក់របស់ភាគហ៊ុនិក និង/ឬបុគ្គលដែលមានសិទ្ធិទទួល  
បានភាគលាភអនុលោមទៅតាមច្បាប់ និងបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

### ១.១ ការប្រកាសភាគលាភ

សេចក្តីជូនដំណឹងអំពីការប្រកាសភាគលាភ ត្រូវធ្វើជាលាយលក្ខណ៍អក្សរជូនទៅភាគហ៊ុនិក។

គោលការណ៍ណែនាំខាងក្រោម ត្រូវយកមកប្រើប្រាស់សម្រាប់រាល់ការបែងចែកភាគលាភ៖

- ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានសិទ្ធិក្នុងការស្នើបែងចែកភាគលាភ ដោយអនុលោមតាម  
គោលការណ៍គណនេយ្យ និងកំណត់លក្ខខណ្ឌនៃការទូទាត់នៃថ្នាក់នីមួយៗនៃភាគហ៊ុន ដែលមាន  
សិទ្ធិទទួលបានភាគលាភ។

- ខ. ភាគលាភ(ប្រសិនបើមាន) ដែលត្រូវបង់ជូន ភាគហ៊ុននិកត្រូវអនុម័តដោយសំឡេងភាគច្រើន នៃចំនួន អភិបាលទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំ ដោយអនុលោមតាមលក្ខន្តិកៈក្រុមហ៊ុន មុននឹងស្នើ ទៅម្ចាស់ភាគហ៊ុនដើម្បីអនុម័ត និងប្រកាសភាគលាភនោះ។
- គ. ផលបូកនៃភាគលាភ (ប្រសិនបើមាន) ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ត្រូវរក្សាទុកសម្រាប់ ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដូចដែលបានអនុម័តដោយ ភាគហ៊ុននិកភាគច្រើន ដែលមាន វត្តមាន ឬតំណាងនៅក្នុងកិច្ចប្រជុំទូទៅនៃ ភាគហ៊ុននិក ដោយអនុលោមតាមលក្ខន្តិកៈក្រុមហ៊ុន។
- ឃ. ភាគលាភអាចជាភាគលាភបណ្តោះអាសន្ន ឬភាគលាភចុងក្រោយ។
- ង. សេចក្តីប្រកាសណាមួយដើម្បីទូទាត់ភាគលាភត្រូវកំណត់ពីថ្នាក់នៃ ភាគហ៊ុននិក និង/ឬ បុគ្គលដែល មានសិទ្ធិទទួលបានភាគលាភ ចំនួននៃភាគលាភក្នុងមួយហ៊ុន រយៈពេលនៃការទូទាត់ និងទម្រង់ និង វិធីទូទាត់។ និង
- ច. ក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ជាធរមាន ក្រុមហ៊ុនអាចបង់ភាគលាភជាសាច់ប្រាក់ ឬជា ប្រភេទផ្សេងទៀតក្រៅពីសាច់ប្រាក់។

**១.២. ការបែងចែកភាគលាភ**

យោងតាមលក្ខន្តិកៈចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ និងគោលការណ៍បែងចែកភាគលាភ ចុះថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ ម្ចាស់ភាគហ៊ុននៃភាគហ៊ុនប្រភេទ “ក” (ការបោះឆ្នោត) នឹងត្រូវបានធានានូវការបែង ចែកភាគលាភប្រចាំឆ្នាំ ៧% នៃចំនួនភាគហ៊ុនសរុបដែលកាន់កាប់គិតត្រឹមថ្ងៃភ្លាមៗមុន ថ្ងៃ ex-dividend នៃភាគលាភ គុណនឹងតម្លៃបោះផ្សាយលក់មូលបត្រសាធារណៈដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ដែលត្រូវ បង់ជារៀងរាល់ត្រីមាស បន្ទាប់ពីរយៈពេល ៣ ខែដំបូងគិតចាប់ពីថ្ងៃចុះបញ្ជី។

ទោះបីជា ការចែកចាយដ៏គួរឱ្យកត់សម្គាល់នេះក៏ដោយ ក្រុមហ៊ុន ខេម ផ្លីអេសអេម ក៏បានកំណត់លក្ខណៈ វិនិច្ឆ័យសិទ្ធិមុននឹងចែកចាយភាគលាភ ដល់ភាគហ៊ុននិក ដែលម្ចាស់ហ៊ុន នឹងក្លាយជាអតិថិជនរបស់ ក្រុមហ៊ុន ខេម ផ្លីអេសអេម នៅកំពុងប្រើ និងមានអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពដូចគ្នា នៃលេខ ទូរស័ព្ទដែលបានចុះបញ្ជីជាមួយនឹងលេខសម្គាល់ ដែលបានចុះក្នុងបញ្ជីក្នុងសៀវភៅបញ្ជីភាគហ៊ុន។

ក្រុមហ៊ុន ខេម ផ្លីអេសអេម បានប្រកាសជាសាធារណៈនូវការចែកចាយភាគលាភ ដែលមានការធានាជា លើកដំបូងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ហើយបានចែកចាយការទូទាត់លើកដំបូង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការចែកចាយភាគលាភចុងក្រោយបំផុត ភាគលាភធានាប្រចាំត្រីមាស ទី៤ ឆ្នាំ ២០២៣ ត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលបង្កើតបានជា នៃប្រាក់រៀលចំនួន ៣៦៨.២៩៨.៦៥៨ រៀល ចែកជូនភាគហ៊ុននិកបោះឆ្នោត ថ្នាក់ប្រភេទ “ក”។

**២. ព័ត៌មាននៃការបែងចែកភាគលាភសម្រាប់រយៈពេល ៣ឆ្នាំ ចុងក្រោយ**

| ល.រ | ពិពណ៌នាលម្អិតអំពីការបែងចែកភាគលាភ                          | ២០២៤                                                                                                                                                                                                                     | ២០២៣                                                                                                                       | ២០២២  |
|-----|-----------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------|-------|
| ១   | កាលបរិច្ឆេទប្រកាសបែងចែកភាគលាភ<br>(ការអនុម័តរបស់ភាគហ៊ុនិក) | ត្រីមាសទី១៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤<br>ត្រីមាសទី២៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤<br>ត្រីមាសទី៣៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤<br>ត្រីមាសទី៤៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤                                                       | ត្រីមាសទី៣៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣<br>ត្រីមាសទី៤៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤                                             | គ្មាន |
| ២   | កាលបរិច្ឆេទកំណត់ទុក                                       | ត្រីមាសទី១៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤<br>ត្រីមាសទី២៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤<br>ត្រីមាសទី៣៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤<br>ត្រីមាសទី៤៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤                                                 | ត្រីមាសទី៣៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣<br>ត្រីមាសទី៤៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤                                             | គ្មាន |
| ៣   | កាលបរិច្ឆេទទូទាត់ភាគលាភ                                   | ត្រីមាសទី១៖ ថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤<br>ត្រីមាសទី២៖ ថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤<br>ត្រីមាសទី៣៖ ថ្ងៃទី១៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤<br>ត្រីមាសទី៤៖ ថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ | ត្រីមាសទី៣៖ ថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣<br>ត្រីមាសទី៤៖ ថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ | គ្មាន |

**ផ្នែកទី២៖ ក្រុមប្រឹក្សាភិបាល**

**ក. ក្រុមប្រឹក្សាភិបាល**

**១. សមាសភាពក្រុមប្រឹក្សាភិបាល**

| ល.រ | ឈ្មោះអភិបាល                  | មុខតំណែង                 | កាលបរិច្ឆេទ<br>អាណត្តិតែងតាំង   | កាលបរិច្ឆេទបញ្ចប់<br>អាណត្តិបច្ចុប្បន្ន |
|-----|------------------------------|--------------------------|---------------------------------|-----------------------------------------|
| ១   | អ្នកឧកញ៉ា គិត ម៉េង           | ប្រធានក្រុមប្រឹក្សាភិបាល | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៣ | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៦         |
| ២   | William Mark Hanna           | អភិបាលមិនប្រតិបត្តិ      | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៣ | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៦         |
| ៣   | Paul Carey Clements          | អភិបាលមិនប្រតិបត្តិ      | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៣ | ថ្ងៃទី០១ ខែមករា<br>ឆ្នាំ២០២៦            |
| ៤   | Christopher Donald<br>Tiffin | អភិបាលមិនប្រតិបត្តិ      | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៣ | ថ្ងៃទី០១ ខែមករា<br>ឆ្នាំ២០២៦            |
| ៥   | Hep Seka                     | អភិបាលឯករាជ្យ            | ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ<br>២០២៣ | ថ្ងៃទី០១ ខែមករា<br>ឆ្នាំ២០២៦            |

**២. ប្រវត្តិរូបសង្ខេបរបស់ក្រុមប្រឹក្សាភិបាល**

| ល.រ | ឈ្មោះ              | តួនាទី                       | ការសិក្សាអប់រំ និងបទពិសោធន៍                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |
|-----|--------------------|------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | អ្នកឧកញ៉ា គិត ម៉េង | ប្រធានក្រុមប្រឹក្សា<br>ភិបាល | ជាសប្បុរសជន និងជាពាណិជ្ជករ មានសញ្ជាតិខ្មែរ អ្នកឧកញ៉ា គិត ម៉េង បានចំណាយយុវភាពរបស់ គាត់នៅប្រទេស អូស្ត្រាលី បន្ទាប់ពីបានរត់គេចពី ខ្មែរក្រហម។ ពេលបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យជាតិ អូស្ត្រាលី នៅទីក្រុងកង់បេរ៉ា គាត់ បានត្រឡប់មកកម្ពុជាវិញនៅពេលចាប់ផ្តើមនៃ រដ្ឋបាលអ៊ុនតាក់ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ក្នុងអំឡុងពេលនេះ គាត់បានដឹងពីតម្រូវការ សម្រាប់ប្រទេសរបស់គាត់ក្នុងការកសាងឡើងវិញពី ដំបូង ដោយមានការគាំទ្រពីពាណិជ្ជករក្នុងស្រុក។ យុវជនម្នាក់ ដែលមានចក្ខុវិស័យ គាត់បានមើល ឃើញថានេះជាឱកាសមួយ ក្នុងការកសាងអាណា ចក្រអាជីវកម្ម ខណៈដែលគាត់បានវិនិយោគលើ |

|   |                        |                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |
|---|------------------------|---------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|   |                        |                     | <p>ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសគាត់។ នេះគឺជាការចាប់ផ្តើមរបស់ក្រុមហ៊ុន Royal Group of Companies ( RGC ); ក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក RGC បានកើនឡើងពីភាពខ្លាំងមួយទៅភាពរឹងមាំជាមួយនឹងផលបត្រអាជីវកម្មដ៏ទូលំទូលាយរាប់ចាប់ពី ធនាគារ និងហិរញ្ញវត្ថុ ផ្លូវដែក អាកាសចរណ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ចលនទ្រព្យ និងអចលនទ្រព្យ និងការអប់រំ។ បច្ចុប្បន្ន លោកក៏ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាជីវកម្មក្នុងស្រុក និងអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។</p> <p>គិត ម៉េង រស់នៅភ្នំពេញជាមួយប្រពន្ធ និងកូនប្អូននាក់។</p>                                                                       |
| ២ | លោក William Mark Hanna | អភិបាលមិនប្រតិបត្តិ | <p>ជនជាតិអង់គ្លេស លោក William Mark Hanna បានចូលរួមជាមួយក្រុមហ៊ុន Royal Group ក្នុងឆ្នាំ ២០០៧ ជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន។ ជាមួយនឹងបទពិសោធជាង ៣០ ឆ្នាំពីក្រៅប្រទេស Mark បានរួមចំណែកដល់ការរីកចម្រើនយ៉ាងខ្លាំងរបស់ Royal Group ។ បច្ចុប្បន្ន Mark ក៏បម្រើការជាអភិបាលក្រុមហ៊ុន Royal Railway Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group ។</p> <p>មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន Royal Group លោក Mark គឺជាអគ្គនាយកប្រតិបត្តិនៅក្រុមហ៊ុន Warf Telecom International និងក្រុមហ៊ុនទូរគមនាគមន៍ Wataniya ប្រទេសម៉ាល់ឌីវ។ Mark ក៏ជានាយកផ្នែកហិរញ្ញវត្ថុនៅ Millicom International Cellular ប្រទេសកម្ពុជា ដែលជាអ្នកផ្តល់សេវាទំនាក់ទំនងចល័តដែលមាន ISP អ្នកផ្តល់សេវាអ៊ីនធឺណិតគ្មានខ្សែ ច្រកទ្វារសំឡេង</p> |

|   |                               |                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 |
|---|-------------------------------|---------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|   |                               |                     | <p>និងទិន្នន័យអន្តរជាតិ និងស្ថានីយ៍ទូរទស្សន៍ពាណិជ្ជកម្ម។</p> <p>Mark គឺជានិស្សិតបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យ Napier ជំនាញគណនេយ្យ។ គាត់ក៏ជាគ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រ Zenger Miller និងជាគណនេយ្យកម្រិតគ្រប់គ្រង Chartered (CIMA) ផងដែរ។</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |
| ៣ | លោក Paul Carey Clements       | អភិបាលមិនប្រតិបត្តិ | <p>នាយកប្រតិបត្តិជាន់ខ្ពស់ដែលមានបទពិសោធជាង ៣០ ឆ្នាំនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងការបង្ហាញជាអន្តរជាតិដ៏សំខាន់ និងតួនាទីជាអ្នកដឹកនាំនៅទូទាំងអង្គភាព និងអង្គភាពអាជីវកម្មដែលលាតសន្ធឹងទាំងការិយាល័យខាងមុខ (ផ្នែកលក់ P&amp;L) និងការិយាល័យខាងក្រោយ (ប្រតិបត្តិការអាជីវកម្ម ការផ្លាស់ប្តូរ និងហានិភ័យ។) នៅប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ចិន និង កម្ពុជា (សាជីវកម្មធនាគារ Westpac, ធនាគារ ANZ និង JP Morgan ក្នុងចំណោមអ្នកផ្សេងទៀត)</p> <p>Paul បានកាន់តួនាទីជាន់ខ្ពស់ក្នុងការអភិវឌ្ឍទិសដៅយុទ្ធសាស្ត្រ ការរៀបចំចរន្តសម្ព័ន្ធឡើងវិញ ការបង្កើត និងការរីកលូតលាស់អាជីវកម្មនៅក្នុងទីតាំងភូមិសាស្ត្រ និងវប្បធម៌ផ្សេងៗគ្នា ដោយប្រើប្រាស់ភាពជាអ្នកដឹកនាំ ភាពជាដៃគូ ការលក់ និងជំនាញអាជីវកម្មរបស់គាត់។</p> <p>នៅក្នុងប្រទេសកម្ពុជា លោក Paul ធ្លាប់បានចូលរួមជាមួយធនាគារ ANZ Royal, Cambodia Mekong Bank Public Limited, WorldBridge Outsourcing Solutions Co., Ltd និង HCC Group Co., Ltd (EnviroCam)។</p> <p>Paul មានបរិញ្ញាបត្រពាណិជ្ជកម្ម (ជំនាញធនាគារ និងហិរញ្ញវត្ថុ) និងបរិញ្ញាបត្រផ្នែកគណនេយ្យ។</p> |
| ៤ | លោក Christopher Donald Tiffin | អភិបាលមិនប្រតិបត្តិ | <p>លោក Christopher Donald Tiffin គឺជានាយកប្រតិបត្តិជាន់ខ្ពស់ ដែលមានបទពិសោធដែលមាន</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |

|   |                  |                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |
|---|------------------|---------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|   |                  |                     | <p>ឯកទេសក្នុងវិស័យទូរគមនាគមន៍ អាយស៊ីដី និងសេវាកម្មឌីជីថល ដែលផ្តល់នូវភាពជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម រួមជាមួយនឹងផ្នែកសំខាន់នៃការបង្កើតអាជីវកម្មថ្មីពីរក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ នៅខាងក្រៅ Telco ប្រពៃណី៖ អាជីវកម្មហេដ្ឋារចនាសម្ព័ន្ធ TowerCo និងថ្មីៗនេះ ជាអាជីវកម្មឌីជីថលចល័តពេញលេញ (សេវាហិរញ្ញវត្ថុឌីជីថល) ។ មានជំនាញក្នុងការធ្វើផែនការអាជីវកម្ម ភាពជាដៃគូអាជីវកម្ម ការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មទាំងមូល ការគ្រប់គ្រងបុគ្គលិក និងការកសាងក្រុមដែលមានប្រសិទ្ធភាពខ្ពស់ ភាពជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍផលិតផល/សេវាកម្ម យុទ្ធសាស្ត្រ/ការគ្រប់គ្រងបទពិសោធអតិថិជន និងការគ្រប់គ្រងបណ្តាញ/លក់រាយ/ចែកចាយ/ខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកដឹកនាំដែលមានឥទ្ធិពល និងរាបទាប មានសមត្ថភាពបង្ហាញឱ្យឃើញក្នុងការជំរុញ និងមានឥទ្ធិពលលើការផ្លាស់ប្តូរវប្បធម៌ និងទីផ្សារវិជ្ជមាន។</p> <p>គាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រគណនេយ្យពីសាកលវិទ្យាល័យអាហ្វ្រិកខាងត្បូង។ Chris គឺជាគណនេយ្យករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ - CA (SA) សមាជិកនៃ SAICA (South Africa Institute of Chartered Accountants) ក៏ដូចជាសមាជិក FCA (Fellow Chartered Accountant) នៃវិទ្យាស្ថាន Chartered Accountants England &amp; Wales (ICAEW)</p> |
| ៥ | លោកស្រី ហិប សិកា | អភិបាលមិនប្រតិបត្តិ | <p>សិកា គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណដោយ BACK ដែលជាមជ្ឈត្តករដែលត្រូវបានទទួលស្គាល់ដោយ NCAC និងជាអ្នកសម្របសម្រួល ដែលទទួលស្គាល់ដោយ CEDR ។ នាងមានជំនាញផ្នែកច្បាប់យ៉ាងទូលំទូលាយ ដែលមានឯកទេសខាងច្បាប់សាធារណៈ និងអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។ ជាមួយនឹងភាពប៉ិនប្រសប់ផ្នែកច្បាប់ ការ</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |

|  |  |  |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |
|--|--|--|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  |  |  | <p>គ្រប់គ្រងអ្នកពាក់ព័ន្ធ និងជំនាញបច្ចេកទេសដ៏ល្អ ឥតខ្ចោះរបស់នាង សិកាបានជួយលើកម្រោង អចលនទ្រព្យធំៗជាច្រើន ហើយធ្វើសកម្មភាពជា ទៀងទាត់លើការអភិវឌ្ឍពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។</p> <p>នាងបានទទួលសញ្ញាបត្រអនុបណ្ឌិត ២ នៃច្បាប់ ប្រៀបធៀបពាណិជ្ជកម្ម (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon ២ ប្រទេសបារាំង ដែលរួម បញ្ចូលកម្មវិធីផ្លាស់ប្តូរនៅសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។</p> <p>សិកា ត្រូវបានទទួលស្គាល់ថា ជាអ្នកអនុវត្តជំនាញ ផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងជាអ្នក អនុវត្តជំនាញឱកាត់សម្គាល់ក្នុងវិស័យអចលនទ្រព្យ ដោយ Asialaw ក្នុងឆ្នាំ ២០២២។</p> |
|--|--|--|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|

**៣. ករណីអភិបាលណាមួយជាអភិបាល ភាគហ៊ុនិក ឬសហកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀត**

| ល.រ. | ឈ្មោះអភិបាល        | ឈ្មោះក្រុមហ៊ុនពាក់ព័ន្ធ                                     | អភិបាល ឬភាគហ៊ុនិក ឬសហកម្មសិទ្ធិករ |
|------|--------------------|-------------------------------------------------------------|-----------------------------------|
| ១    | អ្នកឧកញ៉ា គិត ម៉េង | ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក                                | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី                  | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | អ៊ិនហ្វីនីធី ជេនណេរល អិនសូរិន                               | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | ធនាគារ រឹង (ខេមបូឌា) ម.ក                                    | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក                                  | ភាគហ៊ុនិកមិនផ្ទាល់                |
|      |                    | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី                              | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | រ៉ូយ៉ាល់ ហ្វាយនេនសល ខនសាន់ធើនស៊ី                            | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | ខេមបូឌាន ប្រតិយេសស្ទឹង ស៊ីសែ                                | ប្រធានក្រុមប្រឹក្សាភិបាល          |
|      |                    | ឌីជីថល ស្តាយម៉ាល់ធីមេឌា ឯ.ក                                 | ប្រធានក្រុមប្រឹក្សាភិបាល          |

|   |                        |                                                             |                          |
|---|------------------------|-------------------------------------------------------------|--------------------------|
|   |                        | រ៉ូយ៉ាល់ អេលវេ ម.ក                                          | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | អ៊ីហ្ស៊ីខម ខូ អិលធីឌី                                       | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | នីត្រូជេន ខេមីខល អេន ហ្វីចីឡាយហ្ស៊ី<br>( ខេមបូឌា )          | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ជី រ៉ូយ៉ាល់ វ៉ែន កោះរ៉ុង                                    | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី ( ភ្នំពេញ )<br>ភីធីអ៊ី អែលធីឌី  | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវឡូបមេន<br>ខមភេនី                  | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ណាសព្រីធី ឌីវឡូបមេន ខមភេនី<br>លីមីធីត                       | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ខូវ ជីលី លែនដ៍ ខមភេនី លីមីធីត                               | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន ស៊ីស ខូ<br>អិលធីឌី              | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ចាយអិន អាយប៊ីស ត្រេនស្ត័ត ឯ.ក                               | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ខេមបូឌា អ៊ែរឡាញ                                             | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ហ៊ីលីគូបធើ ( ខេមបូឌា ) អិលធីឌី                              | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | រ៉ូយ៉ាល់ ខេមបូឌា                                            | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | កម្ពុជា ហ្វូត ខបភើរេសិន                                     | ភាគហ៊ុនិកមិនផ្ទាល់       |
|   |                        | ណាតប្រីដ អ៊ិនធើណេសិនណាល ស្កូល<br>( ខេមបូឌា ) លីមីធីត        | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | សៅប្រីដ អ៊ិនធើណេសិនណាល ស្កូល<br>( ខេមបូឌា ) លីមីធីត         | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ហាយដ្រូ ផៅវ៉ៃ ឡូរ៉េ សេសាន្ត២                                | ភាគហ៊ុនិកមិនផ្ទាល់       |
| ២ | លោក William Mark Hanna | រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្ស៊ីត ភីអិលស៊ី                 | ប្រធានក្រុមប្រឹក្សាភិបាល |
|   |                        | ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក                                | អភិបាល                   |
|   |                        | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក | អភិបាល                   |
|   |                        | ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក                                  | អភិបាល                   |

|   |                               |                                                             |                                      |
|---|-------------------------------|-------------------------------------------------------------|--------------------------------------|
|   |                               | ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក                                | អភិបាល                               |
|   |                               | អ៊ីហ្ស៊ីខម ខូ អិលធីឌី                                       | អភិបាល                               |
|   |                               | ហាយដ្រូ ដៅវ៉េ ឡូរ៉េ សេសាស្ត២                                | អភិបាល                               |
|   |                               | ក្រុមហ៊ុន KFC                                               | អភិបាល                               |
|   |                               | ក្រុមហ៊ុន NCFC                                              | អភិបាល                               |
|   |                               | រ៉ូយ៉ាល់ វេលវេ ម.ក                                          | អភិបាល                               |
|   |                               | អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី                                | អភិបាល                               |
| ៣ | លោក Paul Carey Clements       | ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក                                | អភិបាល                               |
|   |                               | វើលប្រីដ អៅសសស៊ីង សីលូសិន                                   | ភាគហ៊ុននិងអភិបាល                     |
|   |                               | សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា                            | ប្រធានក្រុមប្រឹក្សាភិបាល             |
|   |                               | រ៉ូយ៉ាល់ វេលវេ ម.ក                                          | អភិបាល                               |
| ៤ | លោក Christopher Donald Tiffin | រ៉ូយ៉ាល់ គ្រុប                                              | នាយកប្រតិបត្តិការប្រចាំគ្រុប         |
|   |                               | យូណាយធីត (ខេមបូឌា) លែន ខូ អិលធីឌី                           | អភិបាល                               |
|   |                               | កម្ពុជា ហូត ខបកើរសិន                                        | អភិបាល                               |
|   |                               | រ៉ូយ៉ាល់ គ្រុប ហ្វាន់ ឯ.ក                                   | អភិបាល                               |
| ៥ | លោកស្រី ហិប សិកា              | ឌីអេហ្វ ឌី អិល មេគង្គ (ខេមបូឌា)                             | សហកម្មសិទ្ធិករ និងអនុប្រធានគ្រប់គ្រង |
|   |                               | ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក                                | អភិបាលឯករាជ្យ                        |
|   |                               | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក | អភិបាលឯករាជ្យ                        |
|   |                               | ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្ស៊ីត ភីអិលស៊ី      | អភិបាលឯករាជ្យ                        |

#### ៤. សិទ្ធិអំណាច និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្ត

អភិបាលឯករាជ្យ ត្រូវអនុវត្តការវិនិច្ឆ័យល្អបំផុតរបស់ខ្លួន ដោយឯករាជ្យដោយគ្មានការជ្រៀតជ្រែកណាមួយ ដើម្បីលើកកម្ពស់តម្លាភាព ទំនួលខុសត្រូវ និងប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម និងការអនុវត្តការគ្រប់គ្រង ដើម្បីបម្រើ និងការពារផលប្រយោជន៍របស់ក្រុមហ៊ុន និង ភាគហ៊ុនិករបស់ខ្លួន។

អភិបាលឯករាជ្យ មិនត្រូវមានទំនាក់ទំនងជាសម្ភារៈ ឬប្រាក់កាសជាមួយក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធ ក្រៅពី ថ្លៃសេវា របស់អភិបាល ដែលត្រូវបង់ទៅឱ្យអភិបាលឯករាជ្យ។

អភិបាលឯករាជ្យមានភារកិច្ចដូចខាងក្រោម៖

- ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងនាំយកការវិនិច្ឆ័យឯករាជ្យមួយ ដើម្បីដោះស្រាយលើ បញ្ហានៃយុទ្ធសាស្ត្រ គោលការណ៍ ទំនួលខុសត្រូវ ធនធាន ការតែងតាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ និងបញ្ហាផ្សេងៗ។
- ដើរតួនាទីនាំមុខ ក្នុងការដោះស្រាយ និងទប់ស្កាត់ជម្លោះផលប្រយោជន៍ ដែលអាចកើតមាន។
- បម្រើក្នុងគណៈកម្មាធិការក្រុមប្រឹក្សា ដូចជា គណៈកម្មាធិការសវនកម្ម និងហានិភ័យ។ និង
- ត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីធានាបាននូវការសម្រេចបាននូវគោលដៅ និងគោលបំណង។

ក្រុមហ៊ុន ខេម ដ្ឋីអេសអេម គឺស្ថិតនៅក្រោមការដឹកនាំ របស់ក្រុមប្រឹក្សាភិបាល ហើយក្រុមប្រឹក្សាភិបាល ត្រូវមាន អំណាចទូទៅក្នុងការគ្រប់គ្រងក្រុមហ៊ុន ដូចខាងក្រោម៖

- ធានាថាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ជាមួយភាគហ៊ុនិក និងភាគីពាក់ព័ន្ធផ្សេងទៀត
- បង្កើត តាមដាន និងវាយតម្លៃផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់ក្រុមហ៊ុន និងធានាថា ធនធាន ចាំបាច់មានរួចជាស្រេច ដើម្បីឱ្យក្រុមហ៊ុនសម្រេចបានតាមកម្មវត្ថុអាជីវកម្ម
- បង្កើត តាមដាន និងវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- បង្កើត តាមដាន និងវាយតម្លៃប្រសិទ្ធភាព នៃការធ្វើសវនកម្ម
- បង្កើត តាមដាន និងវាយតម្លៃគោលនយោបាយគ្រប់គ្រងហានិភ័យ
- រៀបចំគោលនយោបាយលើកទឹកចិត្ត
- កំណត់លក្ខខណ្ឌ និងនីតិវិធីជ្រើសរើសអភិបាល
- តែងតាំង និងដកហូតមុខតំណែង ជាលេខាធិការក្រុមហ៊ុន ប្រធានសវនកម្មផ្ទៃក្នុង និងបុគ្គលទទួលបន្ទុក ផ្តល់ព័ត៌មាន
- តាមដាន ត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាព នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុម ប្រឹក្សាភិបាល
- ធានាស្ថេរភាពហិរញ្ញវត្ថុ នៃក្រុមហ៊ុនតាមរយៈការបំពេញភារកិច្ច និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាភិបាល ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
- ធានាស្ថេរភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនតាមរយៈការបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាល ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន

- បង្កើតយន្តការ និងនីតិវិធីដើម្បីការពារសិទ្ធិភាគហ៊ុននិក ដោយធានាថាភាគហ៊ុននិកភាគតិច មានសិទ្ធិក្នុងការឈរឈ្មោះ និងដាក់ស្នើតំណាងចូលរួមជាបេក្ខភាពជាអភិបាល
- បង្កើតយន្តការ និងនីតិវិធីបោះឆ្នោតនៅក្នុងមហាសន្និបាតភាគហ៊ុននិក ដូចជាការអនុវត្តប្រព័ន្ធបោះឆ្នោតត្រួតពិនិត្យ ដើម្បីធានាផលប្រយោជន៍ភាគហ៊ុននិកភាគតិច
- បង្កើតយន្តការអនុញ្ញាតឱ្យភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់បង្ហាញព័ត៌មានជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធនិងការផ្លាស់ប្តូរភាគហ៊ុននិកតាមរយៈក្រុមហ៊ុន
- បង្កើតយន្តការ និងនីតិវិធីពាក់ព័ន្ធនិងប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ
- បង្កើតគោលនយោបាយផ្សេងៗសម្រាប់ក្រុមហ៊ុន
- អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- និងតួនាទីផ្សេងទៀតកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

#### ៥. ការប្រជុំក្រុមប្រឹក្សាភិបាល

| ល.រ | កាលបរិច្ឆេទ                 | ប្រភេទនៃកិច្ចប្រជុំ | ឈ្មោះអភិបាលដែលបានចូលរួម                                                                                                                                          |
|-----|-----------------------------|---------------------|------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤   | អនឡាញ               | - អ្នកឧកញ៉ា គិត ម៉េង (តាមរយៈលិខិតប្រគល់សិទ្ធិ)<br>- លោក William Mark Hanna<br>- លោក Paul Carey Clements<br>- លោក Christopher Donald Tiffin<br>- លោកស្រី ហិប សិកា |
| ២   | ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ | អនឡាញ               | - អ្នកឧកញ៉ា គិត ម៉េង (តាមរយៈលិខិតប្រគល់សិទ្ធិ)<br>- លោក William Mark Hanna<br>- លោក Paul Carey Clements<br>- លោក Christopher Donald Tiffin<br>- លោកស្រី ហិប សិកា |
| ៣   | ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤   | អនឡាញ               | - អ្នកឧកញ៉ា គិត ម៉េង (តាមរយៈលិខិតប្រគល់សិទ្ធិ)<br>- លោក William Mark Hanna                                                                                       |

|  |  |  |                                                                                    |
|--|--|--|------------------------------------------------------------------------------------|
|  |  |  | - លោក Paul Carey Clements<br>- លោក Christopher Donald Tiffin<br>- លោកស្រី ហិប សិកា |
|--|--|--|------------------------------------------------------------------------------------|

## ខ. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

### ១. រចនាសម្ព័ន្ធគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

#### ១.១ គណៈកម្មាធិការសវនកម្ម និងហានិភ័យ

| ល.រ | ឈ្មោះ                         | តំណែង                   | កាលបរិច្ឆេទ<br>តែងតាំង         | ចំនួននៃការចូល<br>រួមកិច្ចប្រជុំ | ចំនួនកិច្ចប្រជុំ<br>សរុប |
|-----|-------------------------------|-------------------------|--------------------------------|---------------------------------|--------------------------|
| ១   | លោកស្រី ហិប សិកា              | អភិបាលឯក<br>រាជ្យ       | ថ្ងៃទី១៦ ខែកុម្ភៈ<br>ឆ្នាំ២០២៣ | ៤                               | ៤                        |
| ២   | លោក William Mark Hanna        | អភិបាលមិន<br>ប្រតិបត្តិ | ថ្ងៃទី១៦ ខែកុម្ភៈ<br>ឆ្នាំ២០២៣ | ៤                               | ៤                        |
| ៣   | លោក Christopher Donald Tiffin | អភិបាលមិន<br>ប្រតិបត្តិ | ថ្ងៃទី១៦ ខែកុម្ភៈ<br>ឆ្នាំ២០២៣ | ៤                               | ៤                        |

- គណៈកម្មាធិការសវនកម្ម និងហានិភ័យមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
  - ពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ស្របតាមស្តង់ដាររបាយការណ៍ទាក់ទង  
ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់កម្ពុជា (CIFRS) និងគាំទ្រដល់សេចក្តីសម្រេចចុងក្រោយ របស់ក្រុម  
ប្រឹក្សាភិបាល។
  - ពិនិត្យឡើងវិញ និងធានាថាការត្រួតពិនិត្យផ្ទៃក្នុងមានដំណើរការសមស្រប
  - ពិនិត្យឡើងវិញ នូវរបាយការណ៍សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ និងវិភាគលក្ខណៈ ឬហេតុ  
មិនប្រក្រតីណាមួយ
  - ពិនិត្យឡើងវិញ និងត្រួតពិនិត្យដំណើរការគ្រប់គ្រងហានិភ័យ រួមទាំងការកំណត់អត្តសញ្ញាណ  
ហានិភ័យ និងការកាត់បន្ថយហានិភ័យ
  - រាយការណ៍ និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល
  - អនុវត្តសកម្មភាពផ្សេងទៀត តាមការកំណត់របស់ក្រុមប្រឹក្សាភិបាល

- លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្ម និងហានិភ័យ
  - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានដោះស្រាយដោយជោគជ័យនូវបញ្ហាតាមអនុសាសន៍ពីសវនករឯករាជ្យ ដែលផ្តល់ដោយតាមរយៈរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ឆ្នាំ២០២២។
  - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានធានាលើការស្របតាមស្តង់ដាររបាយការណ៍សវនកម្មហិរញ្ញវត្ថុ ឆ្នាំ២០២៣ របស់ក្រុមហ៊ុន។
  - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានត្រួតពិនិត្យការអនុវត្តសវនកម្មផ្ទៃក្នុង ដែលធ្វើឡើងដោយសវនករផ្ទៃក្នុង។
  - គណៈកម្មាធិការសវនកម្ម និងហានិភ័យបានត្រួតពិនិត្យ និងសម្រេចលើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ សម្រាប់ការិយឆ្នាំ ២០២២ មុនពេលបញ្ជូន និងផ្តល់អនុសាសន៍សម្រាប់ក្រុមប្រឹក្សាភិបាលដើម្បីធ្វើការសម្រេច។

**១.២ គណៈកម្មាធិការតែងតាំង និងលាភការ**

| ល.រ | ឈ្មោះ                         | តំណែង               | កាលបរិច្ឆេទតែងតាំង          | ចំនួននៃការចូលរួមកិច្ចប្រជុំ | ចំនួនកិច្ចប្រជុំសរុប |
|-----|-------------------------------|---------------------|-----------------------------|-----------------------------|----------------------|
| ១   | លោក William Mark Hanna        | អភិបាលមិនប្រតិបត្តិ | ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ | ៤                           | ៤                    |
| ២   | លោក Paul Carey Clements       | អភិបាលមិនប្រតិបត្តិ | ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ | ៤                           | ៤                    |
| ៣   | លោក Christopher Donald Tiffin | អភិបាលមិនប្រតិបត្តិ | ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ | ៤                           | ៤                    |

- គណៈកម្មាធិការកំណត់តួនាទីបៀវត្សរ៍មានទំនួលខុសត្រូវដូចខាងក្រោម៖
  - វាយតម្លៃ និងកំណត់លក្ខខណ្ឌ គុណវុឌ្ឍិ និងនីតិវិធីតែងតាំងអភិបាល និងបុគ្គលិកជាន់ខ្ពស់។
  - វាយតម្លៃលទ្ធផលការងាររបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។
  - កំណត់ ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើលាភការ ឬប្រាក់បំណាច់សម្រាប់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់។
  - ពិនិត្យ និងធ្វើបច្ចុប្បន្នភាពយន្តការ និងវាយតម្លៃលទ្ធផលការងារ របស់ក្រុមប្រឹក្សាភិបាល អភិបាល និងគណៈកម្មាធិការផ្សេងៗយ៉ាងតិច ១ ដងក្នុងមួយឆ្នាំ។
  - ការកិច្ចផ្សេងទៀតកំណត់ ដោយក្រុមប្រឹក្សាភិបាល។

## ២. ការប្រែប្រួលសមាជិកគណៈកម្មាធិការ

មិនមានការផ្លាស់ប្តូរសមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាលនោះទេ។

### គ. ប្រាក់បំណាច់ ឬលាភការ

#### ១. គោលនយោបាយប្រាក់បំណាច់ ឬលាភការសម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

យោងតាមសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល មិនទទួលបានប្រាក់កម្រៃទេ។ ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មន្ត្រីជាន់ខ្ពស់ គឺស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា និងការផ្តល់ប្រាក់សំណង និងអត្ថប្រយោជន៍ផ្ទៃក្នុង របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយរួមបញ្ចូលប្រាក់ឈ្នួលសរុបប្រចាំខែ ការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភធ្វើដំណើរធានារ៉ាប់រងសុខភាព លំនៅឋាន និងសំបុត្រយន្តហោះ។

#### ២. បុគ្គលទទួលបានប្រាក់បំណាច់

| ល.រ | បុគ្គលទទួលបានប្រាក់បំណាច់                             | ចំនួនសរុបដែលត្រូវបង់ (ដុល្លារអាមេរិក) |
|-----|-------------------------------------------------------|---------------------------------------|
| ១   | អភិបាល                                                | ៧.០០០ ដុល្លារអាមេរិក                  |
| ២   | អភិបាលប្រតិបត្តិ                                      | គ្មាន                                 |
| ៣   | បុគ្គលិកជាន់ខ្ពស់                                     | ១.៤៦៨.៥៧៨ ដុល្លារអាមេរិក              |
| ៤   | បុគ្គលិកទទួលបានលាភការ<br>ឬប្រាក់បំណាច់ខ្ពស់បំផុត ៥រូប | ៣៨៧.០៨៣ ដុល្លារអាមេរិក                |

### ឃ. ការវាយតម្លៃលទ្ធផលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល អគ្គនាយកដ្ឋាន និងមន្ត្រីមួយៗ គណៈកម្មាធិការ និងអគ្គនាយកប្រតិបត្តិ

ការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម និងក្រុមប្រឹក្សាភិបាល បានបង្កើតបរិយាកាសសហការ ប្រកបដោយផលិតភាព ជាមួយនឹងការពិនិត្យ និងពិភាក្សាពិគ្រោះជាប្រចាំ។ ក្រុមប្រឹក្សាភិបាល បាននឹងកំពុងត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពនូវប្រតិបត្តិការ និងការអនុវត្តផែនការអាជីវកម្មរបស់ក្រុមហ៊ុន ការយល់ដឹងអំពីទិដ្ឋភាពប្រកួតប្រជែងនិន្នាការឧស្សាហកម្ម និងក្របខណ្ឌបទប្បញ្ញត្តិ។ សមាជិកក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ជាពិសេស ប្រសិទ្ធភាពនៃបណ្តាញទំនាក់ទំនងច្បាស់លាស់ និងបើកចំហជាមួយអ្នកគ្រប់គ្រងទាក់ទងនឹងដំណើរការ IPO និងការរៀបចំរចនាសម្ព័ន្ធបំណុលរយៈពេលវែង ក៏ដូចជាការធានា នូវការអនុវត្តយុទ្ធសាស្ត្រកំណើនជាបន្តបន្ទាប់។ នៅឆ្នាំ ២០២៥ ក្រុមប្រឹក្សាភិបាលកំពុងដឹកនាំការផ្តោតអារម្មណ៍របស់ខ្លួន ក្នុងការកែលម្អផែនការប្រតិទិនប្រចាំឆ្នាំ និងជម្រុញឱ្យមានការរួមបញ្ចូលគ្នាបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌ ICT និងក្រុមហ៊ុន។

### ង. ការបណ្តុះបណ្តាលសម្រាប់អគ្គនាយក និងបុគ្គលិកជាន់ខ្ពស់

| ល.រ. | ឈ្មោះ           | វគ្គ/ជំនាញ                                                                                                                                                                                        | កាលបរិច្ឆេទ                                                                          |
|------|-----------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------|
| ១    | Simon Perkins   | <ul style="list-style-type: none"> <li>- TM Forum DTW</li> <li>- MWC Shanghai 2024</li> <li>- The India Mobile Congress ( IMC ) 2024</li> <li>- Innovate Asia</li> <li>- ITW Asia 2024</li> </ul> | ១៦ មិថុនា ២០២៤<br>២៥ មិថុនា ២០២៤<br>១៥ តុលា ២០២៤<br>០៤ វិច្ឆិកា ២០២៤<br>០៤ ធ្នូ ២០២៤ |
| ២    | Asitha De Costa | <ul style="list-style-type: none"> <li>- TM Forum DTW</li> <li>- Forum Meeting-GSMA</li> <li>- SReXperts event series - Nokia</li> </ul>                                                          | ១៦ មិថុនា ២០២៤<br>២៣ កញ្ញា ២០២៤<br>២១ តុលា ២០២៤                                      |
| ៣    | Andrey Kuzin    | <ul style="list-style-type: none"> <li>- Forum Meeting-Future Net &amp; Trans celestial</li> </ul>                                                                                                | ១៧ កញ្ញា ២០២៤                                                                        |

**ផ្នែកទី៣៖ ការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច**

**ក. ការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច**

ក្រមសីលធម៌ចុះកិច្ច និងអនុវត្តចំពោះអភិបាលទាំងអស់ និងបុគ្គលិកជាន់ខ្ពស់។ ក្រុមប្រឹក្សាភិបាលរំពឹងថា សមាជិកទាំងអស់របស់ក្រុមហ៊ុន នឹងគោរពតម្លៃ គោលការណ៍ និងច្បាប់ដែលមាននៅក្នុងនោះ ហើយអនុវត្តនៅក្នុងសកម្មភាពវិជ្ជាជីវៈ និងទំនាក់ទំនងខាងក្នុង និងខាងក្រៅរបស់ពួកយើង។

ក្រមសីលធម៌នឹងផ្អែកលើតម្លៃនៃគុណភាព ទំនុកចិត្ត និងការប្តេជ្ញាចិត្តសង្គម ចំពោះភាគីពាក់ព័ន្ធទាំងអស់ ហើយនឹងលើកកម្ពស់គោលការណ៍ដូចខាងក្រោមសម្រាប់សកម្មភាព៖

- **អនុលោមតាម៖** ច្បាប់ និងបទប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។
- **ការគោរព** ចំពោះមនុស្ស វប្បធម៌ ស្ថាប័ន នយោបាយពហុនិយម និងបរិស្ថាន។ រាល់ការរើសអើងប្រឆាំងនឹងពូជសាសន៍ ភេទ ទស្សនៈនយោបាយ ឬទស្សនៈសាសនា មិនត្រូវបានអត់ឱនឡើយ។
- **សុចរិតភាព៖** សមាជិកទាំងអស់ នៃក្រុមហ៊ុនគួរតែធ្វើការ និងធ្វើការសម្រេចចិត្ត ដោយសុចរិតភាព និងស្មោះត្រង់។ យើងត្រូវតែធានាថារាល់សេចក្តីថ្លែងការណ៍ ការទំនាក់ទំនង និងការតំណាងរបស់យើង ចំពោះភាគីពាក់ព័ន្ធណាមួយ គឺត្រឹមត្រូវ និងពេញលេញ។
- **តម្លាភាព៖** រាល់គោលនយោបាយ នីតិវិធី និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ និងពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយដល់សមាជិកពាក់ព័ន្ធរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាល និងនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើការបណ្តុះបណ្តាលជាប្រចាំ អំពីគោលនយោបាយ និងនីតិវិធីទាំងនោះ។ លើសពីនេះ គោលនយោបាយសំខាន់ៗ ព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម នឹងផ្សាយនៅលើគេហទំព័រសាធារណៈ។
- **ឧត្តមភាព និងវិជ្ជាជីវៈ៖** សមាជិកទាំងអស់នៃក្រុមហ៊ុន ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈ។ សមាជិកត្រូវបន្តពង្រឹងការអនុវត្ត និងប្រសិទ្ធភាពរបស់ពួកគេ។ យើងនឹងខិតខំឱ្យមានកាតព្វកិច្ចប្រសើររាល់អ្វីដែលយើងធ្វើ។
- **ភាពសម្ងាត់នៃព័ត៌មាន៖** រាល់ព័ត៌មានឯកជន និងសម្ងាត់ដែលប្រគល់ដោយ ភាគហ៊ុនិក និងអតិថិជនត្រូវការពារ។
- **ទំនាស់ផលប្រយោជន៍៖** សមាជិកទាំងអស់ ត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ស្តីពីទំនាស់ផលប្រយោជន៍ ហើយមិនត្រូវចូលរួមក្នុងសកម្មភាពទាំងនោះឡើយ។ ប្រសិនបើសមាជិកណាម្នាក់មានចម្ងល់ បុគ្គលនោះ ត្រូវរាយការណ៍មកនាយកដ្ឋានធនធានមនុស្ស ដើម្បីធ្វើការបំភ្លឺ។ ប្រសិនបើបញ្ហាសំខាន់ ត្រូវតែរាយការណ៍ទៅក្រុមប្រឹក្សាភិបាល ដើម្បីស៊ើបអង្កេត។
- **ទំនួលខុសត្រូវសង្គម៖** ក្រុមហ៊ុនប្តេជ្ញាធ្វើអាជីវកម្មរបស់ខ្លួន ដោយការទទួលខុសត្រូវសង្គម។

**ខ. ការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច នៃអភិបាល និងបុគ្គលិកជាន់ខ្ពស់**

ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវបានបង្កើត និងផ្សាយដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សម្រាប់សមាជិកទាំងអស់នៃ ក្រុមប្រឹក្សាភិបាល និងបុគ្គលិកជាន់ខ្ពស់អនុវត្តតាម។

**គ. យន្តការ និងនីតិវិធីតាមដានការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តចុះកិច្ច នៃអភិបាល និងបុគ្គលិកជាន់ខ្ពស់**

ក្រុមហ៊ុន កំពុងអនុវត្តក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ តាមរយៈយន្តការ និងនីតិវិធីនៃការត្រួតពិនិត្យផ្ទៃក្នុងដូចខាងក្រោម៖

- យន្តការអ្នកផ្តល់ព័ត៌មានសម្ងាត់៖ ផ្តល់បណ្តាញសម្ងាត់សម្រាប់និយោជិក ដើម្បីរាយការណ៍អំពីអាកប្បកិរិយាគ្មានសីលធម៌ ការក្លែងបន្លំ ឬការបំពានការអនុលោមតាមច្បាប់។ លើកទឹកចិត្តឱ្យមានវប្បធម៌នៃតម្លាភាព និងគណនេយ្យភាព នៅក្នុងអង្គភាព។
- ការបណ្តុះបណ្តាល និងការយល់ដឹង៖ ផ្តល់ការបណ្តុះបណ្តាលដល់និយោជិក អំពីការគ្រប់គ្រងផ្ទៃក្នុង តម្រូវការអនុលោមភាព និងការអនុវត្តក្រមសីលធម៌។ កម្មវិធីយល់ដឹងទៀងទាត់ជួយពង្រឹងសារៈសំខាន់ នៃការគ្រប់គ្រងផ្ទៃក្នុង។

**ឃ. ប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ**

**១. គោលនយោបាយសម្រាប់គ្រប់គ្រងប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ**

| ល.រ | ភាគីជាប់ពាក់ព័ន្ធ                                                      | គោលនយោបាយ      |
|-----|------------------------------------------------------------------------|----------------|
| ១   | ក្រុមហ៊ុនហូលឌីង                                                        | គោលការណ៍ចំហរដែ |
| ២   | កិច្ចព្រមព្រៀងវិនិយោគចម្រុះ                                            | គ្មាន          |
| ៣   | ក្រុមហ៊ុនបុត្រសម្ព័ន្ធ                                                 | គោលការណ៍ចំហរដែ |
| ៤   | ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងច្រើនលើសលប់ | គ្មាន          |
| ៥   | អភិបាល និងសមាជិកគ្រួសារផ្ទាល់របស់អភិបាល                                | គោលការណ៍ចំហរដែ |
| ៦   | បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិក                            | គោលការណ៍ចំហរដែ |

**២. ប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធ**

មិនមានប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធទេ។ ទោះយ៉ាងនេះក្តី ក្រុមហ៊ុនចុះក្នុងប្រតិបត្តិការមួយចំនួនដែលត្រូវបានពិនិត្យដោយសវនករឯករាជ្យ ដែលត្រូវបានចាត់ទុកថាជាប្រតិបត្តិការសំខាន់ៗ ជាមួយភាគីពាក់ព័ន្ធរបស់យើង នៅក្នុងកំណត់សម្គាល់ហិរញ្ញវត្ថុលេខ ២៦ នៃរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មឆ្នាំ ២០២៤។

## ផ្នែកទី៤៖ ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្ម

### ក. សេចក្តីសង្ខេបអំពីគោលនយោបាយគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យនៅក្នុងវិស័យទូរគមនាគមន៍មានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវប្រតិបត្តិការរលូនទៅលើសេវាកម្ម និងបណ្តាញ។

ទាំងនេះគឺជាហានិភ័យទូទៅមួយចំនួន និងរបៀបដែលក្រុមហ៊ុន ខេម ជ្លីអេសអេម គ្រប់គ្រងលើហានិភ័យទាំងនោះ៖

- **ហានិភ័យផ្នែកសន្តិសុខ៖** បណ្តាញទូរគមនាគមន៍ ប្រព័ន្ធសំខាន់ វេទិកា និងកម្មវិធី គឺងាយនឹងទទួលរងការលួចចូល ការបំពានទិន្នន័យ និងការវាយប្រហារតាមអ៊ីនធឺណិត។ ដើម្បីគ្រប់គ្រងហានិភ័យផ្នែកសន្តិសុខក្រុមហ៊ុន ខេម ជ្លីអេសអេម បានអនុវត្តការគ្រប់គ្រងទូទៅ IT-Network និងវិធានការសុវត្ថិភាពតាមអ៊ីនធឺណិតបានដ៏រឹងមាំ ដូចជា firewalls, encryption, access controls, and regular security audits។
- **ហានិភ័យបទប្បញ្ញត្តិ៖** ក្រុមហ៊ុនទូរគមនាគមន៍ ត្រូវតែគោរពតាមបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹង ឯកជនភាពទិន្នន័យ ការបែងចែកវិសាលគម ច្បាប់ប្រកួតប្រជែង។ល។ ដើម្បីគ្រប់គ្រងហានិភ័យបទប្បញ្ញត្តិ ក្រុមហ៊ុន ខេម ជ្លីអេសអេម បានបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹង ការផ្លាស់ប្តូរបទប្បញ្ញត្តិ រក្សាតម្លាភាពក្នុងប្រតិបត្តិការ និងមានក្រុមការងារផ្នែកច្បាប់ ដើម្បីធានាអនុលោមភាពតាមច្បាប់។
- **ហានិភ័យប្រតិបត្តិការ៖** បញ្ហាដូចជាការបរាជ័យបណ្តាញ គ្រោះមហន្តរាយធម្មជាតិ បញ្ហាចេញវិក្កយបត្រ ឬបញ្ហាឧបករណ៍អាចរំខានដល់ សេវាទូរគមនាគមន៍។ ដើម្បីគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការ ក្រុមហ៊ុន ខេម ជ្លីអេសអេម បានវិនិយោគលើបណ្តាញស្ទួន ផែនការសង្គ្រោះគ្រោះមហន្តរាយ ការថែទាំហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ និងក្រុមប្រតិបត្តិការឌីជីថល ដែលបានបង្កើតឡើង ដើម្បីត្រួតពិនិត្យប្រតិបត្តិការ។
- **ហានិភ័យទីផ្សារ៖** ការផ្លាស់ប្តូរបច្ចេកវិទ្យា ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែង ឬលក្ខខណ្ឌសេដ្ឋកិច្ច បង្កហានិភ័យទីផ្សារ។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ ក្រុមហ៊ុនធ្វើការស្រាវជ្រាវទីផ្សារ ធ្វើឲ្យសេវាកម្មមានលក្ខណៈសម្បូរបែប និងសម្របខ្លួនទៅនឹងនិន្នាការទីផ្សារយ៉ាងឆាប់រហ័ស។
- **ហានិភ័យហិរញ្ញវត្ថុ៖** ហានិភ័យហិរញ្ញវត្ថុដូចជា ការគ្រប់គ្រងបំណុល ការគ្រប់គ្រងចំណាយប្រតិបត្តិការ ហានិភ័យនៃការវិនិយោគ។ល។ ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ក្រុមហ៊ុន ខេម ជ្លីអេសអេម បានអនុវត្ត និងគ្រប់គ្រងភារកិច្ចដូចជា ការគណនាសងត្រលប់ ការវិភាគ P&L ការគ្រប់គ្រងលំហូរសាច់ប្រាក់ ការគ្រប់គ្រងការចំណាយ។ល។

ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ វាយតម្លៃ កាត់បន្ថយ និងការត្រួតពិនិត្យហានិភ័យនៅលើមូលដ្ឋានបន្ត ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ។

**ខ. សេចក្តីសង្ខេបអំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង**

ការគ្រួតពិនិត្យផ្ទៃក្នុង មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការ កំណត់ហានិភ័យដែលអាចកើតមាន និងរក្សាការអនុលោមតាមបទប្បញ្ញត្តិ។

ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗមួយចំនួននៃការគ្រប់គ្រងផ្ទៃក្នុង៖

១. **ការបែងចែកកាតព្វកិច្ច៖** បែងចែកការទទួលខុសត្រូវ ក្នុងចំណោមបុគ្គលិកផ្សេងៗគ្នា ដើម្បីការពារការក្លែងបន្លំ និងកំហុស។ ជាឧទាហរណ៍ និយោជិតដែលដំណើរការ ការទូទាត់មិនគួរជាមនុស្សដូចគ្នា ដែលរៀបចំគណនីនោះទេ។
  ២. **ការគ្រប់គ្រងការចូលប្រើ៖** កំណត់ការចូលប្រើទិន្នន័យសើប និងប្រព័ន្ធសម្រាប់តែបុគ្គលិក ដែលមានការអនុញ្ញាតប៉ុណ្ណោះ។ អនុវត្តការគ្រប់គ្រងការចូលប្រើរបស់អ្នកប្រើ ពាក្យសម្ងាត់ខ្លាំង និងការពិនិត្យមើលជាទៀងទាត់នៃសិទ្ធិចូលប្រើ ដើម្បីការពារការចូលប្រើដោយគ្មានការអនុញ្ញាត។
  ៣. **សវនកម្ម និងការគ្រួតពិនិត្យជាប្រចាំ៖** ធ្វើសវនកម្មផ្ទៃក្នុងជាប្រចាំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការគ្រួតពិនិត្យ កំណត់ចំណុចខ្សោយ និងធានាការអនុលោមតាមគោលនយោបាយ និងបទប្បញ្ញត្តិ។ ប្រើឧបករណ៍គ្រួតពិនិត្យដោយស្វ័យប្រវត្តិ ដើម្បីរកមើលភាពមិនប្រក្រតី និងការក្លែងបន្លំដែលអាចកើតមាន។
  ៤. **ឯកសារ និងគោលនយោបាយ៖** រក្សាឯកសារលម្អិតនៃដំណើរការ គោលនយោបាយអភិបាលកិច្ចសាជីវកម្ម គោលនយោបាយ និងនីតិវិធីប្រតិបត្តិការស្តង់ដារ។ គោលការណ៍ច្បាស់លាស់ជួយនិយោជិត យល់អំពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ កាត់បន្ថយហានិភ័យនៃកំហុស និងការប្រព្រឹត្តខុស។
  ៥. **ការវាយតម្លៃហានិភ័យ៖** ធ្វើការវាយតម្លៃហានិភ័យជាប្រចាំ ដើម្បីកំណត់អត្តសញ្ញាណការគំរាមកំហែងខាងក្នុង និងខាងក្រៅដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ បង្កើតយុទ្ធសាស្ត្រដើម្បីកាត់បន្ថយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព។
  ៦. **យន្តការអ្នកផ្តល់ព័ត៌មានសម្ងាត់៖** ផ្តល់បណ្តាញសម្ងាត់សម្រាប់និយោជិត ដើម្បីរាយការណ៍អំពីអាកប្បកិរិយាគ្មានសីលធម៌ ការក្លែងបន្លំ ឬការបំពានការអនុលោមតាមច្បាប់។ លើកទឹកចិត្តឱ្យមានវប្បធម៌ នៃតម្លាភាព និងគណនេយ្យភាពនៅក្នុងអង្គភាព។
  ៧. **ការបណ្តុះបណ្តាល និងការយល់ដឹង៖** ផ្តល់ការបណ្តុះបណ្តាលដល់និយោជិតអំពីការគ្រប់គ្រងផ្ទៃក្នុង តម្រូវការអនុលោមភាព និងការអនុវត្តក្រមសីលធម៌។ កម្មវិធីយល់ដឹងទៀងទាត់ជួយពង្រឹងសារៈសំខាន់នៃការគ្រប់គ្រងផ្ទៃក្នុង។
- ដើម្បីទទួលបានជោគជ័យនៃការគ្រប់គ្រងផ្ទៃក្នុង យើងតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា ក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រងជាន់ខ្ពស់ អ្នកគ្រប់គ្រងថ្នាក់កណ្តាល និងបុគ្គលិកដោយអនុវត្ត និងអនុវត្តតាមក្របខ័ណ្ឌគ្រប់គ្រងផ្ទៃក្នុង (COSO) ។

ក្របខ័ណ្ឌ COSO មានធាតុផ្សំសំខាន់ៗចំនួនប្រាំ ដែលធ្វើការរួមគ្នា ដើម្បីជួយក្រុមហ៊ុនសម្រេចបាននូវគោលបំណង របស់ពួកគេប្រកបដោយប្រសិទ្ធភាព និងគុណភាព៖

១. **ការគ្រប់គ្រងហានិភ័យ៖** សមាសធាតុនេះកំណត់នៅផ្នែកខាងលើនៃក្រុមហ៊ុន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ សមាសធាតុគ្រប់គ្រងខាងក្នុងផ្សេងទៀតទាំងអស់។ គឺរួមបញ្ចូលកត្តាមួយចំនួនដូចជា សុចរិតភាព និងតម្លៃសីល- ធម៌ រចនាសម្ព័ន្ធអភិបាលកិច្ច ទស្សនវិជ្ជា និងទម្រង់ប្រតិបត្តិការរបស់អ្នកគ្រប់គ្រង រចនាសម្ព័ន្ធអង្គការ និងការ ចាត់តាំងសិទ្ធិអំណាច និងការទទួលខុសត្រូវ។
២. **ការវាយតម្លៃហានិភ័យ៖** ក្រុមហ៊ុនត្រូវតែកំណត់ និងវិភាគហានិភ័យដែលទាក់ទងនឹង ការសម្រេចបាននូវគោល បំណងរបស់ខ្លួន។ សមាសធាតុនេះពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់សក្តានុពល នៃហានិភ័យលើសមត្ថភាព របស់អង្គការក្នុងការសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ខ្លួន។
៣. **សកម្មភាពត្រួតពិនិត្យ៖** សកម្មភាពត្រួតពិនិត្យគឺជាគោលនយោបាយ នីតិវិធី និងការអនុវត្តដែលធានាថា ការ ណែនាំរបស់អ្នកគ្រប់គ្រងត្រូវបានអនុវត្ត។ ធាតុផ្សំនេះរួមមាន សកម្មភាពជាច្រើនដូចជា ការអនុម័ត ការផ្ទៀង ផ្ទាត់ ការផ្សះផ្សារ ការបំបែកការកិច្ច និងវិធានការសុវត្ថិភាព។
៤. **ព័ត៌មាន និងទំនាក់ទំនង៖** ការប្រាស្រ័យទាក់ទង គឺជាគន្លឹះនៅក្នុងស្ថាប័ននីមួយៗ។ សមាសធាតុនេះធានាថា ព័ត៌មានដែលពាក់ព័ន្ធត្រូវបានចាប់យក និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៅទូទាំងស្ថាប័ន ដែលអនុញ្ញាត ឱ្យបុគ្គលអនុវត្តការទទួលខុសត្រូវរបស់ពួកគេ។
៥. **សកម្មភាពត្រួតពិនិត្យ៖** ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន គួរតែជាកម្មវត្ថុនៃសកម្មភាពត្រួតពិនិត្យដែលកំពុង បន្ត។ នេះពាក់ព័ន្ធនឹងការវាយតម្លៃគុណភាព នៃការអនុវត្តការគ្រប់គ្រងផ្ទៃក្នុងតាមពេលវេលា កំណត់ចំណុច ខ្សោយ និងចាត់វិធានការកែតម្រូវតាមតម្រូវការ។

ក្របខណ្ឌ COSO ផ្តល់នូវវិធីសាស្ត្រដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាចំពោះការគ្រប់គ្រងផ្ទៃក្នុង ដែលអាចជួយអង្គការ ពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ និងដំណើរការអនុលោមតាមច្បាប់របស់ពួកគេ។

**គ. ការធ្វើសវនកម្ម**

**១. សវនកម្មផ្ទៃក្នុង**

ការតែងតាំងតំណែងជាសវនករផ្ទៃក្នុង៖

**១.១ ទំនួលខុសត្រូវរបស់សវនករផ្ទៃក្នុង**

មាត្រា ៣.១.២ នៃគោលនយោបាយអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លេខាធិការកំណត់រចនាសម្ព័ន្ធក្រុមហ៊ុន រួមទាំងសវនកម្មផ្ទៃក្នុងផងដែរ។ ជាពិសេស

មាត្រា ៣.១.២.២ បានកំណត់ ការទទួលខុសត្រូវរបស់សវនករផ្ទៃក្នុង។ នោះបង្កើតជាមូលដ្ឋានសម្រាប់ បង្កើត និងដំណើរការសវនកម្មផ្ទៃក្នុងនៅក្នុងក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក

- ផលិតរបាយការណ៍សវនកម្មផ្ទៃក្នុងទាំងអស់ និងផ្តល់របាយការណ៍ទាំងនេះ ទៅគណៈកម្មាធិការសវនកម្ម និងហានិភ័យ ដើម្បីពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយជូនក្រុមប្រឹក្សាភិបាល។
- ផ្សព្វផ្សាយរាល់ការរកឃើញសំខាន់ៗ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ AP ទៅកាន់គណៈកម្មាធិការសវនកម្ម និងហានិភ័យ ឬអភិបាលឯករាជ្យ។
- រៀបចំកិច្ចប្រជុំជាមួយគណៈកម្មាធិការសវនកម្ម និងហានិភ័យយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។
- បំពេញភារកិច្ចផ្សេងទៀត ដែលកំណត់ដោយគណៈកម្មាធិការសវនកម្ម និងហានិភ័យ និងក្រុមប្រឹក្សាភិបាល។ និង
- ភារកិច្ចផ្សេងទៀតដែលកំណត់ដោយគណៈកម្មាធិការសវនកម្ម និងហានិភ័យ និងក្រុមប្រឹក្សាភិបាល។

នៅក្នុងរចនាសម្ព័ន្ធបច្ចុប្បន្ន មុខងារសវនកម្មផ្ទៃក្នុងរាយការណ៍ទៅ គណៈកម្មាធិការសវនកម្ម និងរាយការណ៍រដ្ឋបាលទៅនាយិកាផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ ក្រុមសវនកម្មផ្ទៃក្នុង មានក្រុមរងចំនួនពីរ៖ ការកែលម្អបន្ត និងការធានាប្រាក់ចំណូល និងសវនកម្មផ្ទៃក្នុង។ ក្រុមទាំងនេះសហការគ្នា ដើម្បីស្វែងរកសកម្មភាពកែលម្អបន្ត តាមទូរគមនាគមន៍ ការលេចធ្លាយប្រាក់ចំណូល (ការធានាលើប្រាក់ចំណូល) ធ្វើការត្រួតពិនិត្យហានិភ័យប្រតិបត្តិការសម្រាប់ផលិតផល និងសេវាកម្មថ្មី ការស៊ើបអង្កេតការកែលម្អបន្តផ្តល់ជំនួយបន្ថែមតម្លៃនៅក្នុង ការចាប់ផ្តើមទិន្នន័យ និងសុពលភាព UAT សកម្មភាពប្រឹក្សាដោយមិនគិតពីដំណើរការ និងគោលនយោបាយ ការប្រព្រឹត្តិ។ ការធ្វើសវនកម្មជាទៀងទាត់នៃប្រតិបត្តិការហិរញ្ញវត្ថុ វាយតម្លៃប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង កំណត់តំបន់នៃហានិភ័យ និងធ្វើការណែនាំកែលម្អ។

## ១.២ ការតែងតាំងសវនករផ្ទៃក្នុង

| ល.រ | ឈ្មោះ          | កាលបរិច្ឆេទតែងតាំង        |
|-----|----------------|---------------------------|
| ១.  | លោក ភូក វ៉ាដេត | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ |

## ១.៣ ការតែងតាំងសវនករឯករាជ្យ

| ល.រ | ឈ្មោះក្រុមហ៊ុនសវនកម្ម            | កាលបរិច្ឆេទកិច្ចសន្យា     | តម្លៃសវនកម្ម (ដុល្លារអាមេរិក) | តម្លៃមិនមែនសវនកម្ម |
|-----|----------------------------------|---------------------------|-------------------------------|--------------------|
| ១.  | ក្រុមហ៊ុន Baker Tilly (Cambodia) | ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ | ៧៨.០០០ ដុល្លារអាមេរិក/ឆ្នាំ   | គ្មាន              |

## ១.៤ ការតែងតាំងថ្មី និងការដក/លាវិលងរបស់សវនករឯករាជ្យ

មិនមានការតែងតាំងថ្មី និងការដក/លាវែងសវនករឯករាជ្យនោះទេ។

## ផ្នែកទី៥៖ ភាគពាក់ព័ន្ធ

### ក. គោលនយោបាយ និងសកម្មភាពទាក់ទងនឹងចំណុចដូចខាងក្រោម៖

| ល.រ | ខ្លឹមសារ                             | គោលនយោបាយ                                                                                                  | សកម្មភាព                                                                       |
|-----|--------------------------------------|------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------|
| ១   | សុខុមាលភាពរបស់អតិថិជន                | គោលនយោបាយបម្រើសេវាកម្មអតិថិជន                                                                              | ជួយសម្រួលនិងគាំទ្រអតិថិជនចំពោះរាល់នីតិវិធីចាំបាច់ និងបញ្ហាប្រឈមនានា            |
| ២   | ការជ្រើសរើសអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ | គោលការណ៍លទ្ធកម្ម                                                                                           | ពិនិត្យ និងវាយតម្លៃដែលមានលក្ខណៈមិនលំអៀង ដោយផ្ដោតលើតម្លៃ គុណភាព និងពេលវេលា      |
| ៣   | ការគ្រប់គ្រង និងការការពារនិយោជិត     | ភាពចម្រុះ គោលការណ៍សមធម៌ និងការដាក់បញ្ចូល គោលការណ៍តំណាងបុគ្គលិក គោលការណ៍នៃក្រមសីលធម៌ កិច្ចសន្យាការងារបុគ្គល | បោះឆ្នោតជ្រើសតាំងជារៀងរាល់ ២ឆ្នាំម្តង                                          |
| ៤   | ការគាំពារបរិស្ថាន                    | គោលការណ៍ HSES                                                                                              | ផែនការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន សន្តិសុខ និងសុវត្ថិភាព សង្គម និងសុខភាពសាធារណៈ |
| ៥   | អន្តរកម្មជាមួយសហគមន៍                 | គោលការណ៍នៃក្រមសីលធម៌ (គោលនយោបាយអំពីអ្នកផ្តល់ព័ត៌មាន) គោលការណ៍ HSES (ការរាយការណ៍ពីឧប្បត្តិហេតុ)             | បង្កើតកម្មវិធីជួយសហគមន៍នៅជុំវិញតំបន់សេដ្ឋកិច្ចជារៀងរាល់ឆ្នាំ                   |
| ៦   | ការការពារសិទ្ធិរបស់ម្ចាស់បំណុល       | N/A                                                                                                        | N/A                                                                            |
| ៧   | កម្មវិធីប្រឆាំងអំពើពុករលួយ           | គោលការណ៍នៃក្រមសីលធម៌                                                                                       | រាល់ចំណាយទាំងអស់ត្រូវមានវិក័យបត្រពីស្ថាប័នពាក់ព័ន្ធ                            |

ខ. ទំនួលខុសត្រូវសង្គមសាជីវកម្ម

| ឈ្មោះអ្នកទទួលបានផលប្រយោជន៍                                                                     | ទំហំបរិច្ចាគ           | គោលបំណង                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       |
|------------------------------------------------------------------------------------------------|------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើង នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នៅទីលំនៅមុខសាលស នីបាត កោះពេជ្រ | ៥០.០០០ ដុល្លារអាមេរិក  | រួមគ្នាលើកការការពារ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |
| គម្រោងកម្មវិធីពង្រឹងការអប់រំឌីជីថលសម្រាប់គ្រូបង្រៀននៅកម្ពុជា                                   | ២៧៤.៥៧២ ដុល្លារអាមេរិក | <p>កិច្ចសហការប្រតិបត្តិការ រវាងក្រុមហ៊ុន សែលកាត និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងគោលបំណង លើកកម្ពស់ការអប់រំ តាមប្រព័ន្ធឌីជីថលដោយ៖</p> <ul style="list-style-type: none"> <li>- ការពង្រឹងសមត្ថភាពឌីជីថល</li> <li>- ផ្តល់ខ្លឹមសារអប់រំឌីជីថល ដោយឥតគិតថ្លៃ តាមរយៈបណ្ណាល័យឌីជីថលផ្លូវការរបស់ ក្រសួង ដោយបើកដំណើរការសិក្សាគ្រប់ ពេលវេលា គ្រប់ទីកន្លែងសម្រាប់សិស្ស និស្សិត អ្នកអប់រំ និងសាធារណជនទូទៅ។</li> <li>- ធានាបាននូវការចូលប្រើដោយសមធម៌</li> <li>- ការផ្តល់ខ្លឹមសារអប់រំឌីជីថលដោយឥតគិត ថ្លៃតាមរយៈបណ្ណាល័យឌីជីថល ផ្លូវការរបស់ ក្រសួង ដោយបើកដំណើរការគ្រប់ ពេលវេលា គ្រប់ទីកន្លែង សិក្សាសម្រាប់ សិស្ស និស្សិត អ្នកអប់រំ និងសាធារណជន ទូទៅ។</li> <li>- ការលើកកម្ពស់តម្លាភាព និងការកាត់ បន្ថយការបែងចែកឌីជីថល</li> <li>- ផ្តល់ធនធានអប់រំគ្រប់គ្រាន់ ដើម្បីជួយ សិស្សក្នុងការសិក្សា និងស្រាវជ្រាវដោយ ឯករាជ្យ ជំរុញឱ្យមានប្រព័ន្ធអប់រំដែលរួម បញ្ចូល និងជំរុញដោយ បច្ចេកវិទ្យា។</li> </ul> |

**ផ្នែកទី៦៖ ការបង្ហាញព័ត៌មាន និងតម្លាភាព**

**ក. ព័ត៌មាននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ**

| ល.រ | ព័ត៌មាន                                                | មាន/គ្មានបង្ហាញ |
|-----|--------------------------------------------------------|-----------------|
| ១   | ចក្ខុវិស័យ/បេសកកម្ម/គោលដៅអាជីវកម្ម                     | មាន             |
| ២   | សូចនាករហិរញ្ញវត្ថុ                                     | មាន             |
| ៣   | សូចនាករមិនមែនហិរញ្ញវត្ថុ                               | មាន             |
| ៤   | កត្តាហានិភ័យសំខាន់ៗ                                    | មាន             |
| ៥   | គោលនយោបាយភាគលាភ                                        | មាន             |
| ៦   | ជីវប្រវត្តិរបស់អភិបាល                                  | មាន             |
| ៧   | ការបណ្តុះបណ្តាលសម្រាប់អភិបាល                           | មាន             |
| ៨   | ចំនួនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល                     | មាន             |
| ៩   | វត្តមានរបស់អភិបាលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល    | មាន             |
| ១០  | លាភការ ឬប្រាក់បំណាច់សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ | មាន             |

**ខ. យន្តការនៃការបង្ហាញព័ត៌មាន ដោយរៀបរាប់ពីមធ្យោបាយ នីតិវិធី និងបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន**

យន្តការនៃការបញ្ចេញមតិរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម រួមបញ្ចូលនូវសមាសភាពសំខាន់ៗជាច្រើន ក្នុងគោលបំណងធានាឱ្យមានទំនាក់ទំនងប្រកបដោយ តម្លាភាពជាមួយភាគីពាក់ព័ន្ធ។ តាមរយៈសេចក្តីប្រកាសផ្លូវការ ដែលបានចែកចាយ ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានសំខាន់ៗ តាមរយៈគេហទំព័ររបស់ ផ.ម.ក. ដែលបំពេញបន្ថែមដោយគេហទំព័ររបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ដែលផ្តល់នូវការចូលទៅកាន់សេចក្តីប្រកាសព័ត៌មាន របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានលម្អិតរបស់ក្រុមហ៊ុន។

នីតិវិធីសម្រាប់ការបង្ហាញព័ត៌មានត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ ដើម្បីរក្សាភាពត្រឹមត្រូវ និងការអនុលោមតាមច្បាប់។ ការប្រមូលព័ត៌មានពាក់ព័ន្ធ នឹងការសហការគ្នារវាងនាយកដ្ឋាននានា រួមទាំងផ្នែកច្បាប់ ហិរញ្ញវត្ថុ និងទំនាក់ទំនងសាជីវកម្ម ខណៈដែលដំណើរការអនុម័តយ៉ាងម៉ត់ចត់ធានាបាន នូវការត្រួតពិនិត្យដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ ទីប្រឹក្សាច្បាប់ និងមន្ត្រីអនុលោមតាមច្បាប់។ សម្ភារៈទំនាក់ទំនងឆ្លងកាត់ការតាក់តែង និងពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីរក្សាភាពច្បាស់លាស់ តម្លាភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដារសាជីវកម្ម។ ពេលវេលានៃការលាតត្រដាង ត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ដោយធានាឱ្យមានការផ្សព្វផ្សាយភ្លាមៗនៃព័ត៌មានសំខាន់ ដោយអនុលោមតាមគោលការណ៍ណែនាំបទប្បញ្ញត្តិ ដោយហេតុនេះធានាឱ្យមានសិទ្ធិទទួលបានព័ត៌មានដោយសមធម៌ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងតួនាទីនៃដំណើរការបញ្ចេញព័ត៌មាន គឺជាមន្ត្រីបញ្ចេញព័ត៌មាន ដែលត្រូវពិនិត្យយន្តការទាំងមូល ធ្វើការធានាឱ្យមានការប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិ។ ក្របខណ្ឌនៃការបង្ហាញនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ចំពោះតម្លាភាព សុចរិតភាព និងគណនេយ្យភាព ទោះបីជាជាក់លាក់អាចត្រូវបានកែសម្រួល ឱ្យសមស្របនឹងរចនាសម្ព័ន្ធអង្គភាព និងទិដ្ឋភាពបទប្បញ្ញត្តិរបស់ក្រុមហ៊ុនក៏ដោយ។ នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានតែងតាំងបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន៖

កញ្ញា ថេង ទិត្យម៉ារីយ៉ា

និងជំនួយការបុគ្គលិកទទួលបន្ទុកផ្តល់ព័ត៌មាន៖

លោក លឹម សុផី

កញ្ញា ឃី អារ៉ា

លោកស្រី ស៊ាប បុត្រីខេមរា

លោកស្រី វណ្ណ សុជាតា

កញ្ញា យឿន លីនណា

**គ. ទំនាក់ទំនងជាមួយសាធារណជន**

ទំនាក់ទំនងវិនិយោគិននៅក្រុមហ៊ុន សែលកាត គឺជាការទំនាក់ទំនង និងអន្តរកម្មរវាងក្រុមហ៊ុន និងវិនិយោគិន ភាគហ៊ុនិក និងភាគីពាក់ព័ន្ធផ្សេងទៀត។ គោលដៅចម្បងនៃទំនាក់ទំនងវិនិយោគិន គឺដើម្បីធានាឱ្យមានទំនាក់ទំនងប្រកបដោយតម្លាភាព និងទាន់ពេលវេលាជាមួយសហគមន៍វិនិយោគ ដោយផ្តល់នូវព័ត៌មានត្រឹមត្រូវ និងពាក់ព័ន្ធអំពីដំណើរការហិរញ្ញវត្ថុ ប្រតិបត្តិការ យុទ្ធសាស្ត្រ និងការរំពឹងទុកនាពេលអនាគតរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបង្កើតគេហទំព័រ៖ <https://www.cellcard.com.kh/cellcard-ir/> ដើម្បីផ្តល់ជាព័ត៌មានសម្រាប់វិនិយោគិនរបស់ក្រុមហ៊ុន ក៏ដូចជាសាធារណជន។

**យន្តការ និងនីតិវិធី និងសង្ខេបសម្រាប់ទំនាក់ទំនងវិនិយោគិនក្នុងឆ្នាំ២០២៤**

- ក. របាយការណ៍ហិរញ្ញវត្ថុទៀងទាត់៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម ផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីឱ្យវិនិយោគិន ជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ របាយការណ៍ទាំងនេះ រួមមានរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ និងព័ត៌មានហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត។
- ខ. ការប្រជុំវិនិយោគិន៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម រៀបចំការប្រជុំ និងបទបង្ហាញតាមអ៊ីនធឺណិត របស់វិនិយោគិន ដើម្បីធ្វើបច្ចុប្បន្នភាពវិនិយោគិនអំពីការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យនាពេលអនាគត របស់ក្រុមហ៊ុន។ ព្រឹត្តិការណ៍ទាំងនេះផ្តល់ឱកាសសម្រាប់វិនិយោគិន ដើម្បីសួររសំណួរ និងចូលរួមជាមួយការគ្រប់គ្រងក្រុមហ៊ុន។

គ. គេហទំព័រវិនិយោគិន៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម រក្សាផ្នែកទំនាក់ទំនងវិនិយោគិន នៅលើគេហទំព័ររបស់ខ្លួន ដែលវិនិយោគិន អាចចូលមើលរបាយការណ៍ហិរញ្ញវត្ថុ បទបង្ហាញ សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានពាក់ព័ន្ធ ផ្សេងទៀត។ គេហទំព័រនេះបម្រើ ជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទំនាក់ទំនងវិនិយោគិន។

ឃ. ក្រុមទំនាក់ទំនងវិនិយោគិន៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម មានក្រុមទំនាក់ទំនងវិនិយោគិន ដែលយកចិត្តទុក ដាក់ទទួលខុសត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនង ជាមួយអ្នកវិនិយោគ អ្នកវិភាគ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រុម នេះទទួលខុសត្រូវ ក្នុងការធានា ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងស្របជាមួយសហគមន៍វិនិយោគ។

ង. ការអនុវត្តអភិបាលកិច្ចសាជីវកម្ម៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម អនុវត្តតាមការអនុវត្តល្អបំផុត ក្នុងអភិបាលកិច្ចសា ជីវកម្ម ដើម្បីធានាបាននូវគម្លាភាព គណនេយ្យភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌។ នេះរួមបញ្ចូលទាំង ការមានក្រុមប្រឹក្សាភិបាលដ៏រឹងមាំ សវនករឯករាជ្យ និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។

សរុបមក ទំនាក់ទំនងវិនិយោគិនដែលមានប្រសិទ្ធភាពនៅ ក្រុមហ៊ុន ខេម ជ្វីអេសអេម ពាក់ព័ន្ធនឹងការទំនាក់ទំនង បើកចំហ និងគម្លាភាពជាមួយអ្នកវិនិយោគ ដោយផ្តល់ឱ្យពួកគេនូវព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេច ចិត្តប្រកបដោយការយល់ដឹងអំពីការវិនិយោគ របស់ពួកគេនៅក្នុងក្រុមហ៊ុន។

**ឧបសម្ព័ន្ធ ខ - របាយការណ៍ប្រចាំឆ្នាំនៃសកម្មភាពប្រឆាំងនឹងការបំប្លែង**

**ផ្នែកទី ១៖ ការបែងចែកសាច់ប្រាក់ដែលបានមកពីការបោះផ្សាយនៅលើគម្រោង ឬទ្រព្យសកម្មដែលបានកំណត់**

មូលនិធិដែលបានមកពីហិរញ្ញប្បទាននិរន្តរភាពរបស់ ក្រុមហ៊ុន ខេម ជ័យអេសអេម នឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទាន និងធ្វើហិរញ្ញប្បទាន ដើម្បីទូទាត់បំណុលនៃគម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងបរិស្ថាន។ មានតែទ្រព្យសកម្ម និងគម្រោងដែលគោរពទៅតាមបញ្ជីទ្រព្យសកម្ម និងគម្រោងដែលទទួលបានការអនុញ្ញាត មាននៅខាងក្រោមប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាមានសិទ្ធិទទួលមូលនិធិពីហិរញ្ញប្បទាននិរន្តរភាព។ រាល់ប្រភេទទ្រព្យសកម្ម និងគម្រោងនីមួយៗ ដែលមានការអនុញ្ញាត នឹងមានការពន្យល់ខ្លីៗអំពីបរិបទសំខាន់ៗ ដើម្បីបង្កើនភាពច្បាស់លាស់ និងតម្លាភាព។

ការវិនិយោគលើការផលិត ហ្វូស៊ីល (fossil) ឬ ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវ និង/ឬ ការអភិវឌ្ឍលើអាវុធ និងការការពារការទាញយកធនធាន ដែលអាចបង្កគ្រោះថ្នាក់ទៅដល់បរិស្ថាន ការលេងល្បែងស៊ីសង ឬ ការផលិតថ្នាំជក់ នឹងមិនត្រូវបានផ្តល់ហិរញ្ញប្បទានពីហិរញ្ញប្បទាននិរន្តរភាពនោះទេ។

**ក. គម្រោងបរិស្ថានដែលទទួលបានការអនុញ្ញាត**

| ប្រភេទគម្រោងដែលទទួលបានការអនុញ្ញាត     | ការពិពណ៌នាអំពីគម្រោង                                                                                                                                                                                                                                                                                                                                                                                                                                        | ប្រភេទ SDG                                                                  | សូចនាករនៃការជះឥទ្ធិពល                                                                                                                                                                                                                         |
|---------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព | <ul style="list-style-type: none"> <li>ការវិនិយោគលើ មុខងារសុសវ័រថ្មី និង អាជ្ញាប័ណ្ណសុសវ័រពិសេស ដើម្បីកែលម្អលើការប្រើប្រាស់ថាមពលនៃឧបករណ៍ដែលមានការបញ្ជាក់ និងថាមពលដែលមានការបញ្ជាក់</li> <li>វិនិយោគទាក់ទងនឹងការចំណាយក្នុងការបន្ថយការបញ្ចេញបណ្តាញឧស្ម័នកាបូនដែលជំនួសការប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់សាំង ដោយភ្ជាប់ជាមួយបណ្តាញអគ្គិសនី (ON GRID) ដោយផ្ទាល់។</li> <li>ការកែប្រែប្រព័ន្ធខ្យល់ចេញចូលធម្មជាតិសម្រាប់ទីតាំងដែលមានកន្លែងបិទជិត និងការទិញ</li> </ul> | <ul style="list-style-type: none"> <li>SDG ទី៧</li> <li>SDG ទី១៣</li> </ul> | <ul style="list-style-type: none"> <li>ការសន្សំសំចៃថាមពលប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់ក្នុងមួយម៉ោង)</li> <li>ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ (គិតជា tCO2e)</li> <li>ឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (គិតជា tCO2e)</li> </ul> |

|                    |                                                                                                                                  |  |                                                                                                                                                                                                                                                                            |
|--------------------|----------------------------------------------------------------------------------------------------------------------------------|--|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                    | ឧបករណ៍ប្រភេទប្រើប្រាស់ខាងក្រៅ<br>ដើម្បីដកប្រព័ន្ធយ៉ាស៊ីនត្រជាក់ចេញ<br>ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល                          |  |                                                                                                                                                                                                                                                                            |
| ថាមពលកើត<br>ឡើងវិញ | ការវិនិយោគលើការផ្តល់ឧបករណ៍ Solar PV<br>នៅតាមទីតាំង ដើម្បី<br>ជាកាត់បន្ថយការប្រើប្រាស់អគ្គិសនី EDC<br>១ ) On-Grid<br>២ ) Off-Grid |  | <ul style="list-style-type: none"> <li>• ការតម្លើងថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់)</li> <li>• ការបង្កើតថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំ (គិតជាមេហ្គាវ៉ាត់ក្នុងមួយម៉ោង)</li> <li>• ឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (គិតជា tCO2e)</li> </ul> |

**ខ. គម្រោងសង្គមដែលទទួលបានការអនុញ្ញាត**

| គម្រោងដែលទទួលបានការអនុញ្ញាត | ការពិពណ៌នាអំពីគម្រោង                                                                                                                                                                                                                                                                                                                                                                      | ក្រុមគោលដៅ                                                                                                                                                                                                                                                                                                                             | ទីតាំងSDG                                                                      | សូចនាករនៃផលប៉ះពាល់                                                                                                                                                                                     |
|-----------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ការទទួលបានសេវាដែលចាំបាច់    | <ul style="list-style-type: none"> <li>• ពង្រីកវិសាលភាព និងកែលម្អសេវាកម្ម ក្រុមហ៊ុន ខេមប៊ីអេសអេម នៅទូទាំងប្រទេស តាមរយៈការសាងសង់ទីតាំង អង្គភាពខ្សែកាប៊ីអុបទឹកបន្ថែម។ល។ ជាពិសេសទៅកាន់សហគមន៍ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (Underserved Community) ដើម្បីកាត់បន្ថយកង្វះផ្នែកគម្លាតឌីជីថល ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។</li> <li>• ការណែនាំអំពី VOLTE (Voice Over LTE) និង</li> </ul> | <p>ការវាយតម្លៃទៅលើសហគមន៍ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (Underserved Community) នៅពេលជ្រើសរើសទីតាំង រួមមានកត្តាដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>- ផ្នែកលើការគ្របដណ្តប់មិនល្អ និងល្បឿនទិន្នន័យទាបនៅតំបន់ដែលមានចំនួនប្រជាជន និងដង់ស៊ីតេខ្ពស់។</li> <li>- ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗលើទីតាំងដូចជា</li> </ul> | <ul style="list-style-type: none"> <li>• SDGទី៧</li> <li>• SDG ទី១៣</li> </ul> | <ul style="list-style-type: none"> <li>• ការសន្សំថាមពលប្រចាំឆ្នាំ (MWh)</li> <li>• ការបំបាយ GHG ប្រចាំឆ្នាំ (tCO2e)</li> <li>• ការបំបាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំដែលត្រូវបានជៀសវាង (tCO2e)</li> </ul> |

|  |                                                                        |                                                                                                     |  |  |
|--|------------------------------------------------------------------------|-----------------------------------------------------------------------------------------------------|--|--|
|  | VOWIFI ( Voice Over Wifi )<br>ដល់អតិថិជនទាំងអស់ដែល<br>មានឧបករណ៍ស្រាប់។ | គ្រឹះស្ថានពាណិជ្ជកម្ម<br>ផ្សារទំនើប ការិយាល័យ<br>សាលារៀន មន្ទីរពេទ្យ<br>និងការិយាល័យ<br>រដ្ឋាភិបាល។ |  |  |
|--|------------------------------------------------------------------------|-----------------------------------------------------------------------------------------------------|--|--|

**គ. ដំណើរការនៃការជ្រើសរើស និងការវាយតម្លៃគម្រោង**

គណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាព ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្វីអេសអេម ដែលមាន អ្នកតំណាងមកពី នាយកដ្ឋានរតនាគារ នាយកដ្ឋានទំនួលខុសត្រូវសាជីវកម្ម នាយកដ្ឋានពាណិជ្ជកម្ម និងនាយកដ្ឋាន បច្ចេកទេស។ គណៈកម្មាធិការនៃហិរញ្ញប្បទាននិរន្តរភាពនឹងវាយតម្លៃ និងជ្រើសរើសទ្រព្យសកម្ម និងគម្រោងដែល មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការផ្តល់មូលនិធិតាមរយៈហិរញ្ញប្បទាននិរន្តរភាព។ យោងតាមគណៈកម្មាធិការនៃ ហិរញ្ញប្បទាននិរន្តរភាព ការវិនិយោគនឹងត្រូវបានធ្វើឡើងដោយគិតគូរ ពីទំនួលខុសត្រូវសាជីវកម្មផ្ទៃក្នុង។ នាយកដ្ឋាន ទំនួលខុសត្រូវសាជីវកម្ម មានសិទ្ធិក្នុងការបដិសេដនៅក្នុងដំណើរការសម្រេចចិត្ត។ គណៈកម្មាធិការនៃហិរញ្ញប្បទាន និរន្តរភាព នឹងបើកកិច្ចប្រជុំរៀងរាល់ត្រីមាស ដើម្បីពិនិត្យ និងអនុម័តគម្រោងដែលត្រូវអនុវត្ត។ រាល់សេចក្តីសម្រេច របស់ គណៈកម្មាធិការទាំងអស់នឹងត្រូវបានកត់ត្រាទុក។

**ឃ. ការចាត់ចែងសាច់ប្រាក់ដែលបានមកពីការបោះផ្សាយ**

ក្រុមហ៊ុន ខេម ជ្វីអេសអេម នឹងដាក់សាច់ប្រាក់សុទ្ធ ដែលទទួលបានមកពី ការបោះផ្សាយហិរញ្ញប្បទាននិរន្តរភាព ទៅក្នុងគណនីធនាគារដាច់ដោយឡែក សម្រាប់បែងចែកទៅឱ្យគម្រោង ដែលមានការអនុញ្ញាត ដូចដែលបានកំណត់ នៅក្នុងក្របខណ្ឌ ហិរញ្ញប្បទាននិរន្តរភាពនេះ។ ការបែងចែកសាច់ប្រាក់សុទ្ធ បានមកពីការបោះផ្សាយនឹងត្រូវ បានត្រួតពិនិត្យ និងគ្រប់គ្រងដោយនាយកដ្ឋានរតនាគារ។ ប្រសិនបើគម្រោងដែលបានស្នើក្នុងក្របខណ្ឌនេះ លែង មានលក្ខណៈគ្រប់គ្រាន់ សាច់ប្រាក់បានមកពីការបោះផ្សាយ នឹងត្រូវបានបែងចែកទៅឱ្យគម្រោងបែតង ឬគម្រោង សង្គម ឬទ្រព្យសកម្ម ដែលទទួលបានការអនុញ្ញាតផ្សេងទៀតស្របតាមក្របខណ្ឌនេះ។ សាច់ប្រាក់បានមកពីការ បោះផ្សាយលក់ ដែលមិនទាន់បានបែងចែក នឹងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនក្នុងទម្រង់ជាសាច់ប្រាក់ ឬសាច់ ប្រាក់សមមូល ឬការវិនិយោគដោយផ្អែកលើគោលនយោបាយគ្រប់គ្រងសន្ទនីយរបស់ក្រុមហ៊ុន។

ការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោង ដែលទទួលបានការអនុញ្ញាត៖

- ករណីសម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោង ការដកសាច់ប្រាក់នឹងធ្វើឡើងរហូតដល់ការបែងចែកចប់សព្វគ្រប់។ ក្រុមហ៊ុន ខេម ជ្វីអេសអេម នឹងខិតខំអស់ពីសមត្ថភាពបែងចែកសាច់ប្រាក់ក្នុងរយៈពេល ៣៦ ខែ បន្ទាប់ពី ថ្ងៃបោះផ្សាយ ហិរញ្ញប្បទាន។

- ករណីសម្រាប់ធ្វើហិរញ្ញប្បទានដើម្បីទូទាត់បំណុល ការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងដែលទទួលបានការអនុញ្ញាតក្នុងរយៈពេល ៣៦ខែ មុនថ្ងៃបោះផ្សាយ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបែងចែកសាច់ប្រាក់។ គម្រោងការដកសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងដែលទទួលបានការអនុញ្ញាត ក្នុងរយៈពេល ៣៦ខែ មុនថ្ងៃបោះផ្សាយ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបែងចែកសាច់ប្រាក់។

**១. ការរាយការណ៍**

ដើម្បីអនុញ្ញាតឱ្យវិនិយោគិន និងភាគីពាក់ព័ន្ធបានតាមដាន ការអភិវឌ្ឍនៃការបោះផ្សាយហិរញ្ញប្បទាននិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ័យអេសអេម ទ្រព្យសកម្មនិងគម្រោងដែលត្រូវទទួលបានមូលនិធិពីហិរញ្ញប្បទាននិរន្តរភាពរបស់ក្រុមហ៊ុន របាយការណ៍ពីការបែងចែកសាច់ប្រាក់ និងរបាយការណ៍ពីការជះឥទ្ធិពល នឹងត្រូវបានផ្សព្វផ្សាយទៅវិនិយោគិនរបស់ហិរញ្ញប្បទាននេះប៉ុណ្ណោះ ហើយបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំរហូតដល់ការបែងចែកសាច់ប្រាក់ចប់សព្វគ្រប់។

**២. របាយការណ៍ពីការបែងចែក**

របាយការណ៍ពីការបែងចែកសាច់ប្រាក់នឹងរួមបញ្ចូលធាតុៗសំខាន់ៗមានដូចខាងក្រោម៖

- បញ្ជីនៃទ្រព្យសកម្មដែលទទួលបានការអនុញ្ញាត និងគម្រោងដែលទទួលបានការផ្គត់ផ្គង់ដោយហិរញ្ញប្បទាននិរន្តរភាព។ ប្រសិនបើមានទ្រព្យសកម្ម និងគម្រោងជាច្រើន របាយការណ៍នេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ជាផលបត្រ ដែលផ្អែកលើប្រភេទនៃការវិនិយោគ ដូចបានពិពណ៌នានៅក្រោមសាច់ប្រាក់បានមកពីការបោះផ្សាយ។
- ឧទាហរណ៍នៃទ្រព្យសកម្ម ឬគម្រោងដែលត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយហិរញ្ញប្បទាននិរន្តរភាព។
- ចំនួនទឹកប្រាក់ដែលបានវិនិយោគនៅក្នុងប្រភេទនៃការវិនិយោគនីមួយៗ ដូចបានពិពណ៌នានៅក្នុងសាច់ប្រាក់បានមកពីការបោះផ្សាយលក់ និងចំនួនទឹកប្រាក់នៃហិរញ្ញប្បទានថ្មី ធៀបនឹងការធ្វើបុនហិរញ្ញប្បទាន។
- ទឹកប្រាក់នៃហ្វានស៊ីលីពីហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលបានបែងចែករួច។
- សាច់ប្រាក់សុទ្ធ ដែលបានពីការបោះផ្សាយលក់ហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព ដែលរង់ចាំការបែងចែកទៅទ្រព្យសកម្ម និងគម្រោង។
- ព័ត៌មានអំពីប្រភេទនៃការវិនិយោគបណ្តោះអាសន្ន។
- រាល់ការអភិវឌ្ឍបញ្ហា ភាពចម្រូងចម្រាស់ ដែលគួរឱ្យកត់សម្គាល់ ទាក់ទងនឹងគម្រោង ឬទ្រព្យសកម្ម។

**៣. របាយការណ៍ពីផលប៉ះពាល់**

ក្រុមហ៊ុន ខេម ជ័យអេសអេម ខិតខំរាយការណ៍ អំពីផលប៉ះពាល់ដល់សង្គម និងបរិស្ថាន ដោយការវិនិយោគដែលផ្តល់ហិរញ្ញប្បទាន ដោយហិរញ្ញប្បទាននិរន្តរភាព។ សូចនាករនៃការជះឥទ្ធិពលផ្សេងៗគ្នា ដែលពាក់ព័ន្ធសម្រាប់

ការវិនិយោគផ្សេងៗគ្នា និងតារាងខាងលើ (តារាងទី ១៖ គម្រោងបរិស្ថាន ដែលទទួលបានការអនុញ្ញាត និងតារាងទី ២៖ គម្រោងសង្គម ដែលទទួលបានការអនុញ្ញាត) បានបង្ហាញពីសូចនាករផ្សេងៗគ្នា សម្រាប់ការវិនិយោគប្រភេទផ្សេងៗគ្នា ដែលបានកំណត់នៅក្នុង ក្របខណ្ឌហិរញ្ញប្បទាននិរន្តរភាពនេះ។ សម្រាប់ការវិនិយោគទៅលើទ្រព្យសកម្ម និងគម្រោង ដែលកំពុងតែដំណើរការ ដែលការជះឥទ្ធិពលចុងក្រោយបង្អស់មិនទាន់បានអង្កេត ក្រុមហ៊ុន ខេម ជ្វីអេសអេម នឹងព្យាយាមផ្តល់ការប៉ាន់ស្មាន នៃការជះឥទ្ធិពលចុងក្រោយបង្អស់នោះ។ សូចនាករពាក់ព័ន្ធនឹងត្រូវធ្វើបច្ចុប្បន្នភាព នៅពេលដែលមានស្តង់ដារសូចនាករត្រឹមត្រូវ។

**ផ្នែកទី ២៖ លទ្ធភាពនៃការបំពេញប្រតិបត្តិការតាមលក្ខខណ្ឌតម្រូវជាសក្ខីបណ្ណនិរន្តរភាព ស្របតាម ស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត**

ក្រុមហ៊ុន ខេម ជឿអេសអេម បានបង្កើតក្របខ័ណ្ឌនៃសាច់ប្រាក់ ដែលបានមកពីការបោះផ្សាយលក់របស់ខ្លួន ក្នុងគោលបំណង ផ្តល់ហិរញ្ញប្បទានដល់គម្រោងពណ៌បៃតងពីរប្រភេទ និងគម្រោងពាក់ព័ន្ធនឹងសង្គមមួយប្រភេទ។ ក្របខ័ណ្ឌនេះធ្វើឡើងស្រប តាមធាតុផ្សំចំនួនបួន នៃ សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA) គោលការណ៍ឥណទានបៃតង (GBP) នៃឆ្នាំ២០២១ (រួមទាំងឧបសម្ព័ន្ធទី១ ខែមិថុនា ឆ្នាំ ២០២២) និងគោលការណ៍ឥណទានសង្គម (SBP) ឆ្នាំ២០២៣ និងគោលការណ៍ ឥណទានបៃតង (GLP) ២០២៣ និងគោលការណ៍ឥណទានសង្គម (SLP) ២០២៣ នៃសមាគមទីផ្សារឥណទាន សមាគម សហឥណទាននិងពាណិជ្ជកម្ម និងសមាគមទីផ្សារឥណទានអាស៊ីប៉ាស៊ីហ្វិក (LMA/APLMA/LSTA)។ ក្របខ័ណ្ឌនេះបាន បង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍជានិរន្តរភាព។

**ផ្នែកទី៣៖ ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ពាក់ព័ន្ធនឹងគម្រោងដែលបានអនុវត្ត ឬការប្រើប្រាស់ប្រព័ន្ធសកម្ម ស្របតាមស្តង់ដារ ឬក្របខណ្ឌដែលបានអនុវត្ត**

ការវិនិយោគលើវត្ថុដែលអាចកើតឡើងវិញបាន ដូចជាការដាំឡើងវិញជាមធ្យមពលពន្លឺព្រះអាទិត្យ (PV) នៅលើអង្កែតនៃទូរគមនាគមន៍ ដើម្បីផ្តល់ថាមពលដល់ឧបករណ៍វិទ្យុ និងអង្កែតនៃ នឹងផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យថាមពលនៅលើទីតាំងថ្មីចំនួន ៥០០ កន្លែងឱ្យកាន់តែប្រសើរឡើង ការរំពឹងទុកនៃការកើនឡើងនៃទិន្នន័យ នឹងនាំឱ្យមានការកើនឡើងនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG)។



**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

33 មហាវិថីព្រះសីហនុ ប្រអប់សំបូត្រ  
2468 ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

☎ +855 12 800 800

🌐 [www.cellcard.com.kh](http://www.cellcard.com.kh)



**ក្រុមហ៊ុន ខេម ជឺអេសអេម ម.ក**

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

**និង**

**របាយការណ៍ហិរញ្ញវត្ថុរួមដែលបានធ្វើសវនកម្មរួច  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍ហិរញ្ញវត្ថុរួមដែលបានធ្វើសវនកម្មរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**មាតិកា**

**ទំព័រ**

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ - ៥

របាយការណ៍ហិរញ្ញវត្ថុរួម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

៦ - ៧

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

៨

របាយការណ៍បម្រែបម្រួលមូលធនរួម

៩

របាយការណ៍លំហូរសាច់ប្រាក់រួម

១០ - ១១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម

១២ - ៦៨

របាយការណ៍សវនករឯករាជ្យ

៦៩ - ៧៣

## ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក

### របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (ហៅកាត់ថា “អភិបាល”) សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធទូចគ្នាហៅកាត់ថា “សម្ព័ន្ធ” សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

### សកម្មភាពលើកកម្ពស់

សកម្មភាពអាជីវកម្មចម្បងរបស់សម្ព័ន្ធគឺ៖

(ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ ដែលត្រូវបានប្រើប្រាស់ក្នុងការភ្ជាប់បណ្តាញខ្សាស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំ សមាសភាគបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង

(ខ) ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬ សេវាទូរគមនាគមន៍របស់សម្ព័ន្ធ។

នៅក្នុងអំឡុងពេលនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងទាំងនេះទេ។

### លទ្ធផលប្រតិបត្តិការ

|                         | ដុល្លារអាមេរិក | លានរៀល  |
|-------------------------|----------------|---------|
| ចំណេញសម្រាប់កាលបរិច្ឆេទ | ២៧.៤៨៥.៧៧៨     | ១១១.៤៩៤ |

### ភាគលាភ

ចំនួនភាគលាភដែលបានប្រកាស និងបង់ដោយសម្ព័ន្ធចាប់តាំងពីចុងកាលបរិច្ឆេទមុន មានដូចខាងក្រោម៖

|                                                                                                                                                | ដុល្លារអាមេរិក | លានរៀល |
|------------------------------------------------------------------------------------------------------------------------------------------------|----------------|--------|
| ភាគលាភធានាចំនួន ០,០០៩៧ ដុល្លារអាមេរិក ឬ ៣៩.៧៣ រៀលក្នុងមួយហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បង់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤                 | ៩២.៤៨០         | ៣៦៨    |
| ភាគលាភធានាចំនួន ០,០០៩៧ ដុល្លារអាមេរិក ឬ ៣៩.៧៣ រៀលក្នុងមួយហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បង់នៅត្រីមាសទីមួយ ទីពីរ និងទីបី ក្នុងឆ្នាំ២០២៤ | ២៧៧.៤៤១        | ១.១៣៨  |

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

**ទុនបម្រុង និងសំវិធានធន**

ពុំមានទុនបម្រុង ឬសំវិធានធនជាសារវន្តដទៃទៀតនៅក្នុងការិយបរិច្ឆេទ ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមនេះទេ។

**បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ**

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធត្រូវបានរៀបចំ អភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើបំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអភិបាលជឿជាក់ថាបំណុលពិបាកទារណាដែលបានដឹងទាំងអស់ត្រូវបានលុបចោល និងសំវិធានធនលើបំណុលដែលជាប់សង្ស័យគ្រប់គ្រាន់ត្រូវបានធ្វើឡើង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃបំណុលពិបាកទារដែលបានលុបចោល ឬតម្លៃនៃសំវិធានធនលើបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធមានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

**ទ្រព្យសកម្ម**

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធត្រូវបានរៀបចំ អភិបាលបានចាត់វិធានការសមស្របដើម្បីធានាថាបណ្តាលទ្រព្យសកម្មដែលទំនងជាមិនអាចលក់បានក្នុងប្រតិបត្តិការអាជីវកម្មធម្មតា រួមទាំងតម្លៃនៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធត្រូវបានកាត់បន្ថយតម្លៃមកត្រឹមតម្លៃដែលបានរំពឹងថានឹងអាចលក់បានលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធមានភាពមិនត្រឹមត្រូវឡើយ។

**វិធីសាស្ត្រវាយតម្លៃ**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលរបស់សម្ព័ន្ធថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

**បំណុលយថាភាព និងបំណុលផ្សេងៗ**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (១) ការដាក់បន្ទុកណាមួយមកលើទ្រព្យសកម្មរបស់សម្ព័ន្ធ ដែលបានកើតឡើងគិតចាប់ពីចុងការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (២) បំណុលយថាភាពណាមួយចំពោះសម្ព័ន្ធ ដែលកើតមានឡើងគិតចាប់ពីចុងការិយបរិច្ឆេទនោះទេ។

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

**បំណុលយថាភាព និងបំណុលផ្សេងៗ (ត)**

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសង ក្នុងអំឡុងរយៈពេល១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឱ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់សម្ព័ន្ធក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

**ការផ្លាស់ប្តូរនៃហេតុការណ៍**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដែលអាចនឹងបណ្តាលឱ្យតួលេខណាមួយ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

**ប្រតិបត្តិការជាសាធារណៈ និងមិនប្រក្រតី**

តាមមតិយោបល់របស់អភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធក្នុងឆ្នាំនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសាធារណៈដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសាធារណៈ និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសាធារណៈ និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសាធារណៈដល់លទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំទេ។

**ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល**

នៅក្នុងអំឡុងឆ្នាំ ពុំមានការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីត្រូវបានធ្វើឡើងដោយសម្ព័ន្ធឡើយ។

**ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារក្នុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះមាន៖

អ្នកឧកញ៉ា គិត ម៉េង

លោក William Mark Hanna

លោក Paul Carey Clements

លោក Christopher Donald Tiffin

លោកស្រី ហិប សិកា

ប្រធានក្រុមប្រឹក្សាភិបាល

អភិបាលមិនប្រតិបត្តិ

អភិបាលមិនប្រតិបត្តិ

អភិបាលមិនប្រតិបត្តិ

អភិបាលឯករាជ្យ

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

**អត្ថប្រយោជន៍របស់អភិបាល**

ចាប់តាំងពីបំណាច់ឆ្នាំកន្លងទៅ អភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យា ដែលបានធ្វើឡើងដោយសម្ព័ន្ធ និងក្រុមហ៊ុន ឬដោយស្ថាប័នពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនដែលអភិបាលគឺជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែល អភិបាលមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

ទាំងនៅក្នុងអំឡុង ឬនៅចុងការិយបរិច្ឆេទ ក្រុមហ៊ុនពុំដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យអភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬបំណុលរបស់សម្ព័ន្ធ និងរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនសាជីវកម្មផ្សេងទៀតនោះទេ។

**ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទ**

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី២៨ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

**ក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ**

អភិបាលចាត់ទុកក្រុមហ៊ុន Royal Millicom Co., Ltd. ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ។

**សវនករ**

សវនករ បេកឃើរ ផលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីនិន្នៈដើម្បីបន្តការងារសវនកម្មនេះ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

អភិបាលរបស់សម្ព័ន្ធមានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមទាំងនេះ អភិបាលរបស់សម្ព័ន្ធចាំបាច់ត្រូវ៖

- (១) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តតាមគោលការណ៍នោះប្រកបដោយសង្គតភាព
- (២) អនុលោមទៅតាមតម្រូវការនៃការលាតត្រដាងព័ត៌មានស្របតាម ស.វ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ អភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)**

- (៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យសម្ព័ន្ធអចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក និងរក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមដោយផ្អែកតាមមូលដ្ឋានបន្តនិរន្តរភាពអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការសន្មតថា សម្ព័ន្ធនឹងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- (៥) គ្រប់គ្រង និងដឹកនាំសម្ព័ន្ធឱ្យមានប្រសិទ្ធភាពហើយចូលរួមក្នុងការសម្រេចចិត្តជាសាធារណៈទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលហើយត្រូវបានផ្តល់ប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ។

អភិបាល សូមអះអាងថា សម្ព័ន្ធបានអនុវត្តតាមគ្រប់តម្រូវការខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

ខ្ញុំ Simon Perkins ជានាយកប្រតិបត្តិរបស់សម្ព័ន្ធ សូមបញ្ជាក់ថា តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ដែលភ្ជាប់មកជាមួយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម របាយការណ៍បម្រែបម្រួលមូលធនរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម ត្រូវបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈទាំងអស់ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក។

ពុះហត្ថលេខាគំណាងឱ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល

  
Simon Perkins  
នាយកប្រតិបត្តិ



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 28 MAR 2025

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                         | កំណត់<br>សម្គាល់ | ២០២៤               |                  | ២០២៣               |                  |
|---------------------------------------------------------|------------------|--------------------|------------------|--------------------|------------------|
|                                                         |                  | ដុល្លារអាមេរិក     | លានរៀល           | ដុល្លារអាមេរិក     | លានរៀល           |
| <b>ទ្រព្យសកម្ម</b>                                      |                  |                    |                  |                    |                  |
| <b>ទ្រព្យសកម្មរយៈពេលវែង</b>                             |                  |                    |                  |                    |                  |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ                      | ៦                | ១០៤.៨០៤.៨៥៨        | ៤២១.៨៤០          | ៨៦.៩៨៦.០៣៥         | ៣៥៥.៣៣៨          |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់                       | ៧                | ១១៩.៦០៣.៨៥២        | ៤៨១.៤០៦          | ១១០.៥៧២.២០៩        | ៤៥១.៦៨៧          |
| ទ្រព្យសកម្មអរូបី                                        |                  | ១.៥២០.៨៤២          | ៦.១២១            | ១.៨៥៨.៣៥៥          | ៧.៥៩១            |
| បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់សម្រាប់<br>ការទិញទ្រព្យសកម្ម |                  | ២.១២៣.០៧៣          | ៨.៥៤៥            | ៦.៦២៥.៤១៨          | ២៧.០៦៥           |
| ប្រាក់កក់ដែលអាចបង្វិលមកវិញបាន                           |                  | ៥១៦.២០០            | ២.០៧៨            | ៥១៦.២០០            | ២.១០៩            |
| ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ                              | ៨                | -                  | -                | ៣៨៦.១៩៩.៥១៣        | ១.៥៧៧.៦២៥        |
| <b>ទ្រព្យសកម្មរយៈពេលវែងសរុប</b>                         |                  | <b>២២៨.៥៦៨.៨២៥</b> | <b>៩១៩.៩៩០</b>   | <b>៥៩២.៧៥៧.៧៣០</b> | <b>២.៤២១.៤១៥</b> |
| <b>ទ្រព្យសកម្មរយៈពេលខ្លី</b>                            |                  |                    |                  |                    |                  |
| ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ                              | ៨                | ៣៨៦.១៩៩.៥១៣        | ១.៥៥៤.៤៥៣        | -                  | -                |
| ចំណាយបង់មុន និងប្រាក់កក់                                |                  | ១.៦២៩.៧៩២          | ៦.៥៦០            | ៣.៥២៦.១០៩          | ១៤.៤០៤           |
| សន្និធិ                                                 |                  | ៦០១.៨៨៧            | ២.៤២៣            | ៧៧១.០៦៧            | ៣.១៥០            |
| គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ                            | ២៦               | ២១១.៣០៧            | ៨៥១              | ២៨.៣៧៧             | ១១៥              |
| គណនីអតិថិជនពាណិជ្ជ និង<br>គណនីត្រូវទទួលផ្សេងៗ           | ៩                | ៣.៨៥៦.១៨៩          | ១៥.៥២១           | ៣.៥៤២.៣៨១          | ១៤.៤៧១           |
| ប្រាក់បញ្ញើមានកាលកំណត់                                  | ១០               | ១.៤៧០.៣៥៨          | ៥.៩១៨            | -                  | -                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                           | ១១               | ៣៧.០៧៩.៦៣៦         | ១៤៩.២៤៦          | ២៦.៣០១.៣៧១         | ១០៧.៤៤១          |
| <b>ទ្រព្យសកម្មរយៈពេលខ្លីសរុប</b>                        |                  | <b>៤៣១.០៤៨.៦៨២</b> | <b>១.៧៣៤.៩៧២</b> | <b>៣៤.១៦៩.៣០៥</b>  | <b>១៣៩.៥៨១</b>   |
| <b>ទ្រព្យសកម្មសរុប</b>                                  |                  | <b>៦៥៩.៦១៧.៥០៧</b> | <b>២.៦៥៤.៩៦២</b> | <b>៦២៦.៩២៧.០៣៥</b> | <b>២.៥៦០.៩៩៦</b> |
| <b>មូលធន និងបំណុល</b>                                   |                  |                    |                  |                    |                  |
| <b>មូលធន</b>                                            |                  |                    |                  |                    |                  |
| ដើមទុន                                                  | ១២               | ១៤៦.៩៤៥.៣៤០        | ៥៩១.៤៥៥          | ១៤៦.៩៤៥.៣៤០        | ៦០០.២៧២          |
| បុព្វលាភភាគហ៊ុន                                         | ១២               | ២.៥៥៣.៩០៧          | ១០.២៧៩           | ២.៥៥៣.៩០៧          | ១០.៤៣៣           |
| ចំណេញរក្សាទុក                                           |                  | ១៤៨.១១០.៩៨៦        | ៥៩៩.៧០១          | ១២០.៦២៥.២០៨        | ៤៨៧.៨០៧          |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                              |                  | -                  | (៣.៥៥៤)          | -                  | ៤.៩៤៦            |
| <b>មូលធនសរុប</b>                                        |                  | <b>២៩៧.៦១០.២៣៣</b> | <b>១.១៩៧.៨៨១</b> | <b>២៧០.១២៥.៤៥៥</b> | <b>១.១០៣.៤៥៥</b> |
| <b>បំណុល</b>                                            |                  |                    |                  |                    |                  |
| <b>បំណុលរយៈពេលវែង</b>                                   |                  |                    |                  |                    |                  |
| បំណុលភតិសន្យា                                           | ៧                | ៣៦.៨២២.៧៧៤         | ១៤៨.២១២          | ៣០.៦០៧.៤៩០         | ១២៥.០៣២          |
| បំណុលពន្ធពន្យា -សុទ្ធ                                   | ២៣               | ៨.២៩៨.៥៧៨          | ៣៣.៤០២           | ៩.៥៧៨.៨៧៣          | ៣៩.១៣០           |
| ប្រាក់កម្ចី                                             | ១៣               | ១៦៨.១៧៥.៤៧៨        | ៦៧៦.៩០៦          | ១៣២.៧៩៧.៦៩២        | ៥៤២.៤៧៩          |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                  | ១៤               | ៩១៨.០២៤            | ៣.៦៩៥            | ១.២១៤.៦៥១          | ៤.៩៦២            |
| មូលបត្របំណុល                                            | ១៥               | ១៩.៥១៦.៧៧១         | ៧៨.៥៥៥           | ១៩.៥១៩.៥៤៦         | ៧៩.៧៣៧           |
| កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់<br>អតីតភាពការងារ       |                  | ៤៧៤.០២៦            | ១.៩០៨            | ៦៣៥.៨១៨            | ២.៥៩៧            |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង<br>គណនីត្រូវទូទាត់ផ្សេងៗ  | ១៦               | -                  | -                | ៣.៨៥២.០២៤          | ១៥.៧៣៦           |
| <b>បំណុលរយៈពេលវែងសរុប</b>                               |                  | <b>២៣៤.២០៥.៦៥១</b> | <b>៩៦២.៦៧៨</b>   | <b>១៩៨.២០៦.០៩៤</b> | <b>៨០៩.៦៧៣</b>   |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                        | កំណត់<br>សម្គាល់ | ២០២៤               |                  | ២០២៣               |                  |
|--------------------------------------------------------|------------------|--------------------|------------------|--------------------|------------------|
|                                                        |                  | ដុល្លារអាមេរិក     | លានរៀល           | ដុល្លារអាមេរិក     | លានរៀល           |
| <b>បំណុលរយៈពេលខ្លី</b>                                 |                  |                    |                  |                    |                  |
| បំណុលភតិសន្យា                                          | ៧                | ១២.៥៥៧.៦១៤         | ៥០.៥៤៤           | ៨.០៧៩.៤៨៣          | ៣៣.០០៥           |
| បំណុលកិច្ចសន្យា                                        |                  | ២៦.៤២៨.៦៩១         | ១០៦.៣៧៥          | ២២.៩៦៤.០៥៦         | ៩៣.៨០៨           |
| បំណុលបង្គរ                                             | ១៧               | ៥១.២០៩.៨៦៣         | ២០៦.១២០          | ៦៨.៦៣២.១៣៧         | ២៨០.៣៦២          |
| បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ                       | ២៣               | ២.៨៦៧.៤២៩          | ១១.៥៤១           | ៨.៧៤៦.០១០          | ៣៥.៧២៧           |
| ប្រាក់កម្ចី                                            | ១៣               | ១៤.៥៦២.០១៥         | ៥៨.៦១២           | ១២.៥២៥.៤៩៩         | ៥១.១៦៧           |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                 | ១៤               | ៣០១.២២៩            | ១.២១២            | ៩.៤១៣.៧៥៩          | ៣៨.៤៥៥           |
| មូលបត្របំណុល                                           | ១៥               | ១៥៣.៧៨៨            | ៦១៩              | ១៤៧.១៤៩            | ៦០០              |
| កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់<br>អតីតភាពការងារ      |                  | ១៥.២៦៤             | ៦៤               | ៤៧.២៨៥             | ១៩៣              |
| ទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធ                    | ២៦               | ២.៧៩៣.៨៩៣          | ១១.២៤៥           | ៦.៣៥២.០៤១          | ២៥.៩៤៨           |
| ទឹកប្រាក់ត្រូវទូទាត់សម្រាប់ការទិញ<br>ទ្រព្យសកម្ម       |                  | ៤.៤០៥.១១១          | ១៧.៧៣១           | ៤៩៨.៦៨៧            | ២.០៣៧            |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង<br>គណនីត្រូវទូទាត់ផ្សេងៗ | ១៦               | ១២.៥០៦.៧២៦         | ៥០.៣៤០           | ២១.១៩០.៣៨០         | ៨៦.៥៦៣           |
| <b>បំណុលរយៈពេលខ្លីសរុប</b>                             |                  | <b>១២៧.៨០១.៦២៣</b> | <b>៥១៤.៤០៣</b>   | <b>១៥៨.៥៩៦.៤៨៦</b> | <b>៦៤៧.៨៦៥</b>   |
| <b>បំណុលសរុប</b>                                       |                  | <b>៣៦២.០០៧.២៧៤</b> | <b>១.៤៥៧.០៨១</b> | <b>៣៥៦.៨០២.៥៨០</b> | <b>១.៤៥៧.៥៣៨</b> |
| <b>មូលធន និងបំណុលសរុប</b>                              |                  | <b>៦៥៩.៦១៧.៥០៧</b> | <b>២.៦៥៤.៩៦២</b> | <b>៦២៦.៩២៧.០៣៥</b> | <b>២.៥៦០.៩៩៦</b> |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តីពីការដេញថ្លៃ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                                                              | កំណត់<br>សម្គាល់ | ២០២៤              |                | ២០២៣              |                |
|----------------------------------------------------------------------------------------------|------------------|-------------------|----------------|-------------------|----------------|
|                                                                                              |                  | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល         |
| ចំណូល                                                                                        | ១៨               | ១៧២.០៦៦.១០៥       | ៧០០.៤៨១        | ១៨១.៨៥៦.៥៧៨       | ៧៤៧.៤៣១        |
| <b>ចំណាយប្រតិបត្តិការ</b>                                                                    |                  |                   |                |                   |                |
| ចំណាយប្រតិបត្តិការផ្សេងៗ                                                                     | ១៩               | (៨០.២០៥.២៥១)      | (៣២៦.៥១៦)      | (៧៩.៨៧៣.២០៤)      | (៣២៨.២៧៩)      |
| រំលស់                                                                                        |                  | (៣៥.៣៨៦.៤១៧)      | (១៤៤.០៥៨)      | (៣៦.១៩៦.៨០៦)      | (១៤៨.៧៦៩)      |
| ចំណាយបុគ្គលិក                                                                                |                  | (១៣.២៧៧.៩០១)      | (៥៤.០៥៤)       | (១៤.៤៧៥.៩៨៨)      | (៥៩.៤៩៦)       |
| ចំណាយភ្ជាប់បណ្តាញទូរស័ព្ទឆ្លងប្រព័ន្ធ                                                        |                  | (២.៩០១.០៨៥)       | (១១.៨១០)       | (២.៩៧៧.៧១៧)       | (១២.២៣៨)       |
| ចំណេញផ្សេងៗ – សុទ្ធ                                                                          | ២០               | ៥.៧៩៣.៥៣៧         | ២៣.៥៨៥         | ៩៣.៦០៧            | ៣៨៥            |
| <b>ចំណេញប្រតិបត្តិការ</b>                                                                    |                  | <u>៤៦.០៨៨.៩៨៨</u> | <u>១៨៧.៦២៨</u> | <u>៤៨.៤២៦.៤៧០</u> | <u>១៩៩.០៣៤</u> |
| ចំណូលហិរញ្ញវត្ថុ                                                                             | ២១               | ៨១៥.០៦១           | ៣.៣១៨          | ២២.០១១.១១២        | ៩០.៤៦៦         |
| ចំណាយហិរញ្ញវត្ថុ                                                                             | ២២               | (២៤.២១៥.៤០០)      | (៩៨.៥៨១)       | (១១.៥០៧.១១៩)      | (៤៧.២៩៤)       |
| <b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>                                                             |                  | <u>២២.៦៨៨.៦៤៩</u> | <u>៩២.៣៥៥</u>  | <u>៥៨.៩៣០.៤៦៣</u> | <u>២៤២.២០៦</u> |
| ឥណទានពន្ធលើប្រាក់ចំណូល                                                                       | ២៣               | ៤.៧៩៧.១២៩         | ១៩.៥២៩         | ២១.៣១៦.៦២៩        | ៨៧.៦១១         |
| <b>ចំណេញក្នុងការិយបរិច្ឆេទ</b>                                                               |                  | <u>២៧.៤៨៥.៧៧៨</u> | <u>១១១.៨៨៤</u> | <u>៨០.២៤៧.០៩២</u> | <u>៣២៩.៨១៧</u> |
| <b>ខាតលម្អិតផ្សេងៗ</b>                                                                       |                  |                   |                |                   |                |
| <i>ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញក្នុង</i>                                                 |                  |                   |                |                   |                |
| <i>ចំណេញ ឬខាត</i>                                                                            |                  |                   |                |                   |                |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                                                   |                  | -                 | (៨.៥០០)        | -                 | (៤.២៨៩)        |
| <b>លទ្ធផលស្តីពីការិយបរិច្ឆេទ</b>                                                             |                  | <u>២៧.៤៨៥.៧៧៨</u> | <u>១០៣.៣៨៤</u> | <u>៨០.២៤៧.០៩២</u> | <u>៣២៥.៥២៨</u> |
| <b>ចំណេញក្នុងការិយបរិច្ឆេទរបស់ភាគទុនិក</b>                                                   |                  | <u>២៧.៤៨៥.៧៧៨</u> | <u>១១១.៨៨៤</u> | <u>៨០.២៤៧.០៩២</u> | <u>៣២៩.៨១៧</u> |
| <b>លទ្ធផលស្តីពីការិយបរិច្ឆេទរបស់ភាគទុនិក</b>                                                 |                  | <u>២៧.៤៨៥.៧៧៨</u> | <u>១០៣.៣៨៤</u> | <u>៨០.២៤៧.០៩២</u> | <u>៣២៥.៥២៨</u> |
| <br>ចំណេញក្នុងមួយភាគហ៊ុននៃចំណេញរបស់ម្ចាស់ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនក្នុងឆ្នាំមានដូចខាងក្រោម៖ |                  |                   |                |                   |                |
| ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន/                                                                |                  |                   |                |                   |                |
| ថយចុះ (ដុល្លារអាមេរិក/រៀល)                                                                   |                  |                   |                |                   |                |
| (គ្រប់ចំនួន)                                                                                 | ២៧               | <u>0,0១៤</u>      | <u>៥៧</u>      | <u>0,0៤១</u>      | <u>១៦៨</u>     |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍បម្រែបម្រួលមូលធនរួម**

**សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                              | ជាបស់ភាគទុនិកម្ចាស់ភាគហ៊ុន |         |                 |        |                |           |                            |                       |
|--------------------------------------------------------------|----------------------------|---------|-----------------|--------|----------------|-----------|----------------------------|-----------------------|
|                                                              | ដើមទុន                     |         | បុព្វលាភភាគហ៊ុន |        | ចំណេញរក្សាទុក  |           | លម្អៀងពីការប្តូររូបិយប័ណ្ណ | សរុប                  |
|                                                              | ដុល្លារអាមេរិក             | លានរៀល  | ដុល្លារអាមេរិក  | លានរៀល | ដុល្លារអាមេរិក | លានរៀល    | លានរៀល                     | ដុល្លារអាមេរិក លានរៀល |
| <b>នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣</b>                            | ៥.០០០.០០០                  | ២០.៥៨៥  | -               | -      | ១៨១.៦២៨.១១៦    | ៧៣៨.៥២៨   | ៩.២៣៥                      | ១៨៦.៦២៨.១១៦ ៧៦៨.៣៤៨   |
| <b>លទ្ធផលលម្អិត</b>                                          |                            |         |                 |        |                |           |                            |                       |
| ចំណេញក្នុងការិយបរិច្ឆេទ                                      | -                          | -       | -               | -      | ៨០.២៤៧.០៩២     | ៣២៩.៨១៧   | -                          | ៨០.២៤៧.០៩២ ៣២៩.៨១៧    |
| ខាតលម្អិតផ្សេងៗ                                              | -                          | -       | -               | -      | -              | -         | (៤.២៨៩)                    | - (៤.២៨៩)             |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ                           | -                          | -       | -               | -      | ៨០.២៤៧.០៩២     | ៣២៩.៨១៧   | (៤.២៨៩)                    | ៨០.២៤៧.០៩២ ៣២៥.៥២៨    |
| <b>ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន</b>                     |                            |         |                 |        |                |           |                            |                       |
| ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន (កំណត់សម្គាល់ ១២)           | ៦៩៥.៣៤០                    | ២.៨៥៨   | ២.៥៥៣.៩០៧       | ១០.៤៩៧ | -              | -         | -                          | ៣.២៤៩.២៤៧ ១៣.៣៩៥      |
| ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ១២)         | ១៤១.២៥០.០០០                | ៥៨០.៥៣៨ | -               | -      | (១៤១.២៥០.០០០)  | (៥៨០.៥៣៨) | -                          | - -                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                   | -                          | (៣.៧០៩) | -               | (៦៤)   | -              | -         | -                          | - (៣.៧៧៣)             |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប                        | ១៤១.៩៤៥.៣៤០                | ៥៧៩.៦៨៧ | ២.៥៥៣.៩០៧       | ១០.៤៣៣ | (១៤១.២៥០.០០០)  | (៥៨០.៥៣៨) | -                          | ៣.២៤៩.២៤៧ ៩.៥៨២       |
| <b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤</b> | ១៤៦.៩៤៥.៣៤០                | ៦០០.២៧២ | ២.៥៥៣.៩០៧       | ១០.៤៣៣ | ១២០.៦២៥.២០៨    | ៤៨៧.៨០៧   | ៤.៩៤៦                      | ២៧០.១២៤.៤៥៥ ១.១០៣.៤៥៨ |
| <b>លទ្ធផលលម្អិត</b>                                          |                            |         |                 |        |                |           |                            |                       |
| ចំណេញក្នុងការិយបរិច្ឆេទ                                      | -                          | -       | -               | -      | ២៧.៤៨៥.៧៧៨     | ១១១.៨៩៤   | -                          | ២៧.៤៨៥.៧៧៨ ១១១.៨៩៤    |
| ខាតលម្អិតផ្សេងៗ                                              | -                          | -       | -               | -      | -              | -         | (៨.៥០០)                    | - (៨.៥០០)             |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ                           | -                          | -       | -               | -      | ២៧.៤៨៥.៧៧៨     | ១១១.៨៩៤   | (៨.៥០០)                    | ២៧.៤៨៥.៧៧៨ ១០៣.៣៩៤    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                   | -                          | (៨.៨១៧) | -               | (១៥៤)  | -              | -         | -                          | - (៨.៩៧១)             |
| <b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>                           | ១៤៦.៩៤៥.៣៤០                | ៥៩១.៥៥៥ | ២.៥៥៣.៩០៧       | ១០.២៧៩ | ១៤៨.១១០.៩៨៦    | ៥៩៩.៧០១   | (៣.៥៥៤)                    | ២៩៧.៦១០.២៣៣ ១.១៩៧.៨៨១ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍លំហូរសាច់ប្រាក់រួម  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                | កំណត់<br>សម្គាល់ | ២០២៤<br>ដុល្លារអាមេរិក | លានរៀល           | ២០២៣<br>ដុល្លារអាមេរិក | លានរៀល          |
|------------------------------------------------|------------------|------------------------|------------------|------------------------|-----------------|
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>  |                  |                        |                  |                        |                 |
| ចំណេញមុនពន្ធលើប្រាក់ចំណូល                      |                  | ២២.៦៨៨.៦៤៩             | ៩២.៣៦៥           | ៥៨.៩៣០.៤៦៣             | ២៤២.២០៦         |
| <b>និយ័តកម្មលើ៖</b>                            |                  |                        |                  |                        |                 |
| រំលស់                                          |                  | ៣៥.៣៨៦.៤១៧             | ១៤៤.០៥៨          | ៣៦.១៩៦.៨០៦             | ១៤៨.៧៦៩         |
| ចំណាយហិរញ្ញវត្ថុ                               | ២២               | ២៤.២១៥.៤០០             | ៩៨.៥៨១           | ១១.៥០៧.១១៩             | ៤៧.២៩៤          |
| (ការកាត់ត្រាបញ្ញាស)/សំវិធានធនលើឱនភាព           |                  |                        |                  |                        |                 |
| តម្លៃនៃគណនីអតិថិជនពាណិជ្ជ                      | ៩                | (៥៤.៨២៦)               | (២២៣)            | ៦០.៩៩៥                 | ២៥១             |
| ចំណេញផ្សេងៗ - សុទ្ធ                            | ២០               | (៥.៧៩៣.៥៣៧)            | (២៣.៥៨៥)         | (៩៣.៦០៧)               | (៣៨៥)           |
| កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតិថិភាព          |                  |                        |                  |                        |                 |
| ការងារ                                         |                  | (១៩៣.៨១៣)              | (៧៨៩)            | (៤៨៥.៩៥៣)              | (១.៩៩៧)         |
| ការកាត់បញ្ញាសនៃបំណុលបង្គរ                      |                  | -                      | -                | (២.៧០៦.០៨៤)            | (១១.១២២)        |
| ចំណូលហិរញ្ញវត្ថុ                               | ២១               | (៨១៥.០៦១)              | (៣.៣១៨)          | (២២.០១១.១១២)           | (៩០.៤៦៦)        |
|                                                |                  | <b>៧៥.៤៣៣.២២៩</b>      | <b>៣០៧.០៨៩</b>   | <b>៨១.៣៩៨.៦២៧</b>      | <b>៣៣៤.៥៥០</b>  |
| <b>បម្រែបម្រួលដើមទុនបង្វិល៖</b>                |                  |                        |                  |                        |                 |
| ចំណាយបង់មុន និងប្រាក់កក់                       |                  | ១.៨៩៦.៣១៧              | ៧.៧២០            | (១.៦២៣.៣៧៦)            | (៦.៦៧២)         |
| សន្និធិ                                        |                  | ១៦៩.១៨០                | ៦៨៩              | ១៣១.៨២០                | ៥៤២             |
| គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ                   |                  | (១៨២.៩៣០)              | (៧៤៥)            | ៧៧.៩៦១                 | ៣២០             |
| គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវ                |                  |                        |                  |                        |                 |
| ទទួលផ្សេងៗ                                     |                  | (៣១១.៧០០)              | (១.២៦៩)          | (៣០១.៨៣៩)              | (១.២៤១)         |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងគណនីត្រូវ         |                  |                        |                  |                        |                 |
| ទូទាត់ផ្សេងៗ                                   |                  | (៨.២៩៩.០៤៧)            | (៣៣.៧៨៥)         | ៣.៧០៧.៨០១              | ១៥.២៣៩          |
| បំណុលក្នុងកិច្ចសន្យា                           |                  | ៣.៤៦៤.៦៣៥              | ១៤.១០៧           | (៩៣៣.៦២៦)              | (៣.៨៣៧)         |
| ទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធ            |                  | (៣.៥៥៨.១៤៨)            | (១៤.៤៨៥)         | ១.៩៤១.២៤៩              | ៧.៩៧៩           |
| បំណុលបង្គរ                                     |                  | (១៩.៧៥៦.៦៣០)           | (៨០.៤២៩)         | (៦.៧០៦.០៦៩)            | (២៧.៥៦២)        |
| សាច់ប្រាក់បានពីប្រតិបត្តិការ                   |                  | ៤៨.៨៥៤.៩០៦             | ១៩៨.៨៩២          | ៧៧.៦៩២.៥៤៨             | ៣១៩.៣១៨         |
| ពន្ធលើប្រាក់ចំណូលបានបង់                        | ២៣               | (២.៣៦៣.៨៥៦)            | (៩.៦២៣)          | (១.៨៣៧.៤៧១)            | (៧.៥៥២)         |
| ការប្រាក់បានទទួលពីធនាគារ                       |                  | ៧៩១.៣៥៥                | ៣.២២២            | ៥០៨.៧២០                | ២.០៩១           |
| <b>សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ</b>  |                  | <b>៤៧.២៨២.៤០៥</b>      | <b>១៩២.៤៩១</b>   | <b>៧៦.៣៦៣.៧៩៧</b>      | <b>៣១៣.៨៥៧</b>  |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>        |                  |                        |                  |                        |                 |
| ការទូទាត់សម្រាប់ទ្រព្យសម្បត្តិ រោងចក្រ         |                  |                        |                  |                        |                 |
| និងបរិក្ខារ                                    | ៦                | (៣០.៥៥១.៧០១)           | (១២៤.៣៧៦)        | (១៧.៥៨១.៨០៩)           | (៧២.២៦១)        |
| ការដាក់ប្រាក់បញ្ញើមានកាលកំណត់                  |                  | (១.៤៧០.៣៥៨)            | (៥.៩៨៦)          | -                      | -               |
| ការទូទាត់សម្រាប់ទ្រព្យសកម្មអរូបិយ              |                  | (៥០.២២០)               | (២០៤)            | -                      | -               |
| ទឹកប្រាក់បានពីការលក់ទ្រព្យសម្បត្តិ             |                  |                        |                  |                        |                 |
| រោងចក្រ និងបរិក្ខារ                            |                  | ២៤៣.១៧៣                | ៩៩០              | ៣៥២.១១២                | ១.៤៤៧           |
| <b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b> |                  | <b>(៣១.៨២៩.១០៦)</b>    | <b>(១២៩.៥៧៦)</b> | <b>(១៧.២២៩.៦៩៧)</b>    | <b>(៧០.៨១៤)</b> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**របាយការណ៍លំហូរសាច់ប្រាក់រួម  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

|                                                     | កំណត់<br>សម្គាល់ | ២០២៤<br>ដុល្លារអាមេរិក | លានរៀល          | ២០២៣<br>ដុល្លារអាមេរិក | លានរៀល           |
|-----------------------------------------------------|------------------|------------------------|-----------------|------------------------|------------------|
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>        |                  |                        |                 |                        |                  |
| ទឹកប្រាក់បានពីប្រាក់កម្ចី                           |                  | ៥៩.៨៩៨.៣៥៩             | ២៤៣.៨៤៦         | ១៥៥.៤២៧.៩០៦            | ៦៣៨.៨០៩          |
| ការទូទាត់សងប្រាក់កម្ចី                              |                  | (២១.២២៣.២៤៤)           | (៨៦.៤០០)        | (១៥១.១២៧.៤៨១)          | (៦២១.១៣៤)        |
| ការទូទាត់ភតិសន្យា                                   |                  | (១៣.៣៩៦.០៩៣)           | (៥៤.៥៣៥)        | (៨.៥៦១.១៤២)            | (៣៥.១៨៦)         |
| ការទូទាត់សងបំណុលហិរញ្ញវត្ថុផ្សេងៗ                   | ២៤               | (៩.៥៥៧.៤២៨)            | (៣៨.៩០៨)        | (៩.៦០០.០០០)            | (៣៩.៤៥៦)         |
| ការទូទាត់សងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ<br>រយៈពេលវែង   | ២៤               | (៣.៨៥២.០២៤)            | (១៥.៦៨២)        | (២៣.៧១១.៦៨៧)           | (៩៧.៤៥៥)         |
| ការទូទាត់សងចំណាយហិរញ្ញវត្ថុ                         |                  | (១.៥៩១.៤៥៦)            | (៦.៤៧៩)         | (៣.៨២៧.១៥៤)            | (១៥.៧៣០)         |
| ការទូទាត់សងភាគលាភធានា                               |                  | (៣៦៩.៩២១)              | (១.៥០៦)         | (៩២.៤៨១)               | (៣៨០)            |
| ការប្រាក់បានបង់                                     |                  | (១៤.៥៨៣.២២៧)           | (៥៩.៣៦៨)        | (១៨.៥៣៥.៩២៩)           | (៧៦.១៨៣)         |
| ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន                    |                  | -                      | -               | ៤.៨១២.៥០៦              | ១៩.៧៧៩           |
| ទឹកប្រាក់បានពីការបោះផ្សាយមូលបត្រ<br>បំណុល           | ២៤               | -                      | -               | ១៩.៥១៩.៥៤៦             | ៨០.២២៥           |
| <b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន</b> |                  | <b>(៤.៦៧៥.០៣៤)</b>     | <b>(១៩.០៣២)</b> | <b>(៣៥.៦៩៥.៩១៦)</b>    | <b>(១៤៦.៧១១)</b> |
| <b>កំណើនសាច់ប្រាក់ និងសាច់ប្រាក់</b>                |                  |                        |                 |                        |                  |
| <b>សមមូលសុទ្ធ</b>                                   |                  | <b>១០.៧៧៨.២៦៥</b>      | <b>៤៣.៨៨៣</b>   | <b>២៣.៤៣៨.១៨៤</b>      | <b>៩៦.៣៣២</b>    |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម</b>           |                  |                        |                 |                        |                  |
| <b>ការិយបរិច្ឆេទ</b>                                |                  | <b>២៦.៣០១.៣៧១</b>      | <b>១០៧.៤៤១</b>  | <b>២.៨៦៣.១៨៧</b>       | <b>១១.៧៨៨</b>    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                          |                  | -                      | (២.០៧៨)         | -                      | (៦៧៩)            |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង</b>           |                  | <b>២៦.៣០១.៣៧១</b>      | <b>១០៥.៣៦៣</b>  | <b>២.៨៦៣.១៨៧</b>       | <b>១១.១០៩</b>    |
| <b>ការិយបរិច្ឆេទ</b>                                | ១១               | <b>៣៧.០៧៩.៦៣៦</b>      | <b>១៤៩.២៤៦</b>  | <b>២៦.៣០១.៣៧១</b>      | <b>១០៧.៤៤១</b>   |

**សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់**

សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ មិនមែនសាច់ប្រាក់ត្រូវបានបង្ហាញនៅកំណត់សម្គាល់ទី៦ និង២៤ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១. ព័ត៌មានអំពីក្រុមហ៊ុន**

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលក្រុមហ៊ុនបានកាន់កាប់ទាំងស្រុង (តទៅនេះទាំងក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធ”) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមច្បាប់ស្តីពីការវិនិយោគបរទេស។ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក បានចុះបញ្ជីការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ ២៤៦ មហាវិថីព្រះមុនីវង្សសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានទទួលលិខិតអនុម័តវិនិយោគលេខ ១០៦៦/៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រុមប្រឹក្សាវិនិយោគកម្ពុជា ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលលិខិតយោងលេខ ២១៥៩ ព.ណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៦។ វិញ្ញាបនបត្រចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មលេខ INV ២៣១៩/១៩៩៦។

ក្រុមហ៊ុនគឺត្រូវបានកាន់កាប់ភាគច្រើនដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (“RMC”) ដែលមានការិយាល័យកណ្តាលស្ថិតនៅផ្ទះលេខ២៤៦ H-I មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ RMC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមរវាងក្រុមហ៊ុន Three Star Investment Cambodia Ltd. ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅ Cayman Islands ដែលមានភាគហ៊ុន ៦១,៥% និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដែលមានភាគហ៊ុន ៣៨,៥% ។

ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការទូរស័ព្ទចល័ត ឌីជីថល GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនបានទទួលកិច្ចព្រមព្រៀងអាជ្ញាបណ្ណថ្មីមួយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព ៣០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ និងត្រូវបន្តជាថ្មីសម្រាប់ចំណុចបន្ថែម ៥ឆ្នាំទៀត។ មួយសម្រាប់ប្រើប្រព័ន្ធ GSM និងការបែងចែកប្រេកង់ និងមួយទៀតប្រើសម្រាប់បច្ចេកវិទ្យា 3G និងការបែងចែកប្រេកង់។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណផ្តល់សេវា និងធ្វើប្រតិបត្តិការសេវាពិធីការសម្លេងតាមអ៊ីនធឺណិត(VoIP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការជាអ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធប្រើប្រាស់ពាក្យ “Cellcard” ជាឈ្មោះយីហោរបស់ខ្លួនសម្រាប់ការតភ្ជាប់ទូរស័ព្ទចល័ត និងអ៊ីនធឺណិត។ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណថ្មីពីនិយ័តករទូរគមនាគមន៍កម្ពុជា សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើបច្ចេកវិទ្យា ២G ៣G និង ៤G (LTE) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសុពលភាពរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០៤៣។ អាជ្ញាបណ្ណថ្មីនេះគឺជាការផ្ទេរពីអាជ្ញាបណ្ណដែលមានស្រាប់ចំនួនបី រួមមានអាជ្ញាបណ្ណចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើបច្ចេកវិទ្យា ២G ៣G និង ៤G (LTE) ដែលផ្តល់ទៅឱ្យក្រុមហ៊ុន មូប៊ីតែល ខមភេនី លីមីតធីតនិងអាជ្ញាបណ្ណចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទដោយការប្រើប្រាស់បច្ចេកវិទ្យា ៣G និងអាជ្ញាបណ្ណចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ សម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរស័ព្ទចល័តដោយប្រើបច្ចេកវិទ្យា GSM ៩០០ & ១៨០០ ដែលបានផ្តល់ជូនក្រុមហ៊ុន។ ក្រោមអាជ្ញាបណ្ណថ្មីនេះ ក្រុមហ៊ុនមានសិទ្ធិផ្តល់សេវាទូរគមនាគមន៍ចល័តដោយប្រើប្រាស់បច្ចេកវិទ្យា ២G ៣G និង ៤G (LTE) នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាអាទិ៍សេវាសម្លេង សេវាទិន្នន័យ សេវាអ៊ីនធឺណិត សេវាទូរស័ព្ទក្នុងស្រុក សេវាទូរស័ព្ទម្ងាយ និងសេវាទូរស័ព្ទអន្តរជាតិ។

**ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១. ព័ត៌មានអំពីក្រុមហ៊ុន (ត)**

បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រួមមានដូចខាងក្រោម៖

- ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៧ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាប័ណ្ណ CO ២៨២៤E/១៩៩៧ ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត បានទទួលអាជ្ញាប័ណ្ណពិន័យឥតពន្ធគមនាគមន៍ដើម្បីដំណើរការ ៤G ដែលជាបច្ចេកវិទ្យាវិវត្តន៍រយៈពេលវែង។ បច្ចុប្បន្នក្រុមហ៊ុន មូប៊ីតែល ខេមភេនី លីមីតធីត មិនមានប្រតិបត្តិការ។
- ក្រុមហ៊ុន Everyday Company Limited ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក និងត្រូវបានចុះបញ្ជីជាមួយ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០១ ដោយផ្អែកទៅតាមលិខិតយោងអាជ្ញាប័ណ្ណ CO ៥៥៦១/០១P។ បច្ចុប្បន្ន Everyday Company Limited មិនមានប្រតិបត្តិការ។
- នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភើរេសិន (ធីស៊ីស៊ី) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក កាន់កាប់ទាំងស្រុង។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភើរេសិន (ធីស៊ីស៊ី) បានទទួលអាជ្ញាប័ណ្ណពី TRC សម្រាប់ធ្វើប្រតិបត្តិការ និងផ្តល់សេវាបង្គោលអង់តែននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់សម្ព័ន្ធ មានដូចខាងក្រោម៖

- (ក) ដំឡើង និងធ្វើប្រតិបត្តិការនូវរាល់បរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលត្រូវបានប្រើក្នុងការភ្ជាប់បណ្តាញទូរស័ព្ទចល័ត GSM នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងផលិតផលទាំងអស់ដែលជាបរិក្ខារបន្ទាប់បន្សំ សមាសធាតុបន្ថែម ឬសមាសធាតុផ្សំនៃបរិក្ខារទាំងនោះ និង
- (ខ) ធ្វើទីផ្សារ និងលក់ផលិតផលទូរគមនាគមន៍ និង/ឬ សេវារបស់សម្ព័ន្ធ។

**២. មូលដ្ឋាននៃការរៀបចំ**

**២.១ របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) និង ការបកស្រាយដែលអាចអនុវត្តបានចំពោះក្រុមហ៊ុនក្នុងការរាយការណ៍ស្របតាម ស.វ.ទ.ហ.អ.ក។

**២.២ មូលដ្ឋាននៃការវាស់វែង**

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានបង្ហាញផ្សេងពីនេះនៅក្នុងកំណត់សម្គាល់ទី ៣ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២. មូលដ្ឋាននៃការរៀបចំ (ត)**

**២.៣ ការអនុវត្តលើ ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម/ការកែសម្រួលនៃ ស.វ.ទ.ហ.អ.ក**

(ក) ការធ្វើវិសោធនកម្ម/ការកែសម្រួលលើស្តង់ដារដែលត្រូវបានអនុវត្តនៅក្នុងការិយបរិច្ឆេទ

វិសោធនកម្ម ឬការកែលម្អខាងក្រោម ត្រូវបានអនុវត្តដោយក្រុមហ៊ុនប៉ុន្តែមិនមានផលប៉ះពាល់ជាសារវន្តលើការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទមុនៗ ហើយវាក៏មិនទំនងជាប៉ះពាល់ដល់ការិយបរិច្ឆេទអនាគតទេ។

- ការចាត់ថ្នាក់នៃបំណុលជារយៈពេលខ្លី ឬរយៈពេលវែង និងបំណុលរយៈពេលវែងមានលក្ខខណ្ឌ –វិសោធនកម្មលើ ស.គ.អ.ក ១

ការធ្វើវិសោធនកម្មទាមទារឱ្យមានកំណត់សម្គាល់ ប្រសិនបើអង្គភាពធ្វើការចាត់ថ្នាក់បំណុលទៅជារយៈពេលវែង និងបំណុលនោះត្រូវជាស្ថិតក្រោមកិច្ចព្រមព្រៀង ដែលអង្គភាពត្រូវអនុវត្តតាមក្នុងរយៈពេល១២ខែ គិតចាប់ពីថ្ងៃរាយការណ៍រួមទាំងតម្លៃយោង ព័ត៌មាននៃលក្ខខណ្ឌ (លក្ខណៈ និងពេលវេលា) និងភាពជាក់ស្តែង និងកាលៈទេសៈប្រសិនបើមានដែលអាចបង្ហាញថាអង្គភាពមានការពិបាកក្នុងការបំពេញតាមកិច្ចព្រមព្រៀង។

(ខ) ស្តង់ដារ និងការធ្វើវិសោធនកម្ម ឬកែសម្រួលដែលបានបោះផ្សាយតែពុំទាន់ចូលជាធរមាន

**មានប្រសិទ្ធិភាពសម្រាប់  
ឆ្នាំចាប់ផ្តើមពី ឬក្រោយ**

ស្តង់ដារថ្មី

|              |                                                            |                          |
|--------------|------------------------------------------------------------|--------------------------|
| ស.វ.ហ.អ.ក ១៨ | ការបង្ហាញនិងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ | ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ |
|--------------|------------------------------------------------------------|--------------------------|

វិសោធនកម្ម/ការកែសម្រួល

|                                |                                                           |                          |
|--------------------------------|-----------------------------------------------------------|--------------------------|
| ស.គ.អ.ក ២១                     | វិសោធនកម្ម ស.គ.អ.ក ២១ - កង្វះខាតនៃការផ្លាស់ប្តូរ          | ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ |
| ស.វ.ហ.អ.ក ៧ និង<br>ស.វ.ហ.អ.ក ៩ | វិសោធនកម្មលើការចាត់ថ្នាក់និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ | ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ |

ស្តង់ដារវិសោធនកម្មខាងលើត្រូវបានចុះផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធិភាពសម្រាប់ដើមឆ្នាំ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងមិនទាន់អនុវត្តមុនកាលកំណត់ដោយសម្ព័ន្ធនៅឡើយទេ។ ស្តង់ដារ វិសោធនកម្ម ឬការបកស្រាយទាំងនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើអង្គភាពនៅក្នុងរយៈពេលរាយការណ៍បច្ចុប្បន្ន ឬអនាគតនិងលើប្រតិបត្តិការនាពេលអនាគតដែលអាចមើលបាននោះទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២. មូលដ្ឋាននៃការរៀបចំ (ត)**

**២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

រូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា គឺប្រាក់រៀល។ ប៉ុន្តែសម្ព័ន្ធមានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ហើយក្រុមប្រឹក្សាភិបាលបានកំណត់ប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធ ដែលប្រើប្រាស់សម្រាប់ការវាស់វែង និងការធ្វើបទបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាពព្រឹត្តិការណ៍សេដ្ឋកិច្ច និងកាលៈទេសៈរបស់សម្ព័ន្ធ។

ការប្រែសម្រួលរូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមគឺស្របតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយអត្រាប្តូរប្រាក់ចុងគ្រា និងអត្រាប្តូរប្រាក់មធ្យមដែលបានប្រើប្រាស់គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥រៀល និង៤.០៧១រៀល រៀងៗគ្នាសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (២០២៣៖ ៤.០៨៥រៀលនិង៤.១១០រៀល) គឺដូចបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងរបាយការណ៍លំហូរសាច់ប្រាក់រួមត្រូវបានប្តូរជាប្រាក់រៀលដោយប្រើអត្រាមធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលសម្រាប់សេចក្តីថ្លែងការណ៍នៃស្ថានភាពហិរញ្ញវត្ថុនីមួយៗ បានបង្ហាញពីភាគហ៊ុនរបស់ភាគហ៊ុនិក ត្រូវបានបកប្រែនៅអត្រាចុងគ្រាគិតត្រឹមកាលបរិច្ឆេទរាយការណ៍។

ការប្រែសម្រួលនេះ មិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកត្រូវបាន ឬអាចត្រូវបាន ឬនឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

ចំនួនទឹកប្រាក់ទាំងអស់ជាដុល្លារអាមេរិកដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងកំណត់សម្គាល់ គឺសុទ្ធតែជារូបិយប័ណ្ណដុល្លារអាមេរិកទាំងអស់។ ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងកំណត់សម្គាល់ត្រូវបានបង្កើតឡើងទៅជាលានរៀល លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត**

លុះត្រាតែមានការបញ្ជាក់ផ្សេង ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្តត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅនឹងឆ្នាំទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ។

**៣.១ មូលដ្ឋាននៃការរួមបញ្ចូលអាជីវកម្ម**

**ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការរួមបញ្ចូលអាជីវកម្ម**

ក្រុមហ៊ុនបុត្រសម្ព័ន្ធ (រាប់បញ្ចូលទាំងអង្គភាពដែលមានរចនាសម្ព័ន្ធ) គឺជាអង្គភាពនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធ។ សម្ព័ន្ធគ្រប់គ្រងលើអង្គភាពមួយ នៅពេលដែលសម្ព័ន្ធមានសិទ្ធិទទួលបានផលចំណេញផ្សេងៗពីទំនាក់ទំនងជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលដល់ចំណូលទាំងនោះតាមរយៈអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីថ្ងៃដែលការគ្រប់គ្រងត្រូវបានផ្ទេរមកឱ្យសម្ព័ន្ធ។ ការរួមបញ្ចូលគ្នានេះនឹងត្រូវវិលមកវិញ នៅពេលដែលសម្ព័ន្ធបញ្ចប់ការគ្រប់គ្រង។

ប្រតិបត្តិការ សមតុល្យអន្តរក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងក្រុមហ៊ុននានា នៅក្នុងសម្ព័ន្ធ ត្រូវបានលុបចោល។ ការខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ។ នៅពេលចាំបាច់ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធបានរាយការណ៍ ត្រូវបានធ្វើនិយ័តកម្ម ដើម្បីឱ្យស្របតាមគោលការណ៍គណនេយ្យរបស់សម្ព័ន្ធ។

**៣.២ ឧបករណ៍ហិរញ្ញវត្ថុ**

**(១) ទ្រព្យសកម្មហិរញ្ញវត្ថុ**

**(ក) ចំណាត់ថ្នាក់**

សម្ព័ន្ធធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។ ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់សម្ព័ន្ធ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់។

សម្ព័ន្ធបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះមានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធ រួមមាន ឥណទានទៅកាន់ភាគីពាក់ព័ន្ធ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ ប្រាក់កក់ដែលបង្វិលមកវិញបាន គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើមានកាលកំណត់ និងសាច់ប្រាក់ និងសាច់ប្រាក់សមមូល។

នៅពេលទទួលស្គាល់លើកដំបូង សម្ព័ន្ធវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏ជាមួយនឹង ចំណាយប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(ខ) ការវាស់វែងលើកដំបូង**

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទបង្កប់ ត្រូវបានគេវាស់វែងទៅលើឧបករណ៍នោះទាំងមូលនៅពេលកំណត់ថាតើលំហូរសាច់ប្រាក់របស់វា មានតែការបង់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ។

**(គ) ការវាស់វែងនៅពេលបន្ទាប់**

ការវាស់វែងនៅពេលបន្ទាប់មក គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់សម្ព័ន្ធ ក្នុងការរៀបចំទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម។ សម្ព័ន្ធធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ទៅតាមថ្លៃដើមដករំលស់។ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ជាប់កិច្ចសន្យា ដែលលំហូរសាច់ប្រាក់ទាំងនោះគឺជាការបង់ប្រាក់ដើមនិងការប្រាក់ទាំងស្រុង ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានរួមបញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធិភាព។ ចំណេញ ឬខាតដែលកើតពីការឈប់ទទួលស្គាល់ ត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងចំណេញឬខាត និងត្រូវបានបង្ហាញនៅក្នុងចំណេញ ឬខាត ផ្សេងៗជាមួយនឹងចំណេញឬខាតពីការប្តូររូបិយប័ណ្ណ។ ខាតពីការថយចុះតម្លៃត្រូវបានបង្ហាញនៅក្នុងខ្ទង់ដាច់ដោយឡែកមួយនៅក្នុងចំណេញ ឬខាត។

**(ឃ) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

សម្ព័ន្ធបានវាយតម្លៃតាមមូលដ្ឋានរំពឹងទុកថាថ្ងៃអនាគត អំពីការខាតបង់ឥណទានរំពឹងទុក (ECL) ដែលទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។ វិធីសាស្ត្រថយចុះតម្លៃដែលបានអនុវត្ត អាស្រ័យទៅលើថាតើមានកំណើននៃហានិភ័យឥណទានជាសារវន្ត ដែរឬទេ។

ECL គឺជាការឆ្លងប៉ាន់ស្មានប្រូបាបនៃភាពខុសគ្នារវាងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ អាស្រ័យទៅតាមកិច្ចសន្យាជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលសម្ព័ន្ធរំពឹងថាត្រូវទទួលបាន ផ្អែកទៅតាមអាយុកាលនៅសល់របស់ឧបករណ៍ហិរញ្ញវត្ថុ។

ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួនដែលបានឆ្លងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌនាពេលអនាគត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ចំពោះគណនីអតិថិជនពាណិជ្ជ សម្ព័ន្ធអនុវត្តវិធីសាស្ត្រដែលមានលក្ខណៈសាមញ្ញដែលត្រូវបានអនុញ្ញាតក្នុងស្តង់ដារស.វ.ហ.អ.ក ៩ ដែលតម្រូវឱ្យកត់ត្រាការខាតបង់ពេញមួយអាយុកាលរំពឹងទុក តាំងពីការទទួលស្គាល់គណនីអតិថិជនលើកដំបូង។

*កំណើននៃហានិភ័យឥណទានជាសារវន្ត*

សម្ព័ន្ធពិចារណាទៅលើប្រូបាបនៃការមិនសងប្រាក់ នៅពេលទទួលស្គាល់ទ្រព្យសកម្មលើកដំបូង ថាមានកំណើនហានិភ័យឥណទានជាសារវន្ត តាមមូលដ្ឋានបន្តបន្ទាប់ក្នុងការិយបរិច្ឆេទរាយការណ៍នីមួយៗឬទេ។ ដើម្បីវាយតម្លៃថាមានការកើនឡើងហានិភ័យឥណទានជាសារវន្តឬទេ សម្ព័ន្ធត្រូវប្រៀបធៀបហានិភ័យនៃការមិនសងប្រាក់ដែលបានកើតឡើងចំពោះទ្រព្យសកម្ម នាការបរិច្ឆេទរាយការណ៍ ជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាការបរិច្ឆេទទទួលស្គាល់លើកដំបូង។ សម្ព័ន្ធពិចារណាលើព័ត៌មានដែលអាចរកបានដោយសមហេតុផល និងព័ត៌មាននាពេលអនាគតដែលអាចគាំទ្របាន។

កត្តាដូចខាងក្រោមនេះ ត្រូវបានរួមបញ្ចូល៖

- ការផ្លាស់ប្តូរអវិជ្ជមានគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលក្ខខណ្ឌអាជីវកម្ម លក្ខខណ្ឌហិរញ្ញវត្ថុ ឬលក្ខខណ្ឌសេដ្ឋកិច្ច ដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះលទ្ធភាពរបស់កូនបំណុលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាក់ស្តែង ឬរំពឹងទុក នៃលទ្ធផលប្រតិបត្តិការរបស់កូនបំណុល
- ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃដំណើរការរំពឹងទុក និងអាកប្បកិរិយារបស់កូនបំណុល រួមទាំង ការផ្លាស់ប្តូរស្ថានភាពទូទាត់សងរបស់កូនបំណុល នៅក្នុងសម្ព័ន្ធ និងការផ្លាស់ប្តូរលទ្ធផលប្រតិបត្តិការរបស់កូនបំណុល។

ព័ត៌មានម៉ាក្រូសេដ្ឋកិច្ច (ដូចជា អត្រាការប្រាក់លើទីផ្សារ ឬអត្រាកំណើន) ត្រូវបានបញ្ចូលជាផ្នែកនៃគំរូកំណត់ចំណាត់ថ្នាក់ផ្ទៃក្នុង។

ដោយមិនគិតពីការវិភាគខាងលើ ការកើនឡើងហានិភ័យឥណទានជាសារវន្តត្រូវបានគេសន្មត ប្រសិនបើកូនបំណុលមិនមានទូទាត់សងទៅតាមកិច្ចសន្យាសងប្រាក់លើសពី ៣០ថ្ងៃ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

*និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន*

សម្ព័ន្ធ កំណត់និយមន័យឧបករណ៍ហិរញ្ញវត្ថុមួយជាឧបករណ៍មិនសងប្រាក់ដែលវាស្របគ្នាទាំងស្រុងជាមួយនឹងនិយមន័យនៃការថយចុះតម្លៃឥណទាន នៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យមួយ ឬច្រើន ដូចខាងក្រោម៖

លក្ខណៈវិនិច្ឆ័យផ្នែកបរិមាណ៖ នៅពេលដែលភាគីដៃគូខកខានមិនបានទូទាត់សងប្រាក់តាមកិច្ចសន្យា ក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីថ្ងៃកំណត់សង។

លក្ខណៈវិនិច្ឆ័យផ្នែកគុណភាព៖ កូនបំណុលមិនទំនងជាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុងការទូទាត់សងប្រាក់ដែលជាសញ្ញាណបង្ហាញថាកូនបំណុលកំពុងមានផលវិបាកផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់។

សម្ព័ន្ធពិចារណាទៅលើខ្លឹមសារដូចខាងក្រោម៖

- សម្បទានត្រូវបានធ្វើឡើងដោយម្ចាស់ប្រាក់កម្ចី ពាក់ព័ន្ធនឹងផលវិបាកផ្នែកហិរញ្ញវត្ថុរបស់កូនបំណុល
- មានភាពប្រាកដប្រជាថាកូនបំណុលនឹងក្ស័យធន ឬមានការរុះរើចរនាសម្ព័ន្ធហិរញ្ញវត្ថុផ្សេងៗ ឬ
- កូនបំណុលមិនអាចមានលទ្ធភាពសងបំណុលបាន។

ឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ត្រូវបានប៉ាន់ស្មានតាមមូលដ្ឋានដាច់ដោយឡែកពីគ្នា។

*ការដាក់ឧបករណ៍ ECL ជាក្រុម ដែលវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ*

- ការវាយតម្លៃប្រមូលផ្តុំ

ដើម្បីវាស់វែង ECL គណនីពាណិជ្ជកម្មត្រូវបានដាក់ជាក្រុម អាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជារួម និងឥរិយាបថរបស់អតិថិជន និងចំនួនថ្ងៃផុតកំណត់។

- ការវាយតម្លៃដាច់ដោយឡែក

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលបានពីភាគីពាក់ព័ន្ធ ដែលមិនសងប្រាក់ ឬមានការថយចុះតម្លៃឥណទាន ឬមានសមតុល្យដាច់ដោយឡែក ត្រូវបានវាយតម្លៃដាច់ដោយឡែកសម្រាប់ការវាស់វែង ECL។

*ការជម្រះចេញពីបញ្ជី*

គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការរំពឹងថាអាចប្រមូលប្រាក់បានមកវិញ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.២ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថាអាចប្រមូលប្រាក់បានមកវិញ រួមមានកត្តាមួយចំនួន ក្នុងចំណោមកត្តាផ្សេងៗទៀត រួមទាំងកូនបំណុលខកខានមិនបានទូទាត់សងប្រាក់ឱ្យសម្ព័ន្ធ។

ការខាតបណ្តាលមកពីការថយចុះតម្លៃ នៃគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានបង្ហាញក្នុង ចំណាយប្រតិបត្តិការផ្សេងៗនៅក្នុងចំណេញ ឬខាត។ ការប្រមូលប្រាក់បានមកវិញនៅពេលបន្ទាប់មក បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយក្នុងគ្រាមុន ត្រូវបានកត់ត្រាក្នុងចំណេញ ឬខាតខាងខ្ទង់គណនេយ្យក្នុងជួរតែមួយ។

**(២) បំណុលហិរញ្ញវត្ថុ**

សម្ព័ន្ធបានធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុ ដោយបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមដករំលស់ដោយប្រើប្រាស់អត្រាការប្រាក់។ ពុំមានការផ្លាស់ប្តូរក្នុងការធ្វើចំណាត់ថ្នាក់ និងការវាស់វែងរបស់សម្ព័ន្ធបំណុលហិរញ្ញវត្ថុនោះទេ។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយដែលផ្តល់កិច្ចសន្យានៃសំវិធានធន។ បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធនេះត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៥.១ លើរបាយការណ៍ហិរញ្ញវត្ថុរួម។

**៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្សេងៗ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្ម។

គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានកត់ត្រាជាថ្លៃដើម។ គ្រឿងបន្លាស់បរិក្ខារបណ្តាញត្រូវបានចាត់ថ្នាក់ឡើងវិញជាបរិក្ខារបណ្តាញនៅពេលដំឡើងវា។ ចំណាយនាពេលបន្ទាប់ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យនោះ នឹងហូរចូលមកក្នុងសម្ព័ន្ធ ហើយថ្លៃដើមនោះអាចវាស់វែងគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ។ តម្លៃយោងនៃទ្រព្យដែលត្រូវបានផ្លាស់ប្តូរ ត្រូវបានគេឈប់កត់ត្រា។ រាល់ការជួសជុល និងថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការនោះបានកើតឡើង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)**

*រំលស់*

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ចំពោះគ្រប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ ដើម្បីចែក  
រំលែកថ្លៃដើមរបស់វា ទៅតាមតម្លៃសំណល់ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វា ដូចខាងក្រោម៖

**អាយុកាលប្រើប្រាស់**

|                                   |                                                          |
|-----------------------------------|----------------------------------------------------------|
| អគារ និងការកែលម្អទ្រព្យជួល        | ពី២០ឆ្នាំ ដល់២៥ឆ្នាំ ឬចំរើននៃកតិកាសន្យាប្រសិនបើវាខ្លីជាង |
| បរិក្ខារបណ្តាញ លើកលែងតែ៖          | ៨ឆ្នាំ                                                   |
| បង្គោលអង្កែត                      | ១០ឆ្នាំ                                                  |
| ប្រព័ន្ធទូទាត់កម្រៃសេវា           | ៥ឆ្នាំ                                                   |
| យានយន្ត                           | ៥ឆ្នាំ                                                   |
| បរិក្ខារ សង្ហារឹម និងឧបករណ៍បំពាក់ | ៣ - ៥ឆ្នាំ                                               |

រំលស់លើគ្រឿងបន្លាស់បណ្តាញ ត្រូវចាប់ផ្តើមនៅពេលដំឡើងវាតែប៉ុណ្ណោះ ហើយវាត្រូវបានផ្ទេរទៅក្នុងបរិក្ខារ  
បណ្តាញ។

តម្លៃសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ ត្រូវបានត្រួតពិនិត្យ និងកែសម្រួលតាមការសម្រប នាកាល  
បរិច្ឆេទតារាងតុល្យការនីមួយៗ។

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកត់ត្រាបន្ថយភ្លាមៗ ឱ្យនៅស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វា  
ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ ធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបានរបស់វា។

នៅពេលដែលទ្រព្យសកម្មត្រូវបានលក់ចេញ ឬឈប់ប្រើប្រាស់ ថ្លៃដើម និងរំលស់បង្គុំរបស់វា ត្រូវបានគេលុបចេញពី  
គណនី ហើយចំណេញ ឬខាតពីការលក់ចេញ ត្រូវបានគេរួមបញ្ចូលក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត  
ផ្សេងៗរួម។

*ទ្រព្យសកម្មកំពុងសាងសង់ (CIP)*

ទ្រព្យសកម្មកំពុងសាងសង់រួមមាន ថ្លៃដើមទ្រព្យសកម្ម ចំណាយពលកម្មនិងចំណាយផ្ទាល់ផ្សេងៗដែលពាក់ព័ន្ធផ្ទាល់  
ជាមួយនឹងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលសម្ព័ន្ធកំពុងសាងសង់ ឬកំពុងដំឡើង។ នៅពេលដែលទ្រព្យសកម្ម  
មានភាពរួចរាល់សម្រាប់ធ្វើប្រតិបត្តិការ ចំណាយពាក់ព័ន្ធរបស់វាត្រូវបានផ្ទេរពីទ្រព្យសកម្មកំពុងសាងសង់ ទៅជា  
ប្រភេទទ្រព្យសកម្មតាមការសម្រប និងចាប់ផ្តើមដករំលស់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សម្រាប់គោលបំណងនៃការបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួម សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់នៅក្នុងដៃ សាច់ប្រាក់នៅធនាគារ និងគណនីបម្រុងសេវាបំណុល។

**៣.៥ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល**

ចំណាយពន្ធក្នុងឆ្នាំរួមមាន ពន្ធក្នុងឆ្នាំ និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលប្រតិបត្តិការផ្សេងៗ។ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដែលបានអនុម័ត រួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទតារាងតុល្យការ។ គណៈគ្រប់គ្រងវាយតម្លៃជាបន្តបន្ទាប់ អំពីស្ថានភាពក្នុងលិខិតប្រកាសពន្ធ ជាមួយនឹងការបកស្រាយបទប្បញ្ញត្តិពន្ធ និងបានកត់ត្រាសំវិធានធនទៅតាមការ សមស្រប តាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ពន្ធពន្យារលើប្រាក់ចំណូលត្រូវបានធ្វើសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះ អាសន្នដែលកើតមានឡើង រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល ជាមួយនឹងតម្លៃយោងរបស់វានៅក្នុង របាយការណ៍ហិរញ្ញវត្ថុរួម។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័តរួចជា ស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំនាការបរិច្ឆេទតារាងតុល្យការ និងដែលត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលដែល ពន្ធពន្យារលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលលើប្រាក់ចំណូលត្រូវបានទូទាត់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេល អនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល នៅពេលដែលក្រុមហ៊ុនរួមមានសិទ្ធិតាមផ្លូវ ច្បាប់ ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូល និងបំណុលពន្ធពន្យារ ទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ ពន្ធតែមួយ ដែលមានបំណងទូទាត់សមតុល្យបន្ទាប់ពីកាត់កងរួច។

**៣.៦ សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលសម្ព័ន្ធមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចដែលត្រូវបានបង្កើត ឡើង ដោយសារលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដែលទំនងជាតម្រូវឱ្យមានលំហូរធនធានចេញ ដើម្បីទូទាត់ កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។ សំវិធានធនមិនត្រូវបានទទួលស្គាល់ សម្រាប់ការខាតបង់ពីព្រឹត្តិការណ៍នាពេលអនាគតទេ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃនៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ច។ ប្រសិនបើតម្លៃពេលវេលានៃទឹក ប្រាក់មានចំនួនជាសារវន្ត សំវិធានធនត្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដែល ឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ កំណើនសំវិធានធនដោយសារពេលវេលាកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.៧ ការទទួលស្គាល់ចំណូល**

*ចំណូលពីការផ្តល់សេវាទូរគមនាគមន៍*

ចំណូលទាំងនេះរួមមាន កម្រៃជារសេវាប្រចាំខែ កម្រៃប្រើប្រាស់សេវាទូរស័ព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជា សេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែមផ្សេងៗ។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ នៅពេលដែលសេវាទាំងនោះត្រូវបានបំពេញ។

*សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ*

សេវាទូរស័ព្ទបង់ប្រាក់ក្រោយពេលប្រើ ត្រូវបានទទួលស្គាល់អាស្រ័យទៅតាមចំណែកនៃសេវាដែលបានកំណត់ថ្លៃរួច/ ចំណែកនៃការជារសេវា (កម្រៃប្រើប្រាស់ប្រចាំខែ ដែលវាមិនខុសគ្នាអាស្រ័យទៅតាមការប្រើប្រាស់ទេ)។ ជាទូទៅការផ្តល់សេវានេះត្រូវបានចាត់ទុកថាជាសេវានៃការផ្តល់សេវាផ្សេងៗគ្នា ដែលមានបែបបទក្នុងការផ្ទេរឱ្យអតិថិជនដូចៗគ្នា។ ប្រាក់ចំណូលដែលមិនទាន់ចេញវិក្កយបត្រចំពោះការប្រើប្រាស់លក់ធាតុអាកាស និងកម្រៃជារសេវា ដែលកើតឡើងពីការ ផ្តល់សេវាទាំងនេះ ចាប់ពីកាលបរិច្ឆេទនៃវិក្កយបត្ររហូតដល់ដំណាច់ខែនីមួយៗ ត្រូវបានប៉ាន់ស្មាន និងត្រូវបានកត់ត្រា។

*សេវាបន្ថែមផ្សេងៗ*

ចំណូលពីសេវាបន្ថែមផ្សេងៗដូចជា wallpapers សេវា backup និងហ្គេម ។ល។ ត្រូវបានទទួលស្គាល់ដោយកាត់កងជាមួយនឹងអ្នកផ្តល់សេវាទាំងនេះ នៅពេលដែលពួកគេទទួលខុសត្រូវចំពោះមាតិកានៃសេវានោះ និងដើម្បីកំណត់តម្លៃសេវាដែលអ្នកជារសេវាត្រូវបង់ ដូចនេះហើយសម្ព័ន្ធត្រូវបានចាត់ទុកថាជាភ្នាក់ងារឈរឈ្មោះតែប៉ុណ្ណោះ។ នៅពេលដែលសម្ព័ន្ធទទួលខុសត្រូវលើមាតិកានៃសេវា និងកំណត់តម្លៃដែលអ្នកជារសេវាត្រូវបង់ នោះចំណូលត្រូវបានទទួលស្គាល់តាមចំនួនដុល។

*សេវាបង់ប្រាក់មុន*

សេវាបង់ប្រាក់មុនអនុញ្ញាតឱ្យអតិថិជនទិញចំនួនចំណែកប្រើបន្តដោយមានកំណត់។ ចំណូលត្រូវបានទទួលស្គាល់នៅពេលដែលអតិថិជនបានប្រើចំនួនម៉ោង។ ចំនួនម៉ោងដែលមិនបានប្រើប្រាស់ ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការជាបំណុលក្នុងកិច្ចសន្យា។ នៅពេលផុតចំណែកមានសុពលភាព ចំណែកនៃបំណុលក្នុងកិច្ចសន្យាពាក់ព័ន្ធនឹងចំនួនម៉ោងដែលបានផុតកំណត់ ត្រូវបានទទួលស្គាល់ជាចំណូល ដោយសារមិនមានកាតព្វកិច្ចផ្តល់សេវាទៀតទេ។

ការលក់កាត់ទូរស័ព្ទបង់ប្រាក់មុន ជាមួយនឹងស៊ីមកាត និងចំណែកប្រើប្រាស់ដែលបានផ្ទុកជាមុន ត្រូវបានកត់ត្រាជាកាតព្វកិច្ចប្រតិបត្តិការតែមួយ ដោយសារគេមិនអាចប្រើប្រាស់ស៊ីមកាតតែឯងបានទេ។ ទឹកប្រាក់ដែលបានទទួលចំពោះម៉ោងប្រើប្រាស់ដែលបានបង់ប្រាក់មុន ត្រូវបានទទួលស្គាល់លើកដំបូងជាបំណុលក្នុងកិច្ចសន្យា និងត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលអតិថិជនបានប្រើប្រាស់។ ចំណែកដែលមិនបានប្រើប្រាស់ត្រូវបានទទួលស្គាល់ពេញលេញ នៅពេលណាមួយដែលដល់មុន រវាងពេលផុតកំណត់របស់វា ឬពេលអតិថិជនផ្លាស់ប្តូរឈប់ប្រើគម្រោង។

ជាការសម្រួលក្នុងការអនុវត្ត ព័ត៌មានអំពីកាតព្វកិច្ចប្រតិបត្តិការដែលនៅសល់របស់វា មិនត្រូវបានលាតត្រដាងទេ ដោយសារចំណែកកិច្ចសន្យាវិធានទុកដើមដំបូង គឺតិចជាង១ឆ្នាំ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.៧ ការទទួលស្គាល់ចំណូល (ត)**

*ចំណូលពីការភ្ជាប់សេវា*

ចំណូលពីការភ្ជាប់សេវា និងចំណាយពាក់ព័ន្ធ ត្រូវបានពន្យារ និងដករំលស់តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាម អាយុកាលប៉ាន់ស្មាននៃទំនាក់ទំនងរបស់អតិថិជន។

សេវាទូរគមនាគមន៍ត្រូវបានផ្តល់ដាច់ដោយឡែក និង/ឬ ជាកញ្ចប់ ជាមួយនឹងសេវានិង/ឬ ឧបករណ៍ផ្សេងៗ។ ចំពោះ កិច្ចសន្យាជាកញ្ចប់ សម្ព័ន្ធកត់ត្រាផលិតផល និងសេវានីមួយៗដាច់ដោយឡែកពីគ្នា ប្រសិនបើវាជាប្រភេទឧសគ្គា ឧទាហរណ៍ ប្រសិនបើផលិតផល ឬសេវាណាមួយត្រូវបានកំណត់អត្តសញ្ញាណដាច់ដោយឡែកពីគ្នា ពីផលិតផល ផ្សេងៗទៀតនៅក្នុងកញ្ចប់កិច្ចសន្យានោះ និង ប្រសិនបើអតិថិជនអាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់នេះ។ ចំណូល ត្រូវបានទទួលស្គាល់ នៅពេលដែលបានបំពេញកាតព្វកិច្ចនីមួយៗ ឱ្យអតិថិជនរួច។

ថ្លៃប្រតិបត្តិការសរុបនៃកិច្ចសន្យាជាកញ្ចប់ ត្រូវបានបែងចែកក្នុងចំណោមកាតព្វកិច្ចប្រតិបត្តិការនីមួយៗ អាស្រ័យទៅ តាមថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗ។ ថ្លៃលក់ដាច់ដោយឡែករបស់វានីមួយៗត្រូវបានកំណត់ដោយផ្អែកទៅ តាមតម្លៃដែលអាចអង្កេតបាន ដែលសម្ព័ន្ធលក់ផលិតផលនិងសេវាតាមមូលដ្ឋានដាច់ដោយឡែករបស់វា។ ចំពោះ ផលិតផល និងសេវាដែលមិនត្រូវបានលក់ដាច់ដោយឡែកពីគ្នា សម្ព័ន្ធប៉ាន់ស្មានថ្លៃលក់ដាច់ដោយឡែករបស់វា ដោយ ប្រើវិធីសាស្ត្រផ្សេងៗ ដូចជា វិធីសាស្ត្រវាយតម្លៃទីផ្សារដែលបានកែតម្រូវ វិធីសាស្ត្រថ្លៃដើមបូកនឹងចំណាយបន្ទាប់បន្សំ ឬវិធីសាស្ត្រតម្លៃសំណល់។

*ចំណូលភតិសន្យា*

ចំណូលភតិសន្យា បានពីការជួល ការបំពាក់សម្ភារៈនៅលើអង់តែនទូរគមនាគមន៍ ដែលអតិថិជនដំឡើងនឹងរក្សាទុក ឧបករណ៍បណ្តាញទំនាក់ទំនងនីមួយៗ។ ចំណូលភតិសន្យា ពីភតិសន្យាប្រតិបត្តិការគឺត្រូវបានទទួលស្គាល់ឡើងលើ មូលដ្ឋានរំលោះថេរ នៅលើលក្ខខណ្ឌមិនប្រែប្រួលនិងមិនអាចលុបចោលបាន ផ្អែកលើកិច្ចព្រមព្រៀងភតិសន្យាដោយ មិនគិតពីពេលដែលការបង់ប្រាក់ត្រូវបង់។

*ចំណូលការប្រាក់*

ចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងតម្លៃយោងដុល របស់ ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាននៅពេលបន្ទាប់មក។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ អត្រាការប្រាក់មានប្រសិទ្ធភាពត្រូវយកទៅគុណជាមួយនឹងតម្លៃ យោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបន្ទាប់ពីកាត់កងសំវិធានធនបាត់បង់រួចប្រសិនបើមាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.៨ បំណុលកិច្ចសន្យា**

បំណុលកិច្ចសន្យា គឺជាកាតព្វកិច្ចក្នុងការផ្ទេរទំនិញ ឬសេវាឱ្យអតិថិជន ដែលសម្ព័ន្ធទទួលបានប្រាក់ (ឬ ចំនួនទឹកប្រាក់ នៅពេលផុតកំណត់) ពីអតិថិជន។ ប្រសិនបើអតិថិជនបង់ប្រាក់ មុនពេលសម្ព័ន្ធផ្ទេរទំនិញ ឬផ្តល់សេវាកម្ម ដល់ អតិថិជន នោះបំណុលក្នុងកិច្ចសន្យាត្រូវបានទទួលស្គាល់នៅពេលបានទូទាត់ប្រាក់ ឬនៅពេលផុតកំណត់ទូទាត់ប្រាក់ (ពេលណាមួយដែលដល់មុន)។ បំណុលកិច្ចសន្យាត្រូវបានទទួលស្គាល់ នៅពេលសម្ព័ន្ធបំពេញសេវាក្នុង កិច្ចសន្យា។ បំណុលក្នុងកិច្ចសន្យាត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម។

**៣.៩ ចំណេញក្នុងមួយភាគហ៊ុន (\*EPS)**

សម្ព័ន្ធបង្ហាញទិន្នន័យចំណូលមូលដ្ឋានក្នុងមួយភាគហ៊ុនសម្រាប់ភាគហ៊ុនធម្មតា។ មូលដ្ឋាន EPS ត្រូវបាន គណនាដោយបែងចែកប្រាក់ចំណេញ ឬខាតដែលទាក់ទងទៅនឹងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយចំនួនភាគហ៊ុន ធម្មតាដែលជាមធ្យមមិនទាន់មាននៅក្នុងឆ្នាំនេះ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពុំមាន សក្តានុពលនៃការថយចុះ នៃភាគហ៊ុនធម្មតាដែលគួរអោយកត់សម្គាល់ឡើយ។ ដូចនេះប្រាក់ចំណេញមធ្យមក្នុងមួយភាគហ៊ុនគឺ ដូចគ្នានឹង មូលដ្ឋាន EPS ដែរ។

**៣.១០ ដើមទុន និងបុព្វលាភភាគហ៊ុន**

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ក្នុងថ្នាក់ជាមូលធន។

ដើមទុនគឺតំណាងឱ្យតម្លៃភាគហ៊ុនដែលដែលបានចេញលក់។ ចំពោះភាគហ៊ុនផ្សេងទៀត បើសិនជាភាគហ៊ុន និង/ឬ ការទទួលខុសត្រូវយោងទៅតាមធាតុសេដ្ឋកិច្ចនៃឧបករណ៍ជាក់លាក់។ ការចែកចាយដល់អ្នកគ្រប់គ្រងលើឧបករណ៍ ហិរញ្ញវត្ថុចាត់ទុកថាជាឧបករណ៍ភាគហ៊ុនត្រូវបានទទួលស្គាល់ភ្លាមក្នុងមូលធន។

បុព្វលាភភាគហ៊ុនតំណាងឱ្យចំនួនលើសដែលបានទទួលដោយសម្ព័ន្ធ លើតម្លៃថវិកានៃភាគហ៊ុនបានបោះផ្សាយ ក្រោយទូទាត់ទៅលើការចំណាយប្រតិបត្តិការ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការបោះផ្សាយនេះ។

**៣.១១ ភតិសន្យា**

*គោលការណ៍គណនេយ្យដោយភតិកៈ*

សម្ព័ន្ធបង្ហាញជំនួញ និងអត្ថប្រយោជន៍សម្រាប់បម្រើក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នៅពេលចាប់ផ្តើមកិច្ចសន្យា ភតិសន្យា សម្ព័ន្ធវាយតម្លៃថាតើកិច្ចសន្យានោះជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យាឬទេ។ កិច្ចសន្យាមួយ ជាប្រភេទភតិសន្យា ឬមានសមាសធាតុភតិសន្យា ប្រសិនបើកិច្ចសន្យានោះបង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ដែលបានកំណត់មួយ ក្នុងចំណោមវេលាណាមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា។ សម្ព័ន្ធបែងចែកសាច់ប្រាក់ក្នុង កិច្ចសន្យា ទៅតាមសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ផ្អែកទៅតាមតម្លៃដាច់ដោយឡែករបស់វា នីមួយៗ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.១១ ភតិសន្យា (ត)**

ចំណែកនៃភតិសន្យា ត្រូវបានចាត់ទៅតាមមូលដ្ឋានដាច់ដោយឡែក និងមានចំណែក និងលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនមានដាក់បន្ទុកកិច្ចសន្យាណាផ្សេង ក្រៅពីអត្ថប្រយោជន៍នានាដែលបានដាក់បញ្ចាំនៅក្នុង ទ្រព្យសកម្មដែលបានជួល ដែលត្រូវបានកាន់កាប់ដោយភតិសន្យាទ្រព្យជួលនោះទេ។ ទ្រព្យសកម្មដែលបានជួល អាច មិនត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំសម្រាប់ការខ្ចីប្រាក់នោះទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល នាកាលបរិច្ឆេទដែលទ្រព្យសកម្ម បានជួល មានភាពរួចរាល់សម្រាប់សម្ព័ន្ធប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតចេញពីភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។ បំណុល ភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធ នៃការទូទាត់ភតិសន្យាថេរ (រួមមាន ការទូទាត់ថេរផ្សេងៗ ) ដកសម្បទាន ផ្សេងៗ ដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យា ត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាការប្រាក់ជាក់ស្តែងដែលត្រូវបានកំណត់ក្នុងភតិសន្យា។ ប្រសិនបើអត្រានោះមិនត្រូវបានកំណត់រួចរាល់ទេនោះ ដែលជាទូទៅ ជាករណីភតិសន្យាក្នុងសម្ព័ន្ធ អត្រាកំណើន ប្រាក់កម្ចីរបស់ភតិសន្យាជួលត្រូវបានប្រើប្រាស់ ពោលគឺជាអត្រាដែលភតិសន្យាជួលជាឯកត្តជនត្រូវបង់ដើម្បីទទួលបាន ប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមាន សិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី សម្ព័ន្ធប្រើហិរញ្ញប្បទានរបស់ភតិសន្យា ឬហិរញ្ញប្បទានដែលបានទទួលពីក្រុមហ៊ុន មេជាចំណុចចាប់ផ្តើម និងធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលលក្ខខណ្ឌហិរញ្ញប្បទាន ដោយសារបានទទួល ហិរញ្ញប្បទានពីភតិសន្យា។

ការទូទាត់ភតិសន្យាត្រូវបែងចែករវាងប្រាក់ដើម និងចំណាយហិរញ្ញវត្ថុ។ ចំណាយហិរញ្ញវត្ថុត្រូវបានកត់ត្រាជាបន្ទុកក្នុង ចំណេញ ឬខាត អាស្រ័យទៅតាមចំណែកនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើ ចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលត្រូវបានធ្វើឡើងនៅថ្ងៃចាប់ផ្តើម ឬមុនកាលថ្ងៃចាប់ផ្តើម កាត់កងជាមួយនឹង សម្បទានដែលបានទទួលពីភតិសន្យានីមួយៗ និង
- ចំណាយផ្ទាល់លើកដំបូងរបស់ភតិសន្យាជួល និង

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**៣.១១ ភតិសន្យា (ត)**

ជាទូទៅ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានដករំលស់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលណាមួយ ដែលខ្លីជាងរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងចីវរវេលាជួល។

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី សម្រាប់ការជួលបរិក្ខារ និងយានយន្ត ត្រូវបានទទួលស្គាល់ជា ចំណាយតាមមូលដ្ឋានថេរ នៅក្នុងចំណេញ ឬខាត។

*ការកែប្រែភតិសន្យា*

ការកែប្រែភតិសន្យាគឺជាការកែប្រែវិសាលភាពនៃភតិសន្យា ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌដើមដំបូងរបស់ភតិសន្យា នោះ។ កាលបរិច្ឆេទចូលជាធរមាននៃការកែប្រែ គឺជាកាលបរិច្ឆេទដែលភាគីទាំងពីរប្រមូលគ្នាចំពោះការកែប្រែ ភតិសន្យានោះ។

ប្រសិនបើភតិសន្យាត្រូវបានកែប្រែដើម្បីបញ្ចប់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋានមួយ ឬច្រើន ឬដើម្បីធ្វើឱ្យចីវរវេលា នៃភតិសន្យាក្នុងកិច្ចសន្យាខ្លីជាងមុន នោះភាគីអ្នកជួលវាស់វែងបំណុលភតិសន្យាណាកាលបរិច្ឆេទចូលជាធរមាននៃការ កែប្រែដោយប្រើអត្រាអប្បហារដែលបានកែប្រែ។ វាបន្ថយតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ដើម្បី ឆ្លុះបញ្ចាំងពីការបញ្ចប់ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល។ ចំណេញឬខាតដែលពាក់ព័ន្ធនឹងការបញ្ចប់ ផ្នែកខ្លះនៃភតិសន្យា ឬបញ្ចប់ភតិសន្យាទាំងមូល ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

*ភតិសន្យារយៈពេលខ្លី និងភតិសន្យាទៅលើទ្រព្យសកម្មមានតម្លៃទាប*

សម្ព័ន្ធបានជ្រើសរើសមិនទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យារយៈពេលខ្លី និង ភតិសន្យាទៅលើទ្រព្យសកម្មមានតម្លៃទាប។ សម្ព័ន្ធទទួលស្គាល់ការទូទាត់ការជួលជាការចំណាយប្រតិបត្តិការលើ មូលដ្ឋានរំលស់ថេរក្នុងរយៈពេលនៃការជួល។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមគ្នាស្របតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនីសំខាន់ៗ មួយចំនួន។ ថែមទាំងតម្រូវឱ្យមានការគ្រប់គ្រងអនុវត្តការវិនិច្ឆ័យ នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់សម្ព័ន្ធផងដែរ។ ផ្នែកដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យកម្រិតខ្ពស់ ឬភាពស្មុគស្មាញ ឬផ្នែក ដែលការសន្មត និងការប៉ាន់ស្មានមានសារៈសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាកន្លងមក និងកត្តាផ្សេងៗទៀត រួមទាំងការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគតដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

សម្ព័ន្ធទ្រព័ន្ធការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មតដែលអាចមានហានិភ័យជាសារវន្តដែលអាចបណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ត្រូវបានពិភាក្សាដូចខាងក្រោម។

**(ក) ការរំលស់ និងការកំណត់អាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

ការកត់ត្រាគណនេយ្យសម្រាប់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ពាក់ព័ន្ធនឹងការប្រើប្រាស់ការប៉ាន់ស្មានសម្រាប់ការកំណត់អាយុកាលប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្មទាំងនេះ។ ការកំណត់អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម គឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ក្នុងការវិនិច្ឆ័យ សម្ព័ន្ធវាយតម្លៃទៅលើកត្តាមួយចំនួន ក្នុងចំណោមកត្តាផ្សេងៗទៀត ដូចជាការប្រើប្រាស់រំពឹងទុករបស់ទ្រព្យសកម្ម ភាពសឹករចរិលរំពឹងទុករបស់ ទ្រព្យសកម្ម ដែលអាស្រ័យទៅលើកត្តាប្រតិបត្តិ និងកត្តាបរិយាកាស ក៏ដូចជាភាពហួសសម័យផ្នែកបច្ចេកទេស ឬផ្នែកពាណិជ្ជកម្ម ដែលបណ្តាលមកពីការផ្លាស់ប្តូរ ឬការអភិវឌ្ឍបច្ចេកវិទ្យា។

**(ខ) ការប្រមូលបានមកវិញនូវឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ**

ក្រុមហ៊ុនបានវាយតម្លៃចំពោះការប្រមូលទឹកប្រាក់ ចំពោះឥណទានផ្តល់ឱ្យ Three Star Investment Cambodia Ltd ដែលជាកម្មសិទ្ធិទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង ជាទីកប្រាក់ចំនួន ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (២០២៣៖ ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក) ហើយផ្អែកលើព័ត៌មានដែលមានស្រាប់ ក្រុមហ៊ុនមិនរំពឹងថានឹងមានបញ្ហាអំពីការបាត់បង់ឱភាពនៃតម្លៃណាមួយទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (ត)**

**(គ) បញ្ហាពន្ធ**

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរ នាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃ បទប្បញ្ញត្តិពន្ធដារ ដែលមានការប្រែប្រួលទៅតាមបំណកស្រាយផ្សេងៗ។ ស្ថានភាពទាំងនោះរួមមាន ការសន្មតរបស់ គណៈគ្រប់គ្រងលើការប្រើប្រាស់ការខាតពន្ធយោង និងពន្ធកាត់ទុក។ សម្ព័ន្ធកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយ លើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធ ចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាប្លង់ ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យ ទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធ ប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុមួយចំនួន។ ការគ្រប់គ្រងហានិភ័យត្រូវបានអនុវត្ត ឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះលទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ**

**(ក) ហានិភ័យទីផ្សារ**

(១) ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ និងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធកើតមកពីប្រាក់កម្ចី។ ប្រាក់កម្ចីដែលបានផ្តល់តាមអត្រាអចរ ធ្វើឱ្យសម្ព័ន្ធប្រឈម មុខនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធវាយតម្លៃអំពីហានិភ័យអត្រាការប្រាក់ និងបានផ្ទុកផ្ទង់វា ជាមួយនឹងចំណាយប្រតិបត្តិការនៅពេលចរចាឥណទាននីមួយៗ។ សម្ព័ន្ធវាយតម្លៃហានិភ័យអត្រាការប្រាក់តាមមូល ដ្ឋានកំពុងបន្ត និងបានបង្កើតយុទ្ធសាស្ត្រនានាដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនសម្ព័ន្ធតាមដានយ៉ាងខ្ជាប់ខ្ជួនអំពីអត្រា ការប្រាក់ និងបានប្រើប្រាស់ការព្យាករណ៍លំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរនៅលើទីផ្សារ។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឥណទានដែលនៅមិនទាន់ទូទាត់មានអត្រាការប្រាក់អចរក្នុងចន្លោះពី ៦,៧៥% ទៅ ១០,២៤% (២០២៣៖ អត្រាការប្រាក់អចរក្នុងចន្លោះពី ៦,៧៥% ទៅ ១០,២៤%)។

ការធ្លាក់ចុះឬកើនឡើងមួយរយអត្រាគោលនៃអត្រាការប្រាក់លើទីផ្សារ ចំពោះប្រាក់កម្ចីរបស់សម្ព័ន្ធគណនេយ្យផ្តល់ឱ្យ ភាគីពាក់ព័ន្ធ និងប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចំពោះប្រាក់ចំណេញមុន បង់ពន្ធនៅក្នុងឆ្នាំទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)**

ឥណទានត្រូវទទួលរបស់សម្ព័ន្ធដែលមានអត្រាការប្រាក់ថេរ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ ដូចនេះវាមិនមានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ដោយសារទាំងតម្លៃយោង និងលំហូរសាច់ប្រាក់នាពេលអនាគត មិនមានភាពប្រែប្រួលដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារនោះទេ។ ទោះបីជាវាប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របក៏ដោយ គណៈគ្រប់គ្រងជឿជាក់ថាវាមិនមានផលប៉ះពាល់ជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុរួមទេ ដោយសារឥណទាននេះត្រូវទទួលពីភាគទុនិកផ្ទាល់។

**(២) ហានិភ័យរូបិយប័ណ្ណបរទេស**

សម្ព័ន្ធមិនមានផលប៉ះពាល់ជាសារវន្ត ចំពោះហានិភ័យរូបិយប័ណ្ណបរទេសទេ ដោយសារមានតែប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលទទួលបានស្គាល់មួយផ្នែកតូចប៉ុណ្ណោះដែលបានធ្វើឡើងជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោល។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ណាមួយ ដើម្បីគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន ធៀបនឹងរូបិយប័ណ្ណគោលទេ ដោយសារភាគច្រើនសម្ព័ន្ធធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល។

**(៣) ហានិភ័យតម្លៃ**

សម្ព័ន្ធមិនប្រឈមមុខនឹងហានិភ័យតម្លៃទំនិញទេ ដោយសារថ្លៃលក់សេវាដែលបានផ្តល់ត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំ ហើយសម្ព័ន្ធមិនមានការវិនិយោគមូលបត្រទេ។

**(ខ) ហានិភ័យឥណទាន**

ហានិភ័យឥណទានកើតឡើងមកពី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ។

**(១) ការគ្រប់គ្រងហានិភ័យ**

ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានតែធនាគារពាណិជ្ជដែលមានឈ្មោះល្បីតែប៉ុណ្ណោះ ដែលសម្ព័ន្ធធ្វើប្រាក់ជាមួយ។ គណនីអតិថិជនកើតឡើងមកពីការផ្តល់សេវាទូរគមនាគមន៍ឱ្យអតិថិជនមួយចំនួនធំ រួមទាំង គ្រឹះស្ថានអាជីវកម្ម និងឯកត្តជន ក៏ដូចជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេស ដូចនេះហើយហានិភ័យឥណទានជារួម ត្រូវបានកម្រិត។ ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ និងឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថាមានហានិភ័យទាប ដោយសារភាគីពាក់ព័ន្ធទាំងនោះស្ថិតនៅក្រោមភាគទុនិករួមតែមួយ។ គណៈគ្រប់គ្រងជឿជាក់ថា ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ អាចកាត់កងជាមួយនឹងទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធរបស់សម្ព័ន្ធ និងប្រាក់កម្ចីពីភាគទុនិកបាន ដោយសារភាគីពាក់ព័ន្ធទាំងនោះ ស្ថិតនៅក្រោមភាគទុនិករួមតែមួយ ហើយសម្ព័ន្ធបានអនុវត្តបែបនេះរួចហើយក្នុងក្រាហ្វិកន្លងមក។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)**

**(២) ការខាតបង់លើឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

សម្ព័ន្ធអនុវត្តប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោមដែលត្រូវអនុវត្តតាមគំរូនៃការខាតបង់ឥណទានរំពឹងទុក៖

- គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ
- ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និង
- ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវអនុវត្តតាមតម្រូវការនៃការថយចុះតម្លៃរបស់ ស.រ.ហ.អ.ក ៩ ដែរ ប៉ុន្តែការខាតបង់ បណ្តាលមកពីការថយចុះតម្លៃដែលគេបានរកឃើញ មិនមានចំនួនជាសារវន្តទេ។

*គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ*

សម្ព័ន្ធអនុវត្តវិធីសាស្ត្រសាមញ្ញរបស់ ស.រ.ហ.អ.ក ៩ ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក ដែលប្រើសំវិធានធនបាត់បង់រំពឹងទុកពេញមួយអាយុកាលចំពោះគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗទាំងអស់។ ដូចនេះសម្ព័ន្ធមិនបានតាមដានការប្រែប្រួលនៃហានិភ័យឥណទានទេ ប៉ុន្តែបានទទួលស្គាល់សំវិធានធនបាត់បង់ ដោយផ្អែកទៅតាម ECLs ពេញមួយអាយុកាលនាការបរិច្ឆេទរាយការណ៍នីមួយៗជំនួសវិញ។ សម្ព័ន្ធបានកត់ត្រាម៉ាទ្រីសសំវិធានធន ដែលផ្អែកទៅតាមបទពិសោធន៍នៃការខាតបង់ឥណទានរំពឹងទុកក្នុងគ្រាកន្លងមក ដោយកែតម្រូវទៅតាមកត្តារំពឹងទុកជាក់លាក់នានារបស់កូនបំណុល និងបរិយាកាសសេដ្ឋកិច្ចផងដែរ។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលរួមក្នុងខ្ទង់ចំណាយប្រតិបត្តិការផ្សេងៗ។

ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានដាក់ជាក្រុមអាស្រ័យទៅតាមលក្ខណៈហានិភ័យឥណទានជារួម និងចំនួនថ្ងៃផុតកំណត់។

អត្រាការខាតបង់រំពឹងទុកគឺអាស្រ័យទៅតាមទិន្នន័យនៃការទូទាត់ប្រាក់ចំពោះការលក់ ក្នុងរយៈពេល ៣៦ខែ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងការខាតបង់ឥណទានរំពឹងទុកក្នុងគ្រាកន្លងមក ក្នុងការិយបរិច្ឆេទដូចគ្នា។ អត្រាការខាតបង់ក្នុងគ្រាកន្លងមក ត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងពីព័ត៌មានក្នុងពេលបច្ចុប្បន្ន និងពេលអនាគត អំពីកត្តាម៉ាក្រូសេដ្ឋកិច្ចដែលមានផលប៉ះពាល់ដល់ការទូទាត់សងបំណុលរបស់អតិថិជន។ សម្ព័ន្ធបានកំណត់អត្រា ផលិតផលក្នុងស្រុកសរុប (GDP) និងអត្រាគ្មានការងារធ្វើរបស់ប្រទេសនានា ដែលក្រុមហ៊ុនរួមបានលក់ទំនិញនិងសេវាឱ្យ ថាជាកត្តាដែលមានភាពពាក់ព័ន្ធបំផុត និងបានកែសម្រួលអត្រាការខាតបង់ក្នុងគ្រាកន្លងមកទៅតាមការសម្រប អាស្រ័យទៅតាមការប្រែប្រួលរំពឹងទុកនៃកត្តាទាំងនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)**

យោងតាមមូលដ្ឋាននេះ សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖

|                                  | រយៈពេលខ្លី<br>ដុល្លារអាមេរិក | ផុតកំណត់<br>ក្រោម៩០ថ្ងៃ<br>ដុល្លារអាមេរិក | ផុតកំណត់<br>លើស៩០ថ្ងៃ<br>ដុល្លារអាមេរិក | ផុតកំណត់<br>លើស១៨០ថ្ងៃ<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|----------------------------------|------------------------------|-------------------------------------------|-----------------------------------------|------------------------------------------|------------------------|
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b> |                              |                                           |                                         |                                          |                        |
| អត្រាខាតរំពឹងទុក                 | ០%                           | ១២.៧៩%                                    | ៨០%                                     | ១០០%                                     |                        |
| តម្លៃយោងដុល                      | ១.៧៧៣.៧៨៦                    | ១.១២៣.២៦២                                 | ១៧៣.៦២៣                                 | ៨២.៥៩៥                                   | ៣.១៥៣.២៦៦              |
| <b>សំវិធានធនបាត់បង់</b>          | -                            | ១៤៣.៦៩២                                   | ១៣៨.៨៩៨                                 | ៨២.៥៩៥                                   | ៣៦៥.១៨៥                |

|                                  |         |         |         |         |           |
|----------------------------------|---------|---------|---------|---------|-----------|
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b> |         |         |         |         |           |
| អត្រាខាតរំពឹងទុក                 | ០%      | ០%      | ០%      | ៣៣%     |           |
| តម្លៃយោងដុល                      | ៨៩៦.៣៣១ | ៨០០.៦៨៧ | ៥១៧.៤៣២ | ៩៣០.៧១៤ | ៣.១៤៥.១៦៤ |
| <b>សំវិធានធនបាត់បង់</b>          | -       | -       | -       | ៣១០.៣៥៩ | ៣១០.៣៥៩   |

សំវិធានធនបាត់បង់សម្រាប់គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗចុងគ្រាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ផ្ទៀងផ្ទាត់ជាមួយនឹងសំវិធានធនបាត់បង់ដើមគ្រា មានដូចខាងក្រោម៖

|                                 | ២០២៤           |        | ២០២៣           |        |
|---------------------------------|----------------|--------|----------------|--------|
|                                 | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| នៅថ្ងៃទី១ ខែមករា                | ៣៦៥.១៨៥        | ១.៤៩២  | ៣០៤.១៩០        | ១.២៥២  |
| (ការកាត់ត្រាបញ្ចាស)/សំវិធានធននៃ |                |        |                |        |
| ការខាតបង់តម្លៃគណនីពាណិជ្ជ       | (៥៤.៨២៦)       | (២២៣)  | ៦០.៩៩៥         | ២៤៩    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ      | -              | (២០)   | -              | (៩)    |
| នៅថ្ងៃទី៣១ ខែធ្នូ               | ៣១០.៣៥៩        | ១.២៤៩  | ៣៦៥.១៨៥        | ១.៤៩២  |

គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានការរំពឹងថានឹង អាចប្រមូលប្រាក់បានមកវិញ។ សញ្ញាណដែលបង្ហាញថាមិនមានការរំពឹងថានឹងអាចប្រមូលប្រាក់បានមកវិញ រួមមាន កត្តាមួយចំនួនក្នុងចំណោមកត្តាផ្សេងៗទៀតដូចជា ការខកខានរបស់កូនបំណុលក្នុងការសងប្រាក់ សម្ព័ន្ធទៅតាម គម្រោង និងការខកខានក្នុងការសងប្រាក់តាមកិច្ចសន្យាក្នុងរយៈពេលលើសពី ១៨០ថ្ងៃ។

ការខាតបណ្តាលមកពីការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានបង្ហាញជាការ ខាតបណ្តាលមកពីការថយចុះតម្លៃសុទ្ធ នៅក្នុងចំណេញប្រតិបត្តិការ។ ការប្រមូលបានមកវិញនៅពេលក្រោយមក បន្ទាប់ពីបានជម្រះចំនួនទឹកប្រាក់នោះចេញពីបញ្ជីរួច ត្រូវបានកាត់ត្រាខាងខ្ទង់ឥណទាន ក្នុងជួរតែមួយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)**

*ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់*

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ រួមមានឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ។

មិនមានការថយចុះតម្លៃចំពោះឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធទេ ដោយសារវាត្រូវបានភាគទុនិកធំជាងគេ ដែលមានលទ្ធភាពលំហូរសាច់ប្រាក់រឹងមាំ ធានាថានឹងបង្វិលសងវិញទាំងស្រុង។

ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលរំពឹងថាត្រូវទូទាត់ដោយអ្នកខ្ចីប្រាក់នៅពេលអនាគតក្នុងអំឡុងពេលប្រកាសភាគលាភ។ សម្ព័ន្ធ មិនរំពឹងថាមានការខាតបង់ណាមួយទេ ពីព្រោះទោះបីជា អ្នកខ្ចីប្រាក់មិនសងប្រាក់វិញនៅពេលផុតកំណត់ក៏ដោយ ក៏វាត្រូវបានធានាថានឹងសងប្រាក់វិញទាំងស្រុង ដោយភាគទុនិកចុងក្រោយរបស់សម្ព័ន្ធរួចហើយ។

មិនមានការថយចុះតម្លៃនៃទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធទេ ដោយសារមិនមានភ័ស្តុតាងជាក់ស្តែងបង្ហាញថាមិនអាចប្រមូលប្រាក់បានមកវិញទេ។

**(គ) ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាពត្រូវបានកំណត់ថា ជាហានិភ័យដែលអង្គភាពមួយជួបប្រទះនឹងផលវិបាកក្នុងការបំពេញកាតព្វកិច្ចបំណុលហិរញ្ញវត្ថុ។ សម្ព័ន្ធមានបំណុលច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែបានវាយតម្លៃពីលទ្ធភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម សម្ព័ន្ធវាយតម្លៃពីលទ្ធភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ច ផ្អែកទៅតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម ដោយប្រើឧបករណ៍ផែនការសាច់ប្រាក់ងាយស្រួល។ ឧបករណ៍នេះពិចារណាអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការសុទ្ធដែលចេញពីប្រតិបត្តិការរបស់សម្ព័ន្ធ តម្រូវការសាច់ប្រាក់នាពេលអនាគតសម្រាប់ប្រាក់កម្ចី និងការទូទាត់សងការប្រាក់ និងការចំណាយប្រាក់ចំពោះការទិញទ្រព្យសកម្ម ដែលត្រូវបានតម្រូវឱ្យរក្សាទុក និងដើម្បីអភិវឌ្ឍអាជីវកម្ម។

សម្ព័ន្ធរៀបចំលំហូរសន្ទនីយភាពរបស់ខ្លួនតាមរយៈឥណទានធនាគារ។ គណៈគ្រប់គ្រងជឿជាក់ថា មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់នៅលើទីផ្សារ ដើម្បីបំពេញតាមតម្រូវការសន្ទនីយភាពបាន។

តារាងខាងក្រោមនេះសង្ខេបពីទិន្នន័យកាលផុតកំណត់នៃបំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធ នាការបរិច្ឆេទរាយការណ៍ដោយផ្អែកទៅតាមកាលផុតក្នុងកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាង គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាមិនធ្វើអប្បបរមា។ សមតុល្យដែលត្រូវផុតកំណត់ក្នុងរយៈពេល ១២ខែ ស្មើនឹងសមតុល្យតម្លៃយោង ដោយសារផលប៉ះពាល់នៃការចុះអប្បបរមាមិនមានចំនួនជាសារវន្ត។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.១ កត្តាហានិភ័យហិរញ្ញវត្ថុ (ត)**

|                                                                                                                             | សរុប<br>ដុល្លារអាមេរិក | លានរៀល    | តិចជាង១ឆ្នាំ<br>ដុល្លារអាមេរិក | ១ - ៥ ឆ្នាំ<br>ដុល្លារអាមេរិក | លើស៥ឆ្នាំ<br>ដុល្លារអាមេរិក |
|-----------------------------------------------------------------------------------------------------------------------------|------------------------|-----------|--------------------------------|-------------------------------|-----------------------------|
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>                                                                                    |                        |           |                                |                               |                             |
| ប្រាក់កម្ចី                                                                                                                 | ២៤០.៥៤២.៦១៨            | ៩៦៨.១៨៤   | ២៨.០៧៨.៤០៥                     | ១៧៨.៧០១.០៥២                   | ៣៣.៧៦៣.១៦១                  |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                                                                                      | ១.២៩៤.៧២៤              | ៥.២១១     | ៣៦៩.៩២១                        | ៩២៤.៨០៣                       | -                           |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង<br>គណនីត្រូវទូទាត់ផ្សេងៗ<br>(មិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម<br>និងពន្ធដែលត្រូវទូទាត់ផ្សេងទៀត) | ១១.១៧០.៨៣១             | ៤៤.៩៦៣    | ១១.១៧០.៨៣១                     | -                             | -                           |
| ទឹកប្រាក់ត្រូវទូទាត់សម្រាប់ការទិញ<br>ទ្រព្យសកម្ម                                                                            | ៤.៤០៥.១១១              | ១៧.៧៣១    | ៤.៤០៥.១១១                      | -                             | -                           |
| ទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធ                                                                                         | ២.៧៩៣.៨៩៣              | ១១.២៤៥    | ២.៧៩៣.៨៩៣                      | -                             | -                           |
| មូលបត្របំណុល                                                                                                                | ២៨.០៧៣.៨៩៧             | ១១២.៩៩៧   | ១.៥៧៦.៩០០                      | ១៤.៨២៨.២៧១                    | ១១.៦៦៨.៧២៦                  |
| បង្គរបំណុល                                                                                                                  | ៥១.២០៩.៨៦៣             | ២០៦.១២០   | ៥១.២០៩.៨៦៣                     | -                             | -                           |
| បំណុលកតិសន្យា                                                                                                               | ៦៥.០៦៤.៨៤៣             | ២៦១.៨៨៦   | ១១.២១៤.៣៣៣                     | ៣៤.៩២១.៦០២                    | ១៨.៩២៨.៩០៨                  |
|                                                                                                                             | ៤០៤.៥៥៥.៧៨០            | ១.៦២៨.៣៣៧ | ១១០.៨១៩.២៥៧                    | ២២៩.៣៧៥.៧២៨                   | ៦៤.៣៦០.៧៩៥                  |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>                                                                                    |                        |           |                                |                               |                             |
| ប្រាក់កម្ចី                                                                                                                 | ១៩០.០១៥.៦៥៤            | ៧៧៦.២១៤   | ២២.៥០៤.៣៧៣                     | ១៦៧.០២៨.២០៣                   | ៤៨៣.០៧៨                     |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                                                                                      | ១១.១៨៣.៤៤០             | ៤៥.៦៨៤    | ៩.៨៨៨.៧១៦                      | ១.២៩៤.៧២៤                     | -                           |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង<br>គណនីត្រូវទូទាត់ផ្សេងៗ<br>(មិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម<br>និងពន្ធដែលត្រូវទូទាត់ផ្សេងទៀត) | ១៩.២៦៦.០០៨             | ៧៨.៧០២    | ១៩.២៦៦.០០៨                     | -                             | -                           |
| ទឹកប្រាក់ត្រូវទូទាត់សម្រាប់ការទិញ<br>ទ្រព្យសកម្ម                                                                            | ៤៩៨.៦៨៧                | ២.០៣៧     | ៤៩៨.៦៨៧                        | -                             | -                           |
| ទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធ                                                                                         | ៦.៣៥២.០៤១              | ២៥.៩៤៨    | ៦.៣៥២.០៤១                      | -                             | -                           |
| មូលបត្របំណុល                                                                                                                | ៣០.២០៦.៧១៤             | ១២៣.៣៩៤   | ១.៦៦៨.៨២២                      | ១៣.៣០៣.៨២៩                    | ១៥.២៣៤.០៦៣                  |
| បង្គរបំណុល                                                                                                                  | ៧៣.៧៦៨.០៩១             | ៣០១.៣៤៣   | ៦៩.៨៥២.២៤៨                     | ៣.៩១៥.៨៤៣                     | -                           |
| បំណុលកតិសន្យា                                                                                                               | ៤៨.២៦១.៦៦០             | ១៩៧.១៤៩   | ១១.៦៣៧.៨៣១                     | ២៨.៩៩៥.២៤១                    | ៧.៦២៨.៥៨៨                   |
|                                                                                                                             | ៣៧៩.៥៥២.២៩៥            | ១.៥៥០.៤៧១ | ១៤១.៦៦៨.៧២៦                    | ២១៤.៥៣៧.៨៤០                   | ២៣.៣៤៥.៧២៩                  |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.២ ការគ្រប់គ្រងដើមទុន**

គោលដៅចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់សម្ព័ន្ធ គឺការធ្វើឱ្យប្រាកដថាសម្ព័ន្ធក្រុមហ៊ុនបាននូវចំណាត់ថ្នាក់ឥណទាន រឹងមាំ និងអនុបាទដើមទុនល្អ ដើម្បីគាំទ្រដល់អាជីវកម្ម និងបង្កើនតម្លៃដល់ភាគទុនិក។

សម្ព័ន្ធរៀបចំរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវាដោយស្វែងយល់ពីការប្រែប្រួលលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវរចនាសម្ព័ន្ធដើមទុន សម្ព័ន្ធអាចទូទាត់បង់ភាគលាភឱ្យភាគទុនិក បង្វិលដើមទុនឱ្យភាគទុនិកវិញ ឬចេញផ្សាយភាគហ៊ុនថ្មី។

សម្ព័ន្ធត្រួតពិនិត្យដើមទុនដោយអនុវត្តបទប្បញ្ញត្តិដែលមាននៅក្នុងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ជាមួយម្ចាស់កម្ចីដូចខាងក្រោមក្នុងការគណនាអនុបាទ ដែលពាក់ព័ន្ធ។

- ១. ធនាគារ មេឃប៊ែង សាខាសិង្ហបុរី
- ២. ធនាគារ Deutsche Bank AG និង
- ៣. GuarantCo Ltd.

**(១) អនុបាទអនុភាព (Leverage Ratio)**

|                                                            | ២០២៤           |           | ២០២៣           |           |
|------------------------------------------------------------|----------------|-----------|----------------|-----------|
|                                                            | ដុល្លារអាមេរិក | លានរៀល    | ដុល្លារអាមេរិក | លានរៀល    |
| បំណុលសរុប (កំណត់សម្គាល់ ១៣)                                | ១៨៣.៩៩៨.៣០៦    | ៧៥១.០៩២   | ១៤៣.៣៣០.៥៣០    | ៥៨៥.៥០៥   |
| មូលបត្របំណុល (កំណត់សម្គាល់ ១៥)                             | ២០.០០០.០០០     | ៨០.៥០០    | ២០.០០០.០០០     | ៨១.៧០០    |
| ដក៖ ប្រាក់បញ្ញើមានកាលកំណត់មិនលើសពី១២ខែ (កំណត់សម្គាល់ ១០)   | (១.៤៧០.៣៥៨)    | (៥.៩១៨)   | -              | -         |
| ដក៖ សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ ១១)        | (៣៧.០៧៩.៦៣៦)   | (១៤៩.២៤៦) | (២៦.៣០១.៣៧១)   | (១០៧.៤៤១) |
| បំណុលសុទ្ធ                                                 | ១៦៥.៤៤៨.៣១២    | ៦៧៦.៤២៨   | ១៣៧.០២៩.១៥៩    | ៥៥៩.៧៦៤   |
| ចំណេញប្រតិបត្តិការមុនចំណាយហិរញ្ញវត្ថុ និងពន្ធលើប្រាក់ចំណូល | ៤៦.០៨៨.៩៨៨     | ១៨៧.៦២៨   | ៤៨.៤២៦.៤៧០     | ១៩៩.០៣៤   |
| បូក៖                                                       |                |           |                |           |
| រំលស់                                                      | ៣៥.៣៨៦.៤១៧     | ១៤៤.០៥៨   | ៣៦.១៩៦.៨០៦     | ១៤៨.៧៦៩   |
| ចំណេញផ្សេងៗ – សុទ្ធ                                        | (៥.៧៩៣.៥៣៧)    | (២៣.៥៨៥)  | (៩៣.៦០៧)       | (៣៨៥)     |
| ចំណេញមុនការប្រាក់ ពន្ធ និងរំលស់ (EBITDA)                   | ៧៥.៦៨១.៨៦៨     | ៣០៨.១០១   | ៨៤.៥២៩.៦៦៩     | ៣៤៧.៤១៨   |
| បូក៖ មូលធនធាន                                              | -              | -         | -              | -         |
| <b>អនុបាទអនុភាព</b>                                        | <b>២</b>       |           | <b>២</b>       |           |

បំណុលសរុប សំដៅលើទឹកប្រាក់ដើមនៃប្រាក់កម្ចីនៃកាតព្វកិច្ចទាំងអស់របស់ក្រុមហ៊ុនបុគ្គលសម្ព័ន្ធទាំងអស់នៃសម្ព័ន្ធ។

**ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.២ ការគ្រប់គ្រងដើមទុន (ត)**

**(២) អនុបាទលទ្ធភាពទូទាត់ការប្រាក់ / អនុបាទ EBITDA ធៀបនឹងបន្ទុកហិរញ្ញវត្ថុ**

|                                     | ២០២៤           |          | ២០២៣           |          |
|-------------------------------------|----------------|----------|----------------|----------|
|                                     | ដុល្លារអាមេរិក | លានរៀល   | ដុល្លារអាមេរិក | លានរៀល   |
| ចំណេញមុនការប្រាក់ ពន្ធ និងរំលស់     | ៧៥.៦៨១.៨៦៨     | ៣០៨.១០១  | ៨៤.៣១៩.៧៥២     | ៣៤៦.៥៥៦  |
| បូក៖ មូលធនធានា                      | -              | -        | -              | -        |
| សរុបចំណេញមុនការប្រាក់ ពន្ធ និងរំលស់ | ៧៥.៦៨១.៨៦៨     | ៣០៨.១០១  | ៨៤.៣១៩.៧៥២     | ៣៤៦.៥៥៦  |
| ចំណាយហិរញ្ញវត្ថុ (កំណត់សម្គាល់ ២២)  | ២៤.២១៥.៤០០     | ៩៨.៥៨១   | ១១.៥០៧.១១៩     | ៤៧.២៩៤   |
| ដក៖ ចំណាយការប្រាក់ពីបំណុល           |                |          |                |          |
| ភតិសន្យា (កំណត់សម្គាល់ ២២)          | (៤.២៣៧.៨០៤)    | (១៧.២៥២) | (៤.០១៥.៩០៥)    | (១៦.៥០៥) |
| ចំណូលហិរញ្ញវត្ថុពីធនាគារ            |                |          |                |          |
| (កំណត់សម្គាល់ ២១)                   | (៨១៥.០៦១)      | (៣.៣១៨)  | (៥០៨.៧១៨)      | (២.០៩១)  |
| ចំណាយហិរញ្ញវត្ថុសុទ្ធ               | ១៩.១៦២.៥៣៥     | ៧៨.០១១   | ៦.៩៨២.៤៩៦      | ២៨.៦៩៨   |
| <b>អនុបាទលទ្ធភាពទូទាត់ការប្រាក់</b> | <b>៤</b>       |          | <b>១២</b>      |          |

**(៣) អនុបាទបំណុលមានអាទិភាពខ្ពស់ធៀបនឹង EBITDA**

|                                   | ២០២៤           |         | ២០២៣           |         |
|-----------------------------------|----------------|---------|----------------|---------|
|                                   | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| ប្រាក់កម្ចីរយៈពេលវែង              |                |         |                |         |
| (កំណត់សម្គាល់ ១៣)                 | ១៦៨.១៧៥.៤៧៨    | ៦៧៦.៩០៦ | ១៣២.៧៩៧.៦៩២    | ៥៤២.៤៧៩ |
| ប្រាក់កម្ចីរយៈពេលខ្លី             |                |         |                |         |
| (កំណត់សម្គាល់ ១៣)                 | ១៤.៥៦២.០១៥     | ៥៨.៦១២  | ១២.៥២៥.៤៩៩     | ៥១.១៦៧  |
| មូលបត្របំណុល (កំណត់សម្គាល់ ១៥)    | ១៩.៦៧០.៥៥៩     | ៧៩.១៧៤  | ២០.០០០.០០០     | ៨១.៧០០  |
| ដក៖                               |                |         |                |         |
| បំណុលបន្ទាប់បន្សំ                 | -              | -       | -              | -       |
| ចំនួនទឹកប្រាក់ដើមនៃគណនីបម្រុង     |                |         |                |         |
| សេវាបំណុល                         | (១.២២៤.២៩០)    | (៤.៩២៨) | (១.១៨៩.៥៩៧)    | (៤.៨៦០) |
| ចំនួនទឹកប្រាក់ដើមនៃគណនីសេវាបំណុល  | -              | -       | -              | -       |
| បំណុលមានអាទិភាពខ្ពស់              | ២០១.១៨៣.៧៦២    | ៨០៩.៧៦៤ | ១៦៤.១៣៣.៥៩៤    | ៦៧០.៤៨៦ |
| ចំណេញមុនការប្រាក់ ពន្ធ និងរំលស់   | ៧៥.៦៨១.៨៦៨     | ៣០៨.១០១ | ៨៤.៣១៩.៧៥២     | ៣៤៦.៥៥៦ |
| <b>អនុបាទបំណុលមានអាទិភាពខ្ពស់</b> |                |         |                |         |
| <b>    ធៀបនឹង EBITDA</b>          | <b>៣</b>       |         | <b>២</b>       |         |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.២ ការគ្រប់គ្រងដើមទុន (ត)**

**(៤) លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរៀបរៀងបំណុលមានអាទិភាពខ្ពស់**

|                                                                         | ២០២៤           |         | ២០២៣           |         |
|-------------------------------------------------------------------------|----------------|---------|----------------|---------|
|                                                                         | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| សាច់ប្រាក់សុទ្ធដែលបានពីសកម្មភាពប្រតិបត្តិការ                            | ៤៧.២៨២.៤០៥     | ១៩២.៤៩១ | ៧៦.៣៦៣.៧៩៧     | ៣១៣.៨៥៧ |
| បំណុលមានអាទិភាពខ្ពស់                                                    | ២០១.១៨៣.៧៦២    | ៨០៩.៧៦៤ | ១៦៤.១៣៣.៥៩៤    | ៦៧០.៤៨៦ |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរៀបរៀងបំណុលមានអាទិភាពខ្ពស់</b> | <b>២៤%</b>     |         | <b>៤៧%</b>     |         |

**៥.៣ ការប៉ាន់ស្មានតម្លៃសមស្រប**

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាព អំពីការវិនិច្ឆ័យនិងការប៉ាន់ស្មានដែលសម្ព័ន្ធបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុរួមប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយ។

ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបានរបស់ទិន្នន័យ ដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របសម្ព័ន្ធបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាប្រភេទដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

**កម្រិត១៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជាឧបករណ៍ និស្សន្ទ ដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារនាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់គឺជាតម្លៃទិញបច្ចុប្បន្ន។

**កម្រិត២៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជាឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលជាក់លាក់សម្រាប់អង្គភាពណាមួយ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២។

**កម្រិត៣៖** ប្រសិនបើទិន្នន័យជាក់លាក់មួយ ឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.៣ ការប៉ាន់ស្មានតម្លៃសមស្រប (ត)**

ការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

- (១) សាច់ប្រាក់ និងសាច់ប្រាក់សមមូល – តម្លៃយោងនៃចំនួនទឹកប្រាក់ទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (២) គណនីអតិថិជនពាណិជ្ជ – តម្លៃយោងដកសំវិធានធនសម្រាប់ការចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសារវាស្ថិតនៅក្នុងលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (៣) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ – តម្លៃយោងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារការប្រាក់ត្រូវទទួលប្រហាក់ប្រហែលអត្រាទីផ្សារ ។
- (៤) ប្រាក់កម្ចី មូលបត្របំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗ – តម្លៃសមស្របមិនខុសគ្នាជាសារវន្តពីតម្លៃយោងរបស់វាទេ ដោយសារការប្រាក់ត្រូវបង់លើប្រាក់កម្ចីទាំងនោះប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារឬប្រាក់កម្ចីមានរយៈពេលខ្លី។
- (៥) ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ – តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់វា ដោយសារខ្ទង់ទាំងនេះមិនមានភាពប្រែប្រួលជាសារវន្តទៅតាមការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារទេ។

**៥.៤ ឧបករណ៍ហិរញ្ញវត្ថុ**

ឧបករណ៍ហិរញ្ញវត្ថុបែងចែកតាមប្រភេទ

|                                               | ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមរំលស់ |                  |                    |                  |
|-----------------------------------------------|----------------------------------------------|------------------|--------------------|------------------|
|                                               | ២០២៤                                         |                  | ២០២៣               |                  |
|                                               | ដុល្លារអាមេរិក                               | លានរៀល           | ដុល្លារអាមេរិក     | លានរៀល           |
| <b>ទ្រព្យសកម្មនៅក្នុងរបាយការណ៍</b>            |                                              |                  |                    |                  |
| <b>ស្ថានភាពហិរញ្ញវត្ថុរួម</b>                 |                                              |                  |                    |                  |
| ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ                    | ៣៨៦.១៩៩.៥១៣                                  | ១.៥៥៤.៤៥៣        | ៣៨៦.១៩៩.៥១៣        | ១.៥៧៧.៦២៥        |
| ប្រាក់បញ្ញើមានកាលកំណត់                        | ១.៤៧០.៣៥៨                                    | ៥.៩១៨            | -                  | -                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                 | ៣៧.០៧៩.៦៣៦                                   | ១៤៩.២៤៦          | ២៦.៣០១.៣៧១         | ១០៧.៤៤១          |
| គណនីអតិថិជនពាណិជ្ជ និង<br>គណនីត្រូវទទួលផ្សេងៗ | ៣.៤០៤.២៣៧                                    | ១៣.៧០២           | ៣.២៤៤.៣៦០          | ១៣.២៥៣           |
| ប្រាក់កក់ដែលអាចទទួលបានមកវិញ                   | ៥១៦.២០០                                      | ២.០៧៨            | ៥១៦.២០០            | ២.១០៩            |
| ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ             | ២១១.៣០៧                                      | ៨៥១              | ២៨.៣៧៧             | ១១៦              |
|                                               | <u>៤២៨.៨៨១.២៥១</u>                           | <u>១.៧២៦.២៤៨</u> | <u>៤១៦.២៨៩.៨២១</u> | <u>១.៧០០.៥៤៤</u> |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**៥.៤ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

|                                                         | បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមរំលស់ |                  |                    |                  |
|---------------------------------------------------------|----------------------------------------|------------------|--------------------|------------------|
|                                                         | ២០២៤                                   |                  | ២០២៣               |                  |
|                                                         | ដុល្លារអាមេរិក                         | លានរៀល           | ដុល្លារអាមេរិក     | លានរៀល           |
| <b>បំណុលនៅក្នុងរបាយការណ៍ស្ថានភាព<br/>ហិរញ្ញវត្ថុរួម</b> |                                        |                  |                    |                  |
| ប្រាក់កម្ចី                                             | ១៨២.៧៣៧.៤៩៣                            | ៧៣៥.៥១៨          | ១៤៥.៣២៣.១៩១        | ៥៩៣.៦៤៦          |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង<br>គណនីត្រូវទូទាត់ផ្សេងៗ  | ១១.១៧០.៨៣១                             | ៤៤.៩៦៣           | ១៩.២៦៦.០០៨         | ៧៨.៧០២           |
| បំណុលភតិសន្យា                                           | ៤៩.៣៨០.៣៨៨                             | ១៩៨.៧៥៦          | ៣៨.៦៨៦.៩៧៣         | ១៥៨.០៣៦          |
| បំណុលបង្គរ                                              | ៥១.២០៩.៨៦៣                             | ២០៦.១២០          | ៦៨.៦៣២.១៣៧         | ២៨០.៣៦២          |
| មូលបត្របំណុល                                            | ១៩.៦៧០.៥៥៩                             | ៧៩.១៧៤           | ១៩.៦៦៦.៦៩៥         | ៨០.៣៣៧           |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                  | ១.២១៩.២៥៣                              | ៤.៩០៧            | ១០.៦២៨.៤១០         | ៤៣.៤១៧           |
| ទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធ                     | ២.៧៩៣.៨៩៣                              | ១១.២៤៥           | ៦.៣៥២.០៤១          | ២៥.៩៤៨           |
| ទឹកប្រាក់ត្រូវទូទាត់សម្រាប់ការទិញ<br>ទ្រព្យសកម្ម        | ៤.៤០៥.១១១                              | ១៧.៧៣១           | ៤៩៨.៦៨៩            | ២.០៣៧            |
|                                                         | <u>៣២២.៥៨៧.៣៩១</u>                     | <u>១.២៩៨.៤១៤</u> | <u>៣០៩.០៥៤.១៤៤</u> | <u>១.២៦២.៤៨៥</u> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

|                                           | អគារ និងការកែលម្អ<br>ទ្រព្យផ្ទុល<br>ដុល្លារអាមេរិក | បរិក្ខារ<br>បណ្តាញ<br>ដុល្លារអាមេរិក | ប្រព័ន្ធទូទាត់<br>កម្រៃសេវា<br>ដុល្លារអាមេរិក | បរិក្ខារ<br>សង្ហារឹម និង<br>ឧបករណ៍បំពាក់<br>ដុល្លារអាមេរិក | យានយន្ត<br>ដុល្លារអាមេរិក | ទ្រព្យសកម្ម<br>កំពុងសាងសង់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|-------------------------------------------|----------------------------------------------------|--------------------------------------|-----------------------------------------------|------------------------------------------------------------|---------------------------|----------------------------------------------|------------------------|
| <i>តម្លៃយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣</i> | ៦៨៦.៥៦៤                                            | ៧៧.៤៩១.៩៨២                           | ២.២៦៦.៨២៩                                     | ១.៨៦២.០០១                                                  | ១១៥.១២០                   | ៨.៨៧៤.០៩១                                    | ៩១.២៩៦.៥៨៧             |
| ការទិញបន្ថែម                              | -                                                  | -                                    | -                                             | -                                                          | -                         | ២០.៩៨៧.២០៤                                   | ២០.៩៨៧.២០៤             |
| ការផ្ទេរ                                  | ៧១៦.៨៩១                                            | ២០.០១៥.៣៧៣                           | -                                             | ៩៨៦.៥៩៧                                                    | -                         | (២១.៧១៨.៨៦១)                                 | -                      |
| លក់ចេញ/ផ្លាស់ប្តូរដើមចេញពីបញ្ជី           | -                                                  | (១៥.៣១៣.៩០២)                         | (១៤.៥០០)                                      | (៣៥.៤១២)                                                   | (១៩០.០៨៩)                 | -                                            | (១៥.៥៥៣.៩០៣)           |
| លក់ចេញ/លក់បង្គរជម្រះចេញពីបញ្ជី            | -                                                  | ១៥.២៩៦.៥៥៤                           | ១៤.៥០០                                        | ៣៦.៥៥៦                                                     | ១៥៧.៧០៥                   | -                                            | ១៥.៥០៥.៣១៥             |
| រំលស់ក្នុងការិយបរិច្ឆេទ                   | (៣០៥.២៦៣)                                          | (២២.១៥៧.១៩៥)                         | (១.៧០៣.៥១៥)                                   | (១.០៥៦.២៨៥)                                                | (២២.៩១០)                  | -                                            | (២៥.២៩៥.១៦៨)           |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣         | ១.០៩៨.១៩២                                          | ៧៥.៣៣២.៨១២                           | ៥៦៣.៣១៤                                       | ១.៧៩៣.៤៥៧                                                  | ៥៥.៨២៦                    | ៨.១៤២.៤៣៤                                    | ៨៦.៩៨៦.០៣៥             |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>  |                                                    |                                      |                                               |                                                            |                           |                                              |                        |
| ថ្លៃដើម                                   | ៦.៦៧០.៦២៨                                          | ៦៤៧.០៥៦.៣៣០                          | ១៣.៧២១.៦៨០                                    | ១៨.៤៧៧.៤៥៥                                                 | ១.៣១៥.៩៩៥                 | ៨.១៤២.៤៣៤                                    | ៦៩៥.៣៨៤.៥២២            |
| រំលស់បង្គរ                                | (៥.៥៧២.៤៣៦)                                        | (៥៧១.៧២៣.៥១៨)                        | (១៣.១៥៨.៣៦៦)                                  | (១៦.៦៨៣.៩៩៨)                                               | (១.២៦០.១៦៩)               | -                                            | (៦០៨.៣៩៨.៤៨៧)          |
|                                           | ១.០៩៨.១៩២                                          | ៧៥.៣៣២.៨១២                           | ៥៦៣.៣១៤                                       | ១.៧៩៣.៤៥៧                                                  | ៥៥.៨២៦                    | ៨.១៤២.៤៣៤                                    | ៨៦.៩៨៦.០៣៥             |
| (សមមូលលានរៀល)                             | ៤.៤៨៦                                              | ៣០៧.៧៣៥                              | ២.៣០១                                         | ៧.៣២៦                                                      | ២២៩                       | ៣៣.២៦១                                       | ៣៥៥.៣៣៨                |

**ក្រុមហ៊ុន ខេម ជីអេសអេម ប.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)**

|                                           | អគារ និងការកែលម្អ<br>ទ្រព្យជួល<br>ដុល្លារអាមេរិក | បរិក្ខារ<br>បណ្តាញ<br>ដុល្លារអាមេរិក | ប្រព័ន្ធទូទាត់<br>កម្រៃសេវា<br>ដុល្លារអាមេរិក | បរិក្ខារ<br>សង្ហារឹម និង<br>ឧបករណ៍បំពាក់<br>ដុល្លារអាមេរិក | យានយន្ត<br>ដុល្លារអាមេរិក | ទ្រព្យសកម្ម<br>កំពុងសាងសង់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|-------------------------------------------|--------------------------------------------------|--------------------------------------|-----------------------------------------------|------------------------------------------------------------|---------------------------|----------------------------------------------|------------------------|
| <i>តម្លៃយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤</i> | ១.០៩៨.១៩២                                        | ៧៥.៣៣២.៨១២                           | ៥៦៣.៣១៤                                       | ១.៧៩៣.៤៥៧                                                  | ៥៥.៨២៦                    | ៨.១៤២.៤៣៤                                    | ៨៦.៩៨៦.០៣៥             |
| ការទិញបន្ថែម                              | -                                                | -                                    | -                                             | -                                                          | -                         | ៤២.១៥២.៤១១                                   | ៤២.១៥២.៤១១             |
| ការផ្ទេរ                                  | ១.៤២៣.៣៥៤                                        | ១១.៤០៦.៩៣៤                           | ១.២០០.៩៩៩                                     | ១.០៩៥.៩១៤                                                  | -                         | (១៥.១២៧.២០១)                                 | -                      |
| លក់ចេញថ្លៃដើម                             | -                                                | (១២.២៤០.៤៦៣)                         | -                                             | (២៤៥)                                                      | -                         | -                                            | (១២.២៤០.៧០៨)           |
| លក់ចេញរំលស់បង្គរ                          | -                                                | ១១.៩៤៤.៤៣៧                           | -                                             | ២.២៥៤                                                      | -                         | -                                            | ១១.៩៤៦.៦៩១             |
| រំលស់ក្នុងការិយបរិច្ឆេទ                   | (៣៥៩.៣៨០)                                        | (២២.១៩២.០៣៥)                         | (៥៨១.៥៥១)                                     | (៨៨៣.៥០៥)                                                  | (២៣.១០០)                  | -                                            | (២៤.០៣៩.៥៧១)           |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>  | <b>២.១៦២.១៦៦</b>                                 | <b>៦៤.២៥១.៦៨៥</b>                    | <b>១.១៨២.៧៦២</b>                              | <b>២.០០៧.៨៧៥</b>                                           | <b>៣២.៧២៦</b>             | <b>៣៥.១៦៧.៦៤៤</b>                            | <b>១០៤.៨០៤.៨៥៨</b>     |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>  |                                                  |                                      |                                               |                                                            |                           |                                              |                        |
| ថ្លៃដើម                                   | ៨.០៩៣.៩៨២                                        | ៦៤៦.២២២.៨០១                          | ១៤.៩២២.៦៧៩                                    | ១៩.៥៧៣.១២៤                                                 | ១.៣១៥.៩៩៥                 | ៣៥.១៦៧.៦៤៤                                   | ៧២៥.២៩៦.២២៥            |
| រំលស់បង្គរ                                | (៥.៩៣១.៨១៦)                                      | (៥៨១.៩៧១.១១៦)                        | (១៣.៧៣៩.៩១៧)                                  | (១៧.៥៦៥.២៤៩)                                               | (១.២៨៣.២៦៩)               | -                                            | (៦២០.៤៩១.៣៦៧)          |
|                                           | <b>២.១៦២.១៦៦</b>                                 | <b>៦៤.២៥១.៦៨៥</b>                    | <b>១.១៨២.៧៦២</b>                              | <b>២.០០៧.៨៧៥</b>                                           | <b>៣២.៧២៦</b>             | <b>៣៥.១៦៧.៦៤៤</b>                            | <b>១០៤.៨០៤.៨៥៨</b>     |
| (សមមូលលានរៀល)                             | ៨.៧០៣                                            | ២៥៨.៦១៣                              | ៤.៧៦១                                         | ៨.០៨២                                                      | ១៣១                       | ១៤១.៥៥០                                      | ៤២១.៨៤០                |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៦. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)**

តារាងខាងក្រោមនេះផ្តល់នូវព័ត៌មានអំពីសាច់ប្រាក់ដែលបានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖

|                                                                            | ២០២៤              |                | ២០២៣              |               |
|----------------------------------------------------------------------------|-------------------|----------------|-------------------|---------------|
|                                                                            | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល        |
| ការទិញបន្ថែម                                                               | ៤២.១៥២.៤១១        | ១៧១.៦០២        | ២០.៩៨៧.២០៤        | ៨៦.២៥៧        |
| តំហយ/(កំណើន)នៅក្នុងបង្គរការទិញ                                             |                   |                |                   |               |
| ទ្រព្យសកម្ម                                                                | ២.៣៣៤.៣៥៦         | ៩.៥០៤          | (១៧២.៥៤៥)         | (៧០៩)         |
| តំហយបុរេប្រទានឱ្យអ្នកផ្គត់ផ្គង់                                            |                   |                |                   |               |
| សម្រាប់ការទិញទ្រព្យសកម្ម                                                   | (១០.០២៨.៦៤២)      | (៤០.៨២៧)       | (៣.៧២៩.១៦៧)       | (១៥.៣២៧)      |
| (កំណើន)/តំហយទឹកប្រាក់ត្រូវទូទាត់                                           |                   |                |                   |               |
| សម្រាប់ការទិញទ្រព្យសកម្ម                                                   | (៣.៩០៦.៤២៤)       | (១៥.៩០៣)       | ៣៤៤.០៨០           | ១.៤១៤         |
| តំហយទឹកប្រាក់ត្រូវទូទាត់ទៅភាគីពាក់ព័ន្ធសម្រាប់ការទិញទ្រព្យសកម្ម            | -                 | -              | ១៥២.២៣៧           | ៦២៦           |
| <b>សាច់ប្រាក់ដែលបានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ</b> | <b>៣០.៥៥១.៧០១</b> | <b>១២៤.៣៧៦</b> | <b>១៧.៥៨១.៨០៩</b> | <b>៧២.២៦១</b> |

ក្នុងអំឡុងការិយបរិច្ឆេទ ដែលរួមបញ្ចូលនៅក្នុងការបន្ថែមទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារនៃសម្ព័ន្ធ គឺការចំណាយលើការខ្ចីប្រាក់ចំនួន ១.១១២.៣៤៧ ដុល្លារអាមេរិកដោយផ្ទាល់ ដែលទាក់ទងនឹងការសាងសង់ទ្រព្យសម្បត្តិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

**៧. ភតិសន្យា**

**(១) ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម**

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ទាក់ទងនឹង ទ្រព្យសម្បត្តិជួលដែលមិនស្របតាមនិយមន័យនៃទ្រព្យសម្បត្តិវិនិយោគត្រូវបានបង្ហាញដូចខាងក្រោម៖

|                            | ២០២៤               |                | ២០២៣               |                |
|----------------------------|--------------------|----------------|--------------------|----------------|
|                            | ដុល្លារអាមេរិក     | លានរៀល         | ដុល្លារអាមេរិក     | លានរៀល         |
| <b>ថ្លៃដើម</b>             |                    |                |                    |                |
| នៅថ្ងៃទី១ ខែមករា           | ១៥៣.៣៥១.៤៦៨        | ៦២៦.៤៤០        | ១៤៩.២២០.០៥៩        | ៦១៤.៣៣៩        |
| បន្ថែម                     | ១២.២៨០.១៥៦         | ៤៩.៩៩៣         | ៨.០៨១.៤៩២          | ៣៣.២១៥         |
| ការបញ្ចប់ការជួល            | (១.២៣៣.១៨៦)        | (៥.០២០)        | (៣.៩៥០.០៨៣)        | (១៦.២៣៥)       |
| ការកែតម្រូវ                | ៨.២៨០.១៤៩          | ៣៣.៧០៨         | -                  | -              |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | -                  | (១០.០៨៩)       | -                  | (៤.៨៧៩)        |
| <b>នៅថ្ងៃទី៣១ ខែធ្នូ</b>   | <b>១៧២.៤៧៨.៥៨៧</b> | <b>៦៩៥.០៣២</b> | <b>១៥៣.៣៥១.៤៦៨</b> | <b>៦២៦.៤៤០</b> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៧. ភតិសន្យា (ត)**

**(១) ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម (ត)**

|                            | ២០២៤               |                | ២០២៣               |                |
|----------------------------|--------------------|----------------|--------------------|----------------|
|                            | ដុល្លារអាមេរិក     | លានរៀល         | ដុល្លារអាមេរិក     | លានរៀល         |
| <b>រំលស់បង្គរ</b>          |                    |                |                    |                |
| នៅថ្ងៃទី១ ខែមករា           | ៤២.៧៧៩.២៥៩         | ១៧៤.៧៥៣        | ៣៣.៥៥៨.១៨០         | ១៣៨.១៥៩        |
| រំលស់                      | ១០.៨៧៧.៤៧៦         | ៤៤.២៨២         | ១០.៥៨៣.៧២២         | ៤៣.៤៩៩         |
| ការបញ្ចប់ការផ្តល់          | (៥៨២.០០០)          | (២.៣៦៩)        | (១.៣៦២.៦៤៣)        | (៥.៦០០)        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | -                  | (៣.០៤០)        | -                  | (១.៣០៥)        |
| នៅថ្ងៃទី៣១ ខែធ្នូ          | ៥៣.០៧៤.៧៨៣         | ២១៣.៦៦២        | ៤២.៧៧៩.២៥៩         | ១៧៩.៧៥៣        |
| <b>តម្លៃយោង</b>            | <b>១១៩.៦០៣.៨៥២</b> | <b>៤៨១.៤០៦</b> | <b>១១០.៥៧២.២០៩</b> | <b>៤៥១.៦៨៧</b> |

**បំណុលភតិសន្យា**

|                      | ២០២៤              |                | ២០២៣              |                |
|----------------------|-------------------|----------------|-------------------|----------------|
|                      | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល         |
| <b>បំណុលភតិសន្យា</b> |                   |                |                   |                |
| រយៈពេលខ្លី           | ១២.៥៥៧.៦១៤        | ៥០.៥៤៤         | ៨.០៧៩.៤៨៣         | ៣៣.០០៥         |
| រយៈពេលវែង            | ៣៦.៨២២.៧៧៤        | ១៤៨.២១២        | ៣០.៦០៧.៤៩០        | ១២៥.០៣២        |
|                      | <b>៤៩.៣៨០.៣៨៨</b> | <b>១៩៨.៧៥៦</b> | <b>៣៨.៦៨៦.៩៧៣</b> | <b>១៥៨.០៣៧</b> |

**(២) ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម**

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម បង្ហាញនូវចំនួនដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

|                                                 | ២០២៤              |               | ២០២៣              |               |
|-------------------------------------------------|-------------------|---------------|-------------------|---------------|
|                                                 | ដុល្លារអាមេរិក    | លានរៀល        | ដុល្លារអាមេរិក    | លានរៀល        |
| <b>រំលស់លើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</b> |                   |               |                   |               |
| ដីធ្លីសម្រាប់ដាក់បង្គោលអង្កែត                   | ៨.៣៦១.០២១         | ៣៤.០៣៧        | ៨.១២៧.៩០៣         | ៣៣.៤០៦        |
| ដីធ្លីសម្រាប់ការិយាល័យ                          | ២.១១៦.៨៦៥         | ៨.៦១៨         | ២.១៩៤.៤១៨         | ៩.០១៩         |
| អគារសម្រាប់មជ្ឈមណ្ឌលផ្តល់សេវា                   | ៣៩៩.៥៩០           | ១.៦២៧         | ២៦១.៤០១           | ១.០៧៤         |
|                                                 | <b>១០.៨៧៧.៤៧៦</b> | <b>៤៤.២៨២</b> | <b>១០.៥៨៣.៧២២</b> | <b>៤៣.៤៩៩</b> |
| <b>ចំណាយការប្រាក់ (រួមបញ្ចូលនៅក្នុង</b>         |                   |               |                   |               |
| <b>ចំណាយហិរញ្ញវត្ថុ)</b>                        | <b>៤.២៣៧.៨០៤</b>  | <b>១៧.២៥២</b> | <b>៤.០១៥.៩០៥</b>  | <b>១៦.៥០៥</b> |
| <b>ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេល</b>          |                   |               |                   |               |
| <b>ខ្លី (រួមបញ្ចូលនៅក្នុងចំណាយ</b>              |                   |               |                   |               |
| <b>ប្រតិបត្តិការផ្សេងៗ)</b>                     | <b>៣៧០.០៥១</b>    | <b>១.៥០៦</b>  | <b>៥៥៦.៧៨០</b>    | <b>២.២៨៨</b>  |
|                                                 | <b>៤.៦០៧.៨៥៥</b>  | <b>១៨.៧៥៨</b> | <b>៤.៥៧២.៦៨៥</b>  | <b>១៨.៧៩៣</b> |
|                                                 | <b>១៥.៤៨៥.៣៣១</b> | <b>៦៣.០៤០</b> | <b>១៥.១៥៦.៤០៧</b> | <b>៦២.២៩២</b> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៧. ភតិសន្យា (ត)**

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងឆ្នាំ២០២៤ មានចំនួន ១៣.៣៩៦.០៩៣ ដុល្លារអាមេរិក (២០២៣៖ ៨.៥៦១.១៤២ ដុល្លារអាមេរិក)។

**៨. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ**

|                    | ២០២៤               |                  | ២០២៣               |                  |
|--------------------|--------------------|------------------|--------------------|------------------|
|                    | ដុល្លារអាមេរិក     | លានរៀល           | ដុល្លារអាមេរិក     | លានរៀល           |
| <i>រយៈពេលខ្លី</i>  |                    |                  |                    |                  |
| ប្រាក់ដើម          | ៣៨៦.១៩៩.៥១៣        | ១.៥៥៤.៤៥៣        | -                  | -                |
| <i>រយៈពេលវែង</i>   |                    |                  |                    |                  |
| ប្រាក់ដើម          | -                  | -                | ១២៥.៥១៩.៥៤៤        | ៥១២.៧៤៧          |
| ការប្រាក់ត្រូវទទួល | -                  | -                | ២៦០.៦៧៩.៩៦៩        | ១.០៦៤.៨៧៨        |
|                    | -                  | -                | ៣៨៦.១៩៩.៥១៣        | ១.៥៧៧.៦២៥        |
| <b>សរុប</b>        | <b>៣៨៦.១៩៩.៥១៣</b> | <b>១.៥៥៤.៤៥៣</b> | <b>៣៨៦.១៩៩.៥១៣</b> | <b>១.៥៧៧.៦២៥</b> |

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ សម្ព័ន្ធបានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន Three Star Investment Cambodia ដែលជាភាគីពាក់ព័ន្ធរបស់ខ្លួន។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្ព័ន្ធ និងអ្នកកម្ចីប្រាក់បានធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលសមតុល្យប្រាក់ដើម និងការប្រាក់បង្គរដែលទទួលបានមានចំនួន ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សូន្យ ហើយអាចសងវិញតាមតម្រូវការបន្ទាប់ពីការធ្វើវិសោធនកម្ម។

តម្លៃសមស្របនៃឥណទានគឺ ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក (២០២៣៖ ៣៨៦.១៩៩.៥១៣ ដុល្លារអាមេរិក)។ តម្លៃសមស្របនេះ គឺអាស្រ័យទៅតាមលំហូរសាច់ប្រាក់ក្រោយធ្វើអប្បបរមា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**៩. គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ**

|                            | ២០២៤           |         | ២០២៣           |         |
|----------------------------|----------------|---------|----------------|---------|
|                            | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| គណនីអតិថិជនពាណិជ្ជ         |                |         |                |         |
| សេវាទូរស័ព្ទឆ្លងប្រព័ន្ធ   | ១.៦៧៦.០៥៧      | ៦.៧៤៦   | ១.៩៤២.៩២៨      | ៧.៩៣៧   |
| សេវាទូរស័ព្ទក្រៅប្រទេស     | ៩០៥.៦៧៨        | ៣.៦៤៥   | ៥៧៤.៩៧២        | ២.៣៤៩   |
| សេវាទូរស័ព្ទ និងការងារ     | ៥៦៣.៤២៩        | ២.២៦៨   | ៦៣៥.៣៦៦        | ២.៥៩៥   |
|                            | ៣.១៤៥.១៦៤      | ១២.៦៥៩  | ៣.១៥៣.២៦០      | ១២.៨៨១  |
| ដក៖ សំវិធានធននៃការខាតបង់   |                |         |                |         |
| ឱនភាពតម្លៃ                 | (៣១០.៣៥៩)      | (១.២៤៩) | (៣៦៥.១៨៥)      | (១.៤៩២) |
| គណនីអតិថិជនពាណិជ្ជ – សុទ្ធ | ២.៨៣៤.៨០៥      | ១១.៤១០  | ២.៧៨៨.០៧៥      | ១១.៣៨៩  |
| គណនីត្រូវទទួលផ្សេងៗ        | ៤៨៧.៤៦០        | ១.៩៦២   | ៤៥៦.២៧៩        | ១.៨៦៥   |
| បុរេប្រទានផ្សេងៗ           | ២២៨.៩៣៥        | ៩២១     | ១២៤.៤៣១        | ៥០៨     |
| អាករលើតម្លៃបន្ថែមត្រូវទទួល | ២១៦.៥៩៩        | ៨៧២     | ៩២.៧៤១         | ៣៧៩     |
| ចំណូលបង្គរ                 | ៨១.៩៧២         | ៣៣០     | ៨០.៨៤៩         | ៣៣០     |
| ពន្ធកាត់ទុកត្រូវទទួល       | ៦.៤១៨          | ២៦      | -              | -       |
|                            | ៣.៨៥៦.១៨៩      | ១៥.៥២១  | ៣.៥៤២.៣៨៦      | ១៤.៤៧១  |

តម្លៃកាត់ត្រាដកឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

គណនីអតិថិជនពាណិជ្ជ បានមកពីការផ្តល់សេវាទូរគមនាគមន៍ឱ្យអតិថិជនមួយចំនួនធំៗ។ គណនីអតិថិជនពាណិជ្ជពីអតិថិជនជាបុគ្គល ពីប្រតិបត្តិករ និងពីដៃគូសេវាទូរស័ព្ទក្រៅប្រទេស យ៉ាងហោចណាស់ត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ហើយសំវិធានធននៃការខាតបង់ត្រូវបានទទួលស្គាល់ ដោយប្រើវិធីសាស្ត្រសាមញ្ញរបស់ ស.វ.ហ.អ.ក ៩ (សូមមើលកំណត់សម្គាល់ ៥.១(ខ))។

**បម្រែបម្រួលសំវិធានធននៃការខាតបង់ឱនភាពតម្លៃ៖**

|                               | ២០២៤           |        | ២០២៣           |        |
|-------------------------------|----------------|--------|----------------|--------|
|                               | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| នៅថ្ងៃទី១ ខែមករា              | ៣៦៥.១៨៥        | ១.៤៩២  | ៣០៤.១៩០        | ១.២៥២  |
| (ការកាត់ត្រាបញ្ញាស)/សំវិធានធន |                |        |                |        |
| នៃការខាតបង់ឱនភាពតម្លៃ         | (៥៤.៨២៦)       | (២២៣)  | ៦០.៩៩៥         | ២៥១    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ    | -              | (២០)   | -              | (១១)   |
| នៅថ្ងៃទី៣១ ខែធ្នូ             | ៣១០.៣៥៩        | ១.២៤៩  | ៣៦៥.១៨៥        | ១.៤៩២  |

តម្លៃយោងនៃសមតុល្យគណនីអតិថិជនពាណិជ្ជ គឺតំណាងឱ្យជាចំនួនហានិភ័យឥណទានអតិបរមា។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១០. ប្រាក់បញ្ញើមានកាលកំណត់**

ប្រាក់បញ្ញើមានកាលកំណត់ តំណាងឱ្យប្រាក់បញ្ញើដែលដាក់ជាមួយភាគីពាក់ព័ន្ធគឺ ធនាគារ វីង (ខេមបូឌា) ភីអិលស៊ី ដែលមានកាលកំណត់ ៤ ខែ និងទទួលបានអត្រាការប្រាក់ ២,៦% ក្នុងមួយឆ្នាំ ជាមួយនឹងអត្រាការប្រាក់បង្គរចំនួន ៩.៤៨៨ ដុល្លារអាមេរិក (២០២៣៖ សូន្យ)។

**១១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

|                     | ២០២៤              |                | ២០២៣              |                |
|---------------------|-------------------|----------------|-------------------|----------------|
|                     | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល         |
| សាច់ប្រាក់នៅធនាគារ  | ៣៥.៨២០.៨៤៩        | ១៤៤.១៧៩        | ២៥.០៦៤.៤០៨        | ១០២.៣៨៨        |
| គណនីបម្រុងសេវាបំណុល | ១.២២៤.២៩០         | ៤.៩២៨          | ១.១៨៩.៥៩៧         | ៤.៨៦០          |
| សាច់ប្រាក់ក្នុងដៃ   | ៣៤.៤៩៧            | ១៣៩            | ៤៧.៣៦៦            | ១៩៣            |
|                     | <u>៣៧.០៧៩.៦៣៦</u> | <u>១៤៩.២៤៦</u> | <u>២៦.៣០១.៣៧១</u> | <u>១០៧.៤៤១</u> |

គណនីបម្រុងសេវាបំណុល (“DSRA”) គឺជាគណនីដែលបានបើកក្នុងនាមសម្ព័ន្ធ និងឯកភាពដោយអ្នកធានា (“GuarantCo Ltd”) ហើយត្រូវរក្សាទុកគ្រប់ពេលសម្រាប់អ្នកធានា ស្របតាមកម្រៃនៅក្នុងកិច្ចព្រមព្រៀងកម្ចី។

នៅក្នុងសាច់ប្រាក់នៅធនាគារ រួមបញ្ចូលនូវគណនីប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក ធនាគារ វីង (ខេមបូឌា) ភីអិលស៊ី និងសមតុល្យផ្សេងៗទៀតត្រូវបានរក្សាទុកនៅធនាគារពាណិជ្ជក្នុងប្រទេស និងក្រៅប្រទេសជា គណនីចរន្ត និងគណនីសន្សំ ដែលមានអត្រាការប្រាក់ ០,១០% ដល់ ២,៦% ក្នុងមួយឆ្នាំ (២០២៣៖ ០,២៥% ដល់ ៥% ក្នុងមួយឆ្នាំ)។

**១២. ដើមទុន និងបុព្វលាភភាគហ៊ុន**

*ដើមទុន*

|                                  | ២០២៤               |                | ២០២៣               |                |
|----------------------------------|--------------------|----------------|--------------------|----------------|
|                                  | ដុល្លារអាមេរិក     | លានរៀល         | ដុល្លារអាមេរិក     | លានរៀល         |
| បានបោះផ្សាយ និងបានបង់គ្រប់ចំនួន៖ |                    |                |                    |                |
| នាថ្ងៃទី១ ខែមករា                 | ១៤៦.៩៤៥.៣៤០        | ៦០០.២៧២        | ៥.០០០.០០០          | ២០.៥៨៥         |
| ទឹកប្រាក់បានពីការបោះផ្សាយភាគហ៊ុន |                    |                |                    |                |
| នៅក្នុង IPO                      | -                  | -              | ៦៩៥.៣៤០            | ២.៨៥៨          |
| បម្លែងប្រាក់ចំណេញរក្សាទុកទៅ      |                    |                |                    |                |
| ជាដើមទុន                         | -                  | -              | ១៤១.២៥០.០០០        | ៥៨០.៥៣៨        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ       | -                  | (៨.៨១៧)        | -                  | (៣.៧០៩)        |
| នាថ្ងៃទី៣១ ខែធ្នូ                | <u>១៤៦.៩៤៥.៣៤០</u> | <u>៥៩១.៤៥៥</u> | <u>១៤៦.៩៤៥.៣៤០</u> | <u>៦០០.២៧២</u> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១២. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)**

*ដើមទុន (ត)*

ដើមទុនត្រូវបានបែងចែកជាពីរប្រភេទដូចខាងក្រោម៖

- ភាគហ៊ុនប្រភេទ ក ចំនួន ៩.២៧១.២០៦ ហ៊ុន មានតម្លៃសរុបចំនួន ៥.២៨៤.៥៨៧ ដុល្លារអាមេរិក ដែលមានតម្លៃ ចារិកស្មើនឹង ៣០០រៀល (តម្លៃចំនួនសរុប ៦៩៥.៣៤០ ដុល្លារអាមេរិក) ពីភាគហ៊ុនដែលបានបោះផ្សាយលក់ជា សាធារណៈលើកដំបូង(IPO) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ភាគទុនិកភាគហ៊ុនប្រភេទ ក មានសិទ្ធិទទួល បានភាគលាភធានាអប្បបរមាក្នុងអត្រា ៧% នៃចំនួនភាគហ៊ុនសរុប ដែលបានកាន់កាប់មុនថ្ងៃអិចឌីវីឌិនដ៍ (Ex-Dividend Date) គុណនឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង(IPO)ក្នុងរយៈពេល៥ឆ្នាំ (ទាំងភាគ លាភជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់) និងត្រូវទូទាត់ប្រចាំត្រីមាស ដែលមានប្រសិទ្ធភាពក្នុងរយៈពេលបីខែ បន្ទាប់ពីកាលបរិច្ឆេទចុះបញ្ជីលក់លើកដំបូង។ អ្នកកាន់កាប់ភាគហ៊ុនប្រភេទ ក ត្រូវតែជាអតិថិជនសកម្ម ដែលជា អ្នកប្រើប្រាស់សេវាទូរគមនាគមន៍របស់សម្ព័ន្ធ។
- ភាគហ៊ុនប្រភេទ ខ ចំនួន ១.៩៥០.០០០.០០០ ហ៊ុន មានតម្លៃសរុបចំនួន ១៤៦.២៥០.០០០ ដុល្លារអាមេរិកគឺជា ភាគហ៊ុនដែលបានពីការបម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន ដែលមានតម្លៃចារិកស្មើនឹង ៣០០រៀលក្នុង មួយភាគហ៊ុន និងការបម្លែងដើមទុនចុះបញ្ជីក្នុងគ្រាមុនចំនួន ៥.០០០.០០០ ដុល្លារអាមេរិក ដែលមានតម្លៃចារិក ស្មើនឹង ៣០០រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ ខ មានសិទ្ធិទទួលបានភាគលាភដូចដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល និងម្ចាស់បំណុលរបស់ខ្លួនយោងតាមលក្ខខណ្ឌកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចី។

ភាគហ៊ុនសរុបត្រូវបានសង្ខេបដូចខាងក្រោម៖

|          | ចំនួន<br>ភាគហ៊ុន     | តម្លៃចារិក<br>ដុល្លារអាមេរិក |
|----------|----------------------|------------------------------|
| ប្រភេទ ក | ៩.២៧១.២០៦            | ៦៩៥.៣៤០                      |
| ប្រភេទ ខ | ១.៩៥០.០០០.០០០        | ១៤៦.២៥០.០០០                  |
| សរុប     | <u>១.៩៥៩.២៧១.២០៦</u> | <u>១៤៦.៩៤៥.៣៤០</u>           |

*បុព្វលាភភាគហ៊ុន*

បុព្វលាភភាគហ៊ុនចម្បងគឺជាចំនួនទឹកប្រាក់ដែលសម្ព័ន្ធបានទទួល ដែលលើសពីតម្លៃចារិកក្នុងមួយហ៊ុន នៅពេលបោះ ផ្សាយភាគហ៊ុន កាត់កងជាមួយនឹងចំណាយប្រតិបត្តិការ ដែលបានចំណាយផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន។

ភាគហ៊ុនបោះផ្សាយថ្មីសរុបមានចំនួន ៩.២៧១.២០៦ ភាគហ៊ុន ដែលមានតម្លៃចារិកស្មើនឹង ៣០០រៀល ក្នុង ឆ្នាំ២០២៣ (០,០៧៥ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន និងមានតម្លៃជាក់លាក់ ២.២៧០រៀល (០,៥៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ បុព្វលាភភាគហ៊ុនត្រូវបានគណនាដូចខាងក្រោម៖

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១២. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)**

*បុព្វលាភភាគហ៊ុន (ត)*

|                                               | ដុល្លារអាមេរិក   | លានរៀល        |
|-----------------------------------------------|------------------|---------------|
| ទឹកប្រាក់ពីការបោះផ្សាយភាគហ៊ុន                 | ៥.២៨៤.៥៨៧        | ២១.២៧០        |
| ដក៖ ដើមទុនតាមតម្លៃប្រចាំថ្ងៃ                  | (៦៩៥.៣៤០)        | (២.៧៩៩)       |
| ដក៖ ចំណាយលើ IPO                               | (៤៧២.០៨១)        | (១.៩០០)       |
| ដក៖ ភាគលាភត្រូវបង់ (កំណត់សម្គាល់ ១៤)          | (១.២១៩.២៥៣)      | (៤.៩០៧)       |
| ដក៖ ភាគលាភធានាដែលបានបង់សម្រាប់ឆ្នាំ២០២៤ សុទ្ធ | (៣៤៤.០០៦)        | (១.៣៨៥)       |
| បុព្វលាភភាគហ៊ុន                               | <u>២.៥៥៣.៩០៧</u> | <u>១០.២៧៩</u> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៣. ប្រាក់កម្ចី**

|                                    | ២០២៤               |                | ២០២៣               |                |
|------------------------------------|--------------------|----------------|--------------------|----------------|
|                                    | ដុល្លារអាមេរិក     | លានរៀល         | ដុល្លារអាមេរិក     | លានរៀល         |
| <i>រយៈពេលខ្លី</i>                  |                    |                |                    |                |
| ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី  | ៥.៣២៣.៤៣៤          | ២១.៤២៧         | ៤.៩៥០.៦៧៦          | ២០.២២៥         |
| ធនាគារ សហពាណិជ្ជ ក.អ               | ៣.៩៥៩.៤៦៩          | ១៥.៩៣៧         | ១.៩៨៩.៦៩៥          | ៨.១២៧          |
| ធនាគារមេហ្គា អ៊ិនធើណេសិនណល         |                    |                |                    |                |
| ខម មើសល ប៊ែង ខូ អិលធីឌី            |                    |                |                    |                |
| សាខាភ្នំពេញ                        | ២.១៥០.២៧៣          | ៨.៦៥៥          | ២.០៤៣.៤៧០          | ៨.៣៤៨          |
| ធនាគារ មេយប៊ែង សាខាសិង្ហបុរី       | ១.៧០៥.៦៥៣          | ៦.៨៦៥          | ២.២៨៣.៩១៨          | ៩.៣២៩          |
| ធនាគារ កាណាឌីយ៉ា ក.អ               | ១.២២៧.៨៤៧          | ៤.៩៤២          | ១.២៤១.៩៤៤          | ៥.០៧៣          |
| ធនាគារ Deutsche Bank AG            |                    |                |                    |                |
| សាខាសិង្ហបុរី                      | ១៧៩.៥៤៣            | ៧២៣            | -                  | -              |
| អ្នកឧកញ៉ា គិត ម៉េង                 | ១៥.៧៩៦             | ៦៣             | ១៥.៧៩៦             | ៦៥             |
|                                    | <u>១៤.៥៦២.០១៥</u>  | <u>៥៨.៦១២</u>  | <u>១២.៥២៥.៤៩៩</u>  | <u>៥១.១២៧</u>  |
| <i>រយៈពេលវែង</i>                   |                    |                |                    |                |
| ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី  | ៥៤.០៧៦.៩៣៩         | ២១៧.៦៦០        | ៥៩.០៧៦.៤០៧         | ២៤១.៣២៧        |
| ធនាគារ Deutsche Bank AG            |                    |                |                    |                |
| សាខាសិង្ហបុរី                      | ៤៨.៣៧៦.៩៧១         | ១៩៤.៧១៧        | -                  | -              |
| ធនាគារ មេយប៊ែង សាខាសិង្ហបុរី       | ៣៦.៥៥៨.៣៦៤         | ១៤៧.១៤៧        | ៣៧.៦៦៤.៨២៨         | ១៥៣.៨៦១        |
| ធនាគារ កាណាឌីយ៉ា ក.អ               | ១៧.៨៩៦.៦៦៧         | ៧២.០៣៤         | ១៨.៨៥៦.៦៦៧         | ៧៧.០២៩         |
| ធនាគារ សហពាណិជ្ជ ក.អ               | ៩.៥៥៥.៤៣៥          | ៣៨.៤៦១         | ៥.៤៧១.៦៦១          | ២២.៣៥៣         |
| ធនាគារមេហ្គា អ៊ិនធើណេសិនណល         |                    |                |                    |                |
| ខមមើសល ប៊ែង ខូ អិលធីឌី             |                    |                |                    |                |
| សាខាភ្នំពេញ                        | ១.៧១១.១០២          | ៦.៨៨៧          | ៤.០២៤.០៣៤          | ១៦.៤៣៨         |
| ធនាគារអាយ ស៊ី ប៊ី ស៊ី លីមីធីត សាខា |                    |                |                    |                |
| ភ្នំពេញ (ICBC)                     | -                  | -              | ៧.៧០៤.០៩៥          | ៣១.៤៧១         |
|                                    | <u>១៦៨.១៧៥.៤៧៨</u> | <u>៦៧៦.៩០៦</u> | <u>១៣២.៧៩៧.៦៩២</u> | <u>៥៤២.៤៧៩</u> |
| សរុប                               | <u>១៨២.៧៣៧.៤៩៣</u> | <u>៧៣៥.៥១៨</u> | <u>១៤៥.៣២៣.១៩១</u> | <u>៥៩៣.៦០៦</u> |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៣. ប្រាក់កម្ចី (ត)**

|                              | ២០២៤           |          | ២០២៣           |           |
|------------------------------|----------------|----------|----------------|-----------|
|                              | ដុល្លារអាមេរិក | លានរៀល   | ដុល្លារអាមេរិក | លានរៀល    |
| នៅថ្ងៃទី១ ខែមករា             | ១៤៥.៣២៣.១៩១    | ៥៩៣.៦៤៦  | ១៥៨.៣៥៦.០៩៨    | ៦៥១.៩៥៣   |
| ការបន្ថែម                    | ៥៩.៨៩៨.៣៥៩     | ២៤៣.៨៤៦  | ១៥៥.៤២៧.៩០៦    | ៦៣៨.៨០៩   |
| ការទូទាត់សង                  |                |          |                |           |
| ថ្លៃដើម                      | (២១.២២៣.២៤៤)   | (៨៦.៤០០) | (១៥១.១២៧.៤៨១)  | (៦២១.១៣៤) |
| ការប្រាក់                    | (១២.៩៣២.២២៧)   | (៥០.៦០២) | (១៨.៥៣៥.៩២៩)   | (៧៦.១៨៣)  |
| ការចំណាយលើប្រតិបត្តិការ      | (១.៥៩១.៤៥៦)    | (៦.៤៧៩)  | (៣.៨២៧.១៥៤)    | (១៥.៧៣០)  |
| ចំណាយក្នុងអំឡុងការិយបរិច្ឆេទ | ១៦.០៨៨.៧៦៤     | ៦៣.២៨៨   | ៦.១៤៥.៩៧៤      | ២៥.២៦០    |
| ដក៖ ចំណាយប្រតិបត្តិការ       | (២.៨២៥.៨៩៤)    | (១១.៣៧៤) | (១.១១៦.២២៣)    | (៤.៥៦០)   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -              | (១០.៤០៧) | -              | (៤.៧៦៩)   |
| នៅថ្ងៃទី៣១ ខែធ្នូ            | ១៨៦.៧៣៧.៤៩៣    | ៧៣៥.៥១៨  | ១៤៥.៣២៣.១៩១    | ៥៩៣.៦៤៦   |

**ឥណទានពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី**

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលឥណទានចំនួន ៥.០០០.០០០ ដុល្លារអាមេរិក ពីធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី ដែលមានអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ឬ អត្រាគោលបូកនឹង ០,៧៥% ក្នុងមួយឆ្នាំ ដោយយកតាមអត្រាមូលដ្ឋានដែលខ្ពស់ជាងគេ និងមានការធានាដោយដាក់អ៊ីប៉ូតែកលើអចលនទ្រព្យដែលកាន់កាប់ ដោយ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវទូទាត់សងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុត កំណត់សងគឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៩។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមួយផ្សេងទៀតដើម្បីខ្ចីប្រាក់បន្ថែមចំនួន ១០.០០០.០០០ ដុល្លារអាមេរិក។ ឥណទាននេះត្រូវបានដកប្រើនៅខែមេសា ឆ្នាំ២០២៣។ ឥណទានមានពីរប្រភេទដូចជា ឥណទានទី២ ("TL២") ចំនួន ៨.០០០.០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៧,២៥% ក្នុងមួយឆ្នាំ ឬអត្រាមូលដ្ឋាន +១% ក្នុងមួយឆ្នាំ និងឥណទានទី៣ ("TL៣") គិតជាប្រាក់រៀល។ ៨.៣០០.០០០.០០០ (ស្មើនឹង ២.០០០.០០០ ដុល្លារអាមេរិក) ដែលមានអត្រាការប្រាក់ ៨,៨៤% ក្នុងមួយឆ្នាំ ឬអត្រាមូលដ្ឋាន +៦,២៥% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៨។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមួយផ្សេងទៀតដែលមានទំហំទឹកប្រាក់ ចំនួន ៥២.៥០០.០០០ ដុល្លារអាមេរិក។ ឥណទាននេះត្រូវបានដកចេញក្នុងខែសីហា ឆ្នាំ២០២៣។ មានកម្ចីពីរប្រភេទ ដូចជា ប្រាក់កម្ចីទី១ ("TL១") ដែលមានទំហំទឹកប្រាក់ ៤២.៥០០.០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ឬ ២% លើការប្រាក់ដែលមានការសន្យាក្នុងគណនីចរន្ត ដុល្លារអាមេរិក (បច្ចុប្បន្នមានអត្រា ៥% ក្នុងមួយឆ្នាំ) និងប្រាក់កម្ចីទី២ ("TL២") មានចំនួន ៤១.៥០០.០០០.០០០ រៀល (ស្មើនឹង ១០.០០០.០០០ ដុល្លារអាមេរិក) ដែលមានអត្រាការប្រាក់ ៨% ក្នុងមួយឆ្នាំ ឬ ២% លើការប្រាក់ដែលមានការប្រាក់ធានាលើគណនីចរន្តបច្ចុប្បន្ន (បច្ចុប្បន្នមានចំនួន ៦% ក្នុងមួយឆ្នាំ)។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ត្រីមាស។ កាលបរិច្ឆេទផុត កំណត់គឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៨។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៣. ប្រាក់កម្ចី (ត)**

**ឥណទានពីធនាគារ មេឃប៊ែង សាខាសិង្ហបុរី**

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលឥណទានចំនួន ៤០.០០០.០០០ ដុល្លារអាមេរិកពី ធនាគារ មេឃប៊ែង សាខាសិង្ហបុរី ដែលមានអត្រាការប្រាក់ ១០,២២% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និង ១០,២៤% ក្នុងមួយ ឆ្នាំសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ជាមួយនឹងរយៈពេលកម្ចី ៦០ខែ និងធានាដោយ ទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ត្រីមាស។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៨ ។

**ឥណទានពីធនាគារ កាណាឌីយ៉ា ក.អ**

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលឥណទានចំនួន ២០.០០០.០០០ ដុល្លារអាមេរិកពីធនាគារ កាណាឌីយ៉ា ក.អ ដែលមានអត្រាការប្រាក់ ៨,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេលកម្ចី ៦០ខែ និងធានាដោយ ទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមជារៀងរាល់ត្រីមាស។ កាលបរិច្ឆេទ ផុតកំណត់គឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៨ ។

**ឥណទានពីធនាគារ សហពាណិជ្ជ ក.អ**

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលឥណទានចំនួន ១០.០០០.០០០ ដុល្លារអាមេរិកពីធនាគារ សហពាណិជ្ជ ក.អ។ ឥណទាននេះមានអត្រាការប្រាក់ ៦,៧៥% ក្នុងមួយឆ្នាំ និងមានរយៈពេល ៦០ខែ និងធានាដោយ អចលនទ្រព្យរបស់ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និងប្រាក់ដើមតាមមូលដ្ឋានប្រចាំខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ចេឡេម៉ូបាយ (ខេមបូឌា) ខបភីអេសិន បានដកឥណទានថ្មីចំនួន ៥.០០០.០០០ ដុល្លារអាមេរិក និង ២០.០០០.០០០.០០០ រៀល ដែលមានអត្រាការប្រាក់ ៧,៧៥% ក្នុងមួយឆ្នាំ។ ប្រាក់ដើម និងការប្រាក់ត្រូវបង់ជារៀងរាល់ខែ។

**ឥណទានពីធនាគារមេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ**

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលឥណទានចំនួន ១០.០០០.០០០ ដុល្លារអាមេរិកពីធនាគារ ធនាគារមេហ្គា អ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ ដែលមានអត្រាការប្រាក់ ៦,៧៥% ឬ ខ្ពស់ជាងនេះ ដោយផ្អែកលើប្រាក់បញ្ញើដែលអាចចរចាបាន (NCD) ដែលចេញដោយធនាគារជាតិនៃកម្ពុជាក្នុងមួយឆ្នាំ និងធានាដោយអ៊ីប៉ូតែកលើអចលនទ្រព្យដែលកាន់កាប់ដោយ អ្នកឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនត្រូវសងការប្រាក់ និង ប្រាក់ដើមជារៀងរាល់ខែ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៣. ប្រាក់កម្ចី (ត)**

**ឥណទានពីធនាគារ Deutsche Bank AG សាខាសិង្ហបុរី**

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលឥណទានចំនួន ១០.០០០.០០០ ដុល្លារអាមេរិក និង៤០.០០០.០០០ ដុល្លារអាមេរិកពីធនាគារ Deutsche Bank AG ដែលមានអត្រា ការប្រាក់ ៣% ឯកតាបន្ថែម +៦M Secured Overnight Financing Rate (SOFR) ក្នុងមួយឆ្នាំ។ ឥណទាន ត្រូវសងវិញក្នុងរយៈពេល ១២០ខែគិតចាប់ពីថ្ងៃប្រើប្រាស់ឥណទានដោយផ្អែកលើកាលវិភាគសង ដែលបានគ្រោង ទុក។ កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០៣៤។

បន្ថែមពីនេះ ថ្លៃធានាលើប្រាក់កម្ចីត្រូវបានគិតប្រាក់ដោយអ្នកធានាគឺ GuarantCo Ltd. ក្នុងអត្រា ២% ក្នុងមួយឆ្នាំក្នុង ឆ្នាំដំបូង និង២,៥% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំបន្តបន្ទាប់នៃចំនួនប្រាក់ធានាសរុបសម្រាប់ប្រាក់កម្ចី។ អត្រានឹងកើនឡើង ដល់ ២,៧៥% ក្នុងមួយឆ្នាំ ប្រសិនបើពាក្យដែលត្រូវគ្នា SOFR តិចជាង ឬស្មើនឹង ៣%។

**ដែនកំណត់លើឥណទាន និងកតិកាសញ្ញាហិរញ្ញវត្ថុ៖**

ផ្អែកលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ ធនាគារ មេឃប៊ែង សាខាសិង្ហបុរី Deutsche Bank AG និង GuarantCo Ltd. សម្ព័ន្ធ ត្រូវបានតម្រូវឱ្យគោរពតាមការកំណត់ និងកតិកាសញ្ញាខាងក្រោម៖

- (ក) អនុបាទអនុភាពនៃបំណុលសុទ្ធនៅចុងបញ្ចប់នៃរយៈពេលពាក់ព័ន្ធណាមួយចំពោះ EBITDA ទាក់ទងនឹងរយៈពេល ដែលពាក់ព័ន្ធនោះមិនត្រូវលើសពី ៣:១ ឡើយ។
- (ខ) អនុបាទលទ្ធភាពទូទាត់ការប្រាក់/អនុបាទ EBITDA ធៀបនឹងបន្ទុកហិរញ្ញវត្ថុ នៃរយៈពេលដែលពាក់ព័ន្ធទៅនឹង បន្ទុក ហិរញ្ញវត្ថុសុទ្ធនៃរយៈពេលដែលពាក់ព័ន្ធណាមួយត្រូវស្មើនឹង ឬលើសពី ៣:១។
- (គ) អនុបាទបំណុលអាទិភាព ធៀបនឹង EBITDA នៃរយៈពេលដែលពាក់ព័ន្ធណាមួយទៅនឹងអនុបាទនៃបំណុល អាទិភាពនៅថ្ងៃចុងក្រោយនៃរយៈពេលដែលពាក់ព័ន្ធនោះ ធៀបនឹង EBITDA ចំពោះរយៈពេលដែលពាក់ព័ន្ធ នោះមិនត្រូវលើសពី ៣:១។
- (ឃ) លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការធៀបនឹងបំណុលអាទិភាពត្រូវស្មើនឹង ឬលើសពី ២០%។

សម្ព័ន្ធ បានគោរពតាមកតិកាសញ្ញាហិរញ្ញវត្ថុដែលបានរៀបរាប់ខាងលើនៅក្នុងការិយបរិច្ឆេទរាយការណ៍នេះ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៤. បំណុលហិរញ្ញវត្ថុផ្សេងៗ**

|                                 | ២០២៤           |        | ២០២៣           |        |
|---------------------------------|----------------|--------|----------------|--------|
|                                 | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| រយៈពេលខ្លី                      |                |        |                |        |
| គណនីត្រូវទូទាត់ទៅអ្នកផ្គត់ផ្គង់ | -              | -      | ៩.១៣១.៧០៩      | ៣៧.៣០៣ |
| ភាគលាភធានាត្រូវបង់              | ៣០១.២២៩        | ១.២១២  | ២៨២.០៥០        | ១.១៥២  |
|                                 | ៣០១.២២៩        | ១.២១២  | ៩.៤១៣.៧៥៩      | ៣៨.៤៥៥ |
| រយៈពេលវែង                       |                |        |                |        |
| ភាគលាភធានាត្រូវបង់              | ៩១៨.០២៤        | ៣.៦៩៥  | ១.២១៤.៦៥១      | ៤.៩៦២  |
| សរុប                            | ១.២១៩.២៥៣      | ៤.៩០៧  | ១០.៦២៨.៤១០     | ៤៣.៤១៧ |

ភាគលាភដែលធានាត្រូវបង់តំណាងឱ្យភាគលាភដែលត្រូវបង់ចំពោះភាគហ៊ុនថ្នាក់ ក ដែលបោះផ្សាយនៅលើផ្សារមូលបត្រកម្ពុជា ក្នុងអំឡុងឆ្នាំ ដែលជាតម្លៃបច្ចុប្បន្ននៃទិន្នផលភាគលាភ ៧% សម្រាប់រយៈពេល ៥ឆ្នាំ (កំណត់សម្គាល់ ១២)។ កាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៨។

**១៥. មូលបត្របំណុល**

|            | ២០២៤           |        | ២០២៣           |        |
|------------|----------------|--------|----------------|--------|
|            | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| រយៈពេលខ្លី | ១៥៣.៧៨៨        | ៦១៩    | ១៤៧.១៤៩        | ៦០០    |
| រយៈពេលវែង  | ១៩.៥១៦.៧៧១     | ៧៨.៥៥៥ | ១៩.៥១៩.៥៤៦     | ៧៩.៧៣៧ |
|            | ១៩.៦៧០.៥៥៩     | ៧៩.១៧៤ | ១៩.៦៦៦.៦៩៥     | ៨០.៣៣៧ |

|                                         | ២០២៤           |         | ២០២៣           |         |
|-----------------------------------------|----------------|---------|----------------|---------|
|                                         | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| ទឹកប្រាក់ដុលនៃមូលបត្របំណុលមិនទាន់ទូទាត់ | ២០.០០០.០០០     | ៨០.៥០០  | ២០.០០០.០០០     | ៨១.៧០០  |
| បង្គរចំណាយការប្រាក់                     | ២១១.៦៩៣        | ៨៥២     | ២០០.៦២៣        | ៨១៨     |
| ដក៖ ចំណាយប្រតិបត្តិការ                  | (៥៤១.១៣៥)      | (២.១៧៨) | (៥៣៣.៩២៨)      | (២.១៨១) |
|                                         | ១៩.៦៧០.៥៥៩     | ៧៩.១៧៤  | ១៩.៦៦៦.៦៩៥     | ៨០.៣៣៧  |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៥. មូលបត្របំណុល (ត)**

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលចំនួន ២០.០០០.០០០ ដុល្លារអាមេរិក ដែលជាមូលបត្របំណុលរយៈពេលដប់ឆ្នាំក្នុងទម្រង់ជាប័ណ្ណបំណុលប្រកបដោយនិរន្តរភាពជាមួយនឹងអត្រាប័ណ្ណនៃ SOFR +៣% ឬ ៥,៥% ក្នុងមួយឆ្នាំ មួយណាខ្ពស់ជាងនេះ ហើយត្រូវបង់ក្រោមមូលដ្ឋានឆមាស។ ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកបណ្តាញ និងគោលបំណងហិរញ្ញប្បទានបំណុល។ មូលបត្របំណុលដែលបានបោះផ្សាយត្រូវបានធានាដោយ GuarantCo Ltd. ដើម្បីគាំទ្រដល់សញ្ញាប័ណ្ណនិរន្តរភាព។

**១៦. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ**

|                                         | ២០២៤           |        | ២០២៣           |         |
|-----------------------------------------|----------------|--------|----------------|---------|
|                                         | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល  |
| <i>រយៈពេលខ្លី</i>                       |                |        |                |         |
| ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)   | ៣.៨៥១.៩៩៣      | ១៥.៥០៤ | ១២.២៦២.៣៣២     | ៥០.០៩២  |
| គណនីអ្នកផ្គត់ផ្គង់ – សេវាភ្ជាប់ទូរស័ព្ទ |                |        |                |         |
| ក្រៅប្រទេស                              | ២.០៥៤.០៨៥      | ៨.២៦៨  | ១.៤៩៥.៦១៤      | ៦.១១០   |
| ភតិសន្យាដែលត្រូវទូទាត់                  | ១.៣៧៤.៥២៨      | ៥.៥៣៣  | ១.២២៧.១៩៨      | ៥.០១៣   |
| អាករលើតម្លៃបន្ថែមត្រូវទូទាត់            | ៨៨៣.៥៤៥        | ៣.៥៥៦  | ១.២៩៨.៨៨៧      | ៥.៣០៦   |
| ពន្ធត្រូវទូទាត់ផ្សេងៗ                   | ៤៥២.៣៥០        | ១.៨២១  | ៦២៥.៤៨៥        | ២.៥៥៥   |
| ប្រាក់កក់របស់អ្នកជាវ                    | ១៧៤.៨១២        | ៧០៤    | ២០៥.៧០៣        | ៨៤០     |
| ទូរគមនាគមន៍កម្ពុជា (TC)                 | ១១៨.០៧៩        | ៤៧៥    | ៣៦២.៦០៣        | ១.៤៨១   |
| និយ័តករទូរគមនាគមន៍កម្ពុជា (TRC)         | -              | -      | ១២២.១៧៣        | ៤៩៩     |
| ទឹកប្រាក់ត្រូវទូទាត់ផ្សេងៗ              | ៣.៥៩៧.៣៣៤      | ១៤.៤៧៩ | ៣.៥៩០.៣៨៥      | ១៤.៦៦៧  |
|                                         | ១២.៥០៦.៧២៦     | ៥០.៣៤០ | ២១.១៩០.៣៨០     | ៨៦.៥៦៣  |
| <i>រយៈពេលវែង</i>                        |                |        |                |         |
| ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)   | -              | -      | ៣.៨៥២.០២៤      | ១៥.៧៣៦  |
|                                         | ១២.៥០៦.៧២៦     | ៥០.៣៤០ | ២៥.០៤២.៤០៤     | ១០២.២៩៩ |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៧. បំណុលបង្គរ**

|                        | ២០២៤              |                | ២០២៣              |                |
|------------------------|-------------------|----------------|-------------------|----------------|
|                        | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល         |
| សំវិធានធន និងចំណាយ     |                   |                |                   |                |
| ប្រតិបត្តិការបង្គរ     | ២៣.៤៤៩.៨១៣        | ៩៤.៣៨៥         | ៣៨.០៥៥.៩៣៨        | ១៥៥.៤៥៩        |
| បង្គរចំណាយផ្ទាល់       | ២៧.២១៥.៤៤៩        | ១០៩.៥៤២        | ២៨.៩៥៥.២០៤        | ១១៨.២៨១        |
| ការទិញទ្រព្យសកម្មបង្គរ | ៥៤៤.៦០១           | ២.១៩៣          | ១.៦២០.៩៩៥         | ៦.៦២២          |
|                        | <u>៥១.២០៩.៨៦៣</u> | <u>២០៦.១២០</u> | <u>៦៨.៦៣២.១៣៧</u> | <u>២៨០.៣៦២</u> |

រួមបញ្ចូលនៅក្នុងចំណាយផ្ទាល់បង្គរ គឺជាប្រាក់បង្គរនៃការបែងចែកចំណូល និងមូលនិធិវិភាគទានដល់ MPTC ចំនួន ២២.២៩៦.៥៨៦ ដុល្លារអាមេរិក (២០២៣៖ ២៩.៧៩៤.៧៩៩ ដុល្លារអាមេរិក)។

**១៨. ចំណូល**

|                                     | ២០២៤               |                | ២០២៣               |                |
|-------------------------------------|--------------------|----------------|--------------------|----------------|
|                                     | ដុល្លារអាមេរិក     | លានរៀល         | ដុល្លារអាមេរិក     | លានរៀល         |
| <b>ចំណូលពីអតិថិជនជាប់កិច្ចសន្យា</b> |                    |                |                    |                |
| ការផ្តល់សេវាទូរគមនាគមន៍             | ១៦៦.៣២៧.៥៧១        | ៦៧៧.១២០        | ១៧៦.៥០០.០១៦        | ៧២៥.៤១៥        |
| ចំណូលពីការភ្ជាប់សេវា និង            |                    |                |                    |                |
| ការជាវសេវា                          | ៤.៤០៦.២៧៣          | ១៧.៩៣៨         | ៣.៧៤៦.៧៨៣          | ១៥.៣៩៩         |
| ចំណូលភតិសន្យា                       | ៣៥២.១៦៥            | ១.៤៣៤          | ២១០.៩៤៣            | ៨៦៧            |
| ចំណូលផ្សេងៗ                         | ៩៨០.០៩៦            | ៣.៩៨៩          | ១.៣៩៨.៨៣៦          | ៥.៧៥០          |
|                                     | <u>១៧២.០៦៦.១០៥</u> | <u>៧០០.៤៨១</u> | <u>១៨១.៨៥៦.៥៧៨</u> | <u>៧៤៧.៤៣១</u> |
| <b>ពេលវេលានៃការទទួលស្គាល់ចំណូល</b>  |                    |                |                    |                |
| ត្រូវបានបំពេញតាមពេល                 | <u>១៧២.០៦៦.១០៥</u> | <u>៧០០.៤៨១</u> | <u>១៨១.៨៥៦.៥៧៨</u> | <u>៧៤៧.៤៣១</u> |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**១៩. ចំណាយប្រតិបត្តិការផ្សេងៗ**

|                             | ២០២៤              |                | ២០២៣              |                |
|-----------------------------|-------------------|----------------|-------------------|----------------|
|                             | ដុល្លារអាមេរិក    | លានរៀល         | ដុល្លារអាមេរិក    | លានរៀល         |
| ចំណាយប្រតិបត្តិការឱ្យក្រសួង |                   |                |                   |                |
| ប្រៃសណីយ៍ និងទូរគមនាគមន៍    | ២៦.៧៩២.៨៤១        | ១០៩.០៧៤        | ៣០.៥៤២.៦៣៨        | ១២៥.៥៣០        |
| ទឹកភ្លើង                    | ១២.៣៣៣.៥៩៤        | ៥០.២១០         | ១២.២៨០.៣៥៣        | ៥០.៤៧២         |
| កម្រៃជើងសាឱ្យអ្នកលក់        | ១១.២៤៨.៨៥៧        | ៤៥.៧៩៤         | ១១.៩៦២.៧៥១        | ៤៩.១៦៧         |
| ចំណាយជួលខ្សែកាប             | ៩.៥៤៤.១៥៦         | ៣៨.៨៥៤         | ៩.៤៩៤.០២៨         | ៣៩.០២០         |
| ការថែទាំ                    | ៦.៦២៤.០៤១         | ២៦.៩៦៦         | ៦.៦៧១.៨៤៣         | ២៧.៤២១         |
| ចំណាយផ្សាយពាណិជ្ជកម្ម និង   |                   |                |                   |                |
| ចំណាយយោសាសនា                | ៤.៣៨៣.៩១៦         | ១៧.៨៤៧         | ៣.៦៦៨.៥៧៦         | ១៥.០៧៨         |
| ចំណាយភ្ជាប់សេវាក្រៅប្រទេស   | ១.១៣២.០៨៣         | ៤.៦០៩          | ៤៧៧.២៧៥           | ១.៩៦២          |
| ចំណាយអាករពិសេស              | ៤២៧.៧៦១           | ១.៧៤១          | ៦១៧.៦៧៩           | ២.៥៣៩          |
| ផ្សេងៗ                      | ៧.៧១៨.០០២         | ៣១.៤២១         | ៤.១៥៨.០៦១         | ១៧.០៩០         |
|                             | <u>៨០.២០៥.២៥១</u> | <u>៣២៦.៥១៦</u> | <u>៧៩.៨៧៣.២០៤</u> | <u>៣២៨.២៧៩</u> |

**២០. ចំណេញផ្សេងៗ - សុទ្ធ**

|                         | ២០២៤             |               | ២០២៣           |            |
|-------------------------|------------------|---------------|----------------|------------|
|                         | ដុល្លារអាមេរិក   | លានរៀល        | ដុល្លារអាមេរិក | លានរៀល     |
| ចំណេញពីការលុបបំណុលចំពោះ |                  |               |                |            |
| MPTC និង TRC            | ៥.០០០.០០០        | ២០.៣៥៥        | -              | -          |
| ផ្សេងៗ                  | ៧៩៣.៥៣៧          | ៣.២៣០         | ៩៣.៦០៧         | ៣៨៥        |
|                         | <u>៥.៧៩៣.៥៣៧</u> | <u>២៣.៥៨៥</u> | <u>៩៣.៦០៧</u>  | <u>៣៨៥</u> |

នៅក្នុងឆ្នាំ ២០២៤ បំណុលចំនួន ៥.០០០.០០០ ដុល្លារអាមេរិកចំពោះ MPTC និង TRC ត្រូវបានលុបចោលវិញបន្ទាប់ពីការលើកលែងដែលបានទទួល នៅពេលទូទាត់បំណុលទាំងអស់តាមកាលវិភាគចេញដោយ MPTC និង TRC។

**២១. ចំណូលហិរញ្ញវត្ថុ**

ចំណូលហិរញ្ញវត្ថុរួមបញ្ចូលតែការប្រាក់ពីប្រាក់បញ្ញើជាមួយធនាគារប៉ុណ្ណោះ ខណៈពេលដែលមិនមានចំណូលការប្រាក់បន្ថែមពីភាគីពាក់ព័ន្ធគឺ ក្រុមហ៊ុន Three Star Investment Cambodia Ltd ដោយសារតែមានកែប្រែដែលបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងប្រាក់កម្ចីដែលមានដូចមានបង្ហាញក្នុងកំណត់សម្គាល់ ៨។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២២. ចំណាយហិរញ្ញវត្ថុ**

|                 | ២០២៤              |               | ២០២៣              |               |
|-----------------|-------------------|---------------|-------------------|---------------|
|                 | ដុល្លារអាមេរិក    | លានរៀល        | ដុល្លារអាមេរិក    | លានរៀល        |
| ធនាគារ          | ១៨.៦៥៧.១០២        | ៧៥.៩៥៣        | ៤.២២០.៧៩៣         | ១៧.៣៤៧        |
| បំណុលរក្សាសន្យា | ៤.២៣៧.៨០៤         | ១៧.២៥២        | ៤.០១៥.៩០៥         | ១៦.៥០៥        |
| អ្នកផ្គត់ផ្គង់  | ១.៣២០.៤៩៤         | ៥.៣៧៦         | ៣.២៧០.៤២១         | ១៣.៤៤២        |
|                 | <u>២៤.២១៥.៤០០</u> | <u>៩៨.៥៨១</u> | <u>១១.៥០៧.១១៩</u> | <u>៤៧.២៩៤</u> |

**២៣. ពន្ធលើប្រាក់ចំណូល**

**(ក) ឥណទានពន្ធលើប្រាក់ចំណូល**

យោងតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា សម្ព័ន្ធមានភាពពិតប្រាកដនៃពន្ធលើប្រាក់ចំណូល រវាងពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាចំនួន ១% នៃចំណូលសរុប តាមមួយណាខ្ពស់ជាង។

|                                                   | ២០២៤               |                 | ២០២៣                |                 |
|---------------------------------------------------|--------------------|-----------------|---------------------|-----------------|
|                                                   | ដុល្លារអាមេរិក     | លានរៀល          | ដុល្លារអាមេរិក      | លានរៀល          |
| ឥណទានពន្ធក្នុងឆ្នាំ                               | ៣.១២០.០៦៥          | ១២.៧០២          | (១៩.១០៤.១៩៧)        | (៧៨.៥១៨)        |
| ការកត់ត្រាបញ្ញាសលើសំវិធានធនលើសពីការិយបរិច្ឆេទមុនៗ | (៦.៦៣៦.៨៩៩)        | (២៧.០១៩)        | -                   | -               |
| ពន្ធពន្យារ                                        | <u>(១.២៨០.២៩៥)</u> | <u>(៥.២១២)</u>  | <u>(២.២១២.៤៣២)</u>  | <u>(៩.០៩៣)</u>  |
|                                                   | <u>(៤.៧៩៧.១២៤)</u> | <u>(១៩.៥២៩)</u> | <u>(២១.៣១៦.៦២៩)</u> | <u>(៨៧.៦១១)</u> |

ការផ្ទៀងផ្ទាត់ឥណទានពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

|                                                     | ២០២៤               |                 | ២០២៣                |                 |
|-----------------------------------------------------|--------------------|-----------------|---------------------|-----------------|
|                                                     | ដុល្លារអាមេរិក     | លានរៀល          | ដុល្លារអាមេរិក      | លានរៀល          |
| ចំណេញមុនពន្ធលើប្រាក់ចំណូល                           | <u>២២.៦៨៨.៦៤៩</u>  | <u>៩២.៣៦៥</u>   | <u>៥៨.៩៣០.៤៦៣</u>   | <u>២៤២.២០៦</u>  |
| ការគណនាពន្ធតាមអត្រា ២០%                             | <u>៤.៥៣៧.៧៣០</u>   | <u>១៨.៤៧៣</u>   | <u>១១.៧៨៦.០៩៣</u>   | <u>៤៨.៤៤១</u>   |
| និយ័តកម្មលើធាតុ៖                                    |                    |                 |                     |                 |
| - ផលប៉ះពាល់ពីភាពខុសគ្នាបណ្តោះអាសន្ននិងអចិន្ត្រៃយ៍   | (២.៦៩៧.៩៦០)        | (១០.៩៨៣)        | (២.៣៦០.៤៧៣)         | (៩.៧០១)         |
| - ការកត់ត្រាបញ្ញាសលើសំវិធានធនលើសពីការិយបរិច្ឆេទមុនៗ | (៦.៦៣៦.៨៩៩)        | (២៧.០១៩)        | -                   | -               |
| - ការជម្រុះបំណុលពន្ធ                                | -                  | -               | (៣០.៧៤២.២៤៩)        | (១២៦.៣៩១)       |
|                                                     | <u>(៤.៧៩៧.១២៤)</u> | <u>(១៩.៥២៩)</u> | <u>(២១.៣១៦.៦២៩)</u> | <u>(៨៧.៦១១)</u> |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៣. ពន្ធលើប្រាក់ចំណូល (ត)**

**(ខ) បំណុលពន្ធលើប្រាក់ចំណូល**

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំមានដូចខាងក្រោម៖

|                                                                                | ២០២៤           |          | ២០២៣           |          |
|--------------------------------------------------------------------------------|----------------|----------|----------------|----------|
|                                                                                | ដុល្លារអាមេរិក | លានរៀល   | ដុល្លារអាមេរិក | លានរៀល   |
| នៅថ្ងៃទី១ ខែមករា                                                               | ៨.៧៤៦.០១០      | ៣៥.៧២៧   | ៤១.២៥២.៤៤២     | ១៦៩.៨៣៦  |
| ចំណាយ/(តំណទាន) ពន្ធលើប្រាក់ចំណូល                                               | ៣.១២០.០៦៥      | ១២.៧០២   | (១៩.១០៤.១៩៧)   | (៧៨.៥១៨) |
| ពន្ធលើប្រាក់ចំណូលបានបង់                                                        | (២.៣៦៣.៨៥៦)    | (៩.៦២៣)  | (១.៨៣៧.៤៧១)    | (៧.៥៥២)  |
| ការកត់ត្រាបញ្ញាសលើសំវិធានធនលើស<br>ពីការិយបរិច្ឆេទមុនៗ                          | (៦.៦៣៦.៨៩៩)    | (២៧.០១៩) | -              | -        |
| ចាត់ថ្នាក់ឡើងវិញទៅគណនីអតិថិជន<br>ពាណិជ្ជ និងគណនីត្រូវទទួល<br>ផ្សេងៗ/(បំណុលបង់) | ២.១០៩          | ៩        | (១១.៥៦៤.៧៦៤)   | (៤៧.៥៣១) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                                     | -              | (២៥៥)    | -              | (៥០៨)    |
| នៅថ្ងៃទី៣១ ខែធ្នូ                                                              | ២.៨០៧.៤២៩      | ១១.៥៤១   | ៨.៧៤៦.០១០      | ៣៥.៧២៧   |

**(គ) បំណុលពន្ធពន្យារ - សុទ្ធ**

ទ្រព្យសកម្មពន្ធពន្យារនិងបំណុលពន្ធពន្យារត្រូវបានកាត់កង នៅពេលដែលសម្ព័ន្ធមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់  
កងទ្រព្យសកម្មពន្ធក្នុងឆ្នាំជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ និងនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូលនោះទាក់ទងនឹង  
អាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងមានដូចខាងក្រោម៖

|                         | ២០២៤           |          | ២០២៣           |         |
|-------------------------|----------------|----------|----------------|---------|
|                         | ដុល្លារអាមេរិក | លានរៀល   | ដុល្លារអាមេរិក | លានរៀល  |
| ទ្រព្យសកម្មពន្ធពន្យារ   | (៥.០៥០.៨៦៦)    | (២០.៣៣០) | (២.៣៤០.៤៤៥)    | (៩.៥៦០) |
| បំណុលពន្ធពន្យារ         | ១៣.៣៤៩.៤៤៤     | ៥៣.៧៣២   | ១១.៩១៩.៣១៨     | ៤៨.៦៩០  |
| បំណុលពន្ធពន្យារ - សុទ្ធ | ៨.២៩៨.៥៧៨      | ៣៣.៤០២   | ៩.៥៧៨.៨៧៣      | ៣៩.១៣០  |

បម្រែបម្រួលលើពន្ធពន្យារមានដូចខាងក្រោម៖

|                             | ២០២៤           |         | ២០២៣           |         |
|-----------------------------|----------------|---------|----------------|---------|
|                             | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| នៅថ្ងៃទី១ ខែមករា            | ៩.៥៧៨.៨៧៣      | ៣៩.១៣០  | ១១.៧៩១.៣០៥     | ៤៨.៥៤៥  |
| ទទួលស្គាល់ក្នុងចំណេញ-ខាតរួម | (១.២៨០.២៩៥)    | (៥.២១២) | (២.២១២.៤៣២)    | (៩.០៩៣) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | (៥១៦)   | -              | (៣២២)   |
| នៅថ្ងៃទី៣១ ខែធ្នូ           | ៨.២៩៨.៥៧៨      | ៣៣.៤០២  | ៩.៥៧៨.៨៧៣      | ៣៩.១៣០  |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៣. ពន្ធលើប្រាក់ចំណូល (ត)**

**(គ) បំណុលពន្ធពន្យារ (ត)**

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងអំឡុងឆ្នាំ ដោយមិនគិតការកាត់កងសមតុល្យក្នុង  
យុត្តាធិការដូចគ្នាមានដូចខាងក្រោម៖

**(១) ទ្រព្យសកម្មពន្ធពន្យារ**

| សំវិធានធននៃការ<br>ខាតបង់នៃគណនី<br>អតិថិជនពាណិជ្ជ<br>និងគណនីត្រូវទទួល<br>ផ្សេងៗ | បំណុលភតិសន្យា  | បង្គរចំណាយ     | សរុប           | លានរៀល      |          |
|--------------------------------------------------------------------------------|----------------|----------------|----------------|-------------|----------|
|                                                                                | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |             |          |
| គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣                                               | (៦០.៨៣៨)       | (២៥៩.៣២៤)      | (២.៤៦៦.១៣៣)    | (២.៧៨៦.២៩៥) | (១១.៤៧១) |
| កត់ត្រាជា (តំណទាន)/បន្ទុកក្នុង<br>ចំណេញ ឬខាតរួម                                | (១២.១៩៩)       | ៤៥៨.០៤៩        | -              | ៤៤៥.៨៥០     | ១.៨៣២    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                                     | -              | -              | -              | -           | ៧៩       |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/<br>ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤                 | (៧៣.០៣៧)       | ១៩៨.៧២៥        | (២.៤៦៦.១៣៣)    | (២.៣៤០.៤៤៥) | (៩.៥៦០)  |
| កត់ត្រាជា(តំណទាន)/បន្ទុកក្នុង<br>ចំណេញ ឬខាតរួម                                 | ១០.៩៦៦         | (២.៧២១.៣៨៧)    | -              | (២.៧១០.៤២១) | (១០.៩០៩) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                                     | -              | -              | -              | -           | ១៣៩      |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤                                              | (៦២.០៧១)       | (២.៥២២.៦៦២)    | (២.៤៦៦.១៣៣)    | (៥.០៥០.៨៦៦) | (២០.៣៣០) |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៣. ពន្ធលើប្រាក់ចំណូល (ត)**

**(២) បំណុលពន្ធពន្យារ**

|                                                          | គណនីអ្នកផ្គត់ផ្គង់<br>ពាណិជ្ជពន្យារ<br>ដុល្លារអាមេរិក | ចំណាយ<br>ប្រតិបត្តិការ<br>គណនាពន្យារ<br>ដុល្លារអាមេរិក | រំលស់<br>ពន្ធនៃពន្ធ<br>ដុល្លារអាមេរិក | ទ្រព្យសកម្មដែល<br>មានសិទ្ធិប្រើប្រាស់<br>ដុល្លារអាមេរិក | ខាតពីការលក់<br>ទ្រព្យសកម្ម<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | លានរៀល   |
|----------------------------------------------------------|-------------------------------------------------------|--------------------------------------------------------|---------------------------------------|---------------------------------------------------------|----------------------------------------------|------------------------|----------|
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣                               | ២៨៦.៦១៨                                               | ៣៩០.៤១៣                                                | ១៣.៩០០.៥៦៩                            | -                                                       | -                                            | ១៤.៥៧៧.៦០០             | ៦០.០១៦   |
| កត់ត្រាជា(ឥណទាន)/បន្ទុក<br>ក្នុងចំណេញ ឬខាតរួម            | (៦៥៤.០៨៤)                                             | (១០៨.៩៥៧)                                              | (១.៣៣៣.៥៥៤)                           | (៥៦១.៦៨៧)                                               | -                                            | (២.៦៥៨.២៨២)            | (១០.៩២៦) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                               | -                                                     | -                                                      | -                                     | -                                                       | -                                            | -                      | (៤០០)    |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/<br>ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ | (៣៦៧.៤៦៦)                                             | ២៨១.៤៥៦                                                | ១២.៥៦៧.០១៥                            | (៥៦១.៦៨៧)                                               | -                                            | ១១.៩១៩.៣១៨             | ៤៨.៦៩០   |
| កត់ត្រាជា(ឥណទាន)/បន្ទុក ក្នុង<br>ចំណេញ ឬខាតរួម           | (២៦៤.០៩៩)                                             | ៣៣៥.២៩២                                                | (១.៣៧០.៨៨០)                           | ២.៧៣៩.៩៨៣                                               | (១០.១៧០)                                     | ១.៤៣០.១២៦              | ៥.៧៥៦    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                               | -                                                     | -                                                      | -                                     | -                                                       | -                                            | -                      | (៧១៤)    |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤                              | (៦៣១.៥៦៥)                                             | ៦១៦.៧៤៨                                                | ១១.១៩៦.១៣៥                            | ២.១៧៨.២៩៦                                               | (១០.១៧០)                                     | ១៣.៣៤៩.៤៤៤             | ៥៣.៧៣២   |

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៣. ពន្ធលើប្រាក់ចំណូល (ត)**

**យថាភាពនៃពន្ធ**

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងមានភាពផ្លាស់ប្តូរជាញឹកញាប់នៃបទប្បញ្ញត្តិ ដែលមានភាពមិនច្បាស់លាស់ប្រឈមគ្នា និងទាមទារអោយមានការបកស្រាយបន្ថែម។ ជារឿយៗ ការបកស្រាយខុសគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការ។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការជាកពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិនៃពន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយផលប៉ះពាល់អាចមានភាពជាសារវន្ត។

**២៤. ព័ត៌មានលំហូរសាច់ប្រាក់**

**ការរៀងផ្ទាត់បំណុលសុទ្ធ**

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធសម្រាប់ឆ្នាំនីមួយៗដែលបានបង្ហាញ។

|                                                            | ២០២៤           |           | ២០២៣           |           |
|------------------------------------------------------------|----------------|-----------|----------------|-----------|
|                                                            | ដុល្លារអាមេរិក | លានរៀល    | ដុល្លារអាមេរិក | លានរៀល    |
| ប្រាក់បញ្ញើមានកាលកំណត់                                     | ១.៤៧០.៣៥៨      | ៥.៩១៨     | -              | -         |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                              | ៣៧.០៧៩.៦៣៦     | ១៤៩.២៤៦   | ២៦.៣០១.៣៧១     | ១០៧.៤៤១   |
| ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ                                 | ៣៨៦.១៩៩.៥១៣    | ១.៥៥៤.៤៥៣ | ៣៨៦.១៩៩.៥១៣    | ១.៥៧៧.៦២៥ |
| ប្រាក់កម្ចី                                                | (១៨២.៧៣៧.៤៩៣)  | (៧៣៥.៥១៨) | (១៤៥.៣២៣.១៩១)  | (៥៩៣.៦៤៦) |
| មូលបត្របំណុល                                               | (១៩.៦៧០.៥៥៩)   | (៧៩.១៧៤)  | (១៩.៦៦៦.៦៩៥)   | (៨០.៣៣៧)  |
| បំណុលហិរញ្ញវត្ថុផ្សេងៗ                                     | (១.២១៩.២៥៣)    | (៤.៩០៧)   | (១០.៦២៨.៤១០)   | (៤៣.៤១៧)  |
| បំណុលភតិសន្យា                                              | (៤៩.៣៨០.៣៨៨)   | (១៩៨.៧៥៦) | (៣៨.៦៨៦.៩៧៣)   | (១៥៨.០៣៧) |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជនិងគណនីត្រូវទូទាត់ផ្សេងៗរយៈពេលវែង | -              | -         | (៣.៨៥២.០២៤)    | (១៥.៧៣៦)  |
| បំណុលសុទ្ធ                                                 | ១៧១.៧៤១.៨១៤    | ៦៩១.២៦២   | ១៩៤.៣៤៣.៥៩១    | ៧៩៣.៨៩៣   |

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. ព័ត៌មានលំហូរសាច់ប្រាក់ (ត)

ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

|                                          | បំណុលពីសកម្មភាពហិរញ្ញប្បទាន |                |                |                |                        |                | ទ្រព្យសកម្មផ្សេងៗ             |                        |                            |                |                |
|------------------------------------------|-----------------------------|----------------|----------------|----------------|------------------------|----------------|-------------------------------|------------------------|----------------------------|----------------|----------------|
|                                          | គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ   |                | ប្រាក់កម្ចី    | មូលបត្របំណុល   | បំណុលហិរញ្ញវត្ថុផ្សេងៗ |                | សាច់ប្រាក់ និងសាច់ប្រាក់សមមូល | ប្រាក់បញ្ញើមានកាលកំណត់ | ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ | សរុបរង         | បំណុលសុទ្ធ     |
|                                          | រយៈពេលវែង                   | រយៈពេលខ្លី     |                |                | ភតិសន្យា               | សរុបរង         |                               |                        |                            |                |                |
|                                          | ដុល្លារអាមេរិក              | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក         | ដុល្លារអាមេរិក | ដុល្លារអាមេរិក                | ដុល្លារអាមេរិក         | ដុល្លារអាមេរិក             | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤</b>  | (៣.៨៥២.០២៤)                 | (១៤៥.៣២៣.១៩១)  | (១៩.៦៦៦.៦៩៥)   | (១០.៦២៨.៤១០)   | (៣៨.៦៨៦.៩៧៣)           | (២១៨.១៥៧.២៩៣)  | ២៦.៣០១.៣៧១                    | -                      | ៣៨៦.១៩៩.៥១៣                | ៤១២.៥០០.៨៨៤    | ១៩៤.៣៤៣.៥៩១    |
| លំហូរសាច់ប្រាក់                          | ៣.៨៥២.០២៤                   | (៣៨.៦៧៥.១១៥)   | -              | ៩.៥៥៧.៤២៨      | ១៣.៣៩៦.០៩៣             | (១១.៨៦៩.៥៧០)   | ១០.៧៧៨.២៦៥                    | -                      | -                          | ១០.៧៧៨.២៦៥     | (១.០៩១.៣០៥)    |
| បង្កើនចំណូល/(ចំណាយ)ការប្រាក់             | -                           | (១៣.២៦២.៨៧០)   | (១.៦៥៤.៨៦៤)    | (១៤៨.២៧១)      | -                      | (១៥.០៦៦.០០៥)   | -                             | -                      | -                          | -              | (១៥.០៦៦.០០៥)   |
| ការដាក់ប្រាក់បញ្ញើមានកាលកំណត់            | -                           | -              | -              | -              | -                      | -              | -                             | ១.៤៧០.៣៥៨              | -                          | ១.៤៧០.៣៥៨      | ១.៤៧០.៣៥៨      |
| ភតិសន្យាថ្មី                             | -                           | -              | -              | -              | (២០.៧៩៨.០៨៩)           | (២០.៧៩៨.០៨៩)   | -                             | -                      | -                          | -              | (២០.៧៩៨.០៨៩)   |
| ការប្រាក់លើភតិសន្យា                      | -                           | -              | -              | -              | (៤.២៣៧.៨០៤)            | (៤.២៣៧.៨០៤)    | -                             | -                      | -                          | -              | (៤.២៣៧.៨០៤)    |
| ផ្ទេរទៅការទូទាត់ត្រូវសងសម្រាប់ទុនបង្វិល  | -                           | -              | -              | -              | -                      | -              | -                             | -                      | -                          | -              | -              |
| ការបញ្ចប់ភតិសន្យា                        | -                           | -              | -              | -              | ៩៤៦.៣៨៥                | ៩៤៦.៣៨៥        | -                             | -                      | -                          | -              | ៩៤៦.៣៨៥        |
| ការផ្លាស់ប្តូរផ្សេងៗ                     | -                           | -              | -              | -              | -                      | -              | -                             | -                      | -                          | -              | -              |
| - ការទូទាត់ការប្រាក់                     | -                           | ១២.៩៣២.២២៧     | ១.៦៥១.០០០      | -              | -                      | ១៤.៥៨៣.២២៧     | -                             | -                      | -                          | -              | ១៤.៥៨៣.២២៧     |
| - ការទូទាត់ចំណាយប្រតិបត្តិការ            | -                           | ១.៥៩១.៤៥៦      | -              | -              | -                      | ១.៥៩១.៤៥៦      | -                             | -                      | -                          | -              | ១.៥៩១.៤៥៦      |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b> | - (១៨២.៧៣៧.៤៩៣)             | (១៩.៦៧០.៥៥៩)   | (១.២១៩.២៥៣)    | (៤៩.៣៨០.៣៨៨)   | (២៥៣.០០៧.៦៩៣)          | (៦៤៨.០០៧.៦៩៣)  | ៣៧.០៧៩.៦៣៦                    | ១.៤៧០.៣៥៨              | ៣៨៦.១៩៩.៥១៣                | ៤២៤.៧៤៩.៥០៧    | ១៧១.៧៤១.៨១៤    |
| <b>សមមូលលានរៀល</b>                       | - (៧៣៥.៥១៨)                 | (៧៩.១៧៤)       | (៤.៩០៧)        | (១៩៨.៧៥៦)      | (១.០១៨.៣៥៥)            | (២.៦៤៦.៦៤៦)    | ១៤៩.២៤៦                       | ៥.៩១៨                  | ១.៥៥៤.៤៥៣                  | ១.៧០៩.៥៦២      | ៦៩១.២៦២        |

ក្រុមហ៊ុន ខេម ជីអេសអេម ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. ព័ត៌មានលំហូរសាច់ប្រាក់ (ត)

ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

|                                             | បំណុលពីសកម្មភាពហិរញ្ញប្បទាន       |                |                               |                   |                |                | ទ្រព្យសកម្មផ្សេងៗ                 |                                |                |                |
|---------------------------------------------|-----------------------------------|----------------|-------------------------------|-------------------|----------------|----------------|-----------------------------------|--------------------------------|----------------|----------------|
|                                             | គណនីអ្នកផ្គត់ផ្គង់<br>ពាណិជ្ជកម្ម |                | ប្រាក់កម្ចី<br>ដុល្លារអាមេរិក | បំណុល             |                |                | សាច់ប្រាក់ និងសាច់<br>ប្រាក់សមមូល | ឥណទានផ្តល់ឱ្យ<br>ភាគីពាក់ព័ន្ធ | សរុបរង         | បំណុលសុទ្ធ     |
|                                             | រយៈពេលវែង                         | រយៈពេលខ្លី     |                               | ហិរញ្ញវត្ថុផ្សេងៗ | ភតិសន្យា       | សរុបរង         |                                   |                                |                |                |
|                                             | ដុល្លារអាមេរិក                    | ដុល្លារអាមេរិក | ដុល្លារអាមេរិក                | ដុល្លារអាមេរិក    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក                    | ដុល្លារអាមេរិក                 | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣</b>     | (៣.២០៤.១១១)                       | (១៥៨.៣៥៦.០៩៨)  | -                             | (១៧.៨១៤.២៥២)      | (៤១.៧៧៤.៦០២)   | (២២១.១៤៩.០៦៣)  | ២.៨៦៣.១៨៧                         | ៣៧៣.៥៨៤.០១៨                    | ៣៧៦.៤៤៧.២០៥    | ១៥៥.២៩៨.១៤២    |
| លំហូរសាច់ប្រាក់                             | ២៣.៧១១.៦៨៧                        | (៤.៣០០.៤២៥)    | (១៩.៥១៩.៥៤៦)                  | ៩.៦០០.០០០         | ៨.៥៦១.១៤២      | ១៨.០៥២.៨៥៨     | ២៣.៤៣៨.១៨៤                        | -                              | ២៣.៤៣៨.១៨៤     | ៤១.៤៩១.០៤២     |
| បង្គរចំណូល/(ចំណាយ)ការប្រាក់                 | (៦៤៧.៩១៣)                         | (១.៣០៨.២៦១)    | (១៤៧.១៤៩)                     | (២.៤១៤.១៥៨)       | -              | (៤.៥១៧.៤៤១)    | -                                 | ១២.៦១៥.៤៩៥                     | ១២.៦១៥.៤៩៥     | ៨.០៩៨.០១៤      |
| ភតិសន្យាថ្មី                                | -                                 | -              | -                             | -                 | (៧.៨៧៨.០៨២)    | (៧.៨៧៨.០៨២)    | -                                 | -                              | -              | (៧.៨៧៨.០៨២)    |
| ការប្រាក់លើភតិសន្យា                         | -                                 | -              | -                             | -                 | (៤.០១៥.៩០៥)    | (៤.០១៥.៩០៥)    | -                                 | -                              | -              | (៤.០១៥.៩០៥)    |
| ផ្ទេរទៅការទូទាត់ត្រូវសងសម្រាប់ទុន<br>បង្វិល | (២៣.៧១១.៦៨៧)                      | -              | -                             | -                 | -              | (២៣.៧១១.៦៨៧)   | -                                 | -                              | -              | (២៣.៧១១.៦៨៧)   |
| ការបញ្ចប់ភតិសន្យា                           | -                                 | -              | -                             | -                 | ២.៤០៤.៥៦៩      | ២.៤០៤.៥៦៩      | -                                 | -                              | -              | ២.៤០៤.៥៦៩      |
| ការផ្លាស់ប្តូរផ្សេងៗ                        |                                   |                |                               |                   |                |                |                                   |                                |                |                |
| - ការទូទាត់ការប្រាក់                        | -                                 | ១៤.៨១៤.៤៤០     | -                             | -                 | ៤.០១៥.៩០៥      | ១៨.៨៣០.៣៤៥     | -                                 | -                              | -              | ១៨.៨៣០.៣៤៥     |
| - ការទូទាត់ចំណាយ<br>ប្រតិបត្តិការ           | -                                 | ៣.៨២៧.១៥៣      | -                             | -                 | -              | ៣.៨២៧.១៥៣      | -                                 | -                              | -              | ៣.៨២៧.១៥៣      |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>    | (៣.៨៥២.០២៤)                       | (១៤៥.៣២៣.១៩១)  | (១៩.៦៦៦.៦៩៥)                  | (១០.៦២៨.៤១០)      | (៣៨.៦៨៦.៩៧៣)   | (២១៨.១៥៧.២៩៣)  | ២៦.៣០១.៣៧១                        | ៣៨៦.១៩៩.៥១៣                    | ៤១២.៥០០.៨៨៤    | ១៩៤.៣៤៣.៥៩១    |
| <b>សមមូលណានៅ</b>                            | (១៥.៧៣៦)                          | (៥៩៣.៦៤៦)      | (៨០.៣៣៧)                      | (៤៣.៤១៧)          | (១៥៨.០៣៧)      | (៨៩១.១៧៣)      | ១០៧.៤៤១                           | ១.៥៧៧.៦២៥                      | ១.៦៨៥.០៦៦      | ៧៩៣.៨៩៣        |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៥. កាតព្វកិច្ចតាមកិច្ចសន្យា**

|                                    | ២០២៤           |        | ២០២៣           |        |
|------------------------------------|----------------|--------|----------------|--------|
|                                    | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ | ២០.៧៥៣.៦៣២     | ៨៤.៤៨៨ | ១៤.២១៤.៤៣៧     | ៥៨.០៦៦ |

**២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ**

**(១) ភាគីពាក់ព័ន្ធ**

**(ក) ក្រុមហ៊ុនមេ និងក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ**

ក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខេម (“ក្រុមហ៊ុនមេ”) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។ អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកគ្រប់គ្រងចុងក្រោយនៃសម្ព័ន្ធ។ លោកជាអភិបាលនៃក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនមេទាំងពីរគឺ ក្រុមហ៊ុន Three Star Investment Cambodia Ltd និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ លោកក៏ជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Three Star Investment Cambodia Ltd និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

**(ខ) ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១ នៃរបាយការណ៍ហិរញ្ញវត្ថុរួម។

**(គ) ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ**

ក្រុមហ៊ុន ខេមបូឌាន ប្រតិយោសស្ទឹង ស៊ីវីស គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ូឌែន ថែម គ្រុប ខូ អិលធីឌី (MTG)។ ក្រុមហ៊ុន MTG ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Three Star Investment Cambodia Ltd. ។

**(ឃ) ភាគីពាក់ព័ន្ធផ្សេងៗ**

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្រុមហ៊ុន អ៊ិនហ្វីនីធី ជេនណេរល អិនសូរិន ម.ក ក្រុមហ៊ុន តែលកូថេក ធនាគារ វីង (ខេមបូឌា) ម.ក សណ្ឋាគារ កាំបូឌីយ៉ាណា និងក្រុមហ៊ុន ចូល (ខេមបូឌា) គ្រុប លីមីធីត គឺជាក្រុមហ៊ុនពាក់ព័ន្ធ ដែលមានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ជាភាគទុនិកមួយក្នុងចំណោមភាគទុនិកផ្សេងៗរបស់ក្រុមហ៊ុនទាំងនេះ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)**

**(២) សមតុល្យជាមួយភាគីពាក់ព័ន្ធ**

|                                                                                                                       | ២០២៤           |        | ២០២៣           |        |
|-----------------------------------------------------------------------------------------------------------------------|----------------|--------|----------------|--------|
|                                                                                                                       | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| <i>ទឹកប្រាក់ត្រូវទទួលពី៖</i>                                                                                          |                |        |                |        |
| ភាគីពាក់ព័ន្ធផ្សេងៗ                                                                                                   | ២១១.៣០៧        | ៨៥១    | ២៨.៣៧៧         | ១១៥    |
| <i>ទឹកប្រាក់ត្រូវទូទាត់ទៅ៖</i>                                                                                        |                |        |                |        |
| ភាគីពាក់ព័ន្ធផ្សេងៗ                                                                                                   | ២.៧៩៣.៨៩៣      | ១១.២៤៥ | ៦.៣៥២.០៤១      | ២៥.៩៤៨ |
| ទឹកប្រាក់ត្រូវទទួលនិងទឹកប្រាក់ត្រូវទូទាត់ មិនមានការធានា មិនមានការប្រាក់ និងត្រូវទូទាត់សងតាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។ |                |        |                |        |
| សមតុល្យដំណាច់ឆ្នាំដែលកើតឡើងពីឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ និងប្រាក់កម្ចីត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៨ និង១៣។        |                |        |                |        |

**(៣) ប្រតិបត្តិការដូចខាងក្រោមនេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងៗ៖**

|                                                                                                                     | ២០២៤           |         | ២០២៣           |         |
|---------------------------------------------------------------------------------------------------------------------|----------------|---------|----------------|---------|
|                                                                                                                     | ដុល្លារអាមេរិក | លានរៀល  | ដុល្លារអាមេរិក | លានរៀល  |
| <i>ការលក់សេវាកម្មផ្សេងៗ៖</i>                                                                                        |                |         |                |         |
| ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ                                                                                           | -              | -       | ១៤.៥៣៦         | ៥៩      |
| ភាគីពាក់ព័ន្ធផ្សេងៗ                                                                                                 | ៣៦.៩១៩.៧៨៩     | ១៥០.៣០០ | ២៨.៦៩៨.៧៧៦     | ១១៧.២៣៤ |
|                                                                                                                     | ៣៦.៩១៩.៧៨៩     | ១៥០.៣០០ | ២៨.៧១៣.៣១២     | ១១៧.២៩៣ |
| <i>ការទិញទំនិញ និងសេវាកម្មផ្សេងៗ៖</i>                                                                               |                |         |                |         |
| ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ                                                                                           | ១៦.១៥០         | ៦៦      | ១៣៩.២២៨        | ៥៦៩     |
| ភាគីពាក់ព័ន្ធផ្សេងៗ                                                                                                 | ១១.៤៦២.២៩៣     | ៤៦.៦៦៣  | ៩.៥០១.៤២២      | ៣៨.៨១៣  |
|                                                                                                                     | ១១.៤៧៨.៤៤៣     | ៤៦.៧២៩  | ៩.៦៤០.៦៥០      | ៣៩.៣៨២  |
| ទឹកប្រាក់ត្រូវទទួល និងទឹកប្រាក់ត្រូវទូទាត់មិនមានការធានា មិនមានការប្រាក់ និងត្រូវទូទាត់តាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។ |                |         |                |         |

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)**

**(៤) ប្រតិបត្តិការជាមួយភាគទុនិកធំជាងគេ**

ប្រតិបត្តិការឥណទានជាមួយភាគទុនិកធំជាងគេ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៨។

**(៥) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ**

គណៈគ្រប់គ្រងសំខាន់ៗរួមមាន ប្រធានគ្រប់នាយកដ្ឋានរបស់សម្ព័ន្ធ និងបុគ្គលដែលមានឋានៈខ្ពស់ជាងនេះ ហើយការទូទាត់ជូនពួកគាត់ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

|                                                          | ២០២៤           |        | ២០២៣           |        |
|----------------------------------------------------------|----------------|--------|----------------|--------|
|                                                          | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| ប្រាក់បៀវត្ស និងអត្ថប្រយោជន៍បុគ្គលិក<br>រយៈពេលខ្លីផ្សេងៗ | ២.២៦៥.០៧៦      | ៩.២២១  | ២.១៩៧.១២៥      | ៩.០៣០  |

**២៧. ចំណេញក្នុងមួយភាគហ៊ុន**

**១) ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន**

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់អ្នកកាន់កាប់ភាគហ៊ុន របស់ក្រុមហ៊ុន ចែកជាមួយនឹងចំនួនភាគហ៊ុនធម្មតា ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទដូចបានបង្ហាញខាងក្រោម៖

|                                                                 | ២០២៤           |               | ២០២៣           |               |
|-----------------------------------------------------------------|----------------|---------------|----------------|---------------|
|                                                                 | ដុល្លារអាមេរិក | លានរៀល        | ដុល្លារអាមេរិក | លានរៀល        |
| ប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន                                    |                |               |                |               |
| ក្រុមហ៊ុន                                                       | ២៧.៤៨៥.៧៧៨     | ១១១.៨៩៤       | ៨០.២៤៧.០៩២     | ៣២៩.៨១៧       |
| ចំនួនភាគហ៊ុន                                                    | ១.៩៥៩.២៧១.២០៦  | ១.៩៥៩.២៧១.២០៦ | ១.៩៥៩.២៧១.២០៦  | ១.៩៥៩.២៧១.២០៦ |
| ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន<br>(ដុល្លារអាមេរិក/រៀល) (ចំនួនពេញ) | 0.0១៤          | ៥៧            | 0.0៤១          | ១៦៨           |

**២) ចំណេញក្នុងមួយភាគហ៊ុនថយចុះ**

ចំណេញក្នុងមួយភាគហ៊ុនថយចុះត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមានដោយសន្មតថា មានការផ្ទេរនូវភាគហ៊ុនធម្មតាទាំងអស់ដែលមានសក្តានុពលថយចុះ។ ក្រុមហ៊ុន មិនមានភាគហ៊ុនធម្មតាដែលមានសក្តានុពលថយចុះក្នុងឆ្នាំទេ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៨. ព្រឹត្តិការណ៍សំខាន់កើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទ**

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបានបង់ភាគលាភធានាសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២៤ សរុបចំនួន ៩១.១៨៦ ដុល្លារអាមេរិក ឬ ៣៦៨លានរៀល ក្នុងតម្លៃ ០,០០៩៨ ដុល្លារអាមេរិក ឬ ៣៩,៧៣ រៀលក្នុងមួយហ៊ុន ដល់ ភាគទុនិកថ្នាក់ ក របស់ខ្លួន។

នៅថ្ងៃដូចគ្នានេះ ដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបានប្រកាសពីការយល់ព្រម របស់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្តចុះកិច្ចព្រមព្រៀងឥណទានរយៈពេលវែងបន្ថែម ដើម្បីទូទាត់ឥណទានមាន កាលកំណត់ ដែលមានស្រាប់ជាមួយធនាគារ កាណាឌីយ៉ា ក.អ។ កិច្ចព្រមព្រៀងប្រាក់កម្ចីមានកាលកំណត់បន្ថែម ជាមួយ ធនាគារ សហពាណិជ្ជ ក.អ នេះមានចំនួន ១៩.០០០.០០០ ដុល្លារអាមេរិកដែលបានទទួលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលមានអត្រាការប្រាក់ ៧,៨% ក្នុងមួយឆ្នាំ។ កាលបរិច្ឆេទផុតកំណត់សងគឺនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០៣០។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ធនាគារ ហ្វីលីព ភីអិលស៊ី បានចេញលិខិតធានាឥណទាន ដែលមិនអាចលុបចោល បានជូនដល់ Guarantco Ltd ក្នុងចំនួន ៣.២៤៩.៥៦៤ ដុល្លារអាមេរិក ជាការជំនួសលើគណនីបម្រុងសេវាកម្ម បំណុល (Debt Service Reserve Account) និងគណនីបម្រុងសម្រាប់សេវាធានា (Guarantee Fee Reserve Account) ដែលមានសុពលភាពចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ លិខិតធានាឥណទាននេះមានអត្រាការប្រាក់ ០,១៥% ក្នុងមួយខែ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ ICBC បានចេញលិខិតឥណទានដល់ក្រុមហ៊ុនដើម្បីផ្តល់ជាហិរញ្ញប្បទាន ធនាគារចំនួន ៤.៨០៩.០៣១ ដុល្លារអាមេរិក សម្រាប់ការទិញឧបករណ៍ទូរគមនាគមន៍ កម្មវិធីកុំព្យូទ័រ និងសេវាកម្ម ពាក់ព័ន្ធផ្សេងៗពីក្រុមហ៊ុន Huawei International Pte. Ltd. ក្រុមហ៊ុន Huawei Technologies Co., Ltd និងក្រុមហ៊ុន ហ្វៃ ចេកណឡដ៍ (ខេមបូឌា) ដែលនឹងត្រូវទូទាត់វិញក្នុងរយៈពេល ៣៦០ថ្ងៃ គិតចាប់ពីថ្ងៃចេញលិខិតបញ្ជូន ទំនិញ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចេញលិខិតទៅក្រុមហ៊ុន ដើម្បីបន្តលិខិត ឥណទានដែលមានតម្លៃ ១០.០០០.០០០ ដុល្លារអាមេរិកសម្រាប់រយៈពេល ១២ខែទៀត ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

**២៩. តួលេខប្រៀបធៀប**

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម ប្រៀបធៀប និងកំណត់សម្គាល់ដែលពាក់ព័ន្ធ ត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីសមស្របតាមការបង្ហាញគណនីក្នុង ឆ្នាំ។ អ្នកគ្រប់គ្រងជឿជាក់ថាការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងកាន់តែអំពីលក្ខណៈនៃប្រតិបត្តិការ។

**ក្រុមហ៊ុន ខេម ជីអេសអេម ម.ក**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**២៩. តួលេខប្រៀបធៀប (ត)**

សេចក្តីសង្ខេបនៃការផ្លាស់ប្តូរដែលកើតចេញពីការចាត់ថ្នាក់ឡើងវិញត្រូវបានបង្ហាញដូចខាងក្រោម៖

**របាយការណ៍ហិរញ្ញវត្ថុចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម**

|                                        | សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ |                                    |                                          |                 |
|----------------------------------------|-----------------------------------------------------|------------------------------------|------------------------------------------|-----------------|
|                                        | បានរាយការណ៍ពីមុន<br>ដុល្លារអាមេរិក                  | ចាត់ថ្នាក់ឡើងវិញ<br>ដុល្លារអាមេរិក | ដូចបានចាត់ថ្នាក់ឡើងវិញ<br>ដុល្លារអាមេរិក | លានរៀល          |
| <b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម</b> |                                                     |                                    |                                          |                 |
| <i>បំណុលរយៈពេលខ្លី៖</i>                |                                                     |                                    |                                          |                 |
| គណនីផ្គត់ផ្គង់ពាណិជ្ជ និងគណនី          |                                                     |                                    |                                          |                 |
| ត្រូវទូទាត់ផ្សេងៗ                      | ៥០.៩៨៥.១៧៩                                          | (២៩.៧៩៤.៧៩៩)                       | ២១.១៩០.៣៨០                               | ៨៦.៥៦៣          |
| បំណុលបង្គរ                             | ៣៨.៨៣៧.៣៣៨                                          | ២៩.៧៩៤.៧៩៩                         | ៦៨.៦៣២.១៣៧                               | ២៨០.៣៦២         |
|                                        | <u>៨៩.៨២២.៥១៧</u>                                   | <u>-</u>                           | <u>៨៩.៨២២.៥១៧</u>                        | <u>៣៦៦.៩២៥</u>  |
| <b>របាយការណ៍លំហូរសាច់ប្រាក់រួម</b>     |                                                     |                                    |                                          |                 |
| <i>បម្រែបម្រួលមូលធន៖</i>               |                                                     |                                    |                                          |                 |
| គណនីផ្គត់ផ្គង់ពាណិជ្ជ និងគណនី          |                                                     |                                    |                                          |                 |
| ត្រូវទូទាត់ផ្សេងៗ                      | (៦.៥៦៧.២៩២)                                         | ១០.៥៧៨.៦១៧                         | ៤.០១១.៣២៥                                | ១៦.៤៨៧          |
| បំណុលបង្គរ                             | ៣.៨៧២.៥៤៨                                           | (១០.៥៧៨.៦១៧)                       | (៦.៧០៦.០៦៩)                              | (២៧.៥៦៣)        |
|                                        | <u>(២.៦៩៤.៧៤៤)</u>                                  | <u>-</u>                           | <u>(២.៦៩៤.៧៤៤)</u>                       | <u>(១១.០៧៦)</u> |

**៣០. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម**

របាយការណ៍ហិរញ្ញវត្ថុរួម របស់សម្ព័ន្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

លេខយោង: GA/0033/0325/C055-0041/KMT

## **របាយការណ៍សវនកម្មឯករាជ្យជូនចំពោះភាគទុនិកនៃ ក្រុមហ៊ុន ខេម ជ័យសមេស ម.ក**

### **របាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម**

#### **មតិសវនកម្ម**

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុន ខេម ជ័យសមេស ម.ក (ហៅកាត់ថា "ក្រុមហ៊ុន") និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅកាត់ថា "សម្ព័ន្ធ") ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រាប់រយៈពេល របាយការណ៍បម្រែបម្រួលមូលធនរួម របាយការណ៍ លំហូរសាច់ប្រាក់រួមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម រួមទាំងព័ត៌មាន គោលការណ៍គណនេយ្យជាសាធារណៈ ដូចដែលបានបង្ហាញពីទំព័រទី៦ ដល់ ៦៨។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួមដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃ ស្ថាន ភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (ហៅកាត់ថា "ស.វ.ទ.ហ.អ.ក")។

#### **មូលដ្ឋាននៃមតិសវនកម្ម**

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "ស.ស.អ.ក")។ ទំនួល ខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវន ករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពី សម្ព័ន្ធ ដោយអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រុម សីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា "ក្រមសីលធម៌អន្តរជាតិ") និងតាមតម្រូវការក្រុម សីលធម៌ដែល ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុរួមនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញ ទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាង សវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្ម របស់យើងខ្ញុំ។

**បញ្ហាសវនកម្មសំខាន់ៗ**

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលនៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំមានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ សម្រាប់ការិយបរិច្ឆេទក្នុងត្រីមាស។ បញ្ហាទាំងនេះ ត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធទាំងមូល និងជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ ហើយយើងខ្ញុំមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកចំពោះបញ្ហាទាំងនេះឡើយ។

**ភាពត្រឹមត្រូវនៃចំណូល**

យោងតាមកំណត់សម្គាល់ទី ៣.១០ និងកំណត់សម្គាល់ទី ១៨ នៃរបាយការណ៍ហិរញ្ញវត្ថុរួម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធបានទទួលស្គាល់ចំណូលពីការផ្តល់សេវាទូរគមនាគមន៍មានចំនួន ១៦៦.៣២៧.៨៧១ ដុល្លារអាមេរិក។ ដោយសារតែហានិភ័យដែលមានស្រាប់ យើងខ្ញុំបានផ្តោតទំហំនៃសវនកម្មជុំវិញភាពត្រឹមត្រូវនៃចំណូលដែលបានកត់ត្រា ដោយសារភាពស្មុគស្មាញនៃប្រព័ន្ធពាក់ព័ន្ធ និងផលប៉ះពាល់នៃការផ្លាស់ប្តូរគម្រោងដែលតម្លៃចំពោះការទទួលស្គាល់ចំណូល។ ចំណូលដែលបានដំណើរការចេញពីប្រព័ន្ធវិក័យប័ត្រ គឺមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងបរិមាណទិន្នន័យដែលមានទំហំធំជាច្រើន ផលិតផលផ្សេងៗគ្នាដែលបានលក់ ការផ្លាស់ប្តូរនៃសេវាកម្ម និងតម្លៃ។

ដូចនេះហើយ យើងខ្ញុំបានកំណត់ថានេះជាបញ្ហាសវនកម្មសំខាន់។

**ការឆ្លើយតបរបស់យើងខ្ញុំ៖**

- យើងខ្ញុំបានទទួលការយល់ដឹង និងវាយតម្លៃដំណើរការនៃចំណូលសំខាន់ៗ និងកំណត់ការត្រួតពិនិត្យដែលពាក់ព័ន្ធ (រួមទាំងប្រព័ន្ធពាក់ព័ន្ធវិទ្យុ) និងបានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់តាមរយៈការធ្វើតេស្តនៃការគ្រប់គ្រងសំខាន់ៗដោយដៃដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងផ្នែកលើព័ត៌មានវិទ្យុ។
- យើងខ្ញុំបានរួមបញ្ចូលអ្នកជំនាញផ្នែកព័ត៌មានវិទ្យុ ដើម្បីធ្វើតេស្តការត្រួតពិនិត្យទូទៅនៃព័ត៌មានវិទ្យុ ការវាយការណ៍ទិន្នន័យ ឬព័ត៌មាន និងការគ្រប់គ្រងដោយស្វ័យប្រវត្តិមួយចំនួនជុំវិញប្រព័ន្ធចំណូលដែលពាក់ព័ន្ធលើមូលដ្ឋានសំណាក។
- យើងខ្ញុំបានកំណត់អត្តសញ្ញាណ និងពិនិត្យមើលការផ្ទៀងផ្ទាត់សំខាន់ៗដែលរៀបចំដោយគណៈគ្រប់គ្រងរវាងប្រព័ន្ធពាក់ព័ន្ធវិទ្យុផ្សេងៗគ្នានៅក្នុងដំណើរការនៃចំណូល។
- យើងខ្ញុំបានធ្វើតេស្តការរៀបចំ និងការអនុវត្ត ក៏ដូចជាប្រសិទ្ធភាពប្រតិបត្តិការនៃការត្រួតពិនិត្យដែលពាក់ព័ន្ធ។
- យើងខ្ញុំបានវិភាគទិន្នន័យ និងនីតិវិធីវិភាគសំខាន់ៗនៃលំហូរប្រភពចំណូលសំខាន់ៗ។
- យើងខ្ញុំបានពិនិត្យមើលការផ្ទៀងផ្ទាត់ ដែលធ្វើឡើងដោយក្រុមការងារអះអាង លើចំណូលរបស់គណៈគ្រប់គ្រង។
- យើងខ្ញុំបានពិនិត្យលើកំណត់ត្រាទិន្នន័យប្រព័ន្ធដែលមិនមានលក្ខណៈស្តង់ដារជាសារវន្ត និងនិយ័តកម្មដែលបានកត់ត្រាចូលក្នុងគណនីចំណូល។
- យើងខ្ញុំបានធ្វើតេស្តលើប្រតិបត្តិការលម្អិតដែលទាក់ទងនឹងប្រភពចំណូលមួយចំនួន។
- យើងខ្ញុំបានវាយតម្លៃពីភាពពេញលេញនៃការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ដែលទាក់ទងនឹងចំណូល ធៀបទៅនឹងតម្រូវការរបស់ ស.រ.ទ.ហ.អ.ក។

ដោយផ្អែកទៅលើនីតិវិធីដែលបានរៀបរាប់ខាងលើ យើងខ្ញុំពុំបានរកឃើញថាមានការរាយការណ៍ខុសជាសារវន្តណាមួយឡើយ។

**ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្ម**

គណៈគ្រប់គ្រងនៃសម្ព័ន្ធ ទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ និងរបាយការណ៍សវនកម្មនោះទេ)។ យើងខ្ញុំបានទទួលរបាយការណ៍ក្រុមប្រឹក្សាភិបាល មុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មឯករាជ្យនេះ និងផ្នែកផ្សេងៗទៀត នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ រំពឹងថានឹងត្រូវបានផ្តល់មកយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនសមស្របជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានបង្ហាញការរាយការណ៍ខុសជាសារវន្តទេ។

ប្រសិនបើផ្នែកលើកិច្ចការដែលយើងខ្ញុំ បានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះអាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវរាយការណ៍ជូនអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃ ស.ស.អ.ក។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម**

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក។ គណៈគ្រប់គ្រងក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមឱ្យជឿស្មោះត្រង់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការភ្លេងបន្លំ ឬក៏ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានបំណងបិទអាជីវកម្មរបស់សម្ព័ន្ធ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

**ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម**

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាសវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្តប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំត្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរួម ដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការប្រយោជន៍ ការលួចបន្លំ ការលួចចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្តទៅលើលទ្ធភាពរបស់សម្ព័ន្ធក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅ ក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាដែលអាចបណ្តាលឱ្យសម្ព័ន្ធបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ ការរៀបចំ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរួម ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុរួមបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

**ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម**

- ធ្វើផែនការ និងអនុវត្តសវនកម្មសម្ព័ន្ធដើម្បីទទួលបានភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមស្របទាក់ទងនឹងព័ត៌មានហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋាននៃការបញ្ចេញមតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធ។ យើងខ្ញុំទទួលខុសត្រូវចំពោះការដឹកនាំ ការត្រួតត្រាមើល និងការត្រួតពិនិត្យនៃការងារសវនកម្មដែលបានអនុវត្តសម្រាប់គោលបំណងនៃសវនកម្មសម្ព័ន្ធនេះ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់សេចក្តីបញ្ជាក់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងឯករាជ្យភាព ព្រមទាំងបានជូនដំណឹងពួកគាត់នូវរាល់ទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗ ដែលយើងខ្ញុំយល់ថាមានផលប៉ះពាល់ចំពោះឯករាជ្យភាពរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានា ដើម្បីលុបបំបាត់នូវការគំរាមគំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្អែកតាមបញ្ហានានាដែលយើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ថាបញ្ហាទាំងនោះជាបញ្ហាដែលមានផលប៉ះពាល់ជាសាធារណៈ ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធក្នាការិយបរិច្ឆេទក្នុងត្រីមាស និងជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំបានពិពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំលើកលែងតែត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីជំរកប្រប់ផុត ដែលយើងខ្ញុំកំណត់ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារផលវិបាកអវិជ្ជមាន អាចមានច្រើនជាងអត្ថប្រយោជន៍ជាសាធារណៈដែលកើតចេញពីការរាយការណ៍នេះ។

  
**បេកយ៉េ គីលីលី (ខេមបូឌា) ឯ.ក**  
ក្រុមហ៊ុនគណនេយ្យករជំនាញ

  
**ឧកញ៉ា Tan Khee Meng**  
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៖ 28 MAR 2025